

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ឯកសារ

សម្រាប់ការចូលរួម

បឋមសន្និបាតតាតាងហ្វីនិក លើកទី៦

០៩ ឧសភា ២០១៨



បាតកា

ទំព័រ

ក. សេចក្តីណែនាំស្តីពី ការចូលរួមមហាសន្និបាតភាគហ៊ុននិក លើកទី៦

- ១/. ការចុះឈ្មោះ ១
- ២/. ការតែងតាំងអាណត្តិភាគហ៊ុន (អ្នកតំណាង) ១

ខ. ឯកសារបញ្ជាញដូច សម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុននិក លើកទី៦

២

គ. ឯកសារសម្រាប់មហាសន្និបាតភាគហ៊ុននិក លើកទី៦

- ១/. របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០១៧ ៣
- ២/. ទិសដៅអាជីវកម្ម ឆ្នាំ២០១៨ ៣

ឧបសម្ព័ន្ធ

- ឧបសម្ព័ន្ធ ១: លិខិតតែងតាំងអាណត្តិភាគហ៊ុន (អ្នកតំណាង)
- ឧបសម្ព័ន្ធ ២: របាយការណ៍ប្រចាំឆ្នាំ២០១៧
- ឧបសម្ព័ន្ធ ៣: ទិសដៅអាជីវកម្ម ឆ្នាំ២០១៨
- ឧបសម្ព័ន្ធ ៤: សេចក្តីសម្រេចស្តីពី ការផ្ទេរសិទ្ធិលើការអប់រំ និងដំណើរការមហាសន្និបាតភាគហ៊ុននិក លើកទី៦
- ឧបសម្ព័ន្ធ ៥: សេចក្តីសម្រេច ចាត់តាំងគណៈកម្មការអប់រំ និងដំណើរការមហាសន្និបាតភាគហ៊ុននិក លើកទី៦
- ឧបសម្ព័ន្ធ ៦: សម្រង់ខ្លឹមសារនៃលក្ខន្តិកៈ រ.ទ.ស.ត

ក. សេចក្តីណែនាំស្តីពី ការចូលរួមមហាសន្និបាតភាគហ៊ុនិក លើកទី៦

១/. ការចុះឈ្មោះ

ភាគហ៊ុនិកដែលបានធ្វើការបញ្ជាក់ការចូលរួម មហាសន្និបាតភាគហ៊ុនិក លើកទី៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) ជាមួយ ធនាគារ អេស៊ីលីជា ភីអិលស៊ី (ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់) ត្រូវចុះវត្តមាននៅទីកន្លែងតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ដូចខាងក្រោម៖

- ទីកន្លែង: ស្នាក់ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(សូមពិនិត្យឯកសារបង្ហាញផ្លូវសម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុនិក លើកទី៦ ដូចមានក្នុង ទំព័រទី២ នៃឯកសារនេះ)
- កាលបរិច្ឆេទ: ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨
- ពេលវេលា: ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ០៩:០០ ព្រឹក

ក្នុងករណីភាគហ៊ុនិកបញ្ជូនអ្នកតំណាងមកចូលរួមជំនួសនៅក្នុងមហាសន្និបាតនេះ ភាគហ៊ុនិកត្រូវតែងតាំងអាណត្តិគាហកៈ (អ្នកតំណាង) របស់ខ្លួនដើម្បីចូលរួមជំនួស។ អាណត្តិគាហកៈនេះ ត្រូវប្រគល់នូវលិខិតតែងតាំងអាណត្តិគាហកៈ ដែលតែងតាំងដោយភាគហ៊ុនិកជូន រ.ទ.ស.ភ នៅពេលចុះវត្តមាននៅ ស្នាក់ការ រ.ទ.ស.ភ ដែលមានអាសយដ្ឋាន អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងរាជ្យស្វយ័តកម្ពុជា) ដើម្បីចូលរួមនៅក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៦ របស់ រ.ទ.ស.ភ ។

ភាគហ៊ុនិកដែលចូលរួមដោយផ្ទាល់ ឬតាមរយៈអាណត្តិគាហកៈ (អ្នកតំណាង) ក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៦ របស់ រ.ទ.ស.ភ ត្រូវភ្ជាប់មកជាមួយនូវលិខិតអញ្ជើញ នៅថ្ងៃប្រារព្ធមហាសន្និបាតភាគហ៊ុនិកនេះ តាមពេលវេលា និងកាលបរិច្ឆេទខាងលើ ដើម្បីចុះឈ្មោះចូលរួមនៅក្នុងមហាសន្និបាតភាគហ៊ុនិកនេះ។

២/. ការតែងតាំងអាណត្តិគាហកៈ (អ្នកតំណាង)

ភាគហ៊ុនិកដែលចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៦ របស់ រ.ទ.ស.ភ តាមរយៈអាណត្តិគាហកៈ ត្រូវតែងតាំងអាណត្តិគាហកៈតាមទម្រង់ “លិខិតតែងតាំងអាណត្តិគាហកៈ (អ្នកតំណាង)” ដូចមាននៅក្នុង ឧបសម្ព័ន្ធ១ នៃឯកសារនេះ។

ភាគហ៊ុនិកម្នាក់តែងតាំងអាណត្តិគាហកៈបានតែ ០១រូប ប៉ុណ្ណោះ។ ភាគហ៊ុនិកច្រើននាក់អាចតែងតាំងអាណត្តិគាហកៈរួមគ្នាបាន។

ខ. ឯកសារបង្ហាញផ្លូវសម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុនលើកទី៦



គ. ឯកសារសម្រាប់មហាសន្និបាតភាគហ៊ុនិក លើកទី៦

១/. របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០១៧

លទ្ធផលអាជីវកម្ម ឆ្នាំ២០១៧ របស់ រ.ទ.ស.ភ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ប្រចាំឆ្នាំ២០១៧ ដូចមាននៅក្នុង ឧបសម្ព័ន្ធ ២ នៃឯកសារនេះ។

២/. ទិសដៅអាជីវកម្ម ឆ្នាំ២០១៨

ទិសដៅអាជីវកម្ម ឆ្នាំ២០១៨ របស់ រ.ទ.ស.ភ ត្រូវបានបង្ហាញនៅក្នុង ឧបសម្ព័ន្ធ ៣ នៃឯកសារនេះ។

ឧបសម្ព័ន្ធ ១

លិខិតតែងតាំងអាណត្តិគាហកៈ (អ្នកតំណាង)

Proxy Letter

លិខិតតែងតាំងអាណត្តិភាហុកៈ (អ្នកតំណាង)

Proxy Letter

ធ្វើនៅ
Written at

ថ្ងៃ..... ខែ..... ឆ្នាំ.....
Date Month Year

លេខអត្តសញ្ញាណវិនិយោគិនចេញដោយគណៈកម្មការមូលបត្រកម្ពុជា.....
Investor ID number issued by Securities and Exchange Commission of Cambodia

- រូបវន្តបុគ្គល / Individual
- នីតិបុគ្គល / Institution

ខ្ញុំ / យើងខ្ញុំ..... សញ្ជាតិ.....
I/ We Nationality

មានអាសយដ្ឋានលេខ..... ផ្លូវ..... ឃុំ/សង្កាត់.....
Address no. Street Commune/Sangkat

ស្រុក/ក្រុង/ខណ្ឌ..... ខេត្ត/រាជធានី..... ប្រទេស.....
District/Town/Khan Province/Capital Country

គឺជាកាតហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នៅកាលបរិច្ឆេទកំណត់ទុក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨
Being a shareholders of Phnom Penh Water Supply Authority (“PPWSA”) at its Record Date, 18th April 2018

កាន់កាប់ភាគហ៊ុនធម្មតាសរុបចំនួន.....ភាគហ៊ុន
Holding the total number of ordinary share share(s)

តែងតាំង
Hereby appoint

ឈ្មោះ..... ភេទ..... អាយុ..... ឆ្នាំ សញ្ជាតិ.....
Name Sex Age Year Nationality

កាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនលេខ..... មានអាសយដ្ឋានលេខ..... ផ្លូវ.....
Holding identity card or passport number Address no. Street

ឃុំ/សង្កាត់..... ស្រុក/ក្រុង/ខណ្ឌ.....
Commune/Sangkat District/Town/Khan

ខេត្ត/រាជធានី..... ប្រទេស.....
Province/Capital Country

ជាអាណត្តិភាហុកៈរបស់ ខ្ញុំ/យើងខ្ញុំ ដើម្បីចូលរួមក្នុងនាម ខ្ញុំ/យើងខ្ញុំ នៅក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០ ព្រឹក នៅស្នាក់ការ រ.ទ.ស.ភ ឬ កាលបរិច្ឆេទ ពេលវេលា ទីកន្លែងណាមួយ ដែលមហាសន្និបាតនេះអាចប្រព្រឹត្តទៅ។ រាល់សកម្មភាពទាំងឡាយរបស់អាណត្តិភាហុកៈខាងលើ នៅក្នុងមហាសន្និបាតភាគហ៊ុនិកនេះ ត្រូវបានចាត់ទុកថាជាសកម្មភាពតំណាងឱ្យ ខ្ញុំ/យើងខ្ញុំ ជាភាគហ៊ុនិករបស់ រ.ទ.ស.ភ ។

As my/our proxy to attend on my/our behalf at the 6th General Meeting of Shareholders to be held on 09th May 2018 at 08:00 AM at PPWSA headquarter or such other date, time and place as this meeting may be held. Any acts performed by the above proxy in this General Meeting of Shareholders shall be deemed to be the actions performed by myself/ourselves as PPWSA’s shareholder.

ហត្ថលេខា ត្រា¹ និងឈ្មោះភាគហ៊ុនិក
Signature Stamp¹ and Name of shareholder

ហត្ថលេខា និងឈ្មោះអាណត្តិភាហុកៈ
Signature and Name of proxy

¹ ក្នុងករណីភាគហ៊ុនិកជានីតិបុគ្គល
In case of shareholder is institution

ឧបសម្ព័ន្ធ ២

របាយការណ៍ប្រចាំឆ្នាំ ២០១៧

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ



របាយការណ៍ ប្រចាំឆ្នាំ ២០១៧

គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ក. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាគុណភាព និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា





លេខទូរស័ព្ទ: ៨៥៥(០)២៣៧២៤០៤៦
លេខទូរសារ: ៨៥៥(០)២៣៤២៧៦៥៧



អ៊ីមែល:
ir@ppwsa.com.kh

ទស្សនវិស័យ & បេសកកម្ម





ទស្សនវិស័យ

រ.ទ.ស.ភ. បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន មានការរីកចម្រើន ប្រកបដោយចេរភាព ទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួលដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងពិភពលោក មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

បេសកកម្ម

បេសកកម្មរបស់ រ.ទ.ស.ភ. គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រ។ ក្រៅពីនេះ រ.ទ.ស.ភ. បាននឹងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន ដល់បណ្តារដ្ឋាករទឹកខេត្ត-ក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គការទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។



បរិយាយ	ឆ្នាំ ២០១៧	ឆ្នាំ ២០១៦	ឆ្នាំ ២០១៥
ស្ថានភាពហិរញ្ញវត្ថុ			
ក- ទ្រព្យសកម្មសរុប (ពាន់រៀល)	១.៣៦២.០១១.៧៧៧	១.២៩៧.៧២៩.៦០០	១.២៤៥.៤៣២.១២៨
ខ- បំណុលសរុប (ពាន់រៀល)	៥២២.៨៨៦.៩៩១	៤៧៧.៧៥៧.៨០៤	៤៦១.៤៦៣.៩៤៦
គ- មូលធនសរុប (ពាន់រៀល)	៨៣៩.១២៤.៧៨៦	៨១៩.៩៧១.៧៩៦	៧៨៣.៩៦៨.១៨២
លទ្ធផលហិរញ្ញវត្ថុ			
ក- ចំណូលសរុប (ពាន់រៀល)	២៣២.៨៩៣.០៨៩	១៩៨.១៧៩.៨៧៤	១៩១.៣៤៨.២៤៦
ខ- ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)	៥២.៨២៦.៧៨៥	៦០.៥៩១.២៨៩	៦៧.៩៨៣.២៤៦
គ- លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៣៣.០៦៧.៨២៦	៤៩.២៧៣.១០៤	៥៦.៩៤៩.១៣១
អនុបាតហិរញ្ញវត្ថុ			
ក- អនុសន្ននីយភាព			
១- អនុបាតចរន្ត (ចំនួនដង)	២,៥៦	៣,៩៥	៥,០៣
២- អនុបាតចរន្តលឿន (ចំនួនដង)	១,៩៧	៣,២៤	៣,៩៩
ខ- អនុបាតចំណេញភាព			
១- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម (ភាគរយ)	២,៤៩	៣,៨៧	៤,៧២
២- ផលចំណេញក្នុងមួយឯកតាមូលធន (ភាគរយ)	៣,៩៩	៦,១៤	៧,៤៩
៣- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៣៨០,២១	៥៦៦,៥៣	៦៥៤,៧៩
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)		១៥៩,៩៩	១៥២,៥៧

ភាគហ៊ុននិក	ចំនួនភាគហ៊ុន	កម្មសិទ្ធិភាព	ផ្សេងៗ
ភាគហ៊ុនប្រភេទ (ក)			
១- រដ្ឋ តំណាងដោយ "ស.ហ.វ." (*)	៣៩១.១០០.៩៤២	១០០%	
ភាគហ៊ុនធម្មតា			
១- រដ្ឋ តំណាងដោយ "ស.ហ.វ." (*)	៧៣.៩២៧.១៨៧	៨៥%	គ្មានរយៈពេលឡកអាប់
២- ESOP (**)	១.០១៨.៣៣០	១,១៧១%	គ្មានរយៈពេលឡកអាប់
៣- ភាគហ៊ុនិកឯកជន	១២.០២៧.៦៤៥	១៣,៨២៩%	
សរុបភាគហ៊ុនធម្មតា	<u>៨៦.៩៧៣.១៦២</u>	<u>១០០%</u>	


(*) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 (**) អភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតដែលកាន់កាប់មូលបត្រកម្មសិទ្ធិរបស់ រ.ទ.ស.ក.

ក្នុងឆ្នាំ២០១៧ នេះ:
 រ.ទ.ស.ក. អាចធ្វើការផលិតទឹកស្អាតបាន ១៩៤.០៣៧.៨៣៣ម^៣ ស្មើនឹង ៩៥% នៃផែនការ និងដាក់បណ្តាញ បែកចាយទឹកក្នុងរាជធានីភ្នំពេញបាន ប្រវែង ១៩៥.៣៧៧,៤៤ម៉ែត្រ។ តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប ដោយអនុវត្តគោលការណ៍ឧបត្ថម្ភធន និងបង់រំលស់របស់អង្គភាព បានចំនួន៥៤២គ្រួសារ យើងបានប្រើប្រាស់ប្រាក់ឧបត្ថម្ភធនចំនួន ១១២.៤០៨.៧០០រៀល ដែលជាមូលនិធិរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទ្រព្យសកម្មមានចំនួនរហូតដល់ ១.៣៦២.០១១.៧៧៧.០០០រៀល ប្រាក់ចំណូលសរុបមានចំនួន ២៣២.៨៩៣.០៨៩.០០០រៀល ក្នុងនោះចំណេញ មុនបង់ពន្ធលើប្រាក់ចំណេញ មានចំនួន ៥២.៨២៦.៧៨៥.០០០រៀល និងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ៣៣.០៦៧.៨២៦.០០០រៀល។




ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ




ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៧ (លានរៀល)



កម្មសិទ្ធិភាព នៃភាគហ៊ុនធម្មតា





**សមាសភាព
ក្រុមប្រឹក្សាភិបាល**



សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម សឹម នារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងឆ្នាំ២០១៧ នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងឆ្នាំនេះ រ.ទ.ស.ភ. បានទទួលចំណូលសរុប ២៣២.៨៩៣.០៨៩.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ ៥២.៨២៦.៧៨៥.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ៣៣.០៦៧.៨២៦.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុន ជាមូលដ្ឋាន (basic earnings per share) គឺ ៣៨០,២១រៀល។

ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្មស្មើនឹង២,៤៩% ចំណែកឯផលចំណេញក្នុងមួយឯកតាមូលធនស្មើនឹង ៣,៩៩%។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិនិយោគ កសាង ពង្រីកដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោម តាមច្បាប់។ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ធានាឲ្យបាននូវចេរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាសវិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយ បណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាព ដែលអាចទទួលបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងឆ្នាំ២០១៧នេះ យើងផលិតបាន១៩៤.០៣៧.៨៣៣ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC) ជំនួសសាច់ជូរវិញ ដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។ ជាលទ្ធផលនៅក្នុងឆ្នាំ២០១៧នេះ កំណើនអតិថិជនក្នុងត្រីមាសនេះ ២២.៤៥៣បណ្តាញ។ ក្នុងនោះកំណើនអតិថិជន ដែលមានចំណូលទាបចំនួន ៥៤២បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ជាមួយគ្នានេះយើងបានខិតខំ យ៉ាងស្វិតស្វាញ ក្នុងការរក្សាអត្រាទឹកបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតស្ថិតក្នុងកម្រិត លេខមួយខ្ទង់គឺ ៨,៣០% ប្រសើរជាងគេក្នុងតំបន់អាស៊ី។ យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលយើងតែងធ្វើជាទៀងទាត់ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍



បានជ្រាបហើយរាល់សំណើផ្សេងៗ ដែលយើងបានទទួលពីអតិថិជនពាក់ព័ន្ធនឹងសេវាទឹកស្អាតត្រូវបានដោះស្រាយទាន់ពេលវេលា
កំណត់។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃ បំពង់ប្រវែង ១៩៥.៣៧៧,៤៤ម៉ែត្រ
ត្រូវបានដាក់ក្នុងឆ្នាំ២០១៧ នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានជួបប្រជុំចំនួន ០៦លើក ក្នុងឆ្នាំនេះ៖

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ របស់ រ.ទ.ស.ភ. ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧
វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ
ខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ
របៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ដែលបានចុះសវនកម្មនៅ
នាយកដ្ឋានផែនការ និងគម្រោង។
២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧
ដែលបានធ្វើការដេញថ្លៃ (២០ករណី) ពិគ្រោះថ្លៃ (២ករណី) និងចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមាន
ទឹកប្រាក់សរុបចំនួន ១០.៤១១.២៨៣.២៥៦,៨៨រៀល។
៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមដែលបានអនុវត្តក្នុងឆ្នាំ២០១៦
មានទឹកប្រាក់សរុបចំនួន ២.១៤៦.០២៧.៣២២រៀល និងចំណាយសរុបត្រីមាសទី១ ឆ្នាំ២០១៧ ចំនួន
២១១.៨៦១.៩៥០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត-ឯកភាពជាគោលការណ៍លើការជួសជុលផ្លូវក្រាលគ្រួស
ក្រហមប្រវែង ២.០០០ម៉ែត្រ។
៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៥៧.០៨១.៦១៧.១០០ រៀល
 - ចំណេញមុនបង់ពន្ធ ១៦.២៩៥.២៨៩.៥០០ រៀល
 - ចំណេញពិត ១៣.០៣៦.២៣១.៦០០ រៀល
 ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី២ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៦០.៣៣៥.៩៣៦.០០០ រៀល
 - ចំណេញមុនបង់ពន្ធ ១៦.៩៦៤.០៨៨.០០០ រៀល
 - ចំណេញពិត ១៣.៥៧១.២៧០.៤០០ រៀល
៥. ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០១៦ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញចំនួន
៤៩.២៧៣.១០៤.០០០រៀល។

ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៦ ដូចខាងក្រោម៖

- បង្កើតភាគបំរុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- បង្កើតភាគបំរុងតាមសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣០.៤៣០.៩៥៧.៤១២រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ ប្រចាំឆ្នាំ២០១៦៖
 - អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៨,២៤%
 - ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.៩១៤.៨៣៦.១៨៨ រៀល
 - ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥៩,៩៩រៀល/ភាគហ៊ុន
 - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ: ២០ មេសា ២០១៧
 - កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ: ២៨ មេសា ២០១៧

- ៦. ក្រុមប្រឹក្សាភិបាលបានសម្រេចលើពិធីមហាសន្និបាតភាគហ៊ុនិក លើកទី៥៖
 - កាលបរិច្ឆេទកំណត់ទុក (Record Date): ២០ មេសា ២០១៧
 - កាលបរិច្ឆេទមហាសន្និបាតភាគហ៊ុនិក លើកទី៥:១១ ឧសភា ២០១៧
 - ពេលវេលា: ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
 - ទីកន្លែងមហាសន្និបាតភាគហ៊ុនិក លើកទី៥: សាលប្រជុំធំ (ស្នាក់ការកណ្តាលភ្នំពេញ)
 - របៀបវារៈ: សំខាន់ៗ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៦ និងទិសដៅអាជីវកម្មឆ្នាំ២០១៧
- ៧. ការកែសម្រួលរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ភ. នឹងលើកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ។
- ៨. ក្រុមប្រឹក្សាភិបាលទទួលបានជ្រាបនូវរបាយការណ៍សង្ខេបស្តីពីផែនការមេ ២០១៦-២០៣០ និងផែនការសកម្មភាពក្នុងក្របខណ្ឌរាជធានីភ្នំពេញ និងណែនាំឲ្យ រ.ទ.ស.ភ. ធ្វើការសិក្សាបន្ត ដើម្បីបញ្ចប់ការសិក្សានេះ នៅក្នុងពេលឆាប់ៗខាងមុខ។
- ៩. ក្រុមប្រឹក្សាភិបាលអនុម័ត-ឯកភាពជាគោលការណ៍ និងស្នើសុំឲ្យ រ.ទ.ស.ភ. អនុវត្តការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន ០៤ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមនីតិវិធី។
- ១០. នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានពិភាក្សា និងធ្វើការសម្រេចដូចខាងក្រោម៖
 - ក. អនុម័ត-ឯកភាពលើការកែសម្រួលសមាសភាពនៃគណៈកម្មាធិការសវនកម្ម ដោយតែងតាំង **លោក ឡុង ណារ៉ូ** អភិបាលតំណាងនិយោជិត រ.ទ.ស.ភ. អាណត្តិទី៦ ជាសមាជិក ជំនួស **លោកស្រី ជិន ចន្រ្ទា** អភិបាលតំណាងនិយោជិត រ.ទ.ស.ភ. អាណត្តិទី៥។
 - ខ. ក្រុមប្រឹក្សាភិបាលបានឯកភាពទទួលបានជ្រាបជាព័ត៌មានលើការប្តូរទីតាំងភ្ជាប់ចរន្តអគ្គិសនីពីអគ្គិសនីកម្ពុជា។
 - គ. ឯកភាពជាគោលការណ៍តាមសំណើលើគម្រោងសាងសង់អគារអាជីវកម្មថ្មី។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ របស់ រ.ទ.ស.ភ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០នាទីរសៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើលើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១. រ.ទ.ស.ភ. ត្រូវរៀបចំគណៈកម្មការ ដើម្បីដោះស្រាយការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្បាលកោះ ព្រែកឯង ព្រែកថ្មី និងវាលស្បូវ ក្នុងខណ្ឌច្បារអំពៅ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ២. អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ. ត្រូវរៀបចំសំណើសុំទៅក្រសួងអាណាព្យាបាល លើករណីកែប្រែតម្លៃលក់ទឹកស្អាតរបស់ រ.ទ.ស.ភ.។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យ រ.ទ.ស.ភ. ទូទាត់ជូនក្រុមហ៊ុន VINCI Construction Grands Projets នូវអាករលើតម្លៃបន្ថែម (VAT) ក្នុងគម្រោងសាងសង់រោងចក្រនិរោធ ជំហាន២។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ. ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើលើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។
- ២. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ មានទឹកប្រាក់សរុបចំនួន ៤៩៥.៦៣១.៧០០រៀល។
- ៣. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ត្រីមាសទី២-ឆមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៥៨.៥៩៦.២០៥.៦០០ រៀល



- ចំណេញមុនបង់ពន្ធ ១៤.៨១៤.០៦៤.៨០០ រៀល
- ចំណេញពិត ១១.៨៥១.២៥២.៥០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការ ត្រីមាសទី៣ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៨.៩៩៩.០០៦.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨៥២.២៧៩.០០០ រៀល
- ចំណេញពិត ១១.៨៨១.៩២៥.០០០ រៀល

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានធ្វើការដេញថ្លៃ (៧ករណី) ពិគ្រោះថ្លៃ (២ករណី) និងបានចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមានទឹកប្រាក់សរុបចំនួន ១១.២១៧.៥៧៥.៦៥១.៧៥រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត ទៅលើផែនការលទ្ធកម្មកែតម្រូវ ឆមាសទី២ ឆ្នាំ២០១៧ (១៩កញ្ចប់) ដែលគ្រោងទឹកប្រាក់សរុបប្រមាណជា ១៤.២៨០លានរៀល។

៥. ឯកភាពអនុវត្តតារាងថ្លៃទឹកថ្មី តាមប្រកាសលេខ ១៤៩ MIH / ២០១៧ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអនុម័តវិធានគណនាថ្លៃលក់ទឹក។

៦. អនុម័តលើ ការកែសម្រួលរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ភ ដូចខាងក្រោម៖

- បន្ថែមការិយាល័យចំណូលខណ្ឌច្បារអំពៅ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានអាជីវកម្ម
- បន្ថែមការិយាល័យប្រព័ន្ធចែកចាយទឹក ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផែនការ និងគម្រោង
- តំឡើងមន្ទីរពិសោធន៍ទឹក មានឋានៈស្មើការិយាល័យ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក
- កែឈ្មោះ: “មណ្ឌលកុំព្យូទ័រ” ទៅជា “មណ្ឌលព័ត៌មានវិទ្យា”
- បន្ថែមអង្គភាពនីតិកម្ម និងអធិការកិច្ច

៧. អនុម័តលើការទិញបំពង់ដែក និងបំពង់ដែក ដែលមានប្រវែងសរុប ៤៤.៩១៨ម៉ែត្រ ដោយផ្ទាល់ពីក្រុមហ៊ុន Powercode Enterprise ។

៨. ឯកភាពលើរបាយការណ៍ស្តីពី ផែនការមេ ឆ្នាំ២០១៧-២០៣០ ។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបអំពី ករណីសុំជាចរន្តអគ្គិសនីផ្ទាល់ពីទ្វារចរន្តតង់ស្យុងមធ្យមនៃ អនុស្ថានីយ មកបម្រើឲ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំង៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការចំណាយទៅ លើអាករលើតម្លៃបន្ថែម (VAT) នូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុក សម្រាប់គម្រោងនិរោធ ជំហាន២ ដើម្បីបញ្ចប់ គម្រោង។

៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទីរសៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

ឯកភាពទទួលជ្រាបនូវរបាយការណ៍ស្តីពីការចេញវិក្កយបត្រថ្លៃទឹកនាពេលបច្ចុប្បន្ន និងសម្រេចឱ្យ រ.ទ.ស.ភ ធ្វើការសិក្សាឡើងវិញ នូវសូចនាករមួយចំនួន ដើម្បីព្យាករណ៍ផែនការហិរញ្ញវត្ថុរយៈពេលវែង សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំលើកក្រោយ។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៣ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៣ អាណត្តិទី៦ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅ មណ្ឌលកុំព្យូទ័រ។
២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ដាក់ស្នែង ៨ខែ + ប៉ាន់ស្មាន ៤ខែ) ដូចខាងក្រោម៖
 - ចំណូលសរុប ២៣២.១៣៨.២៨៧.៦០០ រៀល

- ចំណេញមុនបង់ពន្ធ ៥២.០០៩.៨៤២.៣០០ រៀល
- ចំណេញពិត ៤១.៦០៧.៨៧៣.៩០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការ ឆ្នាំ២០១៨ ដូចខាងក្រោម៖

- ចំណូលសរុប ២៤៣.៥០៩.២៦៤.០០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៦៨៥.៧៦៦.០០០ រៀល
- ចំណេញពិត ៤៦.១៤៨.៦១៣.០០០ រៀល

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៥៨.០៩១.៦៥០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោង នៃការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម សម្រាប់ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៤០៣.៥៧៣.០០០រៀល។

៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ (១៣ករណី) និង ពិគ្រោះថ្លៃ (០១ករណី) មានទឹកប្រាក់សរុបចំនួន ២០.១០៦.៧១០.៥៦២.៩៨រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ គម្រោងផែនការកិច្ចលទ្ធកម្ម ឆ្នាំ២០១៨ (៦៣កញ្ចប់) ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ៨៤.៨៥១.៤៧៥.០៣៧រៀល។

៥. អនុម័តជ្រើសរើសក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត ជាសវនករឯករាជ្យ ដើម្បីធ្វើសវនកម្មលើ Project Account ទាក់ទងនឹងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងពង្រីកប្រព័ន្ធចែកចាយ។

៦. អនុម័តចូលរួមវិភាគទាននូវទឹកប្រាក់ចំនួន ១០.០០០.០០០រៀល សម្រាប់មូលនិធិអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តជាគោលការណ៍ក្នុងការកត់ត្រានូវសម្ភារតបណ្តាញចូលផ្ទះ ជូនអតិថិជន ចូលជាអចលនទ្រព្យរបស់ រ.ទ.ស.ភ ដោយគិតរំលស់រយៈពេល ១២ឆ្នាំ។

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីចាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រី ជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យ នៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។

២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ដាក់ស្តែង ១០ខែ + ប៉ាន់ស្មាន ២ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២៣៥.៤៣៦.៩៣១.៤៤៧ រៀល
- ចំណេញមុនបង់ពន្ធ ៤៨.៧៥០.០៤៩.៤៩១ រៀល
- ចំណេញពិត ៣៩.០០០.០៣៩.៦៣៣ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការត្រីមាសទី១ ឆ្នាំ២០១៨ ដូចខាងក្រោម៖

- ចំណូលសរុប ៥៦.៧៨២.៦៤០.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១១.២៤៣.៩៨០.០០០ រៀល
- ចំណេញពិត ៨.៩៩៥.១៨៤.០០០ រៀល

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៣៦៨.៥០២.៥០០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការចំណាយថវិកាចំនួន ៤២លានរៀល/ឆ្នាំ (ចាប់ពីឆ្នាំ២០១៨) សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការជួយរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាលាណាមកូរ៉េ។



- ៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ(១៥ករណី) ពីគ្រោះថ្លៃ(១ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់ចំនួន ១៨.២៥៧.៦០៧.០៩៧,៥៣រៀល។
- ៥. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន និងពង្រីក ប្រព័ន្ធចែកចាយទឹក ដែលបានបញ្ចប់កិច្ចលទ្ធកម្ម ១០០% នៅខែតុលា ឆ្នាំ២០១៧។
- ៦. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មនៅភាគខាងលិចរាជធានីភ្នំពេញ និងអនុម័តជាគោលការណ៍ ដើម្បីធ្វើការសិក្សាលើគម្រោងនេះបន្តទៀត។
- ៧. ឯកភាពលើរបាយការណ៍ស្តីពី ផែនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលបានស្នើសុំកិច្ចអន្តរាគមន៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរកទុនវិនិយោគ ដើម្បីអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហាន១។
- ៨. ឯកភាពលើសំណើសុំបង្វែរគម្រោងកាត់បន្ថយ CO₂ (JCM) ទៅអនុវត្តក្នុងឆ្នាំ២០១៨។

ការរំពឹងទុកសម្រាប់ត្រីមាសខាងមុខ

ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ រ.ទ.ស.ភ. នឹងធ្វើការងារសំខាន់ៗ ដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស
- ការអភិវឌ្ឍន៍មធ្យោបាយ និងសម្ភារប្រើប្រាស់
- ស្ថាប័នករសេវាកម្ម និងស្ថាប័នករប្រសិទ្ធភាពការងារ។

បណ្តាស្ថាប័នករសំខាន់ៗ ដែលត្រូវតាមដាន និងត្រួតពិនិត្យមានដូចខាងក្រោម៖

- ផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ: ១០០% នៅឆ្នាំ ២០២៥
- អត្រាដំណើរការសហគ្រាស: ទាបជាង ៤០%
- អត្រាទារប្រាក់ថ្លៃប្រើប្រាស់ទឹក: មិនទាបជាង ៩៩%
- អត្រាទឹកបាត់បង់: ក្នុងកម្រិត ៨%

រ.ទ.ស.ភ. មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីក សមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាការរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុង រាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ សម្រាប់ឆ្នាំ២០១៨ យើងរំពឹងថានឹងបានទទួល ប្រាក់ចំណេញពិត មិនតិចជាង ៤៦.១៤៨.៦១៣.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល ទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រធានក្រុមប្រឹក្សាភិបាល



សឹម ណារ៉ា

សេចក្តីថ្លែងរបស់ អគ្គនាយក



ឯកឧត្តម ស៊ីម ស៊ីថា
អគ្គនាយក

សមិទ្ធិផលសម្រេចបាន ក្នុងឆ្នាំ២០១៧

“ តាងនាម រ.ទ.ស.ក. ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០១៧ និងរបាយការណ៍ហិរញ្ញវត្ថុ របស់ រ.ទ.ស.ក. សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ រ.ទ.ស.ក. បានកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុ ដែលប្រកបដោយការរីកចម្រើនមួយទៀតក្នុងគ្រប់វិស័យនៃប្រតិបត្តិការរបស់ រ.ទ.ស.ក.។ ក្នុងឆ្នាំ២០១៧នេះ រ.ទ.ស.ក. ទទួលបានចំណូលសរុបចំនួនប្រមាណ២៣២.៨៩៣.០៨៩.០០០រៀល និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួនប្រមាណ ៥២.៨២៦.៧៨៥.០០០រៀល និងលទ្ធផលលម្អិតសរុបរបស់កាតហ៊ុនិកចំនួនប្រមាណ ៣៣.០៦៧.៨២៦.០០០រៀល។ ”

សកម្មភាពសំខាន់ៗក្នុងឆ្នាំ២០១៧

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សាភិបាល នៅក្នុងអំឡុងត្រីមាសនេះ រ.ទ.ស.ក. នៅតែមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងកំណើននៃប្រាក់ចំណេញ មានការកើនឡើងជាលំដាប់លទ្ធផលនេះគឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការរីកចម្រើនលូតលាស់របស់ រ.ទ.ស.ក.។ ដោយការគ្រប់គ្រងហានិភ័យបានល្អប្រសើរបានប្រើប្រាស់នូវធនធានហិរញ្ញវត្ថុ មានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងការចំណាយបានយ៉ាងហ្មត់ចត់ ជាពិសេសដោយការយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយអត្រាទឹកបាត់បង់ ទោះបីសកម្មភាពជួសជុល និងពង្រីកច្នៃទំនាក់ទំនងជាដាច់ខាតជាមួយអ្នកជំនួញ ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានការលេចធ្លាយបំពង់ទឹកក៏ដោយ ដូចបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យដោយសវនករឯករាជ្យរួច ក្នុងឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ២៣២.៨៩៣.០៨៩.០០០រៀល ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួន ៥២.៨២៦.៧៨៥.០០០រៀល និងប្រាក់ចំណេញរបស់កាតហ៊ុនិក មានចំនួន ៣៣.០៦៧.៨២៦.០០០រៀល។ នាចុងការិយបរិច្ឆេទនេះ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ចំនួន ១.៣៦២.០១១.៧៧៧.០០០រៀល ដើមទុនបានកើនឡើងរហូតដល់ចំនួន៥៤១.២២៧.២៨២.០០០រៀល។ ការកើនឡើងនេះ គឺដោយសារ រ.ទ.ស.ក. សម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិតលេខ ១ខ្ទង់ ដែលអត្រាក្នុងឆ្នាំ២០១៧នេះ មានត្រឹមតែ៨,៣០%។ ការកាត់បន្ថយទឹកបាត់បង់ជាកត្តាស្តាប់-រស់ របស់ រ.ទ.ស.ក. ក្នុងដំណើរការប្រព្រឹត្តិកម្ម និងអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព និងចេរភាព ក៏ដូចជាអាចបង្កលក្ខណៈឲ្យយើងមានទឹកស្អាតសម្រាប់ផ្គត់ផ្គង់ អាចដឹកបានពីក្បាលរ៉ូប៊ីណេដល់រាប់ម៉ឺនគ្រួសារ រួមទាំងគ្រួសារមានចំណូលទាបបំផុតក្នុងតម្លៃមួយដ៏សមស្រប ដើម្បីចូលរួមចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ រ.ទ.ស.ក. មានសមត្ថភាពផ្គត់ផ្គង់ទឹក ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ ដោយក្នុងឆ្នាំនេះ អាចធ្វើការផលិតបានចំនួន ១៩៤.០៣៧.៨៣៣ម^៣។



ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាត ឥតឈប់ឈរក្នុងរាជធានីភ្នំពេញ និងជាយោងរាជធានី យើងបានសាងសង់រោងចក្រ និងរោងជំហាន២ ដែលមានសមត្ថភាពផលិត ១៣០.០០០ម^៣/ថ្ងៃ រោងចក្រនេះនឹងមានលទ្ធភាព ពង្រីកការផ្គត់ផ្គង់ទឹកជូនអតិថិជន នៅតំបន់ជាយោងរាជធានីភ្នំពេញ ដែលពុំទាន់បានទទួលសេវាកម្មគ្របដណ្តប់នៅឡើយ ដែលការសាងសង់រោងចក្រនិងរោងជំហាន២ នេះបានរួចរាល់ប្រមាណ ១០០ភាគរយហើយ (ដែលបាននិងកំពុងដាក់ឱ្យដំណើរការសាកល្បង)។ ការប្រព្រឹត្តកម្មទឹកស្អាត គឺគោរពតាមស្តង់ដារគុណភាពទឹកជាតិ និងអង្គការសុខភាពពិភពលោក(WHO) ដោយមានបន្ទប់ពិសោធន៍គុណភាពទឹក អាចវិភាគបាន៥៣មុខ ជាងនេះទៀតចុងឆ្នាំនេះ យើងមានការវិភាគលើ២១៣មុខ ពីមន្ទីរពិសោធន៍ក្រៅប្រទេស (មន្ទីរពិសោធន៍ សិង្ហបុរី និងសៀងហៃ)។ ការយកចិត្តទុកដាក់លើគុណភាពទឹកនេះធ្វើឱ្យ រ.ទ.ស.ភ. អាចធានាជូនអតិថិជនបាននូវការដឹកដោយ- ផ្ទាល់ ពីក្បាលរ៉ូប៊ីណេ ដើម្បីចូលរួមចំណែកក្នុងការទទួលខុសត្រូវចំពោះសង្គម ក្នុងគោលដៅជំរុញឱ្យប្រជាជនគ្រប់រូបមានទឹកស្អាត ប្រើប្រាស់ ដែលជាកម្មវិធីទឹកស្អាតសម្រាប់ទាំងអស់គ្នា(Water for All) ដោយមានសេវាអនាម័យត្រឹមត្រូវ ដើម្បីការរស់នៅប្រកប ដោយសុខុមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ។

ទិសដៅនៃការពង្រីកបណ្តាញចែកចាយទឹក គឺទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដោយមិនមើលរំលងប្រជាពលរដ្ឋដែល មានចំណូលទាប ដោយក្នុងឆ្នាំ២០១៧ នេះ រ.ទ.ស.ភ. ដាក់បំពង់បានប្រវែង ១៩៥.៣៧៧,៤៤ម៉ែត្រ ដែលធ្វើឱ្យប្រវែង បំពង់មេ និងបំពង់ចែកចាយទឹកបច្ចុប្បន្ន សរុបស្មើនឹងប្រមាណ២.៨៤៥គីឡូម៉ែត្រ និងរក្សាសម្ពាធជាមធ្យម២០ម៉ែត្រ ក្នុងបណ្តាញ ចែកចាយទឹកទាំងមូល ដែលបំពង់មេនាំទឹកទំហំ១៤០០ម.ម. និង១៦០០ម.ម. រ.ទ.ស.ភ. បានធ្វើការដាក់ដោយខ្លួនឯង។ យើងបានខិតខំធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាព សេវាអតិថិជនដើម្បីស្វែងរក និងបង្កើនចំនួនអតិថិជនធំៗដែលមានតម្រូវការ ទឹកច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលប្រាក់ថ្លៃទឹកដែលអត្រាទារប្រាក់ក្នុងឆ្នាំនេះ រក្សាបានជាអតិបរិមា ហើយ កំណើនបណ្តាញអតិថិជន សម្រាប់ចុងឆ្នាំ២០១៧នេះ បានកើនឡើងចំនួន ៣៣៣.២៨៨បណ្តាញ ស្មើនឹង ១០១% នៃផែនការ ដែលមានចំនួន ៣៣០.៣៣០បណ្តាញ។

ការរំពឹងទុកសម្រាប់ឆ្នាំ២០១៨

ចំពោះឆ្នាំ២០១៨ ខាងមុខ យើងនឹងខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរក្នុងការពង្រឹងនូវ អភិបាលកិច្ច សាជីវកម្មល្អរបស់ រ.ទ.ស.ភ. ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងបេសកកម្ម ដែលបានលើក ពីបណ្តាត្រីមាសមុនដដែល។ ជាទិសដៅសម្រាប់ត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ចំនួនប្រមាណ ៤៦.១៤៨.៦១៣.០០០រៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។


រ.ទ.ស.ភ. ក៏នៅតែប្តេជ្ញាចិត្តផ្តល់សេវាកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ការ ជឿជាក់ពីអតិថិជន។ ជាងនេះទៅទៀត រ.ទ.ស.ភ. នៅតែខិតខំផ្តល់បណ្តាញទឹកជូនប្រជាពលរដ្ឋដែលមានចំណូលទាបតាមរូបភាព ឧបត្ថម្ភថ្លៃច្បាប់ជាទឹក ស្របទៅតាមកម្រិតជីវភាពគ្រួសារនីមួយៗ ពី៣០% ៥០% ៧០% និង ១០០% ដើម្បីអនុវត្តគម្រោង ចែកចាយទឹក ពិសេសជូនសហគមន៍ក្រីក្រ ដោយប្រើថវិការបស់ រ.ទ.ស.ភ. ដើម្បីប្រយោជន៍ប្រជាជន។

សេចក្តីថ្លែងអំណរគុណ

ជាថ្មីម្តងទៀត រ.ទ.ស.ភ. មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី រាជរដ្ឋាភិបាល ក៏ដូចជាអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូម សម្តែងនូវអំណរគុណដល់ក្រុមប្រឹក្សាភិបាល ចំពោះការគាំទ្រ និងការដឹកនាំល្អ សម្រាប់ឆ្នាំ២០១៧ និងសូមថ្លែងអំណរគុណ ជូនចំពោះ អតិថិជនទាំងអស់ ដែលធ្វើឱ្យ រ.ទ.ស.ភ. បានទទួលជោគជ័យដូចសព្វថ្ងៃនេះ។

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គនាយក រ.ទ.ស.ភ.



ស៊ឹម ស៊ីថា

មាតិកា

ទស្សនវិស័យ និងបេសកកម្ម	i
ព័ត៌មានហិរញ្ញវត្ថុសង្ខេប	iii
សមាសភាពក្រុមប្រឹក្សាភិបាល	v
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	vii
សេចក្តីថ្លែងរបស់អគ្គនាយក	xiii
ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០២
១- ព័ត៌មានទូទៅអំពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០២
២- ដំណើរការធុរកិច្ចសង្ខេប	០២
៣- ស្ថានភាពទីផ្សារ	០៥
៤- ស្ថានភាពប្រកួតប្រជែង	០៥
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០៨
១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	០៨
២- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច	៣២
៣- រចនាសម្ព័ន្ធចំណូល	៣២
ផ្នែកទី៣: អភិបាលកិច្ចសាជីវកម្ម	៣៤
១- ភាគហ៊ុនិក	៣៤
២- អង្គការលេខ	៣៧
៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា	៣៨
៤- បុគ្គលិកជាន់ខ្ពស់	៥៧
៥- ការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់	៥៩
៦- លាភការ ឬប្រាក់បំណាច់ចំពោះអភិបាល និងបុគ្គលិកជាន់ខ្ពស់	៦០
៧- ក្រុមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់	៦២
ផ្នែកទី៤: បញ្ជីរាយនាមភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ និងភាគហ៊ុនកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន	៦៦
១- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់	៦៦
២- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន	៦៦
ផ្នែកទី៥: ព័ត៌មានអំពីការជួញដូរមូលបត្ររបស់បុគ្គលបោះផ្សាយ	៦៦
១- ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ	៦៦
២- ថ្លៃ និងបរិមាណជួញដូរ	៦៧



ផ្នែកទី៦: របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង ៦៨

ផ្នែកទី៧: របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់សវនករឯករាជ្យ ៧៤

ផ្នែកទី៨: ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ ១៥០

១- ប្រតិបត្តិការជាមួយភាគហ៊ុនិក ដោយបញ្ជាក់ពីឈ្មោះភាគហ៊ុនិក
ប្រភេទប្រតិបត្តិការ និងកាលបរិច្ឆេទ ១៥០

២- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬប្រតិបត្តិការ
សំខាន់ៗជាមួយបុគ្គលដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់មានផលប្រយោជន៍ ១៥០

៣- ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល
និងបុគ្គលិកជាន់ខ្ពស់ ១៥០

៤- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់
រ.ទ.ស.ភ. ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់ រ.ទ.ស.ភ. ដែល
ទំនាក់ទំនងរបស់បុគ្គលទាំងនោះកើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែង
ណាមួយដែលធ្វើឡើងដោយ រ.ទ.ស.ភ. ១៥០

៥- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធ
ជាមួយបុគ្គលធ្លាប់ជាអភិបាលក្នុងរយៈពេល ០២ (ពីរ) ឆ្នាំចុងក្រោយ ១៥០

៦- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ ឬកម្រៃ
វិជ្ជាជីវៈ សម្រាប់សេវាដែលខ្លួនបានផ្តល់តាមរយៈក្រុមហ៊ុនណាមួយ ដល់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ១៥០

៧- ប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធផ្សេងទៀត ១៥០

ផ្នែកទី៩: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង ១៥១

១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ ១៦១

២- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ ១៥៧

៣- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល ១៥៨

៤- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity) ១៥៨

៥- ផលប៉ះពាល់នៃអតិផរណា ១៥៩

៦- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល ១៥៩

ផ្នែកទី១០: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន ១៦១

ហត្ថលេខារបស់អភិបាលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ១៦៦





๒๐๑๗



ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

១- ព័ត៌មានទូទៅអំពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ អក្សរកូដ: KH1000010004
- ◆ អាសយដ្ឋាន: លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)២៣ ៤៣០ ៥៤១ / ៧២៤ ០៤៦
- ◆ លេខទូរសារ: +៨៥៥(០)២៣ ៤២៧ ៦៥៧
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ ៥២ អនក្រ.បក
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន លេខ: ០១២/១២ គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ស៊ឹម ស៊ីថា**

២- ដំណើរការធុរកិច្ចសង្ខេប

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាសហគ្រាសដែលផលិត និងចែកចាយទឹកស្អាត ដូចនេះដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត និងការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ជាដំណើរការដ៏សំខាន់នៃធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

២.១- ដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៥៣០.០០០ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើមប្រមាណ ៥៦០.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៤គឺ៖

- ◆ រោងចក្រភូមិព្រែក: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៥០.០០០ម៉ែត្រគូប/ថ្ងៃ
- ◆ រោងចក្រជ្រោយចង្វារ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ
- ◆ រោងចក្រចំការមន: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ២០.០០០ម៉ែត្រគូប/ថ្ងៃ
- ◆ រោងចក្រនិរោធ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ២៦០.០០០ម៉ែត្រគូប/ថ្ងៃ

ប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវាដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ។ ការបាត់ចែងដំណើរការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ត្រូវបានគិតគូរដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង។

ជារួមសង្វាក់ផលិតកម្មទឹករបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចែកចេញជា ៣ដំណាក់គឺ៖

- ◆ ស្ថានីយបូមទឹកល្អក់
ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម (ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្ម របស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ

ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្អុយក្រុងភ្នំពេញ (ត)

២- ដំណើរការធុរកិច្ចសង្ខេប (ត)

២.១- ដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អុយ (ត)

បូមយកទឹកពីទន្លេមេគង្គលើ រោងចក្រចំការមនបូមយកទឹកពីទន្លេបាសាក់ និងរោងចក្រនិរោធបូមយកទឹក ពីទន្លេមេគង្គក្រោម។ សំណង់ស្ថានីយបូមទឹកល្អកំរស់របស់រោងចក្រភូមិព្រែក ជ្រោយចង្វារ និងនិរោធ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អកំរស់របស់រោងចក្រចំការមន ជាប្រភេទ ស្ថានីយបណ្តុត។

ជាទូទៅ កម្មស័ទ្រីកទន្លេទាំង៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្មស័ទ្រីកក្នុងឆ្នាំនីមួយៗក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។

◆ ស្ថានីយប្រព្រឹត្តិកម្មទឹក

ប្រព័ន្ធប្រព្រឹត្តិកម្មទឹកចែកជា ៦ដំណាក់កាលគឺ (ទី១)អាងទទួលទឹក (ទី២)អាងកូរ (ទី៣)អាងផ្គុំករ (ទី៤) អាងរង (ទី៥) អាងច្រោះ និង(ទី៦) អាងស្តុកទឹកស្អុយ។ ក្នុងការចម្រាញ់ទឹកដើម “ទឹកទន្លេ” ឲ្យទៅជាទឹកស្អុយ ចាំបាច់ត្រូវប្រើសារធាតុគីមី សាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ(PAC) កំបោរ និងឧស្ម័នក្លរ ដែលសារធាតុនីមួយៗ មានតួនាទីផ្សេងៗគ្នាក្នុងការសម្អាតទឹក៖

- សាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC): មានតួនាទីធ្វើឲ្យភាគល្អិតតូចៗនៃកករចាប់ផ្តុំគ្នា ជាដុំកករធំ មានទម្ងន់ធ្ងន់ ដែលអាចរងចុះបាន។ ភាគល្អិតទាំងនេះ រួមមានដីឥដ្ឋ និងដីល្បាប់ សារធាតុគីមីសរីរាង្គ កាកសំណល់ពីដំណើរការប្រព្រឹត្តិកម្មផ្សេងទៀត និងសារធាតុ សរីរាង្គ តូចៗជាច្រើនទៀត។
- កំបោរ: សម្រាប់បង្កើន pH នៃទឹក មានន័យថាបន្ថយជាតិអាស៊ីតក្នុងទឹក។
- ក្លរ: មានតួនាទីសម្លាប់មេរោគ និងកម្ចាត់សារធាតុជីវសាស្ត្រ (ពពួកស្បែក) ចេញពីទឹក។

សង្វាក់ប្រព្រឹត្តិកម្មទឹកស្អុយ ប្រព្រឹត្តទៅតាមដំណាក់ៗ ដូចខាងក្រោម:

ដំបូងបង្អស់ ទឹកល្អកំដែលបូមចេញពីទន្លេដោយស្ថានីយបូមទឹកល្អកំ ត្រូវបានបញ្ជូនទៅកាន់អាងទទួលទឹក។ នៅក្នុងអាងទទួលទឹក ដែលជាចំណុចចាប់ផ្តើមនៃដំណើរការប្រព្រឹត្តិកម្ម សារធាតុគីមីមានសាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ(PAC) កំបោរ និងក្លរ ត្រូវបានបញ្ចូលទៅក្នុងទឹក រួចទើបទឹកហូរចូលទៅអាងកូរ។ ក្នុងអាងកូរ សារធាតុគីមីត្រូវបានកូរឲ្យសព្វជាមួយទឹកដោយម៉ាស៊ីនកូរ(កូរក្នុងល្បឿនលឿន) ឬដោយបម្រែបម្រួលល្បឿននៃលំហូរទឹកក្នុងអាង។ បន្ទាប់ពីកូរសព្វហើយ ទឹកហូរទៅអាងផ្គុំករ ដែលក្នុងអាងនេះ មានបំពាក់ដោយម៉ាស៊ីនកូរក្នុងល្បឿនយឺតៗ ក្នុង បំណងឲ្យកករជួបគ្នា និងចាប់គ្នាជាដុំកករធំ។

នៅក្នុងអាងរង ដុំកករធំៗ រងធ្លាក់ចុះទៅបាតអាង ហើយទឹកបន្តហូរចូលទៅក្នុងអាងច្រោះ ជាមួយនឹងកករតូចៗ ដែលពុំអាចរងចុះនៅក្នុងអាងរង ដោយកម្រិតល្អកំនៃទឹកដែលហូរចូលទៅក្នុងអាងច្រោះនៅ ត្រូវតែស្ថិតនៅក្នុងចន្លោះ ៤ ទៅ ៨ NTU។

អាងច្រោះមានតួនាទីជាតម្រង ដែលចម្រាញ់ ឬត្រងយកចេញនូវភាគល្អិតនៃកករ ដែលសេសសល់ពីអាងរង និងដកយកសំរាមដែលអណ្តែតចេញពីទឹក។

នៅទីនេះ ភាគល្អិតនៃពពួកស្បែក ក៏ត្រូវបានត្រងយកចេញផងដែរ។

ទឹកដែលចេញពីអាងច្រោះ ត្រូវមានកម្រិតល្អកំមិនលើសពី៥ NTU។ ទឹកដែលច្រោះរួច ត្រូវបានបញ្ចូលសារធាតុក្លរទៅក្នុងទឹកមួយលើកទៀត សម្រាប់កម្ចាត់មេរោគ និងសារធាតុស្បែកដែលនៅសេសសល់ និងបម្រុង សម្រាប់កំបាត់មេរោគអាចមាននៅតាមបំពង់ចែកចាយទឹក ជាពិសេសនៅតាមបរិក្ខារទឹកតាមផ្ទះ មានជាអាទិ៍ អាងទឹក និងរូបិណ្ឌជាដើម។ ការបញ្ចូលក្លរត្រូវបានត្រួតពិនិត្យ ដើម្បីធានាឲ្យមានបរិមាណក្លរសេរីសមល្មម តាមកម្រិតកំណត់នៅក្នុងទឹកស្អុយ។ ទឹកដែលចេញពីអាងច្រោះជាទឹកស្អុយ ត្រូវបានបញ្ជូនទៅស្តុកក្នុងអាងស្តុកទឹកស្អុយ សម្រាប់បូមបញ្ជូនទៅក្នុងប្រព័ន្ធចែកចាយ។



ដោយសារតម្រូវការទឹកស្អាតប្រចាំម៉ោងមិនស្មើគ្នា ហេតុនេះអាងស្តុកទឹកស្អាតក្នុងរោងចក្រមានតួនាទីសម្រប-សម្រួល រវាងបរិមាណទឹកប្រព្រឹត្តកម្ម និងបរិមាណទឹកផ្គត់ផ្គង់ ពោលគឺស្តុកទឹកនៅម៉ោងមានតម្រូវការតិច និងបញ្ចេញទឹក បង្រួបសម្រាប់ម៉ោងមានតម្រូវការទឹកខ្ពស់។ សមត្ថភាពស្តុកទឹកស្អាតរបស់រោងចក្រនីមួយៗមានដូចខាងក្រោម៖

- រោងចក្រភូមិព្រែក មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រជ្រោយចង្វារ មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រចំការមន មានអាងស្តុកទឹកស្អាត ១.៥០០ម៉ែត្រគូប
- រោងចក្រនិរោធ មានអាងស្តុកទឹកស្អាត ៤៦.០០០ម៉ែត្រគូប

◆ ស្ថានីយបូមទឹកស្អាត

មានតួនាទីបូមបញ្ជូនទឹកស្អាតទៅក្នុងប្រព័ន្ធចែកចាយទឹក។ ស្ថានីយនេះបំពាក់ទៅដោយម៉ូទ័របូមទឹក និងប្រព័ន្ធបញ្ជា ព្រមទាំងប្រព័ន្ធសម្របសម្រួលសម្ពាធទឹកស្វ័យប្រវត្តិ ដើម្បីធានាស្ថេរភាពក្នុងការផ្គត់ផ្គង់។

២.២- ដំណើរការនៃប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺ៖

- ◆ **បំពង់មេនាំទឹក**៖ ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម. ឡើងទៅ ដែលមានតួនាទីបញ្ជូនទឹកស្អាតពីស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ. មានបំពង់មេទំហំធំ បំផុត ១.៦០០ម.ម.។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់បំពង់ប្រភេទដែកស្វិត (Ductile Iron) ។
- ◆ **បំពង់ចែកចាយទឹក**៖ ជាបំពង់មានទំហំចាប់ពី ៥០ម.ម. ដល់២០០ម.ម. ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយដល់អតិថិជន។ រ.ទ.ស.ភ. កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយជាប្រភេទHDPE ព្រោះមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេសជប៉ុន ទើបជាបំពង់ដែកស្វិត។

២.៣- ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់

ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រ.ទ.ស.ភ. បានចាត់ទុកការងារកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្នាប់-រស់ របស់អង្គការ ព្រោះការកាត់បន្ថយទឹកបាត់បង់ឲ្យចុះទាប ជាហេតុនាំឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។

លទ្ធផលដែល រ.ទ.ស.ភ. សម្រេចបានជោគជ័យដ៏ធំធេងក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិតលេខ១ខ្ពង់ គឺដោយ រ.ទ.ស.ភ. បានបង្កើតនូវវិធានការចំនួន ៦ ក្នុងកម្មវិធីកាត់បន្ថយទឹកបាត់បង់ របស់ខ្លួនគឺ៖

- ◆ ការងារគ្រប់គ្រងអតិថិជន
- ◆ ការងារគ្រប់គ្រងនាឡិកាទឹក
- ◆ ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មី
- ◆ ការជួសជុលទឹកធ្លាយទាន់ពេលវេលា
- ◆ ការងារគ្រប់គ្រងទឹកជាតំបន់
- ◆ ការបង្ការ និងបង្ក្រាបបទល្មើស

ផ្នែកទី១: ព័ត៌មាន

ពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

៣- ស្ថានភាពទីផ្សារ

ទីផ្សាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺ “ផ្ទៃសេវា” ដែលគ្រប់គ្រងដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។

រាជធានីភ្នំពេញមានខណ្ឌចំនួន១៣ហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសប្លង់បែងចែកខណ្ឌទាំងនោះ ទៅជាតំបន់ និងអនុតំបន់ ដោយមានបញ្ជាក់ពីទីតាំងនាឡិកាទឹកអនុតំបន់ ដែលបានដំឡើងក្នុងអនុតំបន់នីមួយៗ។ ក្នុងក្រុងមាន ៤ខណ្ឌ និងជាយក្រុងមាន ៩ខណ្ឌ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់សេវា ១០០% នៅក្នុងក្រុង មាន ខណ្ឌដូនពេញ ៧មករា ចំការមន និងទួលគោក។ ផ្ទៃសេវាសម្រាប់ខណ្ឌទាំង៩ តាមតំបន់ជាយក្រុងនៅមានកម្រិត ជាក់ស្តែងក្នុងខណ្ឌដង្កោ មានជ័យ និងឫស្សីកែវ មានផ្ទៃសេវាប្រមាណត្រឹមតែ ៦៥% និងក្រុងតាខ្មៅមានផ្ទៃសេវា ប្រមាណ៦០%ប៉ុណ្ណោះ។


ល.រ	ខណ្ឌ	ចំនួនបណ្តាញអតិថិជន
០១	ដូនពេញ	១៩.៣៤៧
០២	៧មករា	១៨.៦១៦
០៣	ចំការមន	២៩.៤៥៥
០៤	ទួលគោក	២៩.៣០៦
០៥	ឫស្សីកែវ	៣១.៦៩៩
០៦	មានជ័យ	៣៣.៤៣០
០៧	ដង្កោ	៣២.០៩០
០៨	ពោធិ៍សែនជ័យ	៤០.៥១៦
០៩	សែនសុខ	៤៥.៨០០
១០	ជ្រោយចង្វារ	៦.៣៧៥
១១	ច្បារអំពៅ	២០.៥០៥
១២	ព្រែកព្នៅ	២.៤៤៩
១៣	តាខ្មៅ	២៣.៧០០
សរុបរួម		៣៣៣.២៨៨

៤- ស្ថានភាពប្រកួតប្រជែង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាអ្នកផ្គត់ផ្គង់ទឹកតែមួយគត់ (ម៉ូណូប៉ូលី) នៅក្នុងរាជធានីភ្នំពេញ និងមិនធ្វើការ ប្រកួតប្រជែងលើថ្លៃនៅលើទីផ្សារទេ ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។



ផ្ទៃសេវារបស់ រ.ទ.ស.ភ. សម្រាប់ឆ្នាំ២០១៧





ផ្នែកទី២: ព័ត៌មានអំពី លទ្ធផលប្រតិបត្តិការធុរកិច្ច

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

១.១- លទ្ធផលការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ដំណើរការនៃប្រព័ន្ធប្រតិបត្តិកម្មទឹកស្អាត

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៥៣០.០០០ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើមប្រមាណ ៥៦០.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រតិបត្តិកម្មទឹកស្អាតចំនួន៤គឺ៖

- រោងចក្រភូមិព្រៃក្រវាត់: មានសមត្ថភាពប្រតិបត្តិកម្មទឹកស្អាតចំនួន ១៥០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រជ្រោយចង្វារ: មានសមត្ថភាពប្រតិបត្តិកម្មទឹកស្អាតចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រចំការមនៈ: មានសមត្ថភាពប្រតិបត្តិកម្មទឹកស្អាតចំនួន ២០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រនិរោធ: មានសមត្ថភាពប្រតិបត្តិកម្មទឹកស្អាតចំនួន ២៦០.០០០ម៉ែត្រគូប/ថ្ងៃ

ប្រតិបត្តិកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវា ដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ ។

ការចាត់ចែងដំណើរការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់រោងចក្រនីមួយៗជាចម្បង ហេតុនេះទើបអត្រាដំណើរការរបស់រោងចក្រនីមួយៗ ធៀបនឹងសមត្ថភាពប្រតិបត្តិកម្មដូចគ្នាទាំងស្រុង។

ជារួម សង្វាក់ផលិតកម្មទឹករបស់រោងចក្រប្រតិបត្តិកម្មទឹកស្អាតទាំងអស់របស់ រ.ទ.ស.ភ. ចែកចេញជា ៣ដំណាក់កាល៖

- ១- ស្ថានីយបូមទឹកល្អក់ (ទឹកទន្លេ)
- ២- ស្ថានីយប្រតិបត្តិកម្មទឹក
- ៣- ស្ថានីយបូមទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺ៖

- បំពង់មេនាំទឹក: ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម. ឡើងទៅ ដែលមានតួនាទីបញ្ជូនទឹកស្អាត ពីស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ. មានបំពង់មេទំហំធំបំផុត ១.៦០០ម.ម.។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់បំពង់ប្រភេទដែកស្វិត (Ductile Iron) ។
- បំពង់ចែកចាយទឹក: ជាបំពង់មានទំហំចាប់ពី ៥០ម.ម. ដល់២០០ម.ម. ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹករួចចែកចាយដល់អតិថិជន។ រ.ទ.ស.ភ. កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយ ជាប្រភេទ HDPE ព្រោះមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេសជប៉ុនទើបជាបំពង់ដែកស្វិត ។

ការបាត់បង់ទឹក

ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រ.ទ.ស.ភ. បានចាត់ទុកការកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្នូលរបស់អង្គការ ដោយហេតុថាការកាត់បន្ថយទឹកបាត់បង់អោយចុះទាប ជាហេតុនាំឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។

ក- លទ្ធផលការងារប្រព្រឹត្តកម្ម

ក.១- ប្រព្រឹត្តកម្ម

ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ កន្លងទៅនេះ រ.ទ.ស.ក. បានបន្តធានាផ្គត់ផ្គង់ទឹកស្អាតស្របទៅតាមតម្រូវការប្រើប្រាស់ របស់អតិថិជនដោយធានាទាំងបរិមាណ និងគុណភាពទឹកស្អាតគ្មានមេរោគ ព្រមទាំងអាចដឹកបានពីបណ្តាញដោយផ្ទាល់។ រោងចក្រជ្រោយចង្វារផលិតទាបជាងផែនការប្រមាណជា ៦% ចំនុចនេះបណ្តាលមកពីជួសជុលម៉ូទ័របូមទឹកល្អក់លេខ៣ លេខ៤ និងលេខ៥និងម៉ូទ័របូមទឹកល្អក់៤ និងលេខ៨ ខូចកាត(IGBT) និងត្រង់ស្តូរភ្លើងធ្លុះខូច។ កន្លងមកបូមទឹកស្អាតបាន ដំណើរការផលិតចំនួន ៧គ្រឿង ប៉ុន្តែចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បូមទឹកស្អាតអាចដំណើរការបានតែ៦គ្រឿងប៉ុណ្ណោះដែលមួយគ្រឿង ទៀតបូមទឹកស្អាត លេខ៨ ខូច Soft Starter និងបិទលាងអាងរង-កាត់ជញ្ជាំងខណ្ឌអាងកូរយើត។ ជាប់ចរន្តអគ្គិសនីកម្ពុជាមានចំនួន១៨ដង ស្មើនឹង៦ ម៉ោង២៥នាទី។ ដោយឡែករោងចក្រផលិតទឹកស្អាតចំការមនក្នុងផែនការឆ្នាំ២០១៧ យើងមិនបានលើកផែនការផលិតឡើយ ព្រោះក្នុងការចងក្រងរៀបចំធ្វើផែនការឆ្នាំរោងចក្រចំការមន គ្រោងនឹងផ្អាកដំណើរការផលិតចាប់ពីខែមិថុនា ឆ្នាំ២០១៦តទៅ ដោយត្រូវសាងសង់រោងចក្រថ្មីជំនួសតែជាក់ស្តែងរោងចក្រចំការមនមិនទាន់ត្រូវបានដំណើរការសាងសង់នៅឡើយ និងកំពុងដំណើរផលិតទឹកតាមរោងចក្រចាស់ដដែល។ ចំណែករោងចក្រនិរោធ បានផលិតទឹកទាបជាងផែនការ ១១% កត្តានេះបណ្តាលមកពីតាមផែនការដែលបានគ្រោង គឺរោងចក្រផលិតទឹកស្អាតនិរោធ ជំហាន២ គ្រោងនឹងផលិតទឹក ពេញសមត្ថភាពចាប់តាំងពីដើមឆ្នាំ២០១៧ រីឯការងារដាក់បំពង់មេនាំទឹកគ្រោងថានឹងអនុវត្តចប់សព្វគ្រប់ហើយអាចដាក់ឱ្យដំណើរការបាននៅដើមឆ្នាំ២០១៧ផងដែរ។ តែជាក់ស្តែងរោងចក្រនិរោធន៍ជំហាន២ បាននិងកំពុងស្ថិតក្នុងដំណាក់កាលនៃការសាកល្បង (Test & Commissioning) រីឯការដាក់ភ្ជាប់បំពង់មេនាំទឹកក៏ទើបតែបញ្ចប់នៅចុងខែកុម្ភៈនេះ និងភ្ជាប់បំពង់មេនាំទឹកនៅរង្វង់មូលចោមចៅ ពីផ្លូវអង្រែស្រែង កាត់មកផ្លូវជាតិលេខ៤ នៅក្នុងខែសីហា ឆ្នាំ២០១៧ និងផ្លូវ៥៥កាឆ្លងកាត់ផ្លូវសហព័ន្ធស្ទឹងមកផ្សារដីហុយទើបនឹងភ្ជាប់នៅខែកញ្ញា ឆ្នាំ២០១៧ ហេតុដូច្នេះហើយការផលិត និងផ្គត់ផ្គង់ទឹកចេញពីរោងចក្រនិរោធ គឺពុំទាន់ពេញសមត្ថភាព និងទាបជាងផែនការនៅឡើយ។ រោងចក្រផលិតទឹកស្អាតនិរោធ បានជាប់ចរន្តអគ្គិសនីចំនួន ៤៧ដង ស្មើនឹង ១៦ម៉ោង០០នាទី។

ជារួមលទ្ធផលជាក់ស្តែង ការងារផលិតកម្មនៅក្នុងឆ្នាំ២០១៧ ដូចមានក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រ ភូមិព្រែក	៥៥.០៨៤.០០០	៥៦.០៨១.៧៥៤	១០២
រោងចក្រ ជ្រោយចង្វារ	៥៥.០៥៤.០០០	៥១.៩០៥.១៤៧	៩៤
រោងចក្រ ចំការមន	-	១.៩៩៣.៥៩០	-
រោងចក្រ និរោធ	៩៤.៤៣៨.២៨០	៨៤.០៥៧.៣៤២	៨៩
សរុប	២០៤.៥៧៦.២៨០	១៩៤.០៣៧.៨៣៣	៩៥



កម្ពស់ទឹកទន្លេទាំង៣ តាមរដូវកាល

ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម(ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្ម របស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ បូមយកទឹកពីទន្លេមេគង្គរលី និងរោងចក្រចំការមន បូមយកទឹកពីទន្លេបាសាក់ រោងចក្រនិរោធ បូមយកទឹកពីទន្លេមេគង្គក្រោម។ រ.ទ.ស.ភ. មានសំណង់ស្ថានីយបូម ទឹកល្អក់របស់រោងចក្រភូមិព្រែក និងជ្រោយចង្វារ និងនិរោធ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតនៅក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទស្ថានីយបណ្តែត។ ជាទូទៅកម្ពស់ទឹកទន្លេទាំង៤ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗ ក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។ រ.ទ.ស.ភ. មិនអាចផ្តល់ការធានាណាមួយថា កម្ពស់ទឹកទាំងនេះមិនមានបម្រែបម្រួលខ្លាំង នាពេលអនាគតខាងមុខនេះទេ។

ជាទូទៅ កម្ពស់ទឹកទន្លេទាំង៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។ ខាងក្រោមនេះជាតារាងសង្ខេប នៃកម្ពស់ទឹកពីអតីតកាល ទន្លេទាំង៣ (ឯកតាគិតជាម៉ែត្រ)៖



ក- លទ្ធផលការងារប្រព្រឹត្តកម្ម (ត)

ក.១- ប្រព្រឹត្តកម្ម (ត)

បរិមាណនៃការប្រើប្រាស់ PAC សរុបទាបជាងផែនការប្រមាណជា ១,៣២ ក្រាម/ម^៣ ចំណុចនេះគឺបណ្តាលមកពី ៖

- បាតុភូតធម្មជាតិ គួបផ្សំនឹងឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា កំពស់ទឹកទន្លេមកដល់មានការកើនឡើងខ្ពស់ និងទឹកហូរលឿន ដែលធ្វើឲ្យ ភាពល្អកកកក សម្រាមនៅក្នុងទឹកទន្លេសាប ទឹកទន្លេបាសាក់ និងទឹកទន្លេ មេគង្គក្រោមកើនឡើងខ្ពស់ដែលជាហេតុធ្វើឲ្យ តម្រូវការប្រើប្រាស់វត្ថុធាតុដើមមានការកើនឡើង។
- រោងចក្រចំការមនការប្រើប្រាស់PACកើនឡើងខ្ពស់លើសពីកត្តានេះបណ្តាលមកពី៖ ក្នុងការរៀបចំចងក្រងឯកសារ ឆ្នាំ២០១៦ យើងសន្មតរោងចក្រចំការមននឹងត្រូវផ្អាកដំណើរការផលិតទឹកក្នុងខែកក្កដាឆ្នាំ ២០១៦ ដើម្បីធ្វើការកែសម្រួល ជួសជុលសាងសង់រោងចក្រតែជាក់ស្តែងដោយមានតម្រូវការប្រើប្រាស់ទឹកយ៉ាងគំហុកនោះ ទើបរោងចក្រត្រូវបន្តដំណើរការ ដើម្បីផ្គត់ផ្គង់ឆ្នើយតបនឹងតម្រូវការអតិថិជន។
- រោងចក្រផលិតទឹកស្អាតនិរោធ ចាប់ផ្តើមដំណើរការជំហាន២ ដែលជាហេតុធ្វើឲ្យមានការប្រើប្រាស់កំបោរ សម្រាប់តេស្ត (test commissioning) ។

បរិមាណនៃការប្រើប្រាស់ក្លរីនទាបជាងផែនការ ០,៣៣ ក្រាម/ម^៣ ដោយសារ៖

- ការផលិតទឹករបស់រោងចក្រជ្រោយចង្វារ និងរោងចក្រនិរោធនមានការថយចុះធ្វើឲ្យការប្រើប្រាស់ក្លរីនមានការថយចុះផងដែរ រីឯរោងចក្រផលិតទឹកស្អាតចំការមនការប្រើប្រាស់ក្លរីន លើសផែនការបណ្តាលមកក្នុងការរៀបចំចងក្រងឯកសារ ឆ្នាំ២០១៦ យើងសន្មតរោងចក្រចំការមននឹងត្រូវផ្អាកដំណើរការផលិតទឹក ក្នុងខែកក្កដា ឆ្នាំ២០១៦ ដើម្បីធ្វើការកែសម្រួលជួសជុលសាងសង់រោងចក្រតែជាក់ស្តែង ដោយមានតម្រូវការប្រើប្រាស់ទឹកយ៉ាងគំហុកនោះ ទើបរោងចក្រត្រូវបន្តដំណើរការដើម្បីផ្គត់ផ្គង់ត្រឹមខែកញ្ញា ឆ្នាំ២០១៧ នេះដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន។ រោងចក្រកូមិព្រែកបានប្រើប្រាស់អំបិលសម្រាប់ផលិតក្លរីនទឹកជំនួសលើការប្រើប្រាស់ក្លរីនខ្ពស់នៃដុំថ្មនេះហើយទើបការប្រើប្រាស់ក្លរីនខ្ពស់មានការថយចុះ។

ការប្រើប្រាស់អំបិល ៖

- ដោយការប្រើប្រាស់វត្ថុធាតុដើមអំបិលមាននៅរោងចក្រកូមិព្រែក ព្រោះកន្លងមករោងចក្រកូមិព្រែកបានប្រើប្រាស់ក្លរីនខ្ពស់ប៉ុន្តែឡើយនេះយើងបានយកវត្ថុធាតុដើមអំបិលមកផលិតជាក្លរីន ហើយក្លរីននេះត្រូវបានប្រើជំនួសដោយក្លរីនខ្ពស់ ហើយបរិមាណនៃការប្រើប្រាស់អំបិលទាបជាងផែនការដោយគុណភាពអំបិលមានលក្ខណៈល្អប្រសើរជាងមុន និងថាមពលអគ្គិសនីបានឆ្លើយតបតាមតម្រូវការរបស់ម៉ាស៊ីនផលិតក្លរីនដែលជាហេតុធ្វើឲ្យការប្រើប្រាស់បរិមាណអំបិលមានការថយចុះ។ ដោយឡែកក៏មានការប្រើប្រាស់កំបោរផងដែរសម្រាប់ដំណើរការសាកល្បងនិរោធដំហាន២។


ការប្រើប្រាស់ថាមពលអគ្គិសនីជាមធ្យមលើសផែនការ កត្តានេះបណ្តាលមកពី៖

- បណ្តាញចែកចាយទឹកមានបរិមាណកាន់តែច្រើន និងឆ្ងាយទៅៗដែលតម្រូវឲ្យរោងចក្របំពេញទឹកឲ្យ។
- សម្ពាធទឹកនៅតាមបណ្តារោងចក្រទាំង ៤ ត្រូវបានបង្កើនដើម្បីរុញទឹកឲ្យបានដល់តំបន់ជ្រាលជ្រាប។
- កត្តាដាច់ចរន្តអគ្គិសនីញឹកញាប់ ធ្វើឲ្យចំណាយថាមពលច្រើន នៅពេលដំណើរការម៉ាស៊ីនបូមទឹកឡើងវិញ។

បរិយាយ	រោងចក្រ កូមិព្រែក		រោងចក្រ ជ្រោយចង្វារ		រោងចក្រ ចំការមន		រោងចក្រ និរោធ		សរុប	
	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង
PAC	៧,៧៧ក្រ/ម ^៣	៩,១០ក្រ/ម ^៣	៤,៦៨ក្រ/ម ^៣	៥,៤៥ក្រ/ម ^៣	-	១២,៥២ក្រ/ម ^៣	៧,០៧ ក្រ/ម ^៣	៨,៦០ក្រ/ម ^៣	៦,៦២ក្រ/ម ^៣	៧,៩៤ក្រ/ម ^៣
កំបោរ	-	-	-	-	-	-	-	០,០១ក្រ/ម ^៣	-	០,០១ក្រ/ម ^៣
ក្លរីន	០,៨២ក្រ/ម ^៣	០,១៥ក្រ/ម ^៣	២,១២ក្រ/ម ^៣	២,២២ក្រ/ម ^៣	-	២,៦៥ក្រ/ម ^៣	២,៥៧ក្រ/ម ^៣	២,៣៣ក្រ/ម ^៣	១,៩៨ក្រ/ម ^៣	១,៦៨ក្រ/ម ^៣
អំបិល	២,២៤ក្រ/ម ^៣	១,៤២ក្រ/ម ^៣	-	-	-	-	-	-	២,២៤ក្រ/ម ^៣	១,៤២ក្រ/ម ^៣
អគ្គិសនី	២៦២៧៧ក្រ/ម ^៣	២៧៧៧៧ក្រ/ម ^៣	២៦៧៧៧ក្រ/ម ^៣	២៧៤៧៧ក្រ/ម ^៣	-	២៩៧៧៧ក្រ/ម ^៣	២៥៤៧៧ក្រ/ម ^៣	២៧៨៧៧ក្រ/ម ^៣	២៦០៧៧ក្រ/ម ^៣	២៧៧៧៧ក្រ/ម ^៣



ក្រាហ្វិកបង្ហាញពីការប្រើប្រាស់វត្ថុធាតុដើម តាមបណ្តាញរោងចក្រនីមួយៗ



មុខវិភាគ	ឯកតា	WHO	រោងចក្រភូមិព្រែក	រោងចក្រចំការមន	រោងចក្រជ្រោយចង្វារ	រោងចក្រនិរោធ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៦១	១,៣៨	០,៩៦	០,៣៧	០,៩២
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៣៩	៧,៤៤	៧,២៥	៧,៣០	៧,៣៣
ក្លរេសេរី	mg/l	០,១ - ១	១,០៥	០,៨៣	០,៨៥	០,៦៧	០,២១
ក្លរេសរុប	mg/l	< ២	១,២០	០,៩៥	០,៩៩	០,៧៨	០,៣៣
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបួនចំនួន ៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍ យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់ បានជាប់លាប់ និងទៀងទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងផឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក។

ក- លទ្ធផលការងារប្រព្រឹត្តកម្ម (ត)

ក.២.១- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ភូមិព្រែក)

- ☐ បូមស្តារភក់ក្នុងស្ថានីយបូមទឹកល្អក់ និងជួសជុលលាបថ្នាំប្រព័ន្ធបូមលាងអាងច្រោះ
- ☐ ជំរឿងបង្គោល និងពោងសុវត្ថិភាពការពារបរិវេណស្ថានីយបូមទឹកល្អក់
- ☐ បូមស្តារដឹកកំប្រាំងទន្លេផ្នែកខាងត្បូង ខាងជើង និងតាមបណ្តោយមាត់ទន្លេ ខាងលិចអណ្តូងស្ថានីយបូមទឹកល្អក់
- ☐ ជួសជុលលាបថ្នាំទ្វារបន្ទប់ PAC និងក្លរ ធ្វើជើងសម្រាប់ផ្ទុកសម្ភារក្នុងឃ្នាំងរោងចក្រ
- ☐ ជួសជុលរនាំងទ្វារទឹកនៅស្ថានីយបូមទឹកល្អក់ និងជួសជុលដាលអាងច្រោះចាស់លេខ ៣
- ☐ ជួសជុលលាបថ្នាំ ទ និងជញ្ជាំងក្នុងអាងច្រោះថ្មី នៅទល់មុខអាងច្រោះថ្មីចំនួន ១៥០ម^២
- ☐ ជួសជុលម៉ូទ័របូមទឹកស្អាត១៨០Kw លេខ៧ ចំនួន១គ្រឿង និងជួសជុលម៉ូទ័រកូរយ៉ែតចាស់លេខ៤
- ☐ ជួសជុល និងកែសម្រួលប្រព័ន្ធបំភ្លើនៅបន្ទប់ទូរបញ្ជាលាងអាងច្រោះចាស់
- ☐ ជួសជុលម៉ូទ័របូមទឹកស្អាត 320kw លេខ១ និងលេខ២ និងជួសជុលម៉ូទ័របូមទឹកស្អាត 180kw លេខ២ ចំនួន១គ្រឿង
- ☐ បន្ថែមខ្យាច់ចំនួន ៤១ម^៣ ចូលអាងច្រោះចំនួន២០អាង
- ☐ រៀបចំធ្វើបង្កាន់ដៃ និងជួសជុលកែសម្រួលទ្វារក្នុងបន្ទប់ទូរបញ្ជា
- ☐ ជួសជុលទុយោផ្លិចស៊ីប សម្រាប់បាញ់លាងកកអាងរង
- ☐ ជួសជុលប្រព័ន្ធ Vacuum+Sealed Water ចំនួន ១ប្រព័ន្ធ
- ☐ ផ្លាស់ប្តូរ Gland Packing 19x19mm Treated Water Pump
- ☐ ផ្លាស់ប្តូរ Gland Packing 16x16mm Treated Water Pump
- ☐ ជួសជុលម៉ូទ័រកូរលឿនចាស់លេខ ២ ជួសជុលម៉ូទ័រកូរយឺតចាស់លេខ២ និងជួសជុលប្រព័ន្ធលើកដាក់ផុងក្លរ
- ☐ ជួសជុលម៉ូទ័រកូរ PAC ចំនួន១គ្រឿង និងជួសជុលប្រព័ន្ធបង្ហូរឧស្ម័នក្លរ
- ☐ ជួសជុលដាលអាងច្រោះចាស់ ២អាង(អាងច្រោះចាស់លេខ៤ និងអាង ច្រោះថ្មីលេខ១៧
- ☐ ជួសជុលលាបថ្នាំប្រព័ន្ធបំពង់ វ៉ាន និងក្លាបប៉េ របស់ម៉ូទ័របូមទឹកស្អាតធំ
- ☐ ជួសជុលប្តូរការ៉ូផ្លែរដើរមុខបន្ទប់ Air Compressoressure ចំនួន ៦០ម^២
- ☐ ជួសជុលលាបថ្នាំជញ្ជាំងក្នុងអាងច្រោះថ្មី និងទល់មុខអាងច្រោះថ្មីចំនួន ១៥០ម^២ លេខ១៧ និងលេខ១៨
- ☐ ជួសជុល និងជំរឿង Valve Control DN350 ថ្មី សម្រាប់បូមទឹកស្អាតតូចលេខ៤
- ☐ ជួសជុល និងជំរឿង Valve Control DN500 ថ្មី សម្រាប់បូមទឹកស្អាតតូចលេខ២
- ☐ ផ្លាស់ប្តូរ Ball Valve u.PVC DN25 និងប្រព័ន្ធទុយោក្លរ
- ☐ ផ្លាស់ប្តូរ Ball Valve u.PVC DN80(Flange) និងប្រព័ន្ធទុយោបង្ហូរល្បាយPAC
- ☐ ជួសជុលម៉ូទ័រកូរយឺតថ្មីលេខ ១៦ ចំនួន ១គ្រឿង
- ☐ ជួសជុលលាបថ្នាំជញ្ជាំងក្នុងអាងច្រោះថ្មី និងទល់មុខអាងច្រោះថ្មីចំនួន ១៥០ម^២ លេខ ១៩ និងលេខ ២០
- ☐ ជួសជុលម៉ូទ័រកូរយឺតថ្មីលេខ១៥ ចំនួន១គ្រឿង
- ☐ ជួសជុលប្រព័ន្ធបូមទឹកល្អក់លេខ១ និងលេខ៥ នៅស្ថានីយបូមទឹកល្អក់
- ☐ ជួសជុលប្រព័ន្ធ Vacuum និង Sealed Water ចំនួន ១ប្រព័ន្ធ
- ☐ ជួសជុលប្រព័ន្ធម៉ូទ័របូមទឹកល្អក់185kw លេខ១ និងលេខ៥ នៅស្ថានីយ បូមទឹកល្អក់
- ☐ ជួសជុលលាបថ្នាំស្លាបកូរម៉ូទ័រកូរយឺតចាស់៤គ្រឿងលេខ៤ លេខ៥ លេខ៦និងលេខ១១
- ☐ ជួសជុលប្រព័ន្ធទុយោខ្យល់លាងអាងច្រោះចាស់ និងថ្មី
- ☐ ជួសជុលជណ្តើរក្នុងអណ្តូងស្ថានីយបូមទឹកល្អក់ដែលត្រូវច្រេះស៊ីពុកផុយ
- ☐ ជួសជុលកែសម្រួលគម្របរឺហ្គេចិញ្ចឹមអគារបូមទឹកស្អាតខាងមុខ និងរោងជាង



ក.២.២- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ជ្រោយចង្វារ)

- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ៥ និងជួសជុលលាបថ្នាំគម្របអាងស្តុកទឹកចាស់
- ☐ ជួសជុលផ្លាស់ប្តូរការីឡាមួយចំនួនដែលខូចបាក់ ក្នុងបរិវេណរោងចក្រ
- ☐ ជួសជុលប្រព័ន្ធបណ្តាញលេខ១ ជួសជុលប្រព័ន្ធក្តរ និងជួសជុលម៉ូទ័របូមទឹកល្អក់លេខ៤
- ☐ ផ្លាស់ប្តូរ Rubber Bearing សម្រាប់បូមទឹកល្អក់ចំនួន ២គ្រឿង
- ☐ ជួសជុលទ្វារទឹកអាងព្រោះចំនួន៣ និងជួសជុលប្រព័ន្ធសុញកាសលេខ១ របស់បូមទឹកស្អាត
- ☐ ជួសជុលទ្វារទឹកអាងព្រោះចំនួន២ និងជួសជុលប្រព័ន្ធម៉ូទ័របូមទឹកស្អាត
- ☐ ជួសជុលបូមទឹកល្អក់លេខ៣ និងជួសជុលប្រព័ន្ធក្តរប៉េបូមទឹកស្អាតលេខ៧
- ☐ ជួសជុលផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធរត្នុធាតុដើម
- ☐ ជួសជុលម៉ូទ័របូមភក់ និងទ្វារទឹកចូលស្ថានីយបូមទឹកល្អក់
- ☐ បន្ថែមទឹកស្វិត (NaHO) លើប្រព័ន្ធបណ្តាញ និងកែសម្រួលជញ្ជាំងខណ្ឌអាងកូរយីតចំនួន ៨អាង
- ☐ បន្ថែមខ្យល់ចំនួន ២២ម៣ ចូលអាងព្រោះចំនួន ១២អាង
- ☐ ជួសជុលក្តរប៉េបូមទឹកល្អក់លេខ៤ និងលេខ៦ ចំនួន ២គ្រឿង
- ☐ ជួសជុលប្រព័ន្ធកៀរកក់អាងរងចាស់លេខ១ និងជួសជុលប្រព័ន្ធលាយល្បាយ PAC លេខ១ និងលេខ២
- ☐ ជួសជុលប្រព័ន្ធកូរយីតអាងរងចាស់ ចំនួន ១ប្រព័ន្ធ
- ☐ ជួសជុលលាបថ្នាំខាងកើតបន្ទប់ក្តរ និងខាងជើងបន្ទប់ ២២Kv
- ☐ ជួសជុលប្រព័ន្ធសុញកាសលេខ២ របស់បូមទឹកស្អាត
- ☐ ផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីនខ្យល់ និងកុំប្រេះសរលេខ១
- ☐ ជួសជុលប្រព័ន្ធកៀរកក់អាងរងថ្មីលេខ២ ចំនួន១ប្រព័ន្ធ
- ☐ ជួសជុលទ្វារទឹកអាងព្រោះចំនួន២គ្រឿង និងជួសជុលទ្វារទឹកអាងរងថ្មីលេខ១
- ☐ កែសម្រួលកម្ពស់ជញ្ជាំងខណ្ឌអាងកូរយីតលេខ១ និងលេខ៣ អាងរងចាស់ទី១
- ☐ ផ្លាស់ប្តូរ Gland Packing សម្រាប់បូមទឹកល្អក់ ចំនួន ៤គ្រឿង
- ☐ ជួសជុលលាបថ្នាំកំរាលបន្ទប់លាយល្បាយជាតិគីមី
- ☐ ជួសជុលប្រព័ន្ធក្តរលេខ២ និងបណ្តាញចែកចាយសូលុយស្យុង
- ☐ ជួសជុល និងលាបថ្នាំគម្របអាងស្តុកទឹកថ្មី និងជួសជុលប្រព័ន្ធលាយល្បាយ PAC លេខ ៣ និងលេខ៤
- ☐ ជួសជុលអគារទ្រង់ទ្រាយតូច ផ្នែកផ្ទៃពិដាន សោទ្វារ កញ្ចក់ និងបង្អួច
- ☐ ជួសជុល និងផ្លាស់ប្តូរឧបករណ៍មួយចំនួនលើប្រព័ន្ធការពារសំពាធគំហុក
- ☐ ជួសជុលការីឡា និងបង្គោលសសរប្រាំងទន្លេ
- ☐ ជួសជុល និងលាបថ្នាំទំរាមសំបុកឃុំអាងរងថ្មី នៅផ្នែកខាងក្រោមសំបុកឃុំ ក្នុងទឹក និងជួសជុលម៉ូទ័របូមទឹកល្អក់លេខ ២
- ☐ ជួសជុលការីឡា និងលាបថ្នាំបង្គោលសសរប្រាំងទន្លេ
- ☐ ជួសជុល និងលាបថ្នាំទំរាមសំបុកឃុំអាងរងថ្មីផ្នែកខាងក្រោមសំបុកឃុំក្នុងទឹក
- ☐ ជួសជុលប្រព័ន្ធម៉ូទ័របូមទឹកស្អាតលេខ២ និងជួសជុលក្តរប៉េបូមទឹកស្អាតលេខ៥
- ☐ ជួសជុលម៉ាស៊ីន Air Blower និង Air Compressor លេខ ២
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ១
- ☐ ជួសជុលម៉ូទ័របូមភក់ និងទ្វារទឹកស្ថានីយបូមទឹកល្អក់ថ្មី
- ☐ ជួសជុលផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធរត្នុធាតុដើម

ក.២.៣- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ចំការមន)

- ☐ ជួសជុលម៉ាស៊ីនបូមទឹកលាងអាងច្រោះ
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់ចំនួន ១គ្រឿង
- ☐ និងជួសជុលម៉ូទ័រកូរយ៉ែតចំនួន ១គ្រឿង

ក.២.៣- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ និរោធ)

- ☐ ជួសជុលម៉ាស៊ីនកូរយ៉ែតលេខ៣ ជួសជុលប្រព័ន្ធលាងអាងរង ជួសជុលប្រព័ន្ធទុយោបូម PAC
- ☐ ជួសជុលទ្វារទឹកអាងរងលេខ៦
- ☐ ជួសជុលលាបថ្នាំ ជួសជុលប្រព័ន្ធកូរ ជួសជុលប្រព័ន្ធគ្រប់ប៉ែបូមទឹកស្អាត និងដំឡើងសោតម្របអាងស្តុក
- ☐ ជួសជុលប្រព័ន្ធអាងច្រោះ លេខ១១ និងលេខ១២
- ☐ ជួសជុលការផ្លូវអគារចូលរោងជាង និងបូមស្តារភក់ក្នុងស្ថានីយបូមទឹកល្អក់
- ☐ ជួសជុលពិធាននៅអគារអាងច្រោះ និងអគារបូមទឹកស្អាត និងជួសជុលការឡាក្នុងបរិវេណរោងចក្រ និងស្ថានីយបូមទឹកទន្លេ
- ☐ ជួសជុលប្រព័ន្ធបញ្ជាញកក់ និងកែសម្រួលជើង Support Cable Trench ដែលចាប់ភ្ជាប់នឹងអាងស្តុក
- ☐ ជួសជុលពោងការពារបំពង់នាំទឹក ចូលអណ្តូងបូមទឹកនៅស្ថានីយបូមទឹកក្តីតាកុយ
- ☐ ជួសជុលសំអាតលាបថ្នាំខ្សែផ្លូវចូលក្នុងបរិវេណរោងចក្រ
- ☐ ជួសជុលប្រព័ន្ធម៉ូទ័របូមទឹកល្អក់ នៅស្ថានីយបូមទឹកក្តីតាកុយ
- ☐ ជួសជុលប្រព័ន្ធបន្សាបកូរ ជួសជុលលាបថ្នាំចំរើងទ្វារក្រោយ នៅស្ថានីយបូមទឹកទន្លេ
- ☐ បន្ថែមខ្យាច់ចំនួន ៣៨ម^៣ ចូលអាងច្រោះចំនួន១២អាង
- ☐ ជួសជុលលាបថ្នាំចំរើងទ្វារក្រោយ នៅស្ថានីយបូមទឹកក្តីតាកុយ
- ☐ ជួសជុល និងផ្លាស់ប្តូរទុយោរបស់ម៉ាស៊ីនកំណត់បរិមាណកូរ
- ☐ ជួសជុលការឡាក្នុងរោងចក្រនិរោធ និងស្ថានីយបូមទឹកទន្លេ
- ☐ ជួសជុលប្រព័ន្ធកូរ PAC របស់ម៉ូទ័រលេខ៣
- ☐ ជួសជុលម៉ូទ័របូមទឹកសំណល់នៅក្នុងស្ថានីយបូមទឹកស្អាតចំនួន ១គ្រឿង
- ☐ ជួសជុលម៉ាស៊ីនកូរយ៉ែតលេខ៦ ផ្លាស់ប្តូរសម្ភារ Bursting Disk សម្រាប់ប្រព័ន្ធកូរ
- ☐ កែសម្រួលទ្វារឃ្នាំងស្តុកវត្ថុធាតុដើមគីមី
- ☐ ផ្លាស់ប្តូរឧបករណ៍ Auto Change Over & LiguFilt លើប្រព័ន្ធកូរ
- ☐ ជួសជុលប្រព័ន្ធអាងច្រោះលេខ៤ និងលេខ១០
- ☐ ជួសជុលកែសម្រួលប្រព័ន្ធបំភ្លើរោងចក្រ និងស្ថានីយបូមទឹកទន្លេ
- ☐ ជួសជុលប្រព័ន្ធកូរ ចំនួន ១ប្រព័ន្ធ
- ☐ ជួសជុលប្រព័ន្ធម៉ាស៊ីន Compressure នៅស្ថានីយបូមទឹកទន្លេក្តីតាកុយ និងជួសជុលប្រព័ន្ធកូរលឿនលេខ២
- ☐ ជួសជុលជើងទេបេតុងច្រាំងទន្លេ
- ☐ កែសម្រួលប្រព័ន្ធលូទឹកនៅស្ថានីយបូមទឹកក្តីតាកុយ



ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី)

- ☐ ផ្លាស់ប្តូរឌីស្ករទ័រ និងអំពូលសម្រាប់ប្រព័ន្ធបំភ្លើងក្នុងបន្ទប់ហ្វីលរោងចក្រភូមិព្រែក។
- ☐ ផ្លាស់ប្តូរនាឡិកាភ្លើង (WattHourMeter) ប្តូរនៅអគាររដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។
- ☐ ផ្លាស់ប្តូរពិញ្ចុំថ្មី និងសម្ភារមេកានិចមួយចំនួន លើបូមទឹកស្អាតលេខ៧ រោងចក្រភូមិព្រែក។
- ☐ ផ្លាស់ប្តូរ Soft Starter លើបូមទឹកស្អាតលេខ ៨ និងផ្លាស់ប្តូរ Transformer កម្លាំង 2500kva, 22kV/0.4kV រោងចក្រជ្រោយចង្វារ។
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់ដែលមានកម្លាំង 55KW, 380V, 50Hz
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់រោងចក្រចំការមន
- ☐ ជួសជុលត្រង់ស្តូរដែលឆេះ និងដាក់ឲ្យដំណើរការនៅរោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរឌីស្ករទ័រ និងអំពូលលើប្រព័ន្ធបំភ្លើងក្នុងបន្ទប់ហ្វីល រោងចក្រភូមិព្រែក
- ☐ កែសម្រួលប្រព័ន្ធ Control របស់ Capacitor 3KV និងផ្លាស់ប្តូរVSD លើប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកល្អក់លេខ៨ នៅរោងចក្រជ្រោយចង្វារ
- ☐ កែសម្រួលប្រព័ន្ធ Solenoid Valve របស់ប្រព័ន្ធបញ្ជាញកក់នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលប្រព័ន្ធ Motor Valve និងកែសម្រួល Support ខ្សែចូលទូ Incoming Supply រោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរ Thermistor Relay លើទូ VFD ម៉ូទ័របូមទឹកស្អាតលេខ៥០០៤
- ☐ ដំឡើងការមេរ៉ាសុវត្ថិភាពនៅរោងចក្រនិរោធ
- ☐ ជួសជុលប្រព័ន្ធបញ្ជាណាងអាងច្រោះ និងផ្លាស់ប្តូរសម្ភារមេកានិច ពិញ្ចុំថ្មីលើបូមទឹកស្អាតលេខ៧ រោងចក្រភូមិព្រែក
- ☐ ជួសជុលផ្លាស់ប្តូរ WATTHOUR METER និងកែសម្រួលប្រព័ន្ធបំភ្លើងនៅអគាររដ្ឋបាល
- ☐ ផ្លាស់ប្តូរសម្ភារអគ្គិសនីនៅទូបញ្ជាបូមទឹកល្អក់លេខ២
- ☐ ជួសជុល Level Meter អាងស្តុកទឹកលេខ៣ នៅរោងចក្រភូមិព្រែក
- ☐ ជួសជុលប្រព័ន្ធបំភ្លើងតាមផ្លូវ នៅក្នុងអង្គភាព រ.ទ.ស.ក.
- ☐ ផ្លាស់ប្តូរអំពូលភ្លើងបំភ្លើងក្នុងបន្ទប់បូមទឹកស្អាត និងផ្លាស់ប្តូរកង្កាបីតកំដៅក្នុង VFD ថ្មីចំនួន២គ្រឿង រោងចក្រជ្រោយចង្វារ
- ☐ ជួសជុល Level Meter អាងស្តុកទឹកលេខ៣ និងជួសជុលវ៉ាន (Auto) បិទ-បើកធុងក្លរ រោងចក្រភូមិព្រែក
- ☐ ជួសជុលផ្លាស់ប្តូរ WATTHOUR METER ប្តូរនៅរោងចាយ រោងជាង និងអគារការិយាល័យយន្តសាស្ត្រ និងអគ្គិសនី
- ☐ ជួសជុលកែសម្រួលសម្ភារអគ្គិសនីមួយចំនួននៅក្នុងបន្ទប់ដាក់ម៉ាស៊ីនផលិតក្លរទឹក និងធ្វើនាំងការពារសុវត្ថិភាពលើឧបករណ៍ផលិតក្លរមួយនៅក្រៅបន្ទប់ រោងចក្រភូមិព្រែក
- ☐ ដំឡើងត្រង់ស្តូរថ្មី 22kVA, 1250kV/3kV & 3kV/0.4
- ☐ ជួសជុលផ្លាស់ប្តូរសម្ភារអគ្គិសនីមួយចំនួន និងផ្លាស់ប្តូរ Sensor Gas Detector ថ្មីចំនួន២គ្រាប់ នៅរោងចក្រនិរោធ
- ☐ ផ្លាស់ប្តូរឧបករណ៍ Flow Phan T លើប្រព័ន្ធម៉ូទ័របូមទឹកល្អក់លេខ១០០១
- ☐ លាងសម្អាតផ្ទាំងកញ្ចក់ Solar ដែលដាក់ដំឡើង ជួសជុលប្រព័ន្ធលើកដាក់យោងធុងក្លរនៅរោងចក្រភូមិព្រែក
- ☐ ជួសជុលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ១ និងលេខ២ នៅរោងចក្រចំការមន
- ☐ ជួសជុលប្រព័ន្ធ VSD បញ្ជាម៉ូទ័របូមទឹកល្អក់លេខ៨
- ☐ កែសម្រួលប្រព័ន្ធ Solenoid Valve របស់ប្រព័ន្ធបញ្ជាញកក់
- ☐ ផ្លាស់ប្តូរសម្ភារអគ្គិសនីលើបូមទឹកល្អក់លេខ១ រោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរឧបករណ៍ Amplifier Controller និងផ្លាស់ប្តូរ Sensor Gas Detector ថ្មីចំនួន ១គ្រឿង នៅរោងចក្រនិរោធ
- ☐ ផ្លាស់ប្តូរកែសម្រួលលើម៉ាស៊ីន COD Reactor ដែលខូច Heater Controller និង Heater Sensor

ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី) "ត"

- ☐ ជួសជុលកែសម្រួលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ ៤ រោងចក្រជ្រោយចង្វារ
- ☐ ជួសជុលផ្លាស់ប្តូរ Adapter & Camera លេខ៦ លេខ៧និងលេខ១១ នៅស្ថានីយបូមទឹកល្អក់
- ☐ ផ្លាស់ប្តូរ Solenoid Valve លើប្រព័ន្ធបញ្ជាភក់ និង Float Level Switch លើប្រព័ន្ធបញ្ជាបូមទឹកស្អាតលេខ៤ រោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរឌីស្យុងទ័រ 3P 250A KA 63A លើប្រព័ន្ធបូមទឹកស្អាតលេខ៣ រោងចក្រចំការមន
- ☐ ផ្លាស់ប្តូរ Thermistor Relay ថ្មី ២គ្រាប់ លើទូ VFD លេខ៥ លេខ៦ បូមទឹកស្អាត រោងចក្រនិរោធន
- ☐ ផ្លាស់ប្តូរ Solenoid Valve លើប្រព័ន្ធបញ្ជាភក់លេខ១៧ លេខ១៨ លេខ៣៤ លេខ៣៧ លេខ៣៨ និងលេខ៤១ រោងចក្រនិរោធន
- ☐ កែសម្រួលប្រព័ន្ធបំភ្លើងនៅអាងតម្កល់ទឹកទាំងបួន និងផ្លាស់ប្តូរអាគុយស្កូត Rocket 12v/40A លើប្រព័ន្ធ Scada
- ☐ ផ្លាស់ប្តូរប្រព័ន្ធបញ្ជាម៉ូទ័រកូរលើលេខ១ និងម៉ូទ័រកូរយឺតលេខ២ នៅរោងចក្រនិរោធន
- ☐ ផ្លាស់ប្តូរ Transformer ប្រព័ន្ធបញ្ជារបស់ទូរបញ្ជាម៉ូទ័រកូរយឺតចាស់ទាំង១២គ្រឿង
- ☐ ជួសជុលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ៣ រោងចក្រនិរោធន
- ☐ ជួសជុលកែសម្រួលប្រព័ន្ធ Priming System ចាស់លេខ២ នៅរោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរឧបករណ៍បន្ថែមសញ្ញាបញ្ជាដំណើរការបូមទឹកល្អក់លេខ២ នៅរោងចក្រភូមិព្រែក ចូលប្រព័ន្ធ SCADA
- ☐ ជួសជុលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ៤ និងលេខ១ នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលខ្សែអង់តែនរបស់ប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកល្អក់នៅរោងចក្រភូមិព្រែក
- ☐ ជួសជុលផ្លាស់ប្តូរឧបករណ៍ Pressure Reducing Valve សម្រាប់ប្រព័ន្ធកូរ នៅរោងចក្រនិរោធន
- ☐ ជួសជុលប្រព័ន្ធបញ្ជា Evaporator លេខ១ នៅរោងចក្រនិរោធន
- ☐ ជួសជុលកង្ហាបឺតខ្យល់ PAC លេខ២ នៅរោងចក្រជ្រោយចង្វារ
- ☐ កែសម្រួលប្រព័ន្ធ Power Supply ពី UPS ទៅឧបករណ៍រង្វាស់ Level Transmitter for Filter ទឹកល្អក់នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលប្រព័ន្ធ Transceiver (Icom) របស់ប្រព័ន្ធស្នូដា នៅរោងចក្រជ្រោយចង្វារ និង RTU4 រោងចក្រនិរោធន
- ☐ ផ្លាស់ប្តូរ Card Control របស់ VSD ACS600 នៅរោងចក្រជ្រោយចង្វារ
- ☐ ផ្លាស់ប្តូរប្រព័ន្ធបញ្ជាបូមទឹកស្អាតលេខ៧ និងលេខ៨ នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលផ្លាស់ប្តូរសម្ភារក្នុងទូ RTU1 និងខ្សែកាបទាញបង្គោលអង់តែនរបស់ ស្នូដា នៅរោងចក្រភូមិព្រែក
- ☐ ជួសជុលប្រព័ន្ធបំភ្លើងតាមផ្លូវនៅស្ថានីយបូមទឹកស្អាត និងស្ថានីយបូមទឹកល្អក់រោងចក្រនិរោធន
- ☐ កែសម្រួលប្រព័ន្ធបំភ្លើងនៅនាយកដ្ឋានផែនការ និងគម្រោង
- ☐ ផ្លាស់ប្តូរឧបករណ៍ Solenoid Valve លើប្រព័ន្ធបញ្ជាបិទ-បើកវ៉ានលាងអាងច្រោះរោងចក្រភូមិព្រែក
- ☐ ជួសជុលម៉ូទ័រកូរយឺតលេខ៤ រ៉ូម៉ូទ័រ និងជួសជុលមីញ៉ុងរបស់ដងកូរ នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ៨ នៅរោងចក្រជ្រោយចង្វារ
- ☐ ជួសជុលប្រព័ន្ធបញ្ជាម៉ូទ័រកូរ PAC លេខ១ នៅរោងចក្រនិរោធន
- ☐ ផ្លាស់ប្តូរឧបករណ៍ Thermistor Relay លើប្រព័ន្ធបញ្ជាម៉ូទ័រកូរ PAC លេខ១ ចាស់ នៅរោងចក្រនិរោធន
- ☐ ជួសជុលប្រព័ន្ធកូរនៅរោងចក្រភូមិព្រែក



ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី) "ត"

- ▣ កែសម្រួលប្រព័ន្ធបំភ្លើតាមការិយាល័យ និងនៅអគារនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ▣ ផ្លាស់ប្តូរឧបករណ៍ Time Relay & Auxiliary Relay នៅក្នុងទូបញ្ជាបូមទឹក ស្អាតលេខ៣ នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរឧបករណ៍ Adapter Camera ចំនួន ១ខ្សែ នៅរោងចក្រជ្រោយចង្វារ
- ▣ ជួសជុល Transceiver (Icom) របស់ប្រព័ន្ធស្តារ RTU 7 នៅអាងតម្កល់ទឹកច្រាំងចំរេះដែលមិនបញ្ជូនទិន្នន័យទៅ RTU 1 រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ UPS 3KVA ចំនួន ១គ្រាប់ របស់នាឡិកា Flow បូមទឹកល្អក់ចាស់ និងថ្មី អោយដំណើរការវិញ រោងចក្រជ្រោយចង្វារ
- ▣ ជួសជុលប្រព័ន្ធបញ្ជាវ៉ានបញ្ចេញកក់ទាំង១២ នៅរោងចក្រនិរោធ
- ▣ កែសម្រួលប្រព័ន្ធបំភ្លើភ្លើង នៅមណ្ឌលកុំព្យូទ័រ និងសាលប្រជុំ
- ▣ ផ្លាស់ប្តូរឧបករណ៍ Flow Phant T លើប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកស្អាតលេខ៣ រោងចក្រនិរោធ
- ▣ ជួសជុលប្រព័ន្ធបញ្ជាប៊ូតុងកុងតាក់ទ័រម៉ូទ័រយោង PAC និងអំបិលនៅរោងចក្រភូមិព្រែក
- ▣ ជួសជុល Transceiver (Icom) របស់ប្រព័ន្ធស្តារ RTU6 នៅអាងតម្កល់ទឹកពោធិ៍ចិនតុងមិនបញ្ជូនទិន្នន័យទៅ RTU 1 រោងចក្រភូមិព្រែក
- ▣ ជួសជុល Control Board សម្រាប់ម៉ូទ័រវ៉ានច្រោះលេខ១ នៅរោងចក្រនិរោធ
- ▣ ជួសជុលត្រង់ស្តូរសម្រាប់ម៉ូទ័របូមទឹកស្អាតលេខ១ លេខ២ និងលេខ៣ នៅស្ថានីយបូមទឹកស្អាតរោងចក្រនិរោធ
- ▣ ជួសជុលលាបថ្នាំប្រព័ន្ធបូមលាងអាងច្រោះ នៅរោងចក្រនិរោធ
- ▣ ជួសជុល Air Compressor លេខ២ នៅរោងចក្រនិរោធ
- ▣ ផ្លាស់ប្តូរ Pressure Switch លើឧបករណ៍ Evaporator លេខ១ នៅរោងចក្រនិរោធ
- ▣ សជុលប្រព័ន្ធទិន្នន័យបញ្ជូនទៅកុំព្យូទ័រសម្រាប់គ្រប់គ្រងទិន្នន័យពីប្រព័ន្ធ Solar
- ▣ ផ្លាស់ប្តូរប្រព័ន្ធស៊ីញ៉ាល់ Ammeter បូមទឹកស្អាត និងទឹកល្អក់ នៅភូមិព្រែក
- ▣ ផ្លាស់ប្តូរ Thermistor Relay ចំនួន ២គ្រាប់លើប្រព័ន្ធទូរ VFDបូមទឹកល្អក់ រោងចក្រនិរោធ
- ▣ ផ្លាស់ប្តូរសម្ភារអគ្គិសនីមួយចំនួនក្នុងទូរអាគុយសម្រាប់ផ្គត់ផ្គង់ នៅរោងចក្រនិរោធ
- ▣ ផ្លាស់ប្តូរ Time Relay & Auxiliary Relay នៅទូបញ្ជាបូមទឹកស្អាតលេខ ៣នៅភូមិព្រែក
- ▣ ផ្លាស់ប្តូរ Time Relay & Auxiliary Relay នៅទូបញ្ជាបូមទឹកស្អាតលេខ ៤នៅភូមិព្រែក
- ▣ ផ្លាស់ប្តូរ UPS 3kva ចំនួន ១គ្រឿងលើនាឡិកា Flow បូមទឹកល្អក់ចាស់ និងថ្មី នៅរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរសម្ភារអគ្គិសនីមួយចំនួនលើប្រព័ន្ធបញ្ជាវ៉ានបញ្ចេញកក់ទាំង១២ នៅរោងចក្រនិរោធ
- ▣ ផ្លាស់ប្តូរឧបករណ៍មើលសម្ពាធប្រព័ន្ធគ្រឿនរោងចក្រភូមិព្រែក
- ▣ ជួសជុលប្រព័ន្ធ Motor Valve AV អាងច្រោះលេខ៨ និងលេខ៩ រោងចក្រជ្រោយចង្វារ
- ▣ កែសម្រួលប្រព័ន្ធបំភ្លើនៅមណ្ឌលកុំព្យូទ័រ និងសាលប្រជុំ
- ▣ ជួសជុលប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកស្អាតលេខ៣ នៅរោងចក្រនិរោធ
- ▣ ជួសជុលប្រព័ន្ធបញ្ជាប៊ូតុងកុងតាក់ទ័រនៅរោងចក្រភូមិព្រែក


ខ- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

ខ.១- ការងារពង្រីកផ្ទៃសេវា

បរិយាយ	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រ)
១- ខណ្ឌដូនពេញ	៣.៧៣៤,៦០
២- ខណ្ឌ៧មករា	១៨២,៨០
៣- ខណ្ឌចំការមន	៧៩០,៥០
៤- ខណ្ឌទួលគោក	៣៣,៩០
៥- ខណ្ឌឫស្សីកែវ	៧.៨៤៧,២០
៦- ខណ្ឌមានជ័យ	១០.៧៩២,៦៥
៧- ខណ្ឌដង្កោ	៣០.៤៦២,៨០
៨- ខណ្ឌខណ្ឌពោធិ៍សែនជ័យ	៥៩.០៦៨,២៧
៩- ខណ្ឌសែនសុខ	៣១.៦១២,៤៨
១០- ខណ្ឌជ្រោយចង្វារ	១៩.១១១,៦០
១១- ខណ្ឌច្បារអំពៅ	១០.៥៣៥,០៤
១២- ខណ្ឌព្រែកព្នៅ	៩.១៦៩,៩០
១៣- ក្រុងតាខ្មៅ	១២.០៣៥,៧០
សរុប	១៩៥.៣៧៧,៤៤



ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ
(គិតជាគីឡូម៉ែត្រ)





គ- លទ្ធផលការងារកាត់បន្ថយ ទឹកបាត់បង់

អត្រាទឹកបាត់បង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០១៧ មានកម្រិតនៅក្នុងរង្វង់លេខមួយខ្ទង់ប៉ុណ្ណោះ ពោលគឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថយទឹកបាត់បង់ មកនៅត្រឹមអត្រា ៨,៣០% ដូចបានបង្ហាញក្នុងក្រាហ្វិច ខាងក្រោម។

ជាលទ្ធផលការងារ គិតមកដល់ចុងឆ្នាំ២០១៧ នេះ រ.ទ.ស.ភ. បានអនុវត្តដោយសម្រេចបានដូចខាងក្រោម៖

ការងារជួសជុល និងថែទាំឧបករណ៍ប្រព័ន្ធផ្គត់ផ្គង់ទឹក

☑ ថែទាំនាឡិកាតំបន់	៧៦១ គ្រឿង	☑ ជួសជុល លើកគម្របប្រអប់ចុងបំពង់	១៧ កន្លែង
☑ ថែទាំវ៉ានស្កុប	១៦២ កន្លែង	☑ ជួសជុល លើកគម្របប្រអប់នាឡិកាតំបន់	២៦ កន្លែង
☑ ថែទាំវ៉ានខ្យល់	៣៨៦ កន្លែង	☑ ដឹករៀបប្រអប់ចុងបំពង់ថ្មី	៥១ កន្លែង
☑ ដឹករៀបប្រអប់នាឡិកាបង្គោលពន្លត់អគ្គិភ័យ	០២ កន្លែង	☑ ជួសជុលបង្គោលពន្លត់អគ្គិភ័យ	០១ កន្លែង
☑ ជួសជុល លើកគម្របប្រអប់វ៉ានខ្យល់	១០៤ កន្លែង	☑ ដឹកលើក ប៊ូសអាត្លេ (ថែទាំ-សម្អាត)	១.២៨៧ កន្លែង
☑ ជួសជុល លើកគម្របប្រអប់វ៉ានស្កុប	១៨ កន្លែង	☑ ការងារដាក់ប៊ូសអាត្លេថ្មី	២៧៣ កន្លែង
☑ ដឹកដំឡើងបង្គោលពន្លត់អគ្គិភ័យ	០២ កន្លែង	☑ បង្ហូរលាងតាមចុងបំពង់	១៣៥ កន្លែង
☑ ដោះដូរនាឡិកាបង្គោលពន្លត់អគ្គិភ័យថ្មី	១៤ កន្លែង	☑ ជួសជុលប្រអប់នាឡិកាបង្គោលពន្លត់អគ្គិភ័យ	១១ កន្លែង
☑ ថែទាំចុងបំពង់	១៨ កន្លែង	☑ ជួសជុលវ៉ានខ្យល់	០២ កន្លែង
☑ ជួសជុលគម្របប្រអប់សាកសម្ពាធ	០២ កន្លែង	☑ ដឹករៀបគម្របប្រអប់សាកសម្ពាធ	០៣ កន្លែង
☑ បង្ហូរលាងបង្គោលពន្លត់អគ្គិភ័យ	៨០ កន្លែង		
☑ ការងាររើបំពង់ ប្រវែង ២៦.៨២២,៤០ម៉ែត្រ និងការងាររៀបដាក់បំពង់ ប្រវែង ២៧.៥៩៣,៤០ម៉ែត្រ			
	- ទំហំ៦៣ ម.ម.	- ទំហំ៩០ ម.ម.	- ទំហំ១១០ ម.ម.
	- ទំហំ១៦០ ម.ម.	- ទំហំ២២៥ ម.ម.	- ទំហំ៣០០ ម.ម.

ប្រភេទចំពង់	គេដឹកចំនួន	បច្ចេកទេស	សម្ភារ	សរុបក្នុង ឆ្នាំ២០១៧
បំពង់មេ	៣៨	១១៦	១៤	១៦៨
បណ្តាញចូលផ្ទះ	២៣២	៧១	៧៥១	១.០៥៤
សរុប	២៧០	១៨៧	៧៦៥	១.២២២


ចំនួនលេចធ្លាយមានការថយចុះច្រើនបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ កត្តានេះបណ្តាលមកពីការចាត់ចែង កំលាំងសហការនៅតាមបណ្តាការដ្ឋាននានា មានការសហការគ្នាល្អពីខាងមន្ទីរសាធារណការ ក៏ដូចជាតាមបណ្តាឃុំសង្កាត់ និងពី អតិថិជនផ្ទាល់។ ដោយឡែកយើងបានបន្តសហការ និងចាត់ចែងកំលាំងឲ្យនៅប្រចាំការជាប់ និងរួមសហការជាមួយបណ្តា ការដ្ឋានសាងសង់នានា ដែលជាកត្តារួមផ្សំអាចកាត់បន្ថយនូវការលេចធ្លាយនៅតែបន្តអនុវត្តវិធាន ការកាត់បន្ថយការលេចធ្លាយ ទាំងលើកត្តាអត្តនាម័ត និងសក្យានុម័ត ។



ការគ្រប់គ្រងទឹកបាត់បង់តាមតំបន់

តំបន់គ្រប់គ្រង	អត្រាកំណត់	បរិយាយ	លទ្ធផល
១- ខណ្ឌ ជួនពេញ	៨%	- អង្កេត និងត្រួតពិនិត្យអតិថិជន	១៩.៣៤៣
		- បទល្មើសបំបែកមុខនាឡិកា	០
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	៣២
		- រកឃើញនាឡិកាងាប់	៣
២- ខណ្ឌ ព័កកក	៨%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៥៩.៦៩៧
		- បទល្មើសបំបែកមុខនាឡិកា	០
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	៣៧
		- រកឃើញនាឡិកាងាប់	៦
៣- ខណ្ឌ ចំការមន	៨%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៣៩.៨៩១
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	៥៨
		- បទល្មើសបំបែកមុខនាឡិកា	២
		- រកឃើញនាឡិកាងាប់	១៣
៥- ខណ្ឌ ទួលគោក	៨%	- អង្កេត និងត្រួតពិនិត្យអតិថិជន	២៦.៩៩២
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	៤០
		- រកឃើញនាឡិកាងាប់	៤
		- អង្កេត និងត្រួតពិនិត្យអតិថិជន	១៧.៤៣០
៥- ខណ្ឌ ឫស្សីកែវ	៨%	- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	២១
		- រកឃើញនាឡិកាងាប់	២
		- អង្កេត និងត្រួតពិនិត្យអតិថិជន	៣៣.២៩៥
		- បទល្មើសបំបែកមុខនាឡិកា	០
៦- ខណ្ឌ មានជ័យ	៨%	- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	៤៥
		- រកឃើញនាឡិកាងាប់	៤
		- អង្កេត និងត្រួតពិនិត្យអតិថិជន	៤៩៧
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	០
៧- ខណ្ឌ ដង្កោ	៨%	- រកឃើញនាឡិកាងាប់	០
		- អង្កេត និងត្រួតពិនិត្យអតិថិជន	៣.៨៦៤
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	០
		- រកឃើញនាឡិកាងាប់	១
៨- ក្រុងតាខ្មៅ	៨%	- អង្កេត និងត្រួតពិនិត្យអតិថិជន	០
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	០
		- រកឃើញនាឡិកាងាប់	០
		- អង្កេត និងត្រួតពិនិត្យអតិថិជន	០
៩- ខណ្ឌ សែនសុខ	៨%	- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	០
		- រកឃើញនាឡិកាងាប់	០
		- អង្កេត និងត្រួតពិនិត្យអតិថិជន	០
		- ទឹកឆ្កាយ (មុខនាឡិកាស្នូង)	០

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧ (គិតជាភាគរយ)





๒๐๑๗



ផ្នែកទី២: ព័ត៌មានអំពី លទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម ឆ្នាំ២០១៧

តបណ្តាញទឹកជូនអតិថិជន

ក្រោយពីបានរៀបចំបណ្តាញចែកចាយទឹករួច រ.ទ.ស.ភ. នឹងប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកបំពេញបែបបទតបណ្តាញទឹកចូលផ្ទះរៀងៗខ្លួន ។

ការងារតបណ្តាញទឹកចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយ ដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ បណ្តាមន្ត្រី-និយោជិតដែលបំពេញការងារផ្ទាល់ជាមួយអតិថិជនត្រូវបានអប់រំឲ្យមានអាកប្បកិរិយាសុភាពរាបសារ ម្យ៉ាងទាក់ទាក់ ម៉ឺងម៉ាត់ និងជួយសម្រួលការងារតបណ្តាញទឹកចូលផ្ទះ ឲ្យបានឆាប់បំផុត។

ក្នុងករណីពិសេស ដូចជាការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្រីក្រ នៅតាមតំបន់ជាយរាជធានីភ្នំពេញ រ.ទ.ស.ភ. បានចល័តមន្ត្រី-និយោជិត ទៅបំពេញការងារនៅសហគមន៍នោះតែម្តង។ គោលបំណងចម្បងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃជាទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ល។

ការងារគ្រប់គ្រងអតិថិជន

នៅមុនឆ្នាំ១៩៩៣ ការគ្រប់គ្រងអតិថិជនមានកង្វះខាតយ៉ាងខ្លាំង។ ដូចបានរៀបរាប់រួចនៅខាងដើម ចំនួនអតិថិជនក្នុងបញ្ជី ខុសពីចំនួនអតិថិជនពិតប្រាកដយ៉ាងច្រើន ជាងនេះទៅទៀតក្នុងបញ្ជីពុំបានកត់ត្រាអ្នកមានបណ្តាញទឹកទេ តែបែរជាមានឈ្មោះអ្នក ដែលគ្មានបណ្តាញទឹកប្រើប្រាស់ទៅវិញ។ កត្តានេះទើបធ្វើឲ្យអត្រាប្រមូលប្រាក់ថ្លៃទឹក នៅពេលនោះ មានត្រឹមតែ៤៨% ប៉ុណ្ណោះ។ ដើម្បីកែតម្រូវបញ្ជីនេះអោយត្រឹមត្រូវឡើងវិញ ដោយបានស្នើសុំកំលាំងអន្តរាគមន៍ ប្រមាណ ១០០នាក់ ពីសាលាក្រុងភ្នំពេញ ជាជំនួយ រ.ទ.ស.ភ. បានបើកយុទ្ធនាការអង្កេតអតិថិជនមួយនៅទូទាំងផ្ទៃសេវា ដោយចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ១៩៩៤។ ជាលទ្ធផលនៃយុទ្ធនាការនេះ គឺបានរកឃើញអ្នកមានបណ្តាញទឹកប្រើប្រាស់តែពុំបានកត់ត្រាក្នុងបញ្ជីអតិថិជនចំនួន ១៣.៧២២ អតិថិជន ដោយឡែកក៏បានរកឃើញអ្នកដែលមានឈ្មោះក្នុងបញ្ជី តែជាក់ស្តែងពុំមានបណ្តាញទឹកប្រើប្រាស់ ចំនួន ១២.៩៨០អតិថិជន ។ ក្នុងនេះដែរក៏បានរកឃើញអណ្តូងរួមចំនួន ១.៩៤៥ ដោយពុំដែលមានវិក្កយបត្រទូទាត់ថ្លៃទឹក (ដោយសារសម្ពាធជាបនាពេលនោះដែលទឹកពុំអាចឡើងដុតពីផ្ទៃដី គេបាននាំគ្នាដឹកអណ្តូង រួចចោះបំពង់មេចែកចាយទឹក ដើម្បីបង្ហូរទឹកពីបំពង់ចូលទៅក្នុងអណ្តូង ហើយប្រើប្រាស់រួមគ្នាច្រើនគ្រួសារ)។ ដំណោះស្រាយចំពោះមុខគឺ (ទី១) ដំឡើងនាឡិកាមេលើបំពង់ដែលបង្ហូរទឹកចូលអណ្តូង រួចចាត់អោយមានតំណាងដើម្បីទូទាត់ថ្លៃទឹក (ទី២) ក្នុងករណីពុំអាចកត់ណាងបានត្រូវរៀបចំបណ្តាញតាមផ្ទះនីមួយៗ ហើយលុបអណ្តូងនេះចេញ។ អណ្តូងរួមទាំងនេះ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់ រហូតបញ្ចប់ជាស្ថាពរ នៅក្នុងពេលផ្លាស់ប្តូរបំពង់មេចែកចាយទឹកថ្មី ដោយរៀបចំជាបណ្តាញចូលផ្ទះទាំងអស់។

ការងារគ្រប់គ្រងនាឡិកាទឹក


ការងារគ្រប់គ្រងនាឡិកាទឹកត្រូវបានចែកចេញជា ៣ផ្នែកគឺ: (១)ការដាក់នាឡិកាទឹក ១០០% មានន័យថាគ្រប់បណ្តាញចូលផ្ទះទាំងអស់ត្រូវតែមាននាឡិកាទឹក (២)ការជ្រើសរើសប្រភេទនាឡិកាដែលមានសុក្រិតភាពខ្ពស់ និងគុណភាព សមស្រប និង (៣)កម្មវិធីត្រួតពិនិត្យ និងផ្លាស់ប្តូរ ។ នៅឆ្នាំ១៩៩៣ បណ្តាញទឹកដែលមានបំពាក់នាឡិកាស្ទង់មានចំនួន ៣.៣៩១ ដែលស្មើនឹង ១២,៦១%នៃចំនួនបណ្តាញសរុប ហើយការចេញវិក្កយបត្រថ្លៃទឹកពេលនោះ ត្រូវបានគណនាបរិមាណទឹកតាមការប៉ាន់ស្មាន។ នៅឆ្នាំ១៩៩៤ រ.ទ.ស.ភ. បានចាប់ផ្តើមធ្វើការដំឡើងនាឡិកាទឹកជាបន្តបន្ទាប់ លើគ្រប់បណ្តាញចូលផ្ទះ ដែលធ្វើឲ្យបញ្ឈប់បានទាំងស្រុងនូវការប៉ាន់ស្មានបរិមាណទឹកក្នុងវិក្កយបត្រថ្លៃទឹក។ តារាងខាងក្រោមនេះបង្ហាញពីកំណើននាឡិកាទឹកតាមឆ្នាំនីមួយៗ ធៀបនឹងចំនួនបណ្តាញ ហើយចាប់ពីឆ្នាំ២០០១ បណ្តាញចូលផ្ទះ ទាំងអស់មាននាឡិកាទឹក១០០%។

ក- ការងារផ្គត់ផ្គង់ទឹកស្អាត ប្រជាពលរដ្ឋមានចំណូលទាប

លទ្ធផលនៃការតបណ្តាញជូនអតិថិជន

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងឆ្នាំ២០១៧នេះ រ.ទ.ស.ភ. បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប ៣៤.៣៩៥បណ្តាញ។ ក្នុងឆ្នាំនេះបានឧបត្ថម្ភធនសរុប ចំនួន៥៤២បណ្តាញ ដែល រ.ទ.ស.ភ. ត្រូវចំណាយទឹកប្រាក់សរុប ១១២.៤០៨.៧០០រៀល ស្មើនឹង ២៨.១០២ដុល្លារអាមេរិក។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងត្រីមាសបណ្តាញនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្រនៅមានលក្ខណៈ ប្រមូលផ្តុំក្នុងសហគមន៍ ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋ ក្នុងតម្លៃមួយ សមស្របថោកជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង ១សប្តាហ៍ ធានានូវគុណភាពហូបបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាប សប្បាយ រីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ចំពោះដីវិភាគរបស់របស់ពួកគាត់។

តមបណ្តាញជូនប្រជាពលរដ្ឋមានចំណូលទាប	សរុប (ត្រីសាវ)	ក្នុងក្រុង (ត្រីសាវ)	ខាងក្រៅ (ត្រីសាវ)	
បង់រំលស់ ១២ខែ	៦៤	-	៦៤	
ឧបត្ថម្ភធន ៣០%	និង បង់រំលស់ ១២ខែ	២៩	០១	២៨
ឧបត្ថម្ភធន ៥០%	និង បង់រំលស់ ១២ខែ	២២១	០៥	២១៦
ឧបត្ថម្ភធន ៧០%	និង បង់រំលស់ ១២ខែ	១៣២	០២	១៣០
ឧបត្ថម្ភធន ១០០%	និង បង់រំលស់ ០៤ខែ	៩៦	០១	៩៥
សរុប	៥៤២	០៩	៥៣៣	



ខ- ការងារតបណ្តាញចូលផ្ទះ និង ការគ្រប់គ្រងអតិថិជន

ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្ត ទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋ ក្នុងការបំពេញបែបបទ តបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាលទ្ធផលក្នុងឆ្នាំ២០១៧នេះ យើងបានតបណ្តាញជូនប្រជាពលរដ្ឋ បានចំនួន ២២.៤៥៣បណ្តាញ។


ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មី និងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធបានត្រឹមត្រូវ និងទាន់ពេលវេលា “មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញ និងប្តូរនាឡិកាប្តូរ” ។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា ។
- ធ្វើ Back Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រ និង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់ ។

ប្រភេទអតិថិជន	២០១៣	២០១៤	២០១៥	២០១៦	២០១៧
ជីវភាព	២០៩.៩៩៧	២២៥.៧៣៥	២៣២.៣៣២	២៥១.០៦៧	២៧១.៣១៧
អាជីវកម្ម	៤១.៥១០	៤៤.២៥៨	៥១.២៥៦	៥៤.២២៨	៥៥.៨៩១
អង្គភាពរដ្ឋ	៧៧៥	៧៨៥	៧៩៦	៦៥៥	៦៥៥
អ្នកលក់ទឹក	១៣	១៤	១៣	១១	០៨
តំណាងចែកចាយ	២០	២០	២៤	២២	២០
បន្ទប់ជួល	០	០	៤.៦០៣	៤.៨៥២	៥.៣៩៧
សរុប	២៥២.៣១៥	២៧០.៨១២	២៨៩.០២៤	៣១០.៨៣៥	៣៣៣.២៨៨

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជន ក្នុងឆ្នាំ២០១៧ (អតិថិជនសរុបចំនួន: ៣៣៣.២៨៨អតិថិជន)




គ- ចំណូលថ្លៃទឹក និងការងារជួសជុល បូរោឡីកាទឹក

គ.១- ចំណូលថ្លៃទឹក

ដើម្បីធានាប្រសិទ្ធភាព និងទិន្នផលកាន់តែល្អប្រសើរ លើការងារប្រមូលប្រាក់ថ្លៃទឹកប្រើប្រាស់ពីអតិថិជន យើងបានបន្តអនុវត្តយន្តការអានមួយថ្ងៃបោះពុម្ពវិក្កយបត្រមួយថ្ងៃ។ ទន្ទឹមនោះយើងបានបន្តដំណើរការ សាខាទទួលប្រាក់ថ្លៃទឹកចំនួនបួនកន្លែងនៅតាមអាងតម្កល់ទឹកជាក្រុងទាំងបី និងនៅតាខ្មៅ សំដៅបង្កភាពងាយស្រួលដល់ការទូទាត់ប្រាក់ថ្លៃទឹករបស់អតិថិជន ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់អតិថិជនផងដែរ។ ពិសេសជាងនេះទៅទៀត យើងបានសហការជាមួយបណ្តាធនាគារ និងក្រុមហ៊ុន ដាក់ឱ្យដំណើរការសេវាកម្មទទួលប្រាក់ថ្លៃទឹកតាមបច្ចេកវិទ្យាទំនើបថែមទៀត។ ដែលជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ ចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% នៃទឹកប្រាក់ប្រកាសក្នុងវិក្កយបត្រ។

ក្រាហ្វិចបង្ហាញពីចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% ក្នុងឆ្នាំ២០១៧ (គិតជា%)



គ.២- ការងារជួសជុល និងបូរោឡីកាទឹក

ដោះដូរនាឡិកាទឹក ១៦.៣០៨គ្រឿង ស្មើនឹង៥៦% នៃផែនការ២៩.០០០គ្រឿង ការងារដោះដូរនាឡិកាទឹកអនុវត្តទាបជាងផែនការ ដោយមូលហេតុខ្លះនាឡិកាទឹកសម្រាប់ដោះដូរ និងត្រួតពិនិត្យតាមសំណើផ្សេងៗមានច្រើនស្ថិតនៅក្នុងអត្រាអនុគ្រោះក្នុងនោះ នាឡិកាទឹកទំហំ ៤០ម.ម. ចំនួន១៦៨គ្រឿង និងនាឡិកាមានអាយុកាលលើសពី១១ឆ្នាំ ចំនួន ១១.៧៦៩គ្រឿង។

ទន្ទឹមនឹងការដោះដូរនាឡិកានេះ យើងបានធ្វើការលើកបរិមាណទឹកដែលលម្អៀង បញ្ចូលទៅក្នុងវិក្កយបត្រ ក្នុងរយៈពេលនាឡិកាខូចចំនួន៣.៥៤១គ្រឿង និងបាត់៣៤៩គ្រឿង បានប្រមាណ៣០៧.៤៨៦ម^៣ និងនាឡិកាដើរយឺតលើសកម្រិតកំណត់ចំនួន ១.៤០៧គ្រឿង បានប្រមាណ ១០.៨៥៨ម^៣។







ផ្នែកទី២: ព័ត៌មានអំពី

លទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូល

ព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.៣- ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ផ្អែកលើសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍ធនធានមនុស្ស និងដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពការងារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាំបាច់ត្រូវរៀបចំគម្រោងផែនការច្បាស់លាស់ ដោយមានការសហការ ឧបត្ថម្ភពីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឲ្យ រ.ទ.ស.ភ. មានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការកែសម្រួលចំណុចសំខាន់ៗដូចខាងក្រោម៖

- រៀបចំឲ្យមានមណ្ឌលបណ្តុះបណ្តាល និងដំណើរការជាបណ្តើរៗ ចាប់ពីឆ្នាំ១៩៩៧ ដែលមាន គោលការណ៍៖
 - កំណត់នូវគោលការណ៍ស្តីពីការបញ្ជូនមន្ត្រី និយោជិតទៅទទួលការបណ្តុះបណ្តាល។
 - ស្វែងរកគ្រូបណ្តុះបណ្តាលនៅតាមវិទ្យាស្ថាននានា ទាំងក្នុង និងក្រៅប្រទេស សម្រាប់បណ្តុះ បណ្តាលជំនាញដល់មន្ត្រី និយោជិត រ.ទ.ស.ភ.។
 - សហការជាមួយម្ចាស់ជំនួយក្នុងការស្នើ និងបញ្ជូនមន្ត្រីទៅទទួលការបណ្តុះបណ្តាលជំនាញចាំបាច់ នៅក្រៅប្រទេស។
- ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្នមណ្ឌលបណ្តុះបណ្តាលនេះបានដំណើរការពេញសមត្ថភាពដោយបាន រៀបចំឲ្យមានគ្រូបង្ហាញក្នុងអង្គភាពសម្រាប់ដំណើរការបណ្តុះបណ្តាលជំនាញ សម្រាប់និយោជិតថ្នាក់ ក្រោម ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាល ទាក់ទងនឹងការអនុវត្តន៍ការងារជាក់ស្តែង (បែប បទដំណើរការងារស្តង់ដារការងារ "SOP")។
- បានធ្វើការកែសម្រួលនូវការវាយតម្លៃមន្ត្រី-និយោជិតតាមរយៈព្រឹត្តិបត្រពិន្ទុប្រចាំខែ មកប្រចាំត្រីមាស ក្នុងឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។
- ខែមិថុនា ឆ្នាំ២០០៧ រ.ទ.ស.ភ. បានរៀបចំឲ្យមានការប្រឡងសមត្ថភាពប្រចាំឆ្នាំ។ ការប្រឡង សមត្ថភាពនេះ បានអនុវត្តសម្រាប់មន្ត្រី-និយោជិត ដើម្បីឲ្យឃើញពីសមត្ថភាព និងការយល់ដឹងក្នុងការ អនុវត្តន៍ការងារ។
- បានរៀបចំបែបបទនៃការដំឡើងឋានៈ ការដំឡើងកាំប្រែវត្សរ៍ ដំឡើងប្រែវត្សរ៍ លើកសរសើរប្រចាំឆ្នាំទៅតាម លទ្ធផល នៃការប្រឡងសមត្ថភាព និងលទ្ធផលនៃការវាយតម្លៃតាមរយៈព្រឹត្តិបត្រពិន្ទុប្រកបដោយតម្លាភាព។

១.៣.១- ការងារគ្រប់គ្រងធនធានមនុស្ស

ក្នុងឆ្នាំ២០១៧ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមន្ត្រីនិយោជិតទាំងអស់ចំនួន ១.០៣៣រូប (នារី៖ ១៨៥រូប) ក្នុងនោះមាន៖

- មន្ត្រីក្របខ័ណ្ឌរដ្ឋ ចំនួន០២រូប គឺអគ្គនាយក និងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- មន្ត្រី និយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន១.០០០រូប (នារី៖១៨៣រូប)
- និយោជិតសាកល្បងការងារចំនួន ០៣រូប (នារី៖០១រូប)
- និយោជិតជាប់កិច្ចសន្យា ចំនួន ២៨រូប (នារី៖០១រូប)

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)


ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈពេលកន្លងមកក្នុងកម្រិត ៣,១៩ លើ ១.០០០ អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា ៣៣៣.២៨៨)។
- ការអនុវត្តន៍តួនាទី ភារកិច្ច វិន័យ ការងារ ពេលវេលាធ្វើការ សំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្ម របស់មន្ត្រី-និយោជិត កម្មករ កាន់តែប្រសើរ។

កម្រិតជំនាញរបស់មន្ត្រី និយោជិត

កំរិតអង្វែង និងមុខវិជ្ជាជីវៈ	លេខ				សរុប	
	១៨-២៦	២៧-៣៥	៣៦-៤៥	លើសពី ៤៦	ចំនួន (នាក់)	អត្រា (%)
បណ្ឌិត	-	-	-	០២	០២	០,១៩
អនុបណ្ឌិត	-	១៣	២១	១៧	៥១	៤,៩៤
បរិញ្ញាប័ត្រ / វិស្វករ	៣១	១៤៧	៥៧	២០	២៥៥	២៤,៦៩
បរិញ្ញាប័ត្ររង/មធ្យមបច្ចេកទេស	០៧	២៦	១៤	១៤	៦១	៥,៩១
មធ្យមសិក្សាទុតិយភូមិ និងទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លី	១១៣	១២០	៣៦	៣១	៣០០	២៩,០៤
អ្នកបច្ចេកទេស និងកម្មករជំនាញ	០៥	០៦	១៧	១៤	៤២	៤,០៧
អ្នកមានបទពិសោធន៍ការងារលើ១០ឆ្នាំ ឡើង	-	២១	៥៤	៦២	១៣៧	១៣,២៦
កម្មករពេលកម្ម	៦០	៩៨	២៥	០២	១៨៥	១៧,៩១
សរុប	២១៦	៤៣១	២២៤	១៦២	១.០៣៣	១០០

ក្រាហ្វិចខាងក្រោមបង្ហាញពីកម្រិតជំនាញរបស់មន្ត្រី និយោជិត រ.ទ.ស.ភ.



ការងារជ្រើសរើស:

ធ្វើការជ្រើសរើសនិយោជិតតាមតម្រូវការជាក់ស្តែងរបស់បណ្តាសាយកង្ការ ក្នុងនោះបាន ៖

- ◆ បញ្ចូលជានិយោជិតកិច្ចសន្យា ចំនួន ១៣រូប (នារី ០២រូប)
- ◆ ពីនិយោជិតជាប់កិច្ចសន្យា ទៅជានិយោជិតបណ្តោះអាសន្ន ចំនួន ០៤រូប
- ◆ ពីនិវត្តន៍ជន ទៅជានិយោជិតជាប់កិច្ចសន្យា ចំនួន ០៥រូប
- ◆ បញ្ចូលជានិយោជិតជាប់កិច្ចសន្យា ចំនួន ២៦រូប (នារី ០៣រូប)
- ◆ បញ្ចូលជានិយោជិតសាកល្បងការងារ ចំនួន ៧៣រូប (នារី ១៤រូប)
- ◆ បញ្ចូលជានិយោជិតក្របខ័ណ្ឌពេញសិទ្ធិ ចំនួន ១១២រូប (នារី ១៨រូប)

ការងារបណ្តុះបណ្តាល

- ◆ បានបើកវគ្គបណ្តុះបណ្តាលក្នុងអង្គភាពលើមុខជំនាញ១៩ ដល់មន្ត្រី និយោជិតចំនួន ១.០២៥រូប(នារី៖ ១០១រូប)
- ◆ បានបញ្ជូនទៅបណ្តុះបណ្តាលតាមមហាវិទ្យាល័យ និងវិទ្យាស្ថាននានាលើមុខជំនាញ១៩ ចំនួន១៨១រូប (នារី៖ ៤៥រូប)
- ◆ បានបញ្ជូនមន្ត្រី និយោជិតទៅក្រៅប្រទេសចំនួន ១៩រូប (នារី៖ ០២រូប) : បណ្តុះបណ្តាលនៅប្រទេសបារាំង ០១រូប ប្រទេសសិង្ហបុរី ០៥រូប និងប្រទេសជប៉ុនចំនួន ០១រូប។ ទស្សនកិច្ចសិក្សានៅប្រទេសអាណ្លីម៉ង់ និងអូស្ត្រាលី ០១រូប ប្រទេសបារាំង ០៤រូប និងប្រទេសកូរ៉េចំនួន ០២រូប (នារី ០១រូប)។ សិក្ខាសាលានៅប្រទេសវៀតណាម ០១រូប និងប្រទេសអ៊ីរ៉ង់ ០១រូប។ សន្និសីទ នៅប្រទេសជប៉ុន ០២រូប។ សិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសជប៉ុន (នារី ០១រូប)។

ការងារផ្តល់ចំណេះដឹង

ទទួលសិស្ស និស្សិត សរុបចំនួន ៩០៩រូប (នារី ២៩៤រូប) ដើម្បីមក៖

- ◆ កម្មសិក្សា: សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (នារី ០១រូប)។
- ◆ ទស្សនៈកិច្ចសិក្សា: អង្គការសប្បុរសធម៌វៀនហ្គីវ ៦២រូប (នារី៣២រូប) ប្រទេសកូម៉ា ១៤រូប (នារី ០៩រូប) ប្រទេសវៀតណាម ១១រូប (នារី ០២រូប) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ១៤៨រូប (នារី ២៦រូប) វិទ្យាស្ថានអន្តរជាតិអាមេរិកាំង (៤៩៨រូប (នារី ២០៥រូប) សាលា ISPP ចំនួន៧៧រូប ប្រទេសហ្វីលីពីន ០៤រូប (នារី ០២រូប) ក្រសួងមុខងារសាធារណៈ ៣២រូប (នារី ០៤រូប) ប្រទេសស៊ីដង់ខាងត្បូង ០៩រូប (នារី ០២រូប) ប្រទេស មីយ៉ាន់ម៉ា ១៥រូប (នារី ១១រូប) ខេត្តបាត់ដំបង ០៨រូប និងប្រទេសបារាំង ៣០រូប។
- ◆ ចុះបណ្តុះបណ្តាលតាមខេត្ត/ក្រុង: គ្រូបង្ហាត់១៦រូប ជាមន្ត្រី រ.ទ.ស.ភ. (ខេត្តកំពង់ចាម ខេត្តកំពត ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរី) ។

២- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះ គ្មានការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ចនោះទេ។

៣- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ឆ្នាំ២០១៧		ឆ្នាំ២០១៦		ឆ្នាំ២០១៥	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	១៩៣.៣៥៦.៤៤៥	៨៣,០២%	១៧៩.០០៦.៥០១	៩០,៣៣%	១៦២.០២៨.០៩៥	៨៤,៦៨%
២	ចំណូលពីសេវាសាងសង់	១០.៧៤១.៥៣៦	៤,៦១%	៥.៤២០.៨៦០	២,៧៤%	១៧.៩៦៨.៧៩៩	៩,៣៩%
៣	ចំណូលផ្សេងៗ	២៨.៧៩៥.១០៨	១២,៣៦%	១៣.៧៥២.៥១៣	៦,៩៤%	១១.៣៥១.៣៥២	៥,៩៣%
	ចំណូលសរុប	២៣២.៨៩៣.០៨៩		១៩៨.១៨០.៨៧៤		១៩១.៣៤៨.២៤៦	



ផ្នែកទី៣: អភិបាលកិច្ចសាជីវកម្ម

១- ភាគហ៊ុនិក

ក-ការការពារសិទ្ធិភាគហ៊ុនិក

ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ. ត្រូវបានការពារសិទ្ធិដោយក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ. ដែលក្នុងនោះមាន៖

- ភាគហ៊ុនិកអាចស្វែងរកព័ត៌មានទាន់ពេល របាយការណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំ និងព័ត៌មានផ្សេង ទៀត របស់ រ.ទ.ស.ភ. បាន តាមរយៈគេហទំព័រ www.ppwsa.com.kh។
- ភាគហ៊ុនិកអាចចូលរួមកិច្ចប្រជុំ មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំរបស់ រ.ទ.ស.ភ. ដោយអនុវត្តតាម សេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកនីមួយៗ។ នៅក្នុង កិច្ចប្រជុំនេះ ភាគហ៊ុនិកអាចធ្វើការបញ្ចេញយោបល់ និង/ឬ ស្នើសុំកែតម្រូវ និងធ្វើការបោះឆ្នោតលើ របៀបវារៈ ដែលត្រូវសម្រេចដោយមហាសន្និបាតភាគហ៊ុនិក។ ភាគហ៊ុនិកអាចទាញយកឯកសារសម្រាប់ ការចូលរួមមហាសន្និបាតភាគហ៊ុនិក និងកំណត់ហេតុមហាសន្និបាតភាគហ៊ុនិក តាមរយៈគេហទំព័រ www.ppwsa.com.kh។
- ភាគហ៊ុនិកមានសិទ្ធិបោះឆ្នោត អនុម័តលើបេក្ខភាពអភិបាលឯករាជ្យ នៅក្នុងមហាសន្និបាតភាគហ៊ុនិក ដោយ អនុវត្តតាមសេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងអភិបាល ឯករាជ្យ។
- ភាគហ៊ុនិកឯកជនអាចស្នើបេក្ខភាព និងបោះឆ្នោតជ្រើសតាំងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិក ឯកជននៅក្នុងមហាសន្និបាតភាគហ៊ុនិក ដោយអនុវត្តតាមសេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការ ចូលរួមបោះឆ្នោតជ្រើសតាំងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។
- ភាគហ៊ុនិកមានសិទ្ធិទទួលបានភាគលាភ ដែលប្រកាសដោយក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ. ទៅតាម សមាមាត្រភាគហ៊ុនដែលខ្លួនកាន់កាប់។
- ភាគហ៊ុនិកត្រូវបានការពារដោយមិនត្រូវឲ្យមានជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរផ្ទៃក្នុងឬសិប្បីជឿលីង (Self-Dealing) ដែលមិនត្រឹមត្រូវរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់។ អភិបាល និងបុគ្គលិក ជាន់ខ្ពស់ របស់ រ.ទ.ស.ភ. មិនអាចធ្វើការជួញដូរភាគហ៊ុនរបស់ រ.ទ.ស.ភ. ក្នុងរយៈពេល៖
 - ១០ថ្ងៃ នៃថ្ងៃធ្វើការ មុនការចេញផ្សាយព័ត៌មានហិរញ្ញវត្ថុ រហូតដល់ ០១ថ្ងៃ នៃថ្ងៃធ្វើការក្រោយការ ចេញផ្សាយព័ត៌មានហិរញ្ញវត្ថុ។
 - ០៧ថ្ងៃ នៃថ្ងៃធ្វើការ មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រហូតដល់ ០១ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល។

ផ្នែកទី៣: អភិបាលកិច្ចសាជីវកម្ម (ត)

១- ភាគហ៊ុនិក (ត)

ខ- ការបែងចែកប្រភេទភាគហ៊ុនិក

បរិយាយ	សញ្ញាតិ	ប្រភេទភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយ
តិចជាង ០៥%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	១.២៧២	៤.៣៤៨.១៨៨	៥,០០០%
		នីតិបុគ្គល	៥	១.២៣៨.៦៦៧	១,៤២៤%
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	៣៦៦	៤.៩៦៩.៩២១	៥,៧១៤%
		នីតិបុគ្គល	៨	២.៤៨៩.១៩៩	២,៨៦២%
ចាប់ពី ០៥% ដល់ ៣០%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
ចាប់ពី ៣០% ឡើងទៅ	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	១	៧៣.៩២៧.១៨៧	៨៥%
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន

គ- អភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតដែលកាន់កាប់មូលបត្រកម្មសិទ្ធិរបស់ រ.ទ.ស.ភ.

ភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយរៀបរយនឹងមូលបត្រកម្មសិទ្ធិដែលបានបោះផ្សាយ(*)	ភាគរយរៀបរយនឹងមូលបត្រកម្មសិទ្ធិសរុប(**)
អភិបាល	១	១២.៧៦២	០,០៩៨%	០,០១៥%
បុគ្គលិកជាន់ខ្ពស់	១៣	១២៨.៥៨៦	០,៩៨៦%	០,១៤៨%
និយោជិត	៤៣៧	៨៧៦.៩៨២	៦,៧២២%	១,០០៨%
សរុប	៤៥១	១.០១៨.៣៣០	៧,៨០៦%	១,១៧១%

* មូលបត្រកម្មសិទ្ធិដែលបានបោះផ្សាយ: ១៣.០៤៥.៩៧៥ភាគហ៊ុន

** មូលបត្រកម្មសិទ្ធិសរុប: ៨៦.៩៧៣.១៦២ភាគហ៊ុន

ឃ- ការផ្លាស់ប្តូរភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ដោយបញ្ជាក់អំពីអត្តសញ្ញាណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. ពុំមានការផ្លាស់ប្តូរភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះទេ។

ង- អត្តសញ្ញាណភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចាប់ពី០៥(ប្រាំ)ភាគរយឡើងទៅ ស្ថិតក្នុងស្ថានភាពអសាធារណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. ពុំមានភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី៥(ប្រាំ)ភាគរយ ឡើងទៅ ដែលស្ថិតនៅក្នុងស្ថានភាពអសាធារណនោះទេ។



ច- កិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិក

ល.រ	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	របៀបវារៈ	សេចក្តីសម្រេច
១	១១/ឧសភា/២០១៧	សាមញ្ញ	- របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៦ - ទិសដៅអាជីវកម្មឆ្នាំ២០១៧	គ្មាន

ឆ- គោលនយោបាយភាគលាភ

ឆ.១- គោលនយោបាយភាគលាភរបស់ រ.ទ.ស.ភ.

ក្រោយពីបានអនុម័តលើគណនី បើពិនិត្យឃើញថាមានចំណេញ ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចសម្រេចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី៖

- ១- ការទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅ
- ២- បន្ទាប់ពីបានទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញនោះប្រាក់ចំណេញនេះត្រូវបែងចែកសម្រាប់៖
 - ក- ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌ៖
 - ក្នុងករណីប្រាក់ចំណេញនៅសល់មានចំនួនពី៥% ដល់១០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្នើនឹងមួយខែនៃប្រាក់បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
 - ក្នុងករណីប្រាក់ចំណេញលើសពី១០% ដល់២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្នើនឹងពីរខែនៃប្រាក់បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
 - ក្នុងករណីប្រាក់ចំណេញលើសពី២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្នើនឹងបីខែនៃប្រាក់បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
 - ខ- ចំនួន២% សម្រាប់ប្រាក់សោធននិវត្តន៍ និងអសមត្ថភាពវិជ្ជាជីវៈ។
 - គ- បង្កើតភាគបម្រុងតាមច្បាប់ ៥%។
 - ឃ- បង្កើតភាគបម្រុងសេរីចំនួន ៥%។
 - ង- មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកាត់ត្រាចូលក្នុងបន្ទុកក្នុងឆ្នាំ ដែលធ្វើប្រតិបត្តិការចំណាយនោះ។
- ៣- ចំនួនប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះត្រូវ៖
 - ក- ដកប្រាក់រក្សាទុកដើម្បីធ្វើការវិនិយោគនាពេលខាងមុខ ដែលចំនួននេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។
 - ខ- ប្រាក់នៅសល់ក្រោយពីការរក្សាទុកសម្រាប់ធ្វើការវិនិយោគត្រូវធ្វើការបែងចែក ៨៥% ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ១៥% ទៅភាគហ៊ុននិកដែលជាវិនិយោគិនសាធារណៈ។

ឆ.២- ព័ត៌មានប្រវត្តិសាស្ត្រអំពីការបែងចែកភាគលាភ

ពិពណ៌នាលម្អិតអំពីការបែងចែកភាគលាភ	ឆ្នាំ២០១៤	ឆ្នាំ២០១៥	ឆ្នាំ២០១៦
ចំណេញសុទ្ធ	៤៥.៧៤៧.៩១១.០០០រៀល	៥៦.៩៤៩.១៣១.០០០រៀល	៤៩.២៧៣.១០៤.០០០រៀល
ភាគលាភជាសាច់ប្រាក់សរុប	៩.១៤៩.៥៨២.២០០រៀល	១៣.២៦៩.៤៩៥.៣២៦រៀល	១៣.៩១៤.៨៣៦.១៨៨រៀល
ភាគលាភជាមូលបត្រកម្មសិទ្ធិសរុប		គ្មាន	គ្មាន
ភាគលាភផ្សេងទៀត		គ្មាន	គ្មាន
អនុបាតចំណាយភាគលាភ (%)	២០%	២៣,៣០%	២៨,២៤%
ទិន្នផលភាគលាភ (%)	***២,៣៩%	**៣%	*៣,៩០%
ភាគលាភក្នុងមួយមូលបត្រកម្មសិទ្ធិ	១០៥,២០រៀល	១៥២,៥៧រៀល	១៥៩,៩៩រៀល

* ថ្ងៃពិទទិផ្សារប្រចាំថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ គឺ ៤.១០០រៀល ** ថ្ងៃពិទទិផ្សារប្រចាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ គឺ ៥.០៨០រៀល *** ថ្ងៃពិទទិផ្សារប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ គឺ ៤.៤០០រៀល

ផ្នែកទី៣:

អភិបាលកិច្ចសាលាវិចិត្រ (ត)

៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា

ក- សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ.	ឈ្មោះអភិបាល	តំណែង	កាលបរិច្ឆេទ ក្លាយជាអភិបាល	កាលបរិច្ឆេទ បញ្ចប់អាណត្តិបច្ចុប្បន្ន
១	ឯកឧត្តម សឹម ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល	២៤/០២/២០១៤	២៤/០២/២០២០
២	ឯកឧត្តម សឹម ស៊ីថា	សមាជិកក្រុមប្រឹក្សាភិបាល	២៧/០៧/២០១២	២៧/០៧/២០២១
៣	ឯកឧត្តម ម៉ី វ៉ាន់	សមាជិកក្រុមប្រឹក្សាភិបាល	២៤/០២/២០១៤	២៤/០២/២០២០
៤	ឯកឧត្តម នួន ផារ៉ុត	សមាជិកក្រុមប្រឹក្សាភិបាល	១៨/០៨/២០១៧	១៨/០៨/២០២០
៥	លោក ឡុង ណារ៉ូ	សមាជិកក្រុមប្រឹក្សាភិបាល	០៨/០២/២០១៧	០៨/០២/២០២០
៦	លោកឧកញ៉ា ចាង យុនហៀង	អភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន	២០/០២/២០១៣	២០/០២/២០១៩
៧	លោក អោម សេងបូរ៉ា	អភិបាលឯករាជ្យ	២០/០២/២០១៣	២០/០២/២០១៩

ដោយយោងអនុក្រឹត្យស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ៨៨១ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចតែងតាំង **ឯកឧត្តម នួន ផារ៉ុត** អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ជាតំណាងថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសមាសភាពនៃសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ អាណត្តិទី៦ ជំនួស **ឯកឧត្តម យូន ស្រេង** អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី (១៨/០៨/២០១៧ ដល់ ១៨/០៨/២០២០)។

◆ ឈ្មោះលេខាធិការសហគ្រាសរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **បណ្ឌិត ជា វិសុទ្ធ**

ខ- ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល:

- ◆ កំណត់គម្រោងអភិវឌ្ឍន៍សហគ្រាស ដោយអនុលោមតាមទិសដៅកំណត់របស់រាជរដ្ឋាភិបាល យោងតាមសំណើរបស់អគ្គនាយក
- ◆ កំណត់គម្រោងថវិកាប្រចាំឆ្នាំ និងកម្មវិធីវិនិយោគ ព្រមទាំងហិរញ្ញប្បទានបម្រុងសម្រាប់សម្រេចកម្មវិធីវិនិយោគ
- ◆ អនុម័តលើរបាយការណ៍គណនេយ្យ (របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធផលលម្អិត)
- ◆ កំណត់នូវចន្លោះសម្រាប់ចាត់តាំងចំនួនក្របខ័ណ្ឌការងារបែបបទ និងប្រាក់បៀវត្សរបស់និយោជិត តាមសំណើរបស់អគ្គនាយក
- ◆ អនុញ្ញាតឲ្យបើក ឬសម្រេចឲ្យបិទសកម្មភាពរបស់ការិយាល័យភ្នាក់ងារ ឬតំណាង
- ◆ អនុញ្ញាតឲ្យទិញអចលនទ្រព្យគ្រប់ប្រភេទ ដោយគោរពតាមប្រកាស លេខ៩៩៧ សហវ.ទ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការ គ្រប់គ្រងលទ្ធកម្មនៅសហគ្រាសសាធារណៈ
- ◆ ជ្រើសរើសស្នងការគណនី និងកំណត់នូវលក្ខណៈជូនចំពោះស្នងការគណនី
- ◆ សម្រេចយល់ព្រមលើកិច្ចសន្យា ឬសន្ធិសញ្ញាផ្សេងៗ
- ◆ ធ្វើការពិនិត្យក្នុងចន្លោះពេលទៀតទាត់មួយ លើទិសដៅដែលបានកំណត់ឲ្យសហគ្រាស និងលើកឡើងនូវបណ្តាវិធានការកែសម្រួល
- ◆ លើកសំណើសុំកែប្រែលក្ខន្តិកៈ។

ក្រុមប្រឹក្សាភិបាល



ឯកឧត្តម សឹម ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦៧ និងបានទទួលបរិញ្ញាបត្រវិស្វកម្មគីមី នៅ វិទ្យាស្ថានជាន់ខ្ពស់បច្ចេកវិទ្យាគីមី ទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ក្នុងឆ្នាំ១៩៩៣ និងទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Swinburne University of Technology ទីក្រុងមែលប៊ែន ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០២។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ឯកឧត្តមបានបម្រើការងារ ឲ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅនាយកដ្ឋានផែនការ នាយកដ្ឋានសហប្រតិបត្តិការ និងការងារ អាស៊ាន និងអគ្គនាយកដ្ឋានឧស្សាហកម្ម។ ឯកឧត្តមបានបម្រើការងារឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ **ឯកឧត្តម សឹម ណារ៉ា** ជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃ រ.ទ.ស.ភ. ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។





បណ្ឌិត ស៊ីម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល

អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ ស៊ីវិលឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញ គ្រប់គ្រង ពាណិជ្ជកម្ម នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជា អនុប្រធានអង្គការ រដ្ឋាករទឹកខេត្ត ព្រះសីហនុពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែ មិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនាឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជា ប្រធានអង្គការ រដ្ឋាករទឹកខេត្ត ព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រ.ទ.ស.ភ. និងជាសមាជិក ក្រុមប្រឹក្សាភិបាល នៃ រ.ទ.ស.ភ. អាណត្តិទី៥ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។



ឯកឧត្តម ម៉ឺ ច័រ៉ាន់
សមាជិកក្រុមប្រឹក្សាភិបាល

តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៦៩ និងបានទទួល អនុបណ្ឌិត គោលនយោបាយសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ D'AUVERGNE ប្រទេសបារាំង នៅឆ្នាំ១៩៩៩។ ឯកឧត្តមបានទទួលបណ្ឌិតសេដ្ឋកិច្ចពាណិជ្ជកម្មនៃសាកលវិទ្យាល័យ PRESTON សហរដ្ឋអាមេរិក នៅឆ្នាំ២០០៩។ ឯកឧត្តម បានបម្រើការងារឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គនាយក នៃ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។ **ឯកឧត្តម ម៉ឺ ច័រ៉ាន់** ចូលជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។



ឯកឧត្តម ទួន ផារ៉េត្ត
សមាជិកក្រុមប្រឹក្សាភិបាល

តំណាងសាលារាជធានីភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨០ និងបានទទួលបរិញ្ញាបត្រ ច្បាប់ផ្នែកសាធារណៈ និងផ្នែកឯកជន នៅឆ្នាំ២០០១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅ Jean Moulin Lyon3 ឯកឧត្តមបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ វិជ្ជាជីវៈគុណការ និងវិទ្យាសាស្ត្រព្រហ្មទណ្ឌ និងបរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ នៅឆ្នាំ២០០៣។ ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ ឯកឧត្តម ជាជំនួយការនាយិកា នៅសាលាក្រុមប្រឹក្សា ឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ឯកឧត្តម ជាមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈ គុណការ។ ឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ឯកឧត្តមជាសាស្ត្រចារ្យច្បាប់ នៅចំនួនបីសាកលវិទ្យាល័យ។ ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ ឯកឧត្តមជាប្រធានក្រុមអ្នកច្បាប់ នៃការិ. ចៅក្រមស៊ើបអង្កេត នៅអង្គជំនុះ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឆ្នាំ២០០៧ ដល់បច្ចុប្បន្ន ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ចាប់ពីថ្ងៃទី១៧/០៦/២០១៧ មកដល់បច្ចុប្បន្ន ឯកឧត្តម ជាអភិបាលរង នៃសាលារាជធានីភ្នំពេញ។ **ឯកឧត្តម ទួន ផារ៉េត្ត** ចូលជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៦ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។



លោក ឡុង ឆារ៉ូ
សមាជិកក្រុមប្រឹក្សាភិបាល

តំណាងនិយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦។ នាឆ្នាំ១៩៨៩ លោកបានទទួលសញ្ញាបត្រវិស្វកម្ម ជំនាញ Mechanical នៅសាលាវិស្វកម្ម សម្រាប់ Plant and Construction George Dimidroff នៃប្រទេសអាស្ត្រីម៉ែង។ នៅឆ្នាំ២០០៦ លោកបានទទួលអនុបណ្ឌិត ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យធានស្ថិតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia) ។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១ ជាអនុប្រធានរោងចក្រភូមិព្រែក។ ជាបន្តបន្ទាប់ លោកបានកាន់តំណែងជាប្រធានការិយាល័យសិក្សាគម្រោងជាប្រធាននាយកដ្ឋានបច្ចេកទេស និងគម្រោង និងនៅឆ្នាំ២០០២ លោកជាអគ្គនាយករងនៃ រ.ទ.ស.ភ. ទទួលបន្ទុកនាយកដ្ឋានបច្ចេកទេសផែនការ និងនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។ ចាប់ពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន លោកអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកសាខាសេវាកម្ម ទឹកស្អាត និងអនាម័យ។ លោក ចូលជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៦ នៃ រ.ទ.ស.ភ. ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។



លោកឧកញ៉ា ចាន់ យុនហ្វេង
សមាជិកក្រុមប្រឹក្សាភិបាល

អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន

ជនជាតិចិន សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧១។ នៅឆ្នាំ១៩៩៥ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគីមីវិទ្យា នៅសកលវិទ្យាល័យបច្ចេកទេស តាលានបទពិសោធន៍ការងារ។ ពីឆ្នាំ២០០៣-២០០៨ លោកជានាយកគ្រប់គ្រងទូទៅនៃ Cambodia of China State Farms Group។ ពីឆ្នាំ២០០៨-២០១០ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃ Union Resource Investment Group Co., Ltd។ ពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃ Golden Fortune (Cambodia) Securities Plc / Golden Fortune Investment Group Co., Ltd / Golden Fortune Real Estate Co., Ltd និងGolden Fortune Mining Investment Co., Ltd។ លោកបានចូលជាសមាជិកក្រុមប្រឹក្សាភិបាល (ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន) អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។

អភិបាលឯករាជ្យ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងគណនេយ្យ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងលោកទទួលបានបណ្ឌិតកិត្តិយស គ្រប់គ្រងពាណិជ្ជកម្ម។ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ លោកជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund Cambodia។ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ លោកជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ បច្ចុប្បន្នលោកជាអគ្គនាយក Garuna Fund និងអ្នកសម្របសម្រួលវិនិយោគ HG Capital Partners and Blue Energy Partners។ លោកជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនប្រឹក្សាផ្តល់យោបល់ Aplus Consulting។ លោកជាប្រធានក្រុមប្រឹក្សាភិបាល របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អគ្គនាយក និងសហគ្រិន នៃ Aplus School For Professionals។ លោកជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ AEON Microfinance។ លោក ចូលជាសមាជិកក្រុមប្រឹក្សាភិបាល (ជាអភិបាលឯករាជ្យ) អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។



លោក ទេស សេង ធួរ៉ា
សមាជិកក្រុមប្រឹក្សាភិបាល





ផ្នែកទី៣:

អភិបាលកិច្ចសាស្ត្រ (ត)

៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា (ត)

ឃ- សេចក្តីសម្រេច និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ របស់ រ.ទ.ស.ក. ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ របៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានផែនការ និងគម្រោង។

២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ ដែលបានធ្វើការដេញថ្លៃ (២០ករណី) ពិគ្រោះថ្លៃ (២ករណី) និងចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមាន ទឹកប្រាក់សរុបចំនួន ១០.៤១១.២៨៣.២៥៦,៨៨រៀល។

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមដែលបានអនុវត្តក្នុងឆ្នាំ២០១៦ មានទឹកប្រាក់សរុបចំនួន ២.១៤៦.០២៧.៣២២រៀល និងចំណាយសរុបត្រីមាសទី១ ឆ្នាំ២០១៧ ចំនួន ២១១.៨៦១.៩៥០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត-ឯកភាពជាគោលការណ៍លើការជួសជុលផ្លូវក្រាលគ្រួស ក្រហមប្រវែង ២.០០០ម៉ែត្រ។

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៧.០៨១.៦១៧.១០០ រៀល
- ចំណេញមុនបង់ពន្ធ ១៦.២៩៥.២៨៩.៥០០ រៀល
- ចំណេញពិត ១៣.០៣៦.២៣១.៦០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី២ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៦០.៣៣៥.៩៣៦.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៦.៩៦៤.០៨៨.០០០ រៀល
- ចំណេញពិត ១៣.៥៧១.២៧០.៤០០ រៀល

៥. ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០១៦ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញចំនួន ៤៩.២៧៣.១០៤.០០០រៀល។

ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៦ ដូចខាងក្រោម៖

- បង្កើតភាគបំរុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- បង្កើតភាគបំរុងតាមសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣០.៤៣០.៩៥៧.៤១២រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ក ប្រចាំឆ្នាំ២០១៦៖



៥. ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០១៦ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញចំនួន ៤៩.២៧៣.១០៤.០០០រៀល។

ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៦ ដូចខាងក្រោម៖ (ត)

- អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៨,២៤%
- ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.៩១៤.៨៣៦.១៨៨ រៀល
- ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥៩,៩៩រៀល/ភាគហ៊ុន
- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនដែលត្រូវទទួលបានភាគលាភ: ២០ មេសា ២០១៧
- កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ: ២៨ មេសា ២០១៧

៦. ក្រុមប្រឹក្សាភិបាលបានសម្រេចលើពិធីមហាសន្និបាតភាគហ៊ុនិក លើកទី៥៖

- កាលបរិច្ឆេទកំណត់ទុក (Record Date): ២០ មេសា ២០១៧
- កាលបរិច្ឆេទមហាសន្និបាតភាគហ៊ុនិក លើកទី៥:១១ ឧសភា ២០១៧
- ពេលវេលា: ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
- ទីកន្លែងមហាសន្និបាតភាគហ៊ុនិក លើកទី៥: សាលប្រជុំធំ (ស្នាក់ការកណ្តាលទីកសួយ័តក្រុងភ្នំពេញ)
- របៀបវារៈ: សំខាន់ៗ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៦ និងទិសដៅអាជីវកម្មឆ្នាំ២០១៧

៧. ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងរបស់ រ.ទ.ស.ភ. នឹងលើកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ។

៨. ក្រុមប្រឹក្សាភិបាលទទួលបានជ្រាបនូវរបាយការណ៍សង្ខេបស្តីពីផែនការមេ ២០១៦-២០៣០ និងផែនការសកម្មភាពក្នុង ក្របខណ្ឌរាជធានីភ្នំពេញ និងណែនាំឲ្យ រ.ទ.ស.ភ. ធ្វើការសិក្សាបន្ត ដើម្បីបញ្ចប់ការសិក្សានេះ នៅក្នុងពេលឆាប់ៗខាងមុខ។

៩. ក្រុមប្រឹក្សាភិបាលអនុម័ត-ឯកភាពជាគោលការណ៍ និងស្នើសុំឲ្យ រ.ទ.ស.ភ. អនុវត្តការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ចំនួន ០៤ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមនីតិវិធី។

១០. នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានពិភាក្សា និងធ្វើការសម្រេចដូចខាងក្រោម៖

- ក. អនុម័ត-ឯកភាពលើការកែសម្រួលសមាសភាពនៃគណៈកម្មាធិការសវនកម្ម ដោយតែងតាំង **លោក ឡុង ណារ៉ូ** អភិបាលតំណាងនិយោជិត រ.ទ.ស.ភ. អាណត្តិទី៦ ជាសមាជិក ជំនួស **លោកស្រី ឆិន ចន្រ្ទា** អភិបាលតំណាង និយោជិត រ.ទ.ស.ភ. អាណត្តិទី៥។
- ខ. ក្រុមប្រឹក្សាភិបាលបានឯកភាពទទួលបានជ្រាបជាព័ត៌មានលើការប្តូរទីតាំងភ្ជាប់ចរន្តអគ្គិសនីពីអគ្គិសនីកម្ពុជា។
- គ. ឯកភាពជាគោលការណ៍តាមសំណើលើគម្រោងសាងសង់អគារអាជីវកម្មថ្មី។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ របស់ រ.ទ.ស.ភ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០នាទីរៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើខ្លឹមសារលទ្ធផលរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១. រ.ទ.ស.ភ ត្រូវរៀបចំគណៈកម្មការ ដើម្បីដោះស្រាយការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ក្បាល-កោះ ព្រែកឯង ព្រែកថ្មី និងវាលស្បូវ ក្នុងខណ្ឌច្បារអំពៅ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ២. អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ ត្រូវរៀបចំសំណើសុំទៅក្រសួងអាណាព្យាបាល លើករណីកែប្រែតម្លៃលក់ទឹកស្អាតរបស់ រ.ទ.ស.ភ ។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យ រ.ទ.ស.ភ. ទូទាត់ជូនក្រុមហ៊ុន VINCI Construction Grands Projets នូវអាករលើតម្លៃបន្ថែម (VAT) ក្នុងគម្រោងសាងសង់រោងចក្រនិរោធជំហាន២។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅ នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។
២. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ មានទឹកប្រាក់សរុបចំនួន ៤៩៥.៦៣១.៧០០រៀល។
៣. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ត្រីមាសទី២-ឆមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៨.៥៩៦.២០៥.៦០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨១៤.០៦៤.៨០០ រៀល
- ចំណេញពិត ១១.៨៥១.២៥២.៥០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការ ត្រីមាសទី៣ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៨.៩៩៩.០០៦.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨៥២.២៧៩.០០០ រៀល
- ចំណេញពិត ១១.៨៨១.៩២៥.០០០ រៀល

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានធ្វើការដេញថ្លៃ (៧ករណី) ពិគ្រោះថ្លៃ (២ករណី) និងបានចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមានទឹកប្រាក់សរុបចំនួន ១១.២១៧.៥៧៥.៦៥១.៧៥រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត ទៅលើផែនការលទ្ធកម្មកែតម្រូវ ឆមាសទី២ ឆ្នាំ២០១៧ (១៩កញ្ចប់) ដែលគ្រោងទឹកប្រាក់សរុបប្រមាណជា ១៤.២៨០លានរៀល។

៥. ឯកភាពអនុវត្តតារាងថ្លៃទឹកថ្មី តាមប្រកាសលេខ ១៤៩ MIH / ២០១៧ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ចេញដោយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអនុម័តវិធានគណនាថ្លៃលក់ទឹក។

៦. អនុម័តលើ ការកែសម្រួលរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ក. ដូចខាងក្រោម៖
- បន្ថែមការិយាល័យចំណូលខណ្ឌច្បារអំពៅ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានអាជីវកម្ម
 - បន្ថែមការិយាល័យប្រព័ន្ធចែកចាយទឹក ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផែនការ និងគម្រោង
 - ដំឡើងមន្ទីរពិសោធន៍ទឹក មានឋានៈស្មើការិយាល័យ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ ទឹក
 - កែឈ្មោះ “មណ្ឌលកុំព្យូទ័រ” ទៅជា “មណ្ឌលព័ត៌មានវិទ្យា”
 - បន្ថែមអង្គការនីតិកម្ម និងអធិការកិច្ច

៧. អនុម័តលើការទិញបំពង់ដែក និងបំពង់ដែក ដែលមានប្រវែងសរុប ៤៤.៩១៨ម៉ែត្រ ដោយផ្ទាល់ពីក្រុមហ៊ុន Powercode Enterprise ។

៨. ឯកភាពលើរបាយការណ៍ស្តីពី ផែនការមេ ឆ្នាំ២០១៧-២០៣០ ។
នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបអំពី ករណីសុំជាវចរន្តអគ្គិសនីផ្ទាល់ពីទ្វារចរន្តតង់ស្យុងមធ្យមនៃ អនុស្ថានីយ មកបម្រើឲ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំង៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការ ចំណាយទៅ លើអាករលើតម្លៃបន្ថែម (VAT) នូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុក សម្រាប់គម្រោងនិរោធ ជំហាន២ ដើម្បីបញ្ចប់ គម្រោង។



៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទីរសៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

ឯកភាពទទួលជ្រាបនូវរបាយការណ៍ស្តីពីការចេញវិក្កយបត្រថ្ងៃទឹកនាពេលបច្ចុប្បន្ន និងសម្រេចឲ្យ រ.ទ.ស.ក. ធ្វើការសិក្សាឡើងវិញនូវ សូចនាករមួយចំនួន ដើម្បីព្យាករណ៍ផែនការហិរញ្ញវត្ថុរយៈពេលវែង សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំលើកក្រោយ។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៣ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៣ អាណត្តិទី៦ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅមណ្ឌល កុំព្យូទ័រ។

២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ជាក់ស្តែង ៨ខែ + ប៉ាន់ស្មាន ៤ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២៣២.១៣៨.២៨៧.៦០០ រៀល
- ចំណេញមុនបង់ពន្ធ ៥២.០០៩.៨៤២.៣០០ រៀល
- ចំណេញពិត ៤១.៦០៧.៨៧៣.៩០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការ ឆ្នាំ២០១៨ ដូចខាងក្រោម៖

- ចំណូលសរុប ២៤៣.៥០៩.២៦៤.០០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៦៨៥.៧៦៦.០០០ រៀល
- ចំណេញពិត ៤៦.១៤៨.៦១៣.០០០ រៀល

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៥៨.០៩១.៦៥០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោង នៃការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម សម្រាប់ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៤០៣.៥៧៣.០០០រៀល។

៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ (១៣ករណី) និង ពិគ្រោះ ថ្លៃ (០១ករណី) មានទឹកប្រាក់សរុបចំនួន ២០.១០៦.៧១០.៥៦២,៩៨រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ គម្រោងផែនការកិច្ចលទ្ធកម្ម ឆ្នាំ២០១៨ (៦៣កញ្ចប់) ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ៨៤.៨៥១.៤៧៥.០៣៧រៀល។

៥. អនុម័តជ្រើសរើសក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត ជាសវនករឯករាជ្យ ដើម្បីធ្វើសវនកម្មលើ Project Account ទាក់ទងនឹងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងពង្រីកប្រព័ន្ធចែកចាយ។

៦. អនុម័តចូលរួមវិភាគទាននូវទឹកប្រាក់ចំនួន ១០.០០០.០០០រៀល សម្រាប់មូលនិធិអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តជាគោលការណ៍ក្នុងការកត់ត្រានូវសម្ភារតបណ្តាញចូលផ្ទះជូនអតិថិជន ចូលជាអចលនទ្រព្យរបស់ រ.ទ.ស.ក. ដោយគិតលំអសរយៈពេល ១២ឆ្នាំ។

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីចាត់ការប្រតិបត្តិនៃ រ.ទ.ស.ក ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលទ្ធផលនៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រី ជំនាញ រ.ទ.ស.ក ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យ នៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។
២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ជាក់ស្តែង ១០ខែ + ប៉ាន់ស្មាន ២ខែ) ដូចខាងក្រោម៖
 - ចំណូលសរុប ២៣៥.៤៣៦.៩៣១.៤៤៧ រៀល
 - ចំណេញមុនបង់ពន្ធ ៤៨.៧៥០.០៤៩.៤៩១ រៀល
 - ចំណេញពិត ៣៩.០០០.០៣៩.៦៣៣ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការត្រីមាសទី១ ឆ្នាំ២០១៨ ដូចខាងក្រោម៖

 - ចំណូលសរុប ៥៦.៧៨២.៦៤០.០០០ រៀល
 - ចំណេញមុនបង់ពន្ធ ១១.២៤៣.៩៨០.០០០ រៀល
 - ចំណេញពិត ៨.៩៩៥.១៨៤.០០០ រៀល
៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៣៦៨.៥០២.៥០០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការចំណាយថវិកាចំនួន ៤២លានរៀល/ឆ្នាំ (ចាប់ពីឆ្នាំ២០១៨) សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការជួយរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាលាណាដ្ឋកូរ៉េ។
៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ(១៥ករណី) ពិគ្រោះថ្លៃ(១ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់ចំនួន ១៨.២៥៧.៦០៧.០៩៧,៥៣រៀល។
៥. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនៈភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងពង្រីក ប្រព័ន្ធចែកចាយទឹក ដែលបានបញ្ចប់កិច្ចលទ្ធកម្ម ១០០% នៅខែតុលា ឆ្នាំ២០១៧។
៦. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនៈភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មនៅភាគខាងលិចរាជធានីភ្នំពេញ និងអនុម័តគោលការណ៍ ដើម្បីធ្វើការសិក្សាលើគម្រោងនេះបន្តទៀត។
៧. ឯកភាពលើរបាយការណ៍ស្តីពី ផែនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលបានស្នើសុំកិច្ចអន្តរាគមន៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរកទុនវិនិយោគ ដើម្បីអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហាន១។
៨. ឯកភាពលើសំណើសុំបង្វែរគម្រោងកាត់បន្ថយ CO₂ (JCM) ទៅអនុវត្តក្នុងឆ្នាំ២០១៨។



ង- ការបណ្តុះបណ្តាលអភិបាល

ក្នុងឆ្នាំ២០១៧ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានការបណ្តុះបណ្តាលអភិបាលនោះទេ។

ច- គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល

ច.១-គណៈកម្មាធិការសវនកម្ម

ច.១.១-សមាសភាព

ល.រ	ឈ្មោះគណៈកម្មាធិការ	តំណែង	
		ក្នុង រ.ទ.ស.ភ.	ក្នុងគណៈកម្មាធិការ
១	លោក អោម សេងបូរ៉ា	សមាជិកក្រុមប្រឹក្សាភិបាល-អភិបាលឯករាជ្យ	ប្រធាន
២	ឯកឧត្តម នេត មុន្នី	មន្ត្រីត្រួតពិនិត្យរដ្ឋ	អនុប្រធាន
៣	លោក ឡុង ណារ៉ូ	សមាជិកក្រុមប្រឹក្សាភិបាល-តំណាងនិយោជិត	សមាជិក

ច.១.២-សកម្មភាពការងារ

ក្នុងឆ្នាំ២០១៧ នេះ គណៈកម្មាធិការសវនកម្ម ពុំមានសកម្មភាពការងារនោះទេ។

ច.១.៣-បញ្ហាប្រឈម

ក្នុងឆ្នាំ២០១៧ នេះ គណៈកម្មាធិការសវនកម្ម ពុំមានបញ្ហាប្រឈមនោះទេ។

ច.២-គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

ច.២.១-សមាសភាព

ល.រ	ឈ្មោះគណៈកម្មាធិការ	តំណែង	
		ក្នុង រ.ទ.ស.ភ.	ក្នុងគណៈកម្មាធិការ
១	ឯកឧត្តម មី វ៉ាន់	សមាជិកក្រុមប្រឹក្សាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)	ប្រធាន
២	ឯកឧត្តម ស៊ីម ស៊ីថា	សមាជិកក្រុមប្រឹក្សាភិបាល (តំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)	អនុប្រធាន
៣	ឯកឧត្តម នួន ផាវ៉ែត	សមាជិកក្រុមប្រឹក្សាភិបាល (តំណាងសាលារាជធានីភ្នំពេញ)	សមាជិក
៤	លោកឧកញ៉ា ចាង យុនហៀង	សមាជិកក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន)	សមាជិក
៥	លោក ជូ ផល្លា	ប្រធានអង្គភាពលទ្ធកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	សមាជិក

ច.២.២-សកម្មភាពការងារ

ក្នុងឆ្នាំ២០១៧ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ពុំមានសកម្មភាពការងារនោះទេ។

ច.២.៣-បញ្ហាប្រឈម

ក្នុងឆ្នាំ២០១៧ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ពុំមានបញ្ហាប្រឈមនោះទេ។

ផ្នែកទី៣: អភិបាលកិច្ចសាលា (ត)

៤- បុគ្គលិកជាន់ខ្ពស់

ក- សមាសភាពបុគ្គលិកជាន់ខ្ពស់

ល.រ	ឈ្មោះ	តំណែង
១	ឯកឧត្តម ស៊ឹម ស៊ីថា	អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
២	ឯកឧត្តម នេត មុនី	មន្ត្រីត្រួតពិនិត្យរដ្ឋ
៣	លោក រស់ គឹមលាង	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៤	លោក ឡុង ណារ៉ូ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៥	លោក សំរិទ្ធ សុវិទ្យា	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៦	បណ្ឌិត ជា វិសុទ្ធ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៧	លោក កែវ សុវណ្ណវិទូ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៨	លោក ចាន់ ពិសិដ្ឋ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៩	លោកស្រី ជិន ចន្ទ្រា	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១០	លោក ឡាច បដិណា	ទីប្រឹក្សាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១១	លោក ស៊ឹម ខេងលីន	ទីប្រឹក្សាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១២	លោក ជា សតិកទូ	ប្រធាននាយកដ្ឋាន ផែនការ និងគម្រោង
១៣	លោក ម៉ា ណូរ៉ានី	ប្រធាននាយកដ្ឋាន ផលិតកម្ម និងផ្គត់ផ្គង់ទឹក
១៤	លោក ឱម អដ្ឋរស	ប្រធាននាយកដ្ឋាន អាជីវកម្ម
១៥	លោកស្រី រឿន ណារី	ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
១៦	លោកស្រី សេង គាតារា	ប្រធានសវនកម្មផ្ទៃក្នុង
១៧	លោក សារុធ វឌ្ឍនា	ប្រធានមណ្ឌលព័ត៌មានវិទ្យា
១៨	លោក ហាក់ វុឌ្ឍី	ប្រធាននីតិកម្ម និងអធិការកិច្ច



បុគ្គលិកជាន់ខ្ពស់



ឯកឧត្តម ស៊ីម ស៊ីថា
អគ្គនាយក

អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុង ឆ្នាំ១៩៨៩។ ឯកឧត្តម ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ ឯកឧត្តម បានបញ្ចប់និក្ខេបបទ ថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជាអនុប្រធានអង្គការ រដ្ឋាករទឹកខេត្ត ព្រះសីហនុពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែ មិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនា ឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តម មានតួនាទីជា ប្រធានអង្គការរដ្ឋាករទឹកខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ **ឯកឧត្តម ស៊ីម ស៊ីថា** ជាអគ្គនាយក រ.ទ.ស.ភ. និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃ រ.ទ.ស.ភ. អាណត្តិទី៥ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូត មកដល់បច្ចុប្បន្ន។



ឯកឧត្តម អេង សុខ្សី
មន្ត្រីត្រួតពិនិត្យរដ្ឋ

មន្ត្រីត្រួតពិនិត្យរដ្ឋ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រ សាលាកម្រិតសិក្សាទី៣ ភ្នំពេញ ក្នុងឆ្នាំ១៩៨៤។ ឯកឧត្តមបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ចរោងចក្រ នៅសាលាវិស្វកម្ម បច្ចេកទេសគមនាគមន៍ នៃប្រទេសអាស្ត្រាលីម៉ង់ ក្នុងឆ្នាំ១៩៨៨ និងបានទទួលអនុបណ្ឌិត សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅសកលវិទ្យាល័យឡុងដុង (កម្ពុជា និងអង់គ្លេស) ក្នុងឆ្នាំ១៩៩៧។ **ឯកឧត្តម អេង សុខ្សី** បានបម្រើការងារឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជាមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន។

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



លោក សេង សីមលាង
អគ្គនាយករង

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នាឆ្នាំ១៩៩២ លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាឆ្នាំ២០០៣ លោកបានទទួលអនុបណ្ឌិត លើជំនាញហិរញ្ញវត្ថុ ពីសកលវិទ្យាល័យធាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia)។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៨០ និងមានតួនាទីជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ រហូតដល់ចុងឆ្នាំ២០១១។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោកមានតួនាទីជាអគ្គនាយករង រ.ទ.ស.ក. ទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ។ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន លោកជាអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងទទួលខុសត្រូវបន្ថែមជា ប្រធាននាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ។

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



លោក ខ្យង ណារ៉ូ
អគ្គនាយករង

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦។ នាឆ្នាំ១៩៨៩ លោកបានទទួលសញ្ញាបត្រវិស្វកម្ម ជំនាញ Mechanical នៅសាលាវិស្វកម្ម សម្រាប់ Plant and Construction George Dimidroff នៃប្រទេសអាស្ត្រាលីម៉ង់។ នៅឆ្នាំ២០០៦ លោកបានទទួលអនុបណ្ឌិត ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យធាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia) ។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១ ជាអនុប្រធានរោងចក្រកូមីព្រែក។ ជាបន្តបន្ទាប់ លោកបានកាន់តំណែងជាប្រធានការិយាល័យសិក្សាគម្រោងជាប្រធាននាយកដ្ឋានបច្ចេកទេស និងគម្រោង និងនៅឆ្នាំ២០០២ លោកជាអគ្គនាយករងនៃ រ.ទ.ស.ក. ទទួលបន្ទុកនាយកដ្ឋានបច្ចេកទេសផែនការ និងនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។ ចាប់ពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន លោកអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកសាខាសេវាកម្ម ទឹកស្អាត និងអនាម័យ។ លោក ចូលជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៦ នៃ រ.ទ.ស.ក. ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។





លោក ស៊ីន្ទ សុវិធា
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៦៤។ លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ជំនាញមេកានិចឧស្សាហកម្មធុនស្រាលនៃមហាវិទ្យាល័យម៉ាស៊ីន និងបរិក្ខារ ឧស្សាហកម្ម នៅទីក្រុងលេនីនក្រាត សហភាពសូវៀត នាឆ្នាំ១៩៩១។ បន្ទាប់មកទៀត លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Charles Sturt University of Australia) នាឆ្នាំ២០០៣។ លោកបានចូលបម្រើការនៅ រ.ទ.ស.ភ.នាឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៣ លោកមានឋានៈជាប្រធាននាយកដ្ឋានផែនការ និងគម្រោង។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករង រ.ទ.ស.ភ. ទទួលបន្ទុកការងារផែនការ និងវិនិយោគ ។



បណ្ឌិត ជា វិសុទ្ធ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៦០។ នាខែកក្កដា ១៩៨៤ លោកបានបញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យភាសា Leipzig នៃប្រទេសអាល្លឺម៉ង់។ នាខែកុម្ភៈ ១៩៨៩ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត នៅមហាវិទ្យាល័យបច្ចេកវិទ្យា Dresden ប្រទេសអាល្លឺម៉ង់ លើមុខជំនាញវិស្វកម្មគ្រប់គ្រងទឹក (Water Management Engineering)។ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត នៅមហាវិទ្យាល័យ Dresden ប្រទេសអាល្លឺម៉ង់ នាខែមីនា ឆ្នាំ១៩៩៤។ លោកចូលបម្រើការនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩៧ លោកមានតួនាទីជាជំនួយការអគ្គនាយក។ ចាប់ពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាលេខាធិការសហគ្រាស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។



លោក កែវ សុវណ្ណវិទ្ធ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ មករា ១៩៦៩។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់នាឆ្នាំ១៩៩៥ ជំនាញដោះស្រាយបញ្ហា និងការរីកចម្រើនរបស់ក្រុមហ៊ុន នៅសកលវិទ្យាល័យ ស្ថាបត្យកម្ម និងសំណង់ នៃអតីតសហភាពសូវៀត។ ចាប់ពីឆ្នាំ១៩៩៦ លោកជាមន្ត្រី នៃមន្ទីររៀបចំក្រុង និងសំណង់ រាជធានីភ្នំពេញ។ នាឆ្នាំ២០០០ មកទល់បច្ចុប្បន្ន លោក បានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារផលិតកម្ម និងផ្គត់ផ្គង់ទឹក ។



លោក ចាន់ ពិសិដ្ឋ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៧៦។ លោកបានទទួលបរិញ្ញាបត្រនាឆ្នាំ១៩៩៩ ជំនាញអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បន្ទាប់មកទៀតលោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រភ្នំពេញ នាឆ្នាំ២០០៥។ លោកបានចូលបម្រើការនៅ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅការិយាល័យកិច្ចការទឹក (នាយកដ្ឋានទឹកស្អាត) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១។ ពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៩ លោកជាអនុប្រធានការិយាល័យកិច្ចការទឹក ដល់ឆ្នាំ២០០៩ លោកទទួលបានការតែងតាំងជាប្រធានការិយាល័យកិច្ចការទឹក នៃនាយកដ្ឋានទឹកស្អាត។ ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន លោកបានចូលបម្រើការនៅ រ.ទ.ស.ភ. ជាអគ្គនាយករងទទួលបន្ទុករដ្ឋបាល និងធនធានមនុស្ស។



លោកស្រី ចិន ចម្រ្កា
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៦០។ នាឆ្នាំ២០០៧ លោកស្រីបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកស្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្មរាជធានី ឋានៈជាប្រធានអគារស្បៀង។ លោកស្រីបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៣។ ជាបន្តបន្ទាប់ លោកស្រីបានកាន់តំណែងជា ប្រធានការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានអាជីវកម្ម។ ឆ្នាំ២០១២ លោកស្រី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្ម។ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន លោកស្រី ត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកការងារអាជីវកម្ម។



លោក ឡាច មង្គលា
ទីប្រឹក្សាអគ្គនាយក

ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៤ និងបានទទួលសញ្ញាបត្រមធ្យមសិក្សាភាគII នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ឆ្នាំ១៩៧៤។ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ លោកជាគណនេយ្យករ ក្រុមហ៊ុនឧស្សាហកម្ម មន្ទីរពាណិជ្ជកម្មរដ្ឋធានីភ្នំពេញ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ លោកជាប្រធានការិយាល័យគណនេយ្យ ក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋានមន្ទីរពាណិជ្ជកម្មរដ្ឋធានីភ្នំពេញ។ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ លោកជាអនុប្រធានការិយាល័យគណនេយ្យ នៃមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ ជាប្រធានការិយាល័យគណនេយ្យ នៃ រ.ទ.ស.ភ. ពីឆ្នាំ ១៩៩៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ លោកជាអនុប្រធាននាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ រ.ទ.ស.ភ. ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤ លោកជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ រ.ទ.ស.ភ.។ លោកជា ទីប្រឹក្សាអគ្គនាយក រ.ទ.ស.ភ. ទទួលបន្ទុកជំនួយការលើការងារ គណនេយ្យ និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។

ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



លោក ស៊ីម ខេងលីន
ទីប្រឹក្សាអគ្គនាយក

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៧ និងបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៧៥។ លោកបានបម្រើការងារឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាប្រធាននាយកដ្ឋាន អាជីវកម្ម ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ លោកជាទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកជំនួយការលើការងារអាជីវកម្ម ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

ប្រធាននាយកដ្ឋានផែនការ និងគម្រោង



លោក ជា សតិកន្ទ
ប្រធាននាយកដ្ឋាន

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រថ្នាក់ឧត្តមសិក្សា នៅសហភាពសូវៀត ក្នុងឆ្នាំ១៩៩១។ លោកបានបម្រើការងារឲ្យ រ.ទ.ស.ភ. មានតួនាទីជាអ្នកសិក្សា និងគូសប្លង់បំពង់ចាស់នៃប្រព័ន្ធបណ្តាញ ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ លោកទទួលខុសត្រូវដាក់បំពង់ចែកចាយ និងបំពង់មេនាំទឹក ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ លោកជា សមាជិកអង្គការលទ្ធកម្ម។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោកជាអ្នកត្រួតពិនិត្យការងារដាក់បំពង់មេនាំទឹក ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោកមានតួនាទី ជាប្រធានការិយាល័យបណ្តាញមេ។ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ លោកជាអនុប្រធាននាយកដ្ឋានផែនការ និងបច្ចេកទេស។ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន លោកទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានផែនការ និងគម្រោង។

ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក



លោក ម៉ា ណូរ៉ាវីន
ប្រធាននាយកដ្ឋាន

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ លើជំនាញផ្នែកវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០០៨ លោកទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញ Socio-Environmental Engineering នៅប្រទេសជប៉ុន។ លោកចូលបម្រើការងារនៅ រ.ទ.ស.ភ. នៅឆ្នាំ១៩៩៧ និងទទួលបានការតែងតាំងជាប្រធានការិយាល័យសិក្សាគម្រោង នាឆ្នាំ២០០៣។ នៅឆ្នាំ២០០៨ បានទទួលការតែងតាំងជាអនុប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ហើយចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្នជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។



លោក ឱម អៀនសេ
ប្រធាននាយកដ្ឋាន

ប្រធាននាយកដ្ឋាន អាជីវកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ១៩៦១។ នាឆ្នាំ១៩៨៥ លោកបានទទួលសញ្ញាបត្រកម្មករជំនាញ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈប្រទេសសហភាពសង្គមនិយមសូវៀត។ ឆ្នាំ១៩៨៧ លោកបានទទួលសញ្ញាបត្រទូតិយភូមិ នៅវិទ្យាល័យបាក់ទុកបំពេញវិជ្ជាក្រៅម៉ោងធ្វើការ។ ឆ្នាំ១៩៩៣ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងប្រព័ន្ធកាកសំណល់ នៅវិទ្យាស្ថានស្ថាបត្យកម្ម និងកាកសំណល់ប្រទេសសហភាពសង្គមនិយមសូវៀត។ លោកបានបម្រើការងារឲ្យ រ.ទ.ស.ភ. ជាបុគ្គលិកតបណ្តាញចូលផ្ទះ នៅឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២។ ឆ្នាំ១៩៨៥ លោកជាបុគ្គលិកជួសជុល នៅរោងជាងយន្តសាស្ត្រ។ ឆ្នាំ១៩៨៧ លោកជាបុគ្គលិក នៅការិយាល័យផែនការ និងបច្ចេកទេស។ ឆ្នាំ១៩៩៣ លោកជាមន្ត្រីបច្ចេកទេស នៅការិយាល័យបណ្តាញចូលផ្ទះ។ ឆ្នាំ១៩៩៧ លោកជាអនុប្រធានការិយាល័យបណ្តាញចូលផ្ទះ។ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្មចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។



លោកស្រី ឡឺន ណារី
ប្រធាននាយកដ្ឋាន

ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៦៧។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាឆ្នាំ២០០៤ ជំនាញផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀល-ប្រាយ។ នៅឆ្នាំ២០១១ លោកស្រីបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ នាឆ្នាំ១៩៨៦ លោកស្រីជាបុគ្គលិកមន្ទីរផែនការក្រុងភ្នំពេញ។ លោកស្រីចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ ១៩៩១ មានតួនាទីជាអនុប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ១៩៩៧ និងជាប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។



លោកស្រី សេង សាកាត
ប្រធានសវនកម្មផ្ទៃក្នុង

ប្រធានសវនកម្មផ្ទៃក្នុង

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៦៦។ លោកស្រីបានទទួលបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាឆ្នាំ២០០៤ ផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។ នាឆ្នាំ១៩៨៧ លោកស្រីជាបុគ្គលិកមន្ទីរពនិជ្ជកម្មរាជធានីភ្នំពេញ។ លោកស្រីចូលបម្រើការងារនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៧ លោកស្រីជាប្រធានផ្នែកគណនេយ្យ និងជាអនុប្រធានការិយាល័យគណនេយ្យនៅឆ្នាំ២០១២។ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជា ប្រធានសវនកម្មផ្ទៃក្នុង។





លោក សាសុត ច័ន្ទសា
ប្រធានមណ្ឌលព័ត៌មានវិទ្យា

ប្រធានមណ្ឌលព័ត៌មានវិទ្យា

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨១។ លោកបានទទួលបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាឆ្នាំ២០០២ ឯកទេសវិទ្យាសាស្ត្រកុំព្យូទ័រ នៅសកលវិទ្យាល័យនំរុន។ នាឆ្នាំ២០០៤ ដល់២០០៥ លោកជាប្រធានក្រុម បច្ចេកទេសគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ លោកជាប្រធានផ្នែក គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ លោកជាអនុប្រធានការិយាល័យ នៃមណ្ឌលកុំព្យូទ័រ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ លោកជាប្រធានការិយាល័យនៃមណ្ឌលកុំព្យូទ័រ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន លោកទទួលបានការតែងតាំងជាប្រធានមណ្ឌលកុំព្យូទ័រ។

ប្រធាននីតិកម្ម និងអធិការកិច្ច



លោក ហាង ចុឡី
ប្រធាននីតិកម្ម និងអធិការកិច្ច

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៨។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ រដ្ឋបាលសាធារណៈជំនាក់ទី៤ គ្រឹះស្ថានបណ្តុះបណ្តាល CUP ភ្នំពេញ។ នាឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ លោកជាប្រធានសាខាចំណូលដូនពេញ នៃការិយាល័យអាជីវកម្ម (រ.ទ.ស.ក) ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៨ លោកជាអនុប្រធានការិយាល័យអាជីវកម្ម (រ.ទ.ស.ក) ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ ជាជំនួយការការិយាល័យបណ្តាញមេនៃនាយកដ្ឋានបច្ចេកទេស (រ.ទ.ស.ក) ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ ជាអនុប្រធានការិយាល័យទំនាក់ទំនងអតិថិជននៃនាយកដ្ឋានអាជីវកម្ម ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ ជាអនុប្រធានសវនកម្មផ្ទៃក្នុង។ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន លោកទទួលបានការតែងតាំងជា ប្រធាននីតិកម្ម និងអធិការកិច្ច។



ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

៤- បុគ្គលិកជាន់ខ្ពស់

ខ- តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិកជាន់ខ្ពស់

ឯកឧត្តម ស៊ឹម ស៊ីថា (អគ្គនាយក)

- រៀបចំការប្រជុំក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវលេខាធិការកិច្ច
- ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ហើយធ្វើឲ្យសម្រេចនូវគោលនយោបាយ ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំគម្រោងការងារសហគ្រាស ហើយដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- រៀបចំរបាយការណ៍ប្រចាំត្រីមាស ឆ្នាំ អំពីសកម្មភាព ធ្វើតុល្យការហិរញ្ញវត្ថុ ប្រចាំត្រីមាស ឆ្នាំ និងដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- ប្រើប្រាស់ និងចាត់ចែងនិយោជិត រ.ទ.ស.ភ. ក្នុងកម្រិតក្របខ័ណ្ឌ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងស្របតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងលក្ខន្តិកៈបុគ្គលិកនៃ រ.ទ.ស.ភ.
- ជ្រើសរើសតែងតាំង ដកហូតមុខងារ ឬបណ្តេញចោលនូវបុគ្គលិក និងអនុវត្តសិទ្ធិអំណាចតាមឋានានុក្រមរៀបចំកិច្ចសន្យា និងចុះហត្ថលេខាលើសន្ធិសញ្ញាស្របតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- មានសិទ្ធិផ្តល់អំណាច និងសិទ្ធិចុះហត្ថលេខារបស់ខ្លួនទៅឲ្យនាយកមួយរូប ឬច្រើនរូប ឬទៅឲ្យភ្នាក់ងារដទៃណាមួយដែលខ្លួនជ្រើសរើស
- ជារួម អគ្គនាយក មានមុខងារដឹកនាំ និងគ្រប់គ្រងរាល់ការងារចាំបាច់ទាំងអស់សម្រាប់ធានាដំណើរការជាប្រក្រតីរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម នេត មុនី (មន្ត្រីត្រួតពិនិត្យរដ្ឋ)

- ត្រួតពិនិត្យលើ រ.ទ.ស.ភ. ជាពិសេសលើទិដ្ឋភាពហិរញ្ញវត្ថុ
- បំពេញកាតព្វកិច្ចរបស់ រ.ទ.ស.ភ. ដែលមានចែងក្នុងច្បាប់ និងបទបញ្ជាទាំងឡាយជាធរមាន
- អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- តាមដានការប្រព្រឹត្តទៅ និងការអភិវឌ្ឍន៍របស់ រ.ទ.ស.ភ.

លោក រស់ គឹមលាង (អគ្គនាយករង)

- ទទួលបន្ទុកហិរញ្ញកិច្ច និងទីផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងជាជំនួយការអគ្គនាយកលើកិច្ចការផ្សារមូលបត្រ កិច្ចការអាជីវកម្ម កិច្ចការផែនការអាជីវកម្ម-វិនិយោគប្រចាំឆ្នាំ និងការងារសវនកម្មផ្ទៃក្នុង។

លោក ឡុង ណារ៉ូ (អគ្គនាយករង)

- ទទួលបន្ទុកសាខា សេវាកម្មទឹកស្អាត និងអនាម័យ
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រង សាខាសេវាកម្មទឹកស្អាត និងអនាម័យ ព្រមទាំងធ្វើការទាក់ទង ស្វែងរកទីផ្សារការងារសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុង និងក្រៅប្រទេស។



ខ- តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិកជាន់ខ្ពស់ (ត)

លោក សំរិទ្ធ សុវិទ្យា (អគ្គនាយករង)

- ទទួលបន្ទុកផែនការនិងវិនិយោគ
- ជាជំនួយការអគ្គនាយកក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានផែនការ និងគម្រោង និងជាជំនួយការអគ្គនាយកលើកិច្ចការធ្វើផែនការវិនិយោគប្រចាំឆ្នាំ ការងារបច្ចេកទេស ព្រមទាំងការងារសហប្រតិបត្តិការជាមួយអ្នកផ្តល់ជំនួយ និងហិរញ្ញប្បទាន។

បណ្ឌិត ជា សុទ្ធ (អគ្គនាយករង)

- ទទួលបន្ទុកលេខាធិការសហគ្រាស
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងលេខាធិការដ្ឋាន។

លោក កែវ សុវណ្ណវិទ្ធ (អគ្គនាយករង)

- ទទួលបន្ទុកផលិតកម្ម និងផ្គត់ផ្គង់ទឹក
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានផលិតកម្មនិងផ្គត់ផ្គង់ទឹក ព្រមទាំងតាមដាន និងធ្វើការវិភាគលក្ខណៈសេដ្ឋកិច្ច នៃការងារផលិតកម្ម និងថែទាំប្រព័ន្ធចែកចាយទឹក រួមទាំងការងារកាត់បន្ថយទឹកបាត់បង់។

លោក ចាន់ ពិសិដ្ឋ (អគ្គនាយករង)

- ទទួលបន្ទុករដ្ឋបាល និងធនធានមនុស្ស
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។

លោកស្រី ងិន ចន្រ្ទា (អគ្គនាយករង)

- ទទួលបន្ទុកការងារអាជីវកម្ម
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានអាជីវកម្ម

លោក ឡាច បដ្ឋណា (ទីប្រឹក្សាអគ្គនាយក)

- ទទួលបន្ទុកលើការងារ គណនេយ្យ និងហិរញ្ញវត្ថុ

លោក ស៊ឹម ខេងលីន (ទីប្រឹក្សាអគ្គនាយក)

- ទទួលបន្ទុកលើការងារ អាជីវកម្ម

លោក ជា សតិកិច្ច (ប្រធាននាយកដ្ឋាន ផែនការ និងគម្រោង)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានផែនការ និងគម្រោង

លោក ម៉ា ណូរ៉ានី (ប្រធាននាយកដ្ឋាន ផលិតកម្ម និងផ្គត់ផ្គង់ទឹក)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក

លោក ឱម អដ្ឋរស (ប្រធាននាយកដ្ឋាន អាជីវកម្ម)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានអាជីវកម្ម

លោកស្រី រឿន ណារី (ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស

លោកស្រី សេង គាតា (ប្រធានសវនកម្មផ្ទៃក្នុង)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ សវនកម្មផ្ទៃក្នុង

លោក សាវុធ វឌ្ឍនា (ប្រធានមណ្ឌលព័ត៌មានវិទ្យា)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ មណ្ឌលព័ត៌មានវិទ្យា

លោក ហាក់ រុដ្ឋី (ប្រធាននីតិកម្ម និងអធិការកិច្ច)

- ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នីតិកម្ម និងអធិការកិច្ច

ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

គ- ការបណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកជាន់ខ្ពស់

ក្នុងឆ្នាំ២០១៧ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានការបណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកជាន់ខ្ពស់ នោះទេ។

៥- ការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់

ក- បណ្តឹងពាក់ព័ន្ធនឹងក្លែងបន្លំធនធានឡើងចំពោះក្រុមហ៊ុន ដែលបុគ្គលិកជាន់ខ្ពស់ ឬអភិបាល

របស់ រ.ទ.ស.ភ. ធ្លាប់ជាអភិបាល បុគ្គលិកជាន់ខ្ពស់ ឬជាកម្មសិទ្ធិករ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ធ្លាប់មានការពាក់ព័ន្ធនឹង បណ្តឹងក្លែងបន្លំធនធានឡើងចំពោះក្រុមហ៊ុនដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់របស់ រ.ទ.ស.ភ. ធ្លាប់ជាអភិបាល ឬជាសហកម្មសិទ្ធិករ នោះទេ។

ខ- ការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការចំពោះអភិបាល ឬបុគ្គលិកជាន់ខ្ពស់

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ធ្លាប់ត្រូវបានផ្តន្ទាទោសពី បទឧក្រិដ្ឋ ឬកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការនោះទេ។

គ- ការសម្រេចជាស្ថាពរ ឬជាបណ្តោះអាសន្នរបស់តុលាការមានសមត្ថកិច្ច ចំពោះអភិបាល

ឬបុគ្គលិកជាន់ខ្ពស់ ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិត ទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះនៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ទទួលបានការសម្រេចជាស្ថាពរ ឬជាបណ្តោះអាសន្នរបស់តុលាការមានសមត្ថកិច្ច ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់ កំហិតទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះនៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយនោះទេ។

ឃ- ការសម្រេចរបស់គណៈកម្មការមូលបត្រកម្ពុជា ឬគណៈកម្មការមូលបត្របរទេស ឬនិយ័តករនៃ វិស័យផ្សេងទៀត ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិត ទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់ នៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ទទួលបានការសម្រេចពី គណៈកម្មការមូលបត្រកម្ពុជា ឬគណៈកម្មការមូលបត្របរទេស ឬនិយ័តករនៃវិស័យផ្សេងទៀត ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិតទៅលើសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយនោះទេ។



៦- លាភការ ឬប្រាក់បំណាច់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ក- ឈ្មោះ តំណែងអភិបាល និងបុគ្គលិកជាន់ខ្ពស់ និងប្រាក់បំណាច់ ឬលាភការដែលទទួលបាន

ល.រ	ឈ្មោះអភិបាល និងបុគ្គលិកជាន់ខ្ពស់	មុខដំណែងក្នុង រ.ទ.ស.ក.	ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ មធ្យមប្រចាំឆ្នាំ ២០១៧ (ពាន់រៀល)	ចំនួនសរុប ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មិនបូក បញ្ចូលប្រាក់សោធននិវត្តន៍ (ពាន់រៀល)
១	ឯកឧត្តម ស៊ឹម ស៊ីថា	អគ្គនាយក	២៧.៨២២	៣៣៣.៨៦២
២	លោក រស់ គឹមលាង	អគ្គនាយករង	១៥.៤២២	១៧៩.៣៥៥
៣	លោក ឡុង ណារ៉ូ	អគ្គនាយករង	២៣.៤៧៦	២៧៥.៩៩៦
៤	លោក សំរិទ្ធ សុវិទ្យា	អគ្គនាយករង	១៥.៤២២	១៧៩.៣៥៥
៥	បណ្ឌិត ជាវិសុទ្ធ	អគ្គនាយករង	១៥.១២៣	១៨១.៤៧៣
៦	លោក កែវ សុវណ្ណវិទ្ធ	អគ្គនាយករង	១៣.៥៦៦	១៥៧.៩៥៥
៧	លោក ចាន់ ពិសិដ្ឋ	អគ្គនាយករង	១២.៧៩៥	១៥៣.៥៣៥
៨	លោកស្រី ឆិន ចន្ទ្រា	អគ្គនាយករង	១៦.៧៦៥	១៩៦.១៦៣
៩	លោក ឡាច បដ្ឋណា	ទីប្រឹក្សាអគ្គនាយក	១.៨៤២	២២.១០០
១០	លោក ស៊ឹម ខេងលីន	ទីប្រឹក្សាអគ្គនាយក	៣.១១៧	៣៧.៤០០
១១	លោក ជា សតិកទ្ធ	ប្រធាននាយកដ្ឋានផែនការ និងគម្រោង	១០.៩៨៦	១២៧.៩៦០
១២	លោក ម៉ាណូរ៉ាវីន	ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក	១៣.៤៣២	១៥៦.១៦៧
១៣	លោក ឱម អដ្ឋរស	ប្រធាននាយកដ្ឋានអាជីវកម្ម	៩.៦៧៤	១១២.៨២៣
១៤	លោកស្រី រឿន ណារី	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស	១៤.០៣៩	១៦៣.១៧០
១៥	លោកស្រី សេង គាតារា	ប្រធានសវនកម្មផ្ទៃក្នុង	៩.៤៤៥	១១០.២១៩
១៦	លោក សារុធ វឌ្ឍនា	ប្រធានមណ្ឌលព័ត៌មានវិទ្យា	២.០៥៩	២៣.៩២៤
១៧	លោក ហាក់ រុដ្ឋី	ប្រធាននីតិកម្ម និងអធិការកិច្ច	១.៩៨០	២៣.០១៣

ផ្នែកទី៣:

អភិបាលកិច្ចសាល័យកម្ម (ត)

៦- លាភការ ឬប្រាក់បំណាច់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ខ- ចំនួនប្រាក់បំណាច់ ឬលាភការសរុបដែលបើកឲ្យអភិបាលមិនប្រតិបត្តិ

រ.ទ.ស.ភ. មានអភិបាលមិនប្រតិបត្តិចំនួន ៥រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងស្ថាប័ន-ក្រសួង ដែលមិនប្រតិបត្តិការងារប្រចាំថ្ងៃនៅក្នុង រ.ទ.ស.ភ. និងតែងតាំងដោយអនុក្រឹត្យ។

ដែលចំនួនប្រាក់បំណាច់ ឬលាភការសរុបមានចំនួន ៦៨៧.០៩៩ពាន់រៀល

គ- ចំនួនប្រាក់បំណាច់ ឬលាភការជាកញ្ចប់ដែលបានបើកឲ្យអភិបាល និងបុគ្គលិកជាន់ខ្ពស់

រ.ទ.ស.ភ. មានអភិបាលសរុបទាំងអស់ចំនួន ៧រូប និងបុគ្គលិកជាន់ខ្ពស់ចំនួន ១៧រូប រួមទាំងមន្ត្រីត្រួតពិនិត្យរដ្ឋ។ ខាងក្រោមគឺចំនួនសរុប (ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មិនបូកបញ្ចូលប្រាក់សោធននិវត្តន៍) ៖

- ◆ អភិបាលទាំងអស់ ១.២៩៦.៩៥៧ពាន់រៀល
- ◆ បុគ្គលិកជាន់ខ្ពស់ទាំងអស់ ១.៨២៤.៦១២ពាន់រៀល

ឃ- ចំនួនប្រាក់បំណាច់ ឬលាភការសរុបសម្រាប់រយៈពេល ០១ (មួយ) ឆ្នាំខាងមុខ ដែលត្រូវផ្តល់ជូនអភិបាល និងបុគ្គលិកជាន់ខ្ពស់

ប្រាក់បំណាច់ ឬលាភការសរុបសម្រាប់រយៈពេល០១ (មួយ) ឆ្នាំខាងមុខដែលត្រូវផ្តល់ជូនអភិបាល និងបុគ្គលិកជាន់ខ្ពស់ មានដូចខាងក្រោម៖

- ◆ អភិបាលទាំងអស់ ១.៣៦១.៨០៥ពាន់រៀល
- ◆ បុគ្គលិកជាន់ខ្ពស់ទាំងអស់ ១.៩១៥.៨៤២ពាន់រៀល

ង- ការបង្កើនប្រាក់បំណាច់ ឬលាភការសរុប ក្នុងចំនួនច្រើនដល់អភិបាល ឬបុគ្គលិករបស់ រ.ទ.ស.ភ.

នៅក្នុងឆ្នាំសារពើពន្ធ ឬអនាគត

ក្រុមប្រឹក្សាភិបាលបានអនុម័ត និងឯកភាពជាគោលការណ៍ក្នុងការដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មុខងារចំនួន ៥% ជូនអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ រ.ទ.ស.ភ. នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។



៧- ក្រុមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ក- គោលការណ៍នៃក្រុមសីលធម៌

ក.១- សេចក្តីផ្តើម

ស្របតាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”) និងសម្រាប់ជាការប្តេជ្ញាចិត្ត ជម្រុញឲ្យមានស្តង់ដារសីលធម៌ល្អបំផុត ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “ក្រុមហ៊ុន”) បានអនុម័តក្រុមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ (តទៅហៅថា “ក្រុមសីលធម៌”) ដើម្បី៖

- លើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ និងឥរិយាបថប្រកបដោយសីលធម៌ ក្នុងការធ្វើអាជីវកម្ម ក្នុងគោលបំណងធានាឲ្យបាននូវសមភាព និងជៀសវាងអំពើទំនាស់ផលប្រយោជន៍។
- លើកទឹកចិត្តក្នុងការផ្តល់ព័ត៌មានចាំបាច់នានា ដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ឲ្យបានពេញលេញច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេល។
- លើកទឹកចិត្តដល់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ធានាការពារផលប្រយោជន៍ អាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុន រួមបញ្ចូលទាំងកាលានុវត្តន៍ភាពអាជីវកម្ម ទ្រព្យសកម្មទាំងទ្រព្យអរូបិយ និងព័ត៌មានសម្ងាត់ របស់ក្រុមហ៊ុន។
- បញ្ចៀសនូវកិរិយាមិនត្រឹមត្រូវ ឬទង្វើធ្លាក់ទុក្ខទាំងឡាយ។

អាជីវកម្មរបស់ក្រុមហ៊ុន ត្រូវស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំទូទៅរបស់ក្រុមប្រឹក្សាភិបាល។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មានការទទួលខុសត្រូវជាចម្បងក្នុងការ វិនិច្ឆ័យពីអាជីវកម្មតាមបែបបទដែលខ្លួនជឿជាក់ថា វាផ្តល់ផលប្រយោជន៍ល្អបំផុត សម្រាប់ក្រុមហ៊ុន និងសម្រាប់ភាគហ៊ុននិកទាំងអស់របស់ក្រុមហ៊ុន។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ ត្រូវយល់ច្បាស់ពីក្រុមសីលធម៌នេះ ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និងវិធាន ដែលមានចែងនៅក្នុងក្រុមសីលធម៌នេះ។

ក.២- និយមន័យ

នៅក្នុងបរិបទនៃក្រុមសីលធម៌នេះ ពាក្យខាងក្រោមត្រូវបានឲ្យនិយមន័យដូចតទៅ៖

- **ច្បាប់ និងបទប្បញ្ញត្តិជាធរមាន៖** សំដៅដល់រាល់ច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ៍ ច្បាប់អនុក្រឹត្យ ប្រកាស វិធាន និងគោលការណ៍ណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ច ដូចជា គ.ម.ក. និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”) ដែលច្បាប់និងបញ្ញត្តិ ទាំងនោះត្រូវអនុវត្តទៅលើក្រុមហ៊ុន អភិបាល និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន។
- **អភិបាល៖** សំដៅដល់សមាជិកក្រុមប្រឹក្សាភិបាល រួមបញ្ចូលទាំងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ។
- **បុគ្គលិកជាន់ខ្ពស់៖** សំដៅដល់បុគ្គលទាំងឡាយណាដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋានរហូតដល់អគ្គនាយក រួមទាំងលេខាធិការក្រុមហ៊ុន និងប្រធានសវនកម្មផ្ទៃក្នុង និងអ្នកដែលមានមុខតំណែងសំខាន់ ផ្សេងទៀតក្នុងក្រុមហ៊ុនដែលកំណត់ដោយ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

ក.៣- ការអនុវត្តច្បាប់ និង បទបញ្ញត្តិជាធរមាន

ក្នុងពេលបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ ត្រូវអនុវត្ត និងព្យាយាមធ្វើឲ្យក្រុមហ៊ុនអនុវត្ត តាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ ប្រសិនបើអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ណាមួយ បានដឹងព័ត៌មានដែលខ្លួនជឿជាក់ថា ក្រុមហ៊ុន អភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬនិយោជិកណាមួយបានបំពានច្បាប់ និងបទបញ្ញត្តិជាធរមាន អភិបាល ឬបុគ្គលិកជាន់ខ្ពស់ដែលបានដឹងត្រូវផ្តល់ព័ត៌មាននេះជូនអគ្គនាយក ប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការសវនកម្ម ឬសវនករផ្ទៃក្នុង។

ក.៤- អំពើទំនាស់ផលប្រយោជន៍

បន្ថែមលើបទបញ្ញត្តិទាំងឡាយនៃមាត្រា ១៣៤ ១៣៥ ១៣៦ និងមាត្រា ១៣៨ នៃច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជៀសវាងនូវអំពើទំនាស់ផលប្រយោជន៍ដែលអាចកើតមាន ជាមួយក្រុមហ៊ុន។

ជាទូទៅ ទំនាស់ផលប្រយោជន៍កើនឡើង នៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ អភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬផលប្រយោជន៍របស់សមាជិកគ្រួសារផ្ទាល់របស់អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះបានជ្រៀតចូលក្នុង ឬអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់៖

- (ក) ផលប្រយោជន៍ទូទៅ ឬអាជីវកម្មរបស់ក្រុមហ៊ុន ។
- (ខ) លទ្ធភាពរបស់អភិបាល ឬបុគ្គលិកជាន់ខ្ពស់ផ្សេងៗទៀត ក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយត្រូវធ្វើសេចក្តី ប្រកាសជាសាធារណៈពីប្រតិបត្តិការ ឬទំនាក់ទំនងណាមួយដែលខ្លួនគិតថានឹងនាំឲ្យ កើតមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុន តាមការកំណត់របស់ គ.ម.ក. ឬ ផ.ម.ក. ។

អភិបាលឬបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន ត្រូវបង្ហាញនូវផលប្រយោជន៍របស់ខ្លួន ជាលាយលក្ខណៈអក្សរ ទៅក្រុមហ៊ុន ឬស្នើឲ្យមានសេចក្តីប្រកាសដែលបានដាក់ចូលទៅក្នុងកំណត់ហេតុ នៃកិច្ចប្រជុំប្រឹក្សាភិបាល ក្នុងករណីដែល៖

- (ក) អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះ ជាភាគីនៃកិច្ចសន្យា ឬជាអ្នកស្នើធ្វើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនឬ
- (ខ) អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះ មានផលប្រយោជន៍សំខាន់ជាមួយនឹងបុគ្គល ឬនីតិបុគ្គល ដែលជាភាគីក្នុងកិច្ចសន្យា ឬភាគីដែលស្នើធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ។

ដោយយោងតាមច្បាប់ និងបទបញ្ញត្តិជាធរមាន រួមទាំងប្រកាសស្តីពីអភិបាលកិច្ចសាជីវកម្ម សម្រាប់សហគ្រាស សាធារណៈអភិបាលឯករាជ្យ មិនត្រូវមានផលប្រយោជន៍ ណាមួយនៅក្នុងក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់ឯករាជ្យភាពរបស់ខ្លួន និងមិនត្រូវកាន់កាប់ភាគហ៊ុនលើសពីមួយ (១) ភាគហ៊ុននៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនឡើយ។

ក.៥- កាលានុវត្តន៍ភាពអាជីវកម្ម

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវយកចិត្តទុកដាក់ ជាអទិភាពដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន នៅពេលសមស្រប។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវជៀសវាង៖

- (ក) ធ្លៀតខិតសម្រេចធ្វើកិច្ចការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលខ្លួនបានដឹងក្នុងពេលអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងក្រុមហ៊ុន។
- (ខ) ប្រើប្រាស់ទ្រព្យសម្បត្តិ ឬព័ត៌មានរបស់ក្រុមហ៊ុន ឬឋានៈ និងមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
- (គ) ប្រកួតប្រជែងជាមួយក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលនឹងកំណត់ទិដ្ឋភាពដែលផ្ទុយពីខ្លឹមសារនៃប្រការនេះ ដោយពិចារណាលើអង្គហេតុ និងស្ថានភាព ដែលពាក់ព័ន្ធទាំងឡាយនៃទង្វើនោះ។



៧- ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ (ត)

ក- គោលការណ៍នៃក្រមសីលធម៌ (ត)

ក.៦- ទំនាក់ទំនងដោយស្មើភាព

នៅក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវធ្វើឲ្យមានភាពស្មើគ្នាក្នុង ទំនាក់ទំនង រវាងគ្នា និងអតិថិជន អ្នកផ្គត់ផ្គង់ គូប្រជែង អ្នកម៉ៅការ និងនិយោជិតរបស់ក្រុមហ៊ុន។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ មិនត្រូវទាញយកផលប្រយោជន៍ពីបុគ្គលណាម្នាក់ដោយមិនស្មោះត្រង់ ដោយប្រើប្រាស់ ឧបាយកល ការលាក់បាំង ការបំភ័ន្ត ព័ត៌មានសំខាន់ ការបង្ហាញហេតុការណ៍ដែលខុសពីការពិត ឬដោយអំពើមិនស្មោះត្រង់ផ្សេង ទៀតក្នុងអាជីវកម្ម។

ការប្រើប្រាស់ ព័ត៌មានអំពីសិទ្ធិ ព័ត៌មានសម្ងាត់នៃអាជីវកម្មរបស់ក្រុមហ៊ុន ឬការបញ្ចុះបញ្ចូលអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ក្រុមហ៊ុនទាំងអតីត និងបច្ចុប្បន្ន ឲ្យទម្លាយនូវព័ត៌មានទាំងនោះ ត្រូវបានហាមឃាត់ដាច់ខាត។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនដោយសុចរិត និងដើម្បីផលប្រយោជន៍ របស់ក្រុមហ៊ុន និងភាគហ៊ុនិកទាំងអស់របស់ក្រុមហ៊ុន។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មិនត្រូវទាញយកផលប្រយោជន៍ពីមុខ ជំណែងរបស់ខ្លួនជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់ និងមិនត្រូវទទួលអំណោយណាមួយពីអតិថិជន ដោយសារមុខជំណែងជា អភិបាល ឬបុគ្គលិកជាន់ខ្ពស់។

ក.៧- ការការពារ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជំរុញឲ្យមានការត្រួតពិនិត្យ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដោយមានការទទួលខុសត្រូវ នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមទាំងទ្រព្យរូបិយ និងទ្រព្យអរូបិយ។

ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មានដូចជា ព័ត៌មាន សម្ភារ គ្រឿងបរិក្ខារ កម្មសិទ្ធិបញ្ញា ឧបករណ៍ ប្រភពធនធាន ប្រព័ន្ធព័ត៌មានវិទ្យា និងទ្រព្យដទៃទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬទ្រព្យដែលក្រុមហ៊ុនជួលពីគេ ឬទ្រព្យដែលស្ថិតក្រោម ការកាន់កាប់របស់ក្រុមហ៊ុន ត្រូវបានប្រើប្រាស់សម្រាប់តែគោលដៅអាជីវកម្មស្របច្បាប់ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

ក.៨- បណ្តឹងពាក់ព័ន្ធនឹងគណនេយ្យ

គណៈកម្មាធិការសវនកម្ម (ប្រសិនបើមាន) ឬសវនករផ្ទៃក្នុងរបស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវក្នុងការរៀបចំនីតិវិធី សមស្របមួយសម្រាប់ទទួលពាក្យបណ្តឹង និងរក្សាទុកនូវពាក្យបណ្តឹង និងពិនិត្យលើពាក្យបណ្តឹងទាក់ទងនឹងគណនេយ្យ ការត្រួត- ពិនិត្យគណនេយ្យផ្ទៃក្នុង ឬបញ្ហាផ្សេងទៀតដែលទាក់ទងទៅនឹងសវនកម្ម។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់ អាចដាក់ពាក្យបណ្តឹងពីបញ្ហាខាងលើ ទៅគណៈកម្មាធិការសវនកម្ម ឬសវនករផ្ទៃក្នុងរបស់ ក្រុមហ៊ុន។ ការស្នើសុំឲ្យពិនិត្យបណ្តឹងជាសម្ងាត់ អាចធ្វើឡើងបានតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។

ក.៩- ការលើកទឹកចិត្តឲ្យរាយការណ៍ពីទង្វើខុសច្បាប់ ឬអសីលធម៌

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវខិតខំជម្រុញឲ្យក្រុមហ៊ុនប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងលើកទឹកចិត្តនិយោជិត ឲ្យរាយការណ៍ ពីកស្មតាងនៃទង្វើខុសច្បាប់ ឬអសីលធម៌ ទៅនាយកដ្ឋាន ឬបុគ្គលដែលមានសមត្ថកិច្ចនៅក្នុងក្រុមហ៊ុន។

ក.១០- ការជួញដូរផ្ទៃក្នុង

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវអនុវត្ត និងប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិ ជាធរមាន បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការលក់-ទិញភាគហ៊ុន របស់ក្រុមហ៊ុន។

ក.១១- ការរក្សាការសម្ងាត់

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវរក្សាការសម្ងាត់នៃព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ដែលខ្លួនបានដឹង លើកលែងតែក្នុង ករណីដែលក្រុមហ៊ុន អនុញ្ញាតឲ្យផ្តល់ព័ត៌មាន ឬក៏ការផ្តល់ព័ត៌មាននេះត្រូវបានតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬការ តម្រូវពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

ពាក្យថា «ព័ត៌មានសម្ងាត់» រួមមានជាអាទិ៍ ព័ត៌មានមិនមែនសាធារណៈដែលអាចត្រូវបានប្រើដោយគូ ប្រកួតប្រជែងរបស់ ក្រុមហ៊ុន ឬព័ត៌មានមិនមែនសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន ឬអតិថិជនរបស់ក្រុមហ៊ុន ប្រសិនបើព័ត៌មាននោះត្រូវបាន បង្ហាញ។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់ត្រូវពិភាក្សាជាមុនជាមួយនឹងអគ្គនាយក ឬប្រធានក្រុមប្រឹក្សាភិបាល ប្រសិនបើអភិបាល ឬបុគ្គលិកជាន់ ខ្ពស់នោះ គិតថាខ្លួនមានកាតព្វកិច្ចតាមច្បាប់ក្នុងការបង្ហាញព័ត៌មានសំងាត់នោះ។

ក.១២- ការផ្តល់ព័ត៌មាន

អភិបាល និងបុគ្គលិកជាន់ខ្ពស់តម្រូវឲ្យយល់ច្បាស់ពីនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន ដើម្បីឲ្យ សេចក្តីប្រកាសជាសាធារណៈ របាយការណ៍ និងឯកសារផ្តល់ព័ត៌មានដែលត្រូវចុះបញ្ជី ជាមួយអាជ្ញាធររដ្ឋ រួមបញ្ចូលទាំង គ.ម.ក. អាចរៀបចំធ្វើឡើងដោយ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន រួមទាំងគោលការណ៍ណែនាំរបស់ គ.ម.ក. និងផ.ម.ក.។

ម៉្យាងវិញទៀត ក្នុងទំហំនៃតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមានអំណាចដឹកនាំ ឬគ្រប់គ្រង ការចុះបញ្ជីឯកសារជាមួយ គ.ម.ក. និង/ឬ ផ.ម.ក. ឬការជូនដំណឹងជាសាធារណៈផ្សេងទៀតរបស់ក្រុមហ៊ុន ពាក់ព័ន្ធ អាជីវកម្មទូទៅលទ្ធផល លក្ខខណ្ឌ និងលទ្ធភាពហិរញ្ញវត្ថុ ត្រូវពិភាក្សាជាមួយនិងអភិបាល បុគ្គលិកជាន់ខ្ពស់ផ្សេងទៀត និងជាមួយ និយោជិតពាក់ព័ន្ធ ហើយចាត់វិធាន ការសម្របសម្រួលនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មាន ដើម្បីផ្តល់ការព័ត៌មាន ធ្វើបាន ពេញលេញ ច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និងអាចយល់បាន។

ក្នុងទំហំដែលពាក់ព័ន្ធនឹងនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន អភិបាល និងបុគ្គលិកជាន់ខ្ពស់ម្នាក់ៗ៖

- ត្រូវយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវនៃការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។
- មិនត្រូវធ្វើសេចក្តីថ្លែងខុសពីការពិត ឬធ្វើឲ្យអ្នកដទៃថ្លែងខុសពីការពិតទាក់ទងអំពីព័ត៌មានរបស់ក្រុមហ៊ុនប្រាប់អ្នកដទៃ ទោះបីជាអ្នកនោះនៅក្នុង ឬនៅក្រៅក្រុមហ៊ុន រួមទាំងសវនករឯករាជ្យ និយ័តកររបស់រាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត។

ក.១៣- វិសោធនកម្ម និងការលើកលែង

ក្រុមសីលធម៌នេះអាចត្រូវបានធ្វើវិសោធនកម្ម ឬលើកលែងមិនអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដោយគោរព តាមលក្ខខណ្ឌតម្រូវក្នុងការផ្តល់ព័ត៌មាននេះ ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ជាវិធានទូទៅ ក្រុមប្រឹក្សាភិបាលនឹងមិនផ្តល់ការលើក លែងមិនអនុវត្ត ប្រការណាមួយនៃក្រុមសីលធម៌នេះឡើយ ប្រសិនបើគ្មានមូលហេតុសមស្រប និងចាំបាច់នោះទេ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវអនុវត្តឲ្យបានច្បាស់ ខ្ជាប់ខ្ជួនតាមស្មារតី និងខ្លឹមសារតាមក្រុមសីលធម៌នេះ។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មានកាតព្វកិច្ចយល់ដឹងពីក្រុមសីលធម៌នេះ និងស្វែងរកការពន្យល់ និងការផ្តល់ប្រឹក្សាបន្ថែម ទាក់ទងនឹងការ បកស្រាយ ខ្លឹមសារ និងលក្ខខណ្ឌតម្រូវនៃក្រុមសីលធម៌នេះ ជាពិសេសនៅពេលមានហេតុការណ៍ណាមួយដែលអាចមានទំនាស់ ជាមួយនឹង ក្រុមសីលធម៌នេះ។

ក្រុមប្រឹក្សាភិបាលត្រូវចាត់វិធានការណ៍សមស្រប ក្នុងករណីដែលមានការបំពានក្រុមសីលធម៌នេះ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ អាចសាកសួរដោយផ្ទាល់ទៅអគ្គនាយក ទាក់ទងនឹងការអនុវត្តន៍ ឬការបកស្រាយក្រុម សីលធម៌នេះ។

ខ- ការអនុវត្តក្រុមសីលធម៌

ក្រុមសីលធម៌នេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១០១២ និងមាន អនុភាពអនុវត្តចាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រម ឲ្យមានការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដោយ គ.ម.ក. និងត្រូវបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដោយ គ.ម.ក. និងត្រូវបានចុះបញ្ជីលក់មូលបត្រនៅ ផ.ម.ក.។



ផ្នែកទី៤: បញ្ជីរាយនាមភាគហ៊ុនិកកាន់កាប់ភាគហ៊ុន មានសិទ្ធិបោះឆ្នោតចំនួនលើសលប់ និងភាគហ៊ុនិក កាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន

១- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់

- ◆ ឈ្មោះ: រដ្ឋដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ◆ សញ្ជាតិ: ខ្មែរ
- ◆ អាសយដ្ឋាន: ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ◆ លេខអត្តសញ្ញាណវិនិយោគ (ប្រសិនបើមាន) : T00000000007
- ◆ បរិមាណ: ៧៣.៩២៧.១៨៧
- ◆ ភាគរយ: ៨៥%


២- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. ពុំមានភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើននោះទេ។

ផ្នែកទី៥: ព័ត៌មានអំពីការច្នៃប្រឌិតមូលបត្ររបស់បុគ្គលបោះឆ្នោត

១- ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ

- ◆ ឈ្មោះមូលបត្រកម្មសិទ្ធិ: ភាគហ៊ុនធម្មតា
- ◆ អក្សរកូដមូលបត្រកម្មសិទ្ធិ: KH1000010004
- ◆ ចំណាត់ថ្នាក់នៃមូលបត្រកម្មសិទ្ធិ: មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត
- ◆ តម្លៃបារីកក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.០០០ រៀល
- ◆ ថ្ងៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣.៨៦០រៀល (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)
- ◆ បរិមាណមូលបត្រកម្មសិទ្ធិសរុបទាំងអស់ដែលកំពុងចរាចរលើទីផ្សារ: ១៣.០៤៥.៩៧៥ មូលបត្រកម្មសិទ្ធិ
- ◆ មូលធនបន្ថែមកម្មសិទ្ធិផ្សារ: ៣៣៥.៧១៦.៤០៥.៣២០រៀល
- ◆ ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ: ក្រុមហ៊ុនផ្សារមូលបត្រកម្មសិទ្ធិ
- ◆ កាលបរិច្ឆេទនៃការចុះបញ្ជីលក់មូលបត្រ: ១៨/មេសា/២០១២



២- ថ្លៃ និងបរិមាណជួញដូរ

មូលបត្រកម្មសិទ្ធិ		មករា	កុម្មុះ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ថ្លៃជួញដូរ (រៀល)	អតិបរមា	៤.៣០០	៤.២០០	៤.១០០	៤.១៨០	៤.០៦០	៣.៨៦០	៣.៨៦០	៣.៩៨០	៣.៩៤០	៣.៩០០	៣.៩០០	៣.៨៦០
	អប្បបរមា	៤.០២០	៤.០០០	៣.៨០០	៣.៩៦០	៣.៧០០	៣.៨០០	៣.៨០០	៣.៨៥០	៣.៨០០	៣.៨០០	៣.៨០០	៣.៦៦០
	មធ្យម	៤.១៦០	៤.១០០	៣.៩៥០	៤.០៧០	៣.៨៨០	៣.៨៣០	៣.៨៣០	៣.៩១៥	៣.៨៧០	៣.៨៥០	៣.៨៥០	៣.៧៦០
បរិមាណ ជួញដូរ (ភាគហ៊ុន)	អតិបរមា	១០.៦១១	១.៦២០	៤៦.២៤១	១២.១០០	១២.៩៩៨	១២.៩៨៨	១១.៧១៨	១៣.៩៧៤	១០.០០០	៨.៣២០	១៥.២០៤	១០.០៨៧
	អប្បបរមា	០	០	០	០	០	០	០	០	០	០	០	០
	មធ្យម	៥.៣០៥,៥	៨១០	២៣.១២០,៥	៦.០៥០	៦.៤៩៩	៦.៤៩៤	៥.៨៥៩	៦.៩៨៧	៥.០០០	៤.១៦០	៧.៦០២	៥.០៤៣,៥

ផ្នែកទី៦:

របាយការណ៍សវនកម្ម
របស់សវនករផ្ទៃក្នុង
លើការគ្រួតពិនិត្យផ្ទៃក្នុង



សវនកម្មផ្ទៃក្នុង

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ស្តីពីការកែលម្អទូទាំងបណ្តាខ្លះខាត លើអនុលោមភាព និងប្រតិបត្តិការ តុល្យា ២០១៧ សម្រាប់ការិយបរិច្ឆេទ ២០១៥

ការងារត្រួតពិនិត្យផ្ទៃក្នុង គឺជាកត្តាចម្បងដ៏មានសារៈសំខាន់បំផុត ដែលជួយដល់អង្គការរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គការប្រកបដោយជោគជ័យ និងសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជនរបស់រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ប្រកបដោយសុខុមាលភាព ។

យោងតាមផែនការឆ្នាំ ២០១៧ សវនកម្មផ្ទៃក្នុង បានចុះត្រួតពិនិត្យនៅ ៖

១. នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក (ត្រីមាសទី ៤ ឆ្នាំ ២០១៦ ការិយបរិច្ឆេទ ២០១៥)
២. នាយកដ្ឋានផែនការ និងគម្រោង
៣. នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស
៤. មណ្ឌលព័ត៌មានវិទ្យា

១ - នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក (ត្រីមាសទី ៤ ឆ្នាំ ២០១៦)

លទ្ធផលការងារសវនកម្ម

ការកែលម្អ

- ការជួសជុល-ថែទាំគ្រប់ប្រព័ន្ធផលិតកម្ម ការិយាល័យផលិតកម្ម និង ការិយាល័យយន្តសាស្ត្រ និងអគ្គិសនី ពុំបានសហការគ្នាក្នុងកំឡុងពេលចាប់ផ្តើមជួសជុល និងបញ្ចប់ និងពុំមានឯកសារស្តីពីលទ្ធផលជួសជុលដើម្បីងាយស្រួលក្នុងការតាមដានបន្ត ។ - ការិយាល័យទាំងពីរ បានធ្វើការកែសម្រួលជាបណ្តើរៗ ។
- ការជួសជុល-ថែទាំ និងការការពារសុវត្ថិភាពប្រព័ន្ធផលិតកម្ម ក្នុងរោងចក្រជ្រោយចង្វារ ពុំទាន់មានភាពសមស្របលើ៖ បន្ទប់លាយសារធាតុគីមី ពុំមានសុវត្ថិភាព, ធុងក្លរ មានសភាពច្រើន និងទីតាំងអគារស្តុកក្លរ ពិបាកក្នុងការដឹកជញ្ជូនចេញ-ចូល ។ - ការិយាល័យផលិតកម្ម បានធ្វើការជួសជុល, លាបថ្នាំ និងតុល្យសន្តសលៀងសុវត្ថិភាពបានរួចរាល់នៅថ្ងៃទី ២៧/១១/២០១៦ ។ សម្រាប់វ៉ានបំពាក់លើធុងក្លរ បានធ្វើការផ្លាស់ប្តូររួច និងអាគារស្តុកក្លរ បានធ្វើសំណើសុំទៅនាយកដ្ឋានផែនការ និងគម្រោង ធ្វើការសិក្សាលើទីតាំងដាក់ធុងក្លរ ដើម្បីធ្វើការកែសម្រួលឡើងវិញ ។
- ការអនុវត្តន៍គម្រោងជួសជុល-ថែទាំបរិក្ខារក្នុងរោងចក្រ ពុំមានរបាយការណ៍បញ្ជាក់ពីពេលវេលាអនុវត្ត និងស្តីបត្រយោង ។ - ការិយាល័យផលិតកម្ម បានធ្វើការកែសម្រួលរួច ។
- វ៉ានបិទ-បើកទំលាក់ភក់អាងរងចាស់ ក្នុងរោងចក្រជ្រោយចង្វារ ពុំអាចបញ្ជាបិទ-បើកដោយស្វ័យប្រវត្តិ និងការតម្លើងជង្គង់អ៊ុតនាឡិកា ពុំមានឯកសារធ្វើតេស្តបញ្ជាក់ពីគុណភាព អ៊ុតភ្ជាប់មុខតំណាងជង្គង់ស្តង់ដារ ។ - ការិយាល័យផលិតកម្ម បានធ្វើការរៀបចំ និងកែសម្រួលរួច ។
- ដើម្បីវិភាគគុណភាពទឹកឲ្យមានប្រសិទ្ធភាព មន្ទីរពិសោធន៍ត្រូវមានយានយន្តដឹកជញ្ជូនទាំងគំរូសាក, ទុកដាក់សម្ភារ និងគោរពតាមលក្ខខណ្ឌបច្ចេកទេស ។ - កំពុងរង់ចាំការណែនាំពីថ្នាក់ដឹកនាំ ។



- ការងាររៀបចំបំពង់ និងគម្លើងនាឡិកា ពុំមានហត្ថលេខារបស់គណៈកម្មការត្រួតពិនិត្យចម្រុះ ក្នុងកំណត់ហេតុទាំង៤រូប និងតារាងស្រង់រឹកយបត្រផ្សារសេរី ពុំមានការចុះកាលបរិច្ឆេទ ។
- ការងារថែទាំប្រព័ន្ធចែកចាយទឹកអនុវត្តពុំទាន់សមស្របលើ ៖
 - ✓ បរិមាណទឹកបង្ហូរលាងចុងបំពង់ ពុំមានបញ្ជាក់លេខផ្លូវ, គូលេខលេចច្បាយពុំច្បាស់លាស់ និងគូលេខសរសេរខ្មៅដៃ ។
 - ✓ ការបង្ហូរលាងចុងបំពង់ច្រើនលើក ពុំមានរបាយការណ៍បញ្ជាក់ពីមូលហេតុនៃការបង្ហូរលាងច្បាស់លាស់ ។
- ការងារកាត់បន្ថយទឹកបាត់បង់ ពុំទាន់សមស្របដោយ ៖
 - ✓ ពុំមានឯកសារយោងច្បាស់លាស់ ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់ទឹក ។
 - ✓ ការគណនាបានស្មានទំហំលេចច្បាយ ពុំអនុវត្តតាមរូបមន្តកំណត់ ។
 - ✓ ការកំណត់យកសម្ពាធទឹកបង្ហូរលាងចុងបំពង់ ពុំទាន់មានលក្ខណៈច្បាស់លាស់ ។
- ការិយាល័យថែទាំប្រព័ន្ធចែកចាយ បានធ្វើការកែប្រែរូប ។
- ការិយាល័យប្រព័ន្ធចែកចាយ បានធ្វើការកែសម្រួលរូប ដោយបានបំពេញគូលេខបានច្បាស់លាស់ ។
- ការិយាល័យប្រព័ន្ធចែកចាយ បានធ្វើការកែសម្រួល និងធ្វើការបញ្ជាក់ពីមូលហេតុច្បាស់លាស់រាល់ការបង្ហូរលាងច្រើនដង ។
- ឯកសារយោង គឺមាននៅនាយកដ្ឋានអាជីវកម្ម ។
- ការិយាល័យស្រាវជ្រាវទឹកបាត់បង់ បានធ្វើការកំណត់យករូបមន្តគិតជាម៉ោងមកធ្វើការគណនា $(Q(m^3/h)=0.478136 \times A(Cm^2) \times H(0.5(m)))$ ។
- រង់ចាំការណែនាំពីថ្នាក់ដឹកនាំ ដើម្បីកំណត់យកសម្ពាធឲ្យបានសមស្របតាមតំបន់នីមួយៗ ។

សវនដ្ឋានបានបញ្ជូនរបាយការណ៍លើការកែលម្អ រាល់ចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ។

២ - នាយដ្ឋានផែនការ និងគម្រោង (ត្រីមាសទី ១)
លទ្ធផលការងារសវនកម្ម

ការកែលម្អ

- ការធ្វើផែនការរៀបចំប្រព័ន្ធបណ្តាញទឹកឆ្នាំ ២០១៥ មានប្រវែង ១២០.០០០ម ប៉ុន្តែការលើកគម្រោងជាក់ស្តែងបាន ១៦៧.១៧១ម ធៀបនឹងផែនការលម្អៀងលើស ៤៧.១៧១ម ស្មើនឹង ៣៩% ។
- ការទទួលសំណើពិនិត្យ និងដោះស្រាយពីការិយាល័យបណ្តាញចូលផ្ទះនាយកដ្ឋាននូវមានការខ្វះចន្លោះ ៖ ត្រង់ចំណុចយោងរបស់ការិយាល័យបច្ចេកទេស និងគម្រោង ពុំមានចុះថ្ងៃបរិច្ឆេទ និងបែបបទនៃការបញ្ជូនសំណើត្រឡប់ទៅវិញមានការយឺតយ៉ាវ ។
- ការលើកគម្រោងសំណង់ស៊ីវិលក្នុងឆ្នាំ ២០១៥ មាន ២៤គម្រោងអនុវត្តបាន២១គម្រោង និងមិនអាចអនុវត្តបាន ៣គម្រោង ដោយសារ៖
 - ស្ថានភាពដីខាងក្រៅរបង ក្រោយអង្គភាពមានសភាពជ្រៅធ្វើឲ្យមានការចំណាយខ្ពស់ ។
 - គម្រោងរៀបការ៉ូឡា និងខ្សែចិញ្ចឹមផ្លូវក្រៅរបង រ.ទ.ស.ភ មិនអាចអនុវត្តបានដោយសារក្រុមហ៊ុន SAKAKU កំពុងធ្វើផ្លូវបឹងកក់ ។
 - គម្រោងសាងសង់សំយាបដំបូលអគារលទ្ធកម្ម បង្អែរអនុវត្តឆ្នាំ ២០១៦ ដោយសារតម្លៃការដេញថ្លៃខ្ពស់ជាងផែនការ ។
- នាយកដ្ឋាន ពុំទាន់មានកម្មវិធីច្បាស់លាស់ក្នុងការតាមដានគម្រោងរៀបចំប្រព័ន្ធបណ្តាញទឹក ក្នុងនោះគម្រោងសរុបមាន ៧១៣គម្រោងធ្វើការតាមដានបាន ៥៧៨គម្រោង នៅខ្វះ១៣៥គម្រោងទៀត ។
- ការិយាល័យសិក្សាគម្រោង បានធ្វើការកែសម្រួលការពង្រីកផ្ទៃសេវាវិនិយោគប្រចាំឆ្នាំ ។ តាមការណែនាំរបស់ **ឯកឧត្តមអគ្គនាយក** នៅថ្ងៃទី ១៧/០៤/១៦ តម្រូវឲ្យដាក់បណ្តាញទឹកចែកចាយតាមដែលធ្វើទៅបាន។
- ការិយាល័យសិក្សាគម្រោង បានធ្វើការកែសម្រួលលើកំណត់ហេតុចុះ ពិនិត្យទីតាំងរួច។ ការិយាល័យ នឹងបន្តរៀបចំកែសម្រួលលើSOP ឡើងវិញ។
- ការិយាល័យ នឹងខិតខំបន្តទំនាក់ទំនងល្អ ជាមួយមជ្ឈដ្ឋានខាងក្រៅដើម្បីឲ្យការងារអនុវត្តគម្រោងបានទាន់ពេលវេលា។ ក្នុងនោះដែរ សម្រាប់គម្រោងការរៀបការ៉ូឡា ត្រូវបានលុបចោល ដោយសារក្រុមហ៊ុនមិនអនុញ្ញាតឲ្យបើកច្រក ។
- ការិយាល័យ នឹងរៀបចំកែសម្រួល SOP ឲ្យស្របតាមចន្លោះសម្ព័ន្ធជាត់តាំងថ្មីដែលបានលើកឡើង ។

សវនដ្ឋានបានបញ្ជូនរបាយការណ៍លើការកែលម្អ រាល់ចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ។

៣- នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស (ត្រីមាសទី ២)

❖ ការិយាល័យរដ្ឋបាល

លទ្ធផលការងារសវនកម្ម

- ទីតាំងស្តុកសំរាម នៅខាងក្រោយអាងរងផលិតទឹកភូមិព្រែក ពុំទាន់មានភាពល្អប្រសើរនៅឡើយ ។
- ការចុះលេខសម្គាល់លើលិខិតស្នើសុំ ការិយាល័យចុះលេខស្តួន ។

ការកែលម្អ

- ការិយាល័យរដ្ឋបាល បានលើកគម្រោងស្នើសុំការអនុញ្ញាតជាគោលការណ៍ពី **ឯកឧត្តមអគ្គនាយក** ដើម្បីសាងសង់រោងដាក់សំរាមថ្មី ។ ក្នុងនោះ **ឯកឧត្តមអគ្គនាយក** បានណែនាំឲ្យលើកសំណើអនុវត្តក្នុងឆ្នាំ ២០១៨ ។
- ការិយាល័យរដ្ឋបាល និងខិតខំកែសម្រួលការងារនេះឲ្យបានឆាប់រហ័ស ធ្វើយ៉ាងឲ្យដំណើរការទៅដោយរលូន និងលុបបំបាត់ឲ្យបានជាបណ្តើរៗ ។

សវនដ្ឋានបានបញ្ជូនរបាយការណ៍លើការកែលម្អ រាល់ចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

❖ ការិយាល័យធនធានមនុស្ស

លទ្ធផលការងារសវនកម្ម

- ការជ្រើសរើសមន្ត្រី-និយោជិតក្នុងឆ្នាំ ២០១៥ លើសផែនការដែលបានគ្រោង និងធ្វើឲ្យប៉ះពាល់ដល់ការគ្រោងចំណាយបៀវត្សប្រចាំឆ្នាំ។
- សំណើសុំអនុញ្ញាតផ្លាស់ប្តូរការកើតនិយោជិតចំនួន ២រូប នៃនាយកដ្ឋានអាជីវកម្ម ពុំមានចេញនូវសេចក្តីសម្រេច មានតែកំណត់បង្ហាញការឯកភាពពី **ឯកឧត្តមអគ្គនាយក** ។
- មន្ត្រីទទួលបន្ទុក ត្រូវធ្វើការត្រួតពិនិត្យលើសំណើសុំប្រាក់បុព្វលាភម៉ោងបន្ថែម ដែលគ្រប់បណ្តានាយកដ្ឋានពាក់ព័ន្ធស្នើសុំ ជាពិសេសម៉ោងលើសច្រើន ចាប់ពី ២០ម៉ោង ទៅ ៤៨ម៉ោង ក្នុងសប្តាហ៍ ។
- លិខិតស្នើសុំបណ្តុះបណ្តាលមន្ត្រី-និយោជិតមួយចំនួន តាមបណ្តានាយកដ្ឋាន/អង្គភាព អនុវត្តពុំទាន់សមស្របតាមបែបបទរដ្ឋបាល ។

ការកែលម្អ

- ការិយាល័យធនធានមនុស្ស បានធ្វើការកែសម្រួលរួច ។
- ការិយាល័យធនធានមនុស្ស បានធ្វើការកែសម្រួលរួច ។
- ការិយាល័យធនធានមនុស្ស បានធ្វើការកែសម្រួលរួច និងធ្វើការពិនិត្យលើការងារផ្តល់ប្រាក់ឧបត្ថម្ភលើសម៉ោងឲ្យកាន់តែហ្មត់ចត់បន្ថែមទៀត ។
- ការិយាល័យធនធានមនុស្ស បានធ្វើការកែសម្រួលរួចរាល់ លើឯកសារលិខិតស្នើសុំបណ្តុះបណ្តាលនានាឡើងវិញ ឲ្យស្របតាមទម្រង់ស្តង់ដាររដ្ឋបាលតែមួយ ។

សវនដ្ឋានបានបញ្ជូនរបាយការណ៍លើការកែលម្អ រាល់ចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

៤- មណ្ឌលព័ត៌មានវិទ្យា (ត្រីមាសទី ៣)

លទ្ធផលការងារសវនកម្ម

- សំណើសុំកែតម្រូវអតិថិជន ដែលទទួលបានពីនាយកដ្ឋានអាជីវកម្ម ឃើញមានការកោសលុបលើ (សំណើសុំ ចេញវិក័យបត្រថ្មី, ប្តូរតម្លៃការប្រើប្រាស់ទឹកពីជីវភាព ទៅជីវកម្ម, ប្តូរនាឡិកាថ្មី, ប្តូរទីតាំង, ប្តូរឈ្មោះ...។ល។) ចំនួន២១៩ និងមានការកោសលុបលើបរិមាណទឹកចំនួន ១៣៣ នៃចំនួនសរុប ១៧.៣៣០អតិថិជន ។
- មន្ត្រីទទួលបន្ទុក នៅមានភាពខ្វះចន្លោះក្នុងការត្រួតពិនិត្យលើឯកសារដែលទទួលបានពីនាយកដ្ឋានអាជីវកម្ម លើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធមានដូចជា៖ ការបញ្ចូលថ្ងៃខែឧសមាន ៥ និងការបញ្ចូលលេខអានខុសមាន ១៦ ។
- មណ្ឌលព័ត៌មានវិទ្យា នៅខ្វះចន្លោះតាមដានលើការថែទាំប្រព័ន្ធកុំព្យូទ័រ និង វាយតម្លៃពីគុណភាពនៃបរិក្ខារប្រើប្រាស់នីមួយៗ ។

ការកែលម្អ


- មណ្ឌលព័ត៌មានវិទ្យា បានធ្វើការផ្សព្វផ្សាយដល់មន្ត្រីជំនាញ និងជូនដំណឹងដល់នាយកដ្ឋានអាជីវកម្ម ដើម្បីចូលរួមអនុវត្តកែសម្រួលតាមអនុសាសន៍របស់សវនកម្មផ្ទៃក្នុង ។
- មណ្ឌលព័ត៌មានវិទ្យា បានធ្វើការកែសម្រួល និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ។
- មណ្ឌលព័ត៌មានវិទ្យា នឹងកំពុងសិក្សារៀបចំកែវិធីសាស្ត្រសម្រាប់ធ្វើការតាមដាន និងគ្រប់គ្រងការថែទាំបរិក្ខារព័ត៌មានវិទ្យាទូទាំងអង្គភាព ។




- ការស្នើសុំតាមបណ្តាញនាយកដ្ឋាន/អង្គភាព ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត មណ្ឌលព័ត៌មានវិទ្យា ពុំអនុវត្តតាមស្តង់ដារការងារដែលបានកំណត់ដោយ “និយោជិតគ្រប់គ្រងប្រព័ន្ធ ត្រូវលើកសំណើជូនអគ្គនាយកពិនិត្យ និងសម្រេច ក្នុងការកំណត់សិទ្ធិប្រើប្រាស់អ៊ីនធឺណែត ដល់មន្ត្រីនិយោជិត” ។
- មណ្ឌលព័ត៌មានវិទ្យាបានធ្វើការកែសម្រួល និងរៀបចំសំណើសុំគោលការណ៍សម្រេចពី **៦កន្លែងអគ្គនាយក** ។

សវនដ្ឋានបានបញ្ជូនរបាយការណ៍លើការកែលម្អ រាល់ចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ កក្កដា ២០១៨ ព.ស.២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
សវនកម្មផ្ទៃក្នុង


 សេង គាតារា

បានលេខ ៦កកា
 ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ កក្កដា ២០១៨ ព.ស.២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨
គណៈកម្មាធិការសវនកម្ម
 ប្រធាន


 អោម សេងបូរី



ផ្នែកទី៧:

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់ សវនករឯករាជ្យ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករឯករាជ្យ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានអំពី រ.ទ.ស.ភ

អគ្គនាយក

ឯកឧត្តម សឹម ណារ៉ា (H.E. Seom Nara)
ឯកឧត្តម ម៉ឺ វ៉ាន់ (H.E. Mey Vann)
ឯកឧត្តម ស៊ីម ស៊ីថា (H.E. Sim Sitha)
ឯកឧត្តម នួន ផារ៉ាត (H.E. Noun Pharath)
លោក ឡុង ណារ៉ូ (Mr. Long Naro)
លោក អោម សេង ហ៊ូរ៉ា (Mr.Om Sengbora)
លោក ចាង យ៉ុងហ្វេង (Mr. Zhang Yun Feng)

ទីស្នាក់ការ

លេខ៤៦, ផ្លូវ ១០៦, សង្កាត់ស្រះចក, ខណ្ឌដូនពេញ
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ធនាគារ

ធនាគារ កាណាឌីយ៉ា
ធនាគារ វិជ្ជាជីវៈ
ធនាគារ វិជ្ជាភាពអាស៊ី
ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃ កម្ពុជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ កម្ពុជាសាធារណៈ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
ធនាគារ ហត្ថកសិករ លីមីតធីត
រតនាគារជាតិ
រតនាគារ រាជធានីភ្នំពេញ
រតនាគារតាខ្មៅ

សវនករ

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៤
របាយការណ៍របស់សវនករឯករាជ្យ	៥ - ៩
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១០
របាយការណ៍ចំណេញឬខាត និងចំណូលផ្សេងៗ	១១
របាយការណ៍បម្រែបម្រួលមូលធន	១២
របាយការណ៍លំហូរសាច់ប្រាក់	១៣ - ១៤
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៥ - ៧២



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ **រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ** ហៅកាត់ថា **“រ.ទ.ស.ភ”** សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺ ប្រព្រឹត្តកម្ម និង ផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ និងតំបន់នៅជុំវិញរួមមាន ក្រុងតាខ្មៅ និងសកម្មភាពផ្សេងទៀតដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ទឹក។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

គិតជាពាន់រៀល

ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ

៣៣.០៦៧.៨២៦

ភាគលាភ

ការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

គិតជាពាន់រៀល

សម្រាប់ការិយបរិច្ឆេទ ៣១ ខែធ្នូ ឆ្នាំ២០១៦៖

ភាគលាភដំបូងនិងចុងក្រោយ តម្លៃ ១៦០រៀលក្នុងមួយភាគហ៊ុន បែងចែកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧

១៣.៩១៤.៨៣៦

ទុនបម្រុង និងសំវិធានធន

មានការផ្ទេរ ៣៥.៣៥៨.២៦៨.០០០រៀលពីប្រាក់ចំណូលរក្សាទុកទៅផ្នែកច្បាប់ទូទៅ និងការអភិវឌ្ឍន៍ដែលបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

បំណុលពិបាកទារ និង បំណុលជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណេញឬខាតនិងចំណូលផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលនូវបំណុលពិបាកទារ និង ការធ្វើសំវិធានធនចំពោះបំណុលជាប់សង្ស័យត្រូវបានធ្វើឡើងហើយជឿជាក់ថាមិនមានបំណុលពិបាកទារ និងពុំមានភាពចាំបាច់ដើម្បីធ្វើសំវិធានធនសម្រាប់បំណុលជាប់សង្ស័យឡើយ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយមានភាពចាំបាច់ដើម្បីលុបចោលនូវបំណុលពិបាកទារ ឬក៏ធ្វើសំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឡើយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬ ខាត និងចំណូលផ្សេងៗ និង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ រ.ទ.ស.ភ ត្រូវបានកាត់បន្ថយតម្លៃអោយនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលអោយមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីដំណាច់ឆ្នាំនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ឬ
- (២) បំណុលយថាហេតុណាមួយកើតឡើងចំពោះ រ.ទ.ស.ភ ចាប់តាំងពីដំណាច់ឆ្នាំនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារអោយសងក្នុងកំឡុងពេល ១២ខែក្រោយថ្ងៃការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ ដែលនឹងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការសងបំណុលរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលអោយមានចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវ័ន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុមកទល់នឹងថ្ងៃចេញរបាយការណ៍នេះពុំមានប្រតិបត្តិការ ឬហេតុការណ៍ដែលមានលក្ខណៈជាសារវ័ន្ត ឬមិនប្រក្រតីណាមួយបានកើតឡើងដែលអាចប៉ះពាល់ដល់លទ្ធផលអាជីវកម្មក្នុងការិយបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានធ្វើឡើង។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ដើមទុន

រ.ទ.ស.ភ ពុំមានការបោះផ្សាយភាគហ៊ុន នៅក្នុងការិយបរិច្ឆេទនេះទេ។

រ.ទ.ស.ភ ពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុន នៃ រ.ទ.ស.ភ នាចុងការិយបរិច្ឆេទហិរញ្ញវត្ថុទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរួមមាន៖

- ឯកឧត្តម សឹម ណារ៉ា
- ឯកឧត្តម ម៉ឺ វ៉ាន់
- ឯកឧត្តម ស៊ឹម ស៊ីថា
- លោក អោម សេង បូរ៉ា
- លោក ចាង យុនហៀង
- ឯកឧត្តម នួន ជារ័ត្ន (តែងតាំងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧)
- លោក ឡុង ណារ៉ូ (តែងតាំងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧)
- លោកស្រី ងិន ចន្ទ្រា (លាលប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧)
- ឯកឧត្តម យួង ស្រេង (លាលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយ ដែលមាន រ.ទ.ស.ភ ជាភាគីមួយក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពី រ.ទ.ស.ភ ឬពី រ.ទ.ស.ភ ដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយ រ.ទ.ស.ភ ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយជាមួយនឹង រ.ទ.ស.ភ ដែលអគ្គនាយកជាសមាជិក ឬក៏ជាមួយ រ.ទ.ស.ភ ដែលអគ្គនាយកនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះអគ្គនាយកតម្រូវអោយ៖

- ក. ជ្រើសរើសគោលការណ៍គណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលការណ៍ទាំងនេះអោយបានជាប់លាប់។
- ខ. អនុលោមតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ អគ្គនាយកត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបាន លាតត្រដាង ពន្យល់ និងកំណត់បរិមាណអោយបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)
ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

- គ. ធានាអោយបាននូវភាពគ្រប់គ្រាន់នៃការកត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា រ.ទ.ស.ភ. នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង. ត្រួតពិនិត្យ និងដឹកនាំ រ.ទ.ស.ភ. អោយមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការ រ.ទ.ស.ភ. ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានបង្ហាញត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា រ.ទ.ស.ភ. បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី១០ ដល់ ៧២ ត្រូវបានរៀបចំអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ. នាដំណាច់ឆ្នាំនេះ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



ស៊ឹម ស៊ីថា
អគ្គនាយក



ស៊ឹម គីមនារ
អគ្គនាយករងទទួលបន្ទុក
ហិរញ្ញកិច្ច និងផ្សារមូលបត្រ



ស៊ឹម ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨



**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា លេខ Co. ០៨៣៩ E/២០១២)

**សេចក្តីវាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា ("រ.ទ.ស.ភ") ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងរបាយការណ៍ ចំណេញ ឬខាត និង ចំណូលរដ្ឋបាលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សំរាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ និង សេចក្តីសម្រេចគោលការណ៍គណនេយ្យសំខាន់ៗព្រមទាំងកំណត់សម្គាល់ផ្សេងៗ ដែលបានបង្ហាញនៅលើទំព័រទី ១០ ដល់ ៧២ ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានធ្វើសវនកម្ម ដោយគណនេយ្យករជំនាញរបស់ក្រុមហ៊ុនសវនកម្មដទៃទៀត ហើយបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ថារបាយការណ៍នោះមានភាពត្រឹមត្រូវ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង ស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ ដំណាច់ឆ្នាំនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ("CISAs")។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានណែនាំបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការ ធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំ ប្រមូលបានមានភាពគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយគោរពទៅតាម ក្រមសីលធម៌របស់គណនេយ្យករជំនាញ ("IESBA Code") របស់ក្រុមប្រឹក្សាភិបាលស្តង់ដារក្រមសីលធម៌អន្តរជាតិសំរាប់គណនេយ្យករជំនាញ ហើយយើងខ្ញុំបានបំពេញនូវ ទំនួលខុសត្រូវក្រមសីលធម៌ដទៃទៀតទៅតាមក្រមសីលធម៌របស់គណនេយ្យករជំនាញនេះផងដែរ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់ យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ យោងតាមការវិនិច្ឆ័យដោយវិជ្ជាជីវៈរបស់យើង ខ្ញុំ។ បញ្ហាទាំងនេះត្រូវបានបង្ហាញនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទាំងមូល ហើយនៅក្នុងការបង្កើតមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ យើងខ្ញុំមិនផ្តល់នូវមតិយោបល់ដាច់ដោយ ឡែកចំពោះបញ្ហាទាំងនេះឡើយ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា លេខ Co. ០៨៣៩ E/២០១២) (ត)

បញ្ហាសវនកម្មសំខាន់ៗ (ត)

ក. ការទទួលស្គាល់ចំណូល

ចំណូលបង្កពីការលក់ទឹកស្អាត ចំនួន ២៥.២៣៣លានរៀល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១១ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញពីតម្លៃនៃការផ្គត់ផ្គង់ទឹកស្អាតទៅអតិថិជនរវាងកាលបរិច្ឆេទអំឆានចុង ក្រោយជាមួយកាលបរិច្ឆេទរបាយការណ៍នៅពេលដែលវិក្កយបត្រមិនទាន់បានចេញដោយ រ.ទ.ស.ភ ឲ្យទៅ អតិថិជននៅចុងការិយបរិច្ឆេទរបាយការណ៍។ ចំណូលបង្កពីការលក់ទឹកស្អាត គឺផ្អែកទៅលើការសន្មតនៃការ ប្រើប្រាស់ទឹកស្អាតដោយអតិថិជនរបស់ រ.ទ.ស.ភ និងថ្លៃទឹកដែលអាចប្រើប្រាស់បាន។ យើងបានផ្តោតចាប់ អារម្មណ៍ទៅលើចំណូលបង្កនេះដោយសារតែតម្រូវតាមការវិនិច្ឆ័យដ៏សំខាន់របស់អ្នកគ្រប់គ្រង ដើម្បីធ្វើការ ប៉ាន់ស្មានការប្រើប្រាស់ទឹកស្អាតជាមួយថ្ងៃចេញវិក្កយបត្រចុងក្រោយ និងថ្ងៃបញ្ចប់នៃរបាយការណ៍ដើម្បីកំណត់ ចំណូលបង្កពីទឹកស្អាតនៅការិយបរិច្ឆេទនៃរបាយការណ៍។

ការឆ្លើយតបសវនកម្ម

យើងខ្ញុំបានចូលរួមជាមួយអ្នកឯកទេសព័ត៌មានវិទ្យារបស់យើងខ្ញុំ ដើម្បីធ្វើតេស្តលើប្រសិទ្ធភាព ប្រតិបត្តិការនៃការត្រួតពិនិត្យដោយស្វ័យប្រវត្តិ និងមិនស្វ័យប្រវត្តិ លើប្រព័ន្ធទូទាត់វិក្កយបត្រអតិថិជន។ ការ តេស្តរបស់យើងខ្ញុំ បានវាយតម្លៃការត្រួតពិនិត្យនៅនឹងកន្លែងដើម្បីធានាថាសេវាកម្មទាំងអស់ដែលបានផ្គត់ផ្គង់ ទៅអតិថិជនត្រូវបានបញ្ចូល និងដំណើរការតាមរយៈប្រព័ន្ធចេញវិក្កយបត្រ។ ការអនុវត្តវិធីសាស្ត្រនេះបាន អនុញ្ញាតអោយយើងធ្វើការត្រួតពិនិត្យលើប្រព័ន្ធចេញវិក្កយបត្រ។ បន្ទាប់មកយើងខ្ញុំបានអនុវត្តការរួមបញ្ចូល គ្នានៃនីតិវិធីពិនិត្យវិភាគ និងការធ្វើតេស្តលម្អិតដើម្បីទទួលបានការធានាលើសុពលភាព និងពេញលេញនៃ លទ្ធផលដែលបានរាយការណ៍នៃប្រព័ន្ធនោះ។

៨. កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្ត

កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្ត ត្រូវបានកំណត់ដោយផ្អែកលើចំនួនសន្មតនៃ actuarial និងការ គណនា ដែលមានឥទ្ធិពលទៅលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន។ ការផ្លាស់ប្តូរនៃការសន្មតអាចមានផល ប៉ះពាល់ជាសារវន្តលើកម្រិតកាតព្វកិច្ចនៃការកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការប៉ាន់ស្មានរួម បញ្ចូលអត្រាអប្បបរមា អត្រាកំណើនប្រាក់បៀវត្ស អត្រាជក់ប្រាក់ អត្រាមរណៈភាព និងអាយុចូលនិវត្តន៍។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាល បានចូលរួមជាមួយ អ្នកឯកទេសវិភាគលើហានិភ័យ ដើម្បីបង្ហាញការប៉ាន់ស្មានបង្ក នៃបំណុលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងដើម្បីនូវការប៉ាន់ស្មានបង្កនៃការ ចំណាយប្រាក់លើអត្ថប្រយោជន៍ដែលបានកំណត់សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ តម្លៃ បច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្ត ត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់នាពេល អនាគតដែលបានប៉ាន់ស្មានដោយការប្រើប្រាស់ អត្រាការប្រាក់បញ្ជើរយៈពេលមធ្យមដល់អត្រាការប្រាក់ រយៈពេលវែងដែលកំណត់តាមធនាគារនៅក្នុងកម្ពុជាតាមអត្រាការប្រាក់ ៨% ក្នុងមួយឆ្នាំដែលកំណត់តាម រូបិយវត្ថុកម្ពុជា រៀល ។



**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា លេខ Co. ០៨៣៩ E/២០១២) (ត)

បញ្ហាសវនកម្មសំខាន់ៗ (ត)

ការធ្វើយកបសវនកម្ម

យើងខ្ញុំបានអនុវត្តនីតិវិធីដោយពឹងផ្អែកលើរបាយការណ៍វាយតម្លៃហានិភ័យដែលរួមមាន ការវាយតម្លៃសមត្ថកិច្ច សមត្ថភាព និងគោលដៅរបស់អ្នកឯកទេសវាយតម្លៃ ក៏ដូចជាការប៉ាន់ប្រមាណថា តើការសន្មតនៃ actuarial អាចស្រោចស្រង់បាន និងអនុវត្តបានជាប់លាប់។

យើងបានរកឃើញថា ការប៉ាន់ប្រមាណដែលបានប្រើដើម្បីកំណត់កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តរបស់អ្នកឯកទេសវាយតម្លៃហានិភ័យ មានភាពសមហេតុផលដែលធ្វើអោយយើងខ្ញុំអាចជឿទុកចិត្តបានទៅលើរបាយការណ៍វាយតម្លៃហានិភ័យនោះ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានព័ត៌មានដែលរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំនឹងមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថា តើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ចំណេះដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេលេចឡើងមានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវឲ្យរបាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីវាយការណ៍ក្នុងករណីនេះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលអគ្គនាយកកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យរៀបរយផុតពីកំហុសឆ្គង ជាសារវន្តដែលបណ្តាលមកពីការភ្លេចបន្លំ ឬការភ័ន្តច្រឡំ ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្មហើយធ្វើការបង្ហាញ ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបអនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងវាយតម្លៃ ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នោះ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុននិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា លេខ Co. ០៨៣៩ Et/២០១២) (ត)

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានកំហុសធ្ងន់ជាសារវន្តដែលបណ្តាលមកពីការកែប្រែបន្ត ឬការភ័ន្តច្រឡំ និងចេញខុសរបាយការណ៍សវនកម្មដែលរួមមាន មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថា ការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសធ្ងន់ជាសារវន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសធ្ងន់អាចកើតឡើងពីការកែប្រែបន្ត ឬការភ័ន្តច្រឡំត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមគ្នាមានឥទ្ធិពលលើ ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើ មូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃសវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល ។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសធ្ងន់ជាសារវន្ត ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាតើវាបណ្តាលមកពីការកែប្រែបន្ត ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងត្រឹមត្រូវដើម្បីជាមូលដ្ឋានដល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសធ្ងន់ជាសារវន្តដែលបណ្តាលមកពីការកែប្រែបន្ត គឺខ្ពស់ជាងហានិភ័យដែល បណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការកែប្រែបន្តអាចពាក់ព័ន្ធនឹងការយុបយឹតត្បាត ការកែប្រែបន្ត ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ ។
- វាយតម្លៃភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន និងកំណត់បង្ហាញដែលពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល ។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងដែលទទួលបានថា តើមានភាពមិនប្រាកដប្រជាតើឡើងជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឲ្យទាញការយកចិត្តទុកដាក់ក្នុង របាយការណ៍សវនកម្មភ្ជាប់នឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការបង្ហាញទាំងនោះមិនត្រឹមត្រូវ។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឲ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។



**របាយការណ៍របស់សវនកររងករណ៍ជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា លេខ Co. ០៨៣៩ E/២០១២) (ត)

ការទទួលខុសត្រូវរបស់សវនកររងករណ៍ជូនចំពោះភាគហ៊ុនិករបស់ក្រុមហ៊ុន (ត)

ជាផ្នែកមួយនៃសវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយ
វិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល ។ យើងខ្ញុំក៏បាន៖ (ត)

- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមទាំងកំណត់
បង្ហាញថាតើក្រុមហ៊ុនតំណាងប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗ ក្នុងលក្ខខណ្ឌមួយដែលបង្ហាញនូវទិដ្ឋភាព
សមស្របមួយ

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការទំហំការងារ
និង ពេលវេលានៃសវនកម្ម និង ចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
ដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

យើងផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងបានអនុវត្តទៅតាមតម្រូវការនៃក្រុម
សីលធម៌ពាក់ព័ន្ធផ្សេងៗ ដែលទាក់ទងនឹងឯករាជ្យភាព និងធ្វើការប្រាស្រ័យទាក់ទងជាមួយនិងអ្នកដែលពាក់ព័ន្ធហើយ
និងចំនុចផ្សេងទៀតដែលអាចមានឥទ្ធិពលលើឯករាជ្យរបស់យើងខ្ញុំ និងការការពារដែលពាក់ព័ន្ធប្រសិនបើមាន។

អំពីបញ្ហាដែលយើងខ្ញុំបានទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល យើងខ្ញុំបានកំណត់ថាបញ្ហាទាំងនោះគឺមាន
សារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ ហើយវាក៏ចំណុច
សំខាន់ៗពីសវនកម្មផងដែរ។ យើងខ្ញុំនឹងណែនាំបញ្ហាទាំងនោះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លុះត្រាតែ
មានច្បាប់ ឬបញ្ញត្តិរារាំងការបង្ហាញជាសាធារណៈអំពីចំណុចទាំងនេះ ឬក៏ក្នុងកាលៈទេសៈដ៏កម្រ យើងខ្ញុំកំណត់ថា
ចំណុចនេះមិនគួរបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារតែផលវិបាកជាអវិជ្ជមានពីការបង្ហាញនោះអាច
នឹងមានផលប៉ះពាល់ដល់អត្ថប្រយោជន៍សាធារណៈ។


លីម សេងស៊ី
Partner

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១.១២៤.១៧២.១៨៣	១.០៣៦.៤០៩.៥៣៩
ទ្រព្យសកម្មអរូបី	៨	៥.២១១.៤០៦	១.៩៧៤.១៨៤
ឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៩	១១២.៨៩៦	២៥៤.៧៤៥
		<u>១.១២៩.៤៩៦.៤៨៥</u>	<u>១.០៣៨.៦៣៨.៤៦៨</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	១០	៦៤.៥២៦.១២៤	៤៨.៣៩៤.៤០៣
គណនីពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ	១១	៤៤.៨០៤.១៧២	៣៤.៩៩៤.៥៤៥
ឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៩	១៤១.៨៤៩	១២៣.១១២
ឥណទានផ្តល់ឲ្យបុគ្គលិក	១២	៥.០៣៤.៨៦៤	៥.៦០៨.៧៨៧
ការវិនិយោគរយៈពេលខ្លី	១៣	៩៦.៧០៣.៧០៤	១៤៨.២៧១.៣៨៤
ឥណទានពន្ធផ្សេងៗ		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ	១៤	១៥.៩៩២.៥២៧	១៦.៣៨៦.៨៤៩
		<u>២៣២.៥១៥.២៩២</u>	<u>២៥៩.០៩១.១៣២</u>
		<u><u>១.៣៦២.០១១.៧៧៧</u></u>	<u><u>១.២៩៧.៧២៩.៦០០</u></u>
ទ្រព្យសកម្មសរុប			
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន	១៥	៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	១៦	២៦៤.៨២៩.៦៧៨	២២៩.៤៧១.៤១០
ចំណេញរក្សាទុក		៣៣.០៦៧.៨២៦	៤៩.២៧៣.១០៤
		<u>៨៣៩.១២៤.៧៨៦</u>	<u>៨១៩.៩៧១.៧៩៦</u>
មូលធនរបស់ភាគហ៊ុនិកសរុប			
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៧	២៥៨.២៨៦.៩០៣	២៥១.៦១៦.២១៩
កាតព្វកិច្ចសោធននិវត្តន៍	១៨	៤០.១៣៣.៧១៧	៣៣.៩៨៣.៤៧៧
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៩	២៥.៤៩១.០០១	២៧.៨៥០.៩៧៤
បំណុលពន្ធពន្យារលើប្រាក់ចំណេញ	២០	៣៥.២០៧.៣៥៩	៣១.១៣០.៨៦៩
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២១	៤៩.៦៩៩.៨៩៨	៥៤.៩២២.៣១៦
		<u>៤០៨.៨១៨.៨៧៨</u>	<u>៣៩៩.៥០៣.៨៥៥</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២១	៥១.១៤៥.១៣៤	៣៣.៣៨៤.២៧០
ប្រាក់កម្ចី	១៧	៤៩.៣៥០.៦៨៤	៣៤.៦៩៥.៧៥៨
បំណុលពន្ធលើប្រាក់ចំណេញត្រូវបង់		១៣.៥៧២.២៩៥	១០.១៧៣.៩២១
		<u>១១៤.០៦៨.១១៣</u>	<u>៧៨.២៥៣.៩៤៩</u>
		<u><u>៥២២.៨៨៦.៩៩១</u></u>	<u><u>៤៧៧.៧៥៧.៨០៤</u></u>
បំណុលសរុប			
		<u><u>១.៣៦២.០១១.៧៧៧</u></u>	<u><u>១.២៩៧.៧២៩.៦០០</u></u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ
សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧**

	កំណត់សម្គាល់	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ចំណូល៖			
ចំណូលពីការលក់	២២	១៩៣.៣៥៦.៤៤៥	១៧៩.០០៦.៥០១
កម្រៃពីសេវាសាងសង់	២៣	១០.៧៤១.៥៣៦	៥.៤២០.៨៦០
ចំណូលផ្សេងៗ	២៤	២៨.៧៩៥.១០៨	១៣.៧៥២.៥១៣
		<u>២៣២.៨៩៣.០៨៩</u>	<u>១៩៨.១៨៩.៨៧៤</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបិ៍ និងទ្រព្យសកម្មអរូបិ៍		(៣៦.៩៧៧.៩៣២)	(៣៥.៩៩៥.៣៧២)
ចំណាយអគ្គិសនី/ថ្លៃភ្លើង		(៣៦.៦៩៤.១៨៧)	(៣២.៣០១.៩៧៤)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	២៥	(៤០.៧៨០.៤៩២)	(៣៦.១៤២.៦៩៤)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	២៦	(៦.៧៥៥.៦២៣)	(៦.៥១៥.៤១៦)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	២៧	(៩.០៥៥.៦៨២)	(៩.៦៨៩.០៦៤)
ចំណាយជួសជុល និងថែទាំ		(៧.៨៩២.៩៧១)	(៧.០៦៧.៦៦៩)
ចំណាយសេវាសាងសង់		(៧.០៤៨.០២៤)	(៦.៥២៦.៥៥០)
ឱនភាពលើឥណទានផ្តល់ឲ្យបុគ្គលិក		(៦១៣.០៥៣)	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៧.៣២៥.០៥៦)	(៧.៣៤៧.៧៤៦)
ខាត/(ចំណេញ)ពីការប្តូររូបិ៍យប័ណ្ណ - សុទ្ធ	២៨	(២៦៣.៤៧១)	៨៧៥.០៨៤
		<u>(១៥៣.៤០៦.៤៩១)</u>	<u>(១៤០.៧១០.៤០១)</u>
ចំណេញប្រតិបត្តិការ		៧៩.៤៨៦.៥៩៨	៥៧.៤៦៩.៤៧៣
ចំណូលការប្រាក់	២៩	៦.១៤៤.៩២៦	២០.១៩៣.៥៩៩
ចំណាយការប្រាក់	២៩	(៣២.៨០៤.៧៣៩)	(១៧.០៧១.៧៨៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៥២.៨២៦.៧៨៥	៦០.៥៩១.២៨៩
ចំណាយពន្ធលើប្រាក់ចំណេញ	៣០	(១៦.៨៩២.៥៨២)	(១០.១៥៩.១៧០)
ចំណេញក្នុងកាលបរិច្ឆេទ		៣៥.៩៣៤.២០៣	៥០.៤៣២.១១៩
ចំណូលលម្អិតផ្សេងៗ			
ខ្ទង់គណនីដែលមិនបានបែងចែកចំណេញ ឬខាត៖			
ខាតពីការវាយតម្លៃហានិភ័យភាគព្យកិច្ចសោធននិវត្ត	១៨	(២.៨៦៦.៣៧៧)	(១.១៥៩.០១៥)
លទ្ធផលលម្អិតក្នុងកាលបរិច្ឆេទ		<u>៣៣.០៦៧.៨២៦</u>	<u>៤៩.២៧៣.១០៤</u>
ចំណេញក្នុង១ភាគហ៊ុន (ជាប្រាក់រៀល) របស់ភាគហ៊ុននិង រ.ទ.ស.ក ក្នុងកាលបរិច្ឆេទនេះមានដូចខាងក្រោម៖			
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣១	៣៨០.២១	៥៦៦.៥៣
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣១	៣៨០.២១	៥៦៦.៦៣
កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។			

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់ សម្គាល់	មូលធនភាគហ៊ុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦		៥៤១.២២៧.២៨២	១៨៥.៧៩១.៧៧២	៥៦.៩៤៩.១២៨	៧៨៣.៩៦៨.១៨២
ចំណេញក្នុងកាលបរិច្ឆេទ		-	-	៥០.៤៣២.១១៩	៥០.៤៣២.១១៩
ខាតដែលបណ្តាលមកពីការវាយតម្លៃហានិភ័យ សោធននិវត្តន៍		-	-	(១.១៥៩.០១៥)	(១.១៥៩.០១៥)
លទ្ធផលលម្អិតសរុបក្នុងកាលបរិច្ឆេទ		-	-	៤៩.២៧៣.១០៤	៤៩.២៧៣.១០៤
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង	១៦	-	៤៣.៦៧៩.៦៣៨	(៤៣.៦៧៩.៦៣៨)	-
ភាគលាភបានបង់	៣២	-	-	(១៣.២៦៩.៤៩០)	(១៣.២៦៩.៤៩០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៤៣.៦៧៩.៦៣៨	(៥៦.៩៤៩.១២៨)	(១៣.២៦៩.៤៩០)
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ២០១៦/ ១ មករា ២០១៧		៥៤១.២២៧.២៨២	២២៩.៤៧១.៤១០	៤៩.២៧៣.១០៤	៨១៩.៩៧១.៧៩៦
ចំណេញក្នុងកាលបរិច្ឆេទ		-	-	៣៥.៩៣៤.២០៣	៣៥.៩៣៤.២០៣
ខាតដែលបណ្តាលមកពីការវាយតម្លៃ ហានិភ័យសោធននិវត្តន៍		-	-	(២.៨៦៦.៣៧៧)	(២.៨៦៦.៣៧៧)
លទ្ធផលលម្អិតសរុបក្នុងកាលបរិច្ឆេទ		-	-	៣៣.០៦៧.៨២៦	៣៣.០៦៧.៨២៦
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង	១៦	-	៣៥.៣៥៨.២៦៨	(៣៥.៣៥៨.២៦៨)	-
ភាគលាភបានបង់	៣២	-	-	(១៣.៩១៤.៨៣៦)	(១៣.៩១៤.៨៣៦)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៣៥.៣៥៨.២៦៨	(៤៩.២៧៣.១០៤)	(១៣.៩១៤.៨៣៦)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧		៥៤១.២២៧.២៨២	២៦៤.៨២៩.៦៧៨	៣៣.០៦៧.៨២៦	៨៣៩.១២៤.៧៨៦



កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៥២.៨២៦.៧៨៥	៦០.៥៩១.២៨៩
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី	៨	៩៥៣.៤០២	៧២៩.៣៦២
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៩	(២.៣៥៩.៩៧៣)	(២.៣៥៩.៩៧២)
រំលស់ទ្រព្យសកម្មរូបី	៧	៣៦.០២៤.៥៣០	៣៥.២៦៦.០១០
ចំណូលការប្រាក់	២៩	(៦.១៤៤.៩២៦)	(២០.១៩៣.៥៩៩)
ចំណាយការប្រាក់	២៩	៣២.៨០៤.៧៣៩	១៧.០៧១.៧៨៣
ខ្លួនភាពនៃឥណទានផ្តល់ឲ្យបុគ្គលិក	១២	៥៧៣.៩២២	-
ការលុបចោលទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	៥២០.៨០៣
ការជម្រះបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	៤៥០.៨៧៥	-
ចំណាយកាតព្វកិច្ចសោធននិវត្តន៍	១៨	៤.៤៧១.៨២២	៤.០៣៦.០៥៨
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១១៩.៦០១.១៧៧	៩៥.៦៦១.៧៣៤
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(១៦.១៣១.៧២១)	៥.៣២៣.៨៣៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		(៩.៨២០.១៦៨)	(២.៣១០.៦០៦)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(៣.៧៣១.៩១០)	៦.០៧៦.២៧០
ប្រាក់កក់របស់អតិថិជន		៤.០៧១.៧០៣	៨.៦៦៧.០៦៥
សាច់ប្រាក់បានមកពីប្រតិបត្តិការ		៩៣.៩៨៩.០៨១	១១៣.៤១៨.២៩៧
ចំណូលពន្ធបង់		(៩.៤១៧.៧១៨)	(១១.៧៩០.២៧៥)
កាតព្វកិច្ចសោធននិវត្តន៍បានបង់	១៨	(១.១៨៧.៩៥៩)	(១.០៦៣.៩៨៧)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៨៣.៣៨៣.៤០៤	១០០.៥៦៤.០៣៥
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	(១១៥.៤៤៧.៤២០)	(១៣៥.១០១.០៧១)
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់	៧	(៧៥៥.០១៩)	(៣៨៣.៣៤៤)
ការទិញទ្រព្យសម្បត្តិអរូបី	៨	(២៧.៥៨១)	(៤៤០.០៥៣)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		១២៣.១១២	១១១.៦៦២
ចំណូលពីការជម្រះបញ្ជី ពីការវិនិយោគរយៈពេលខ្លី		៥១.៥៦៧.៦៨០	៤៦.១៨៦.១៨០
ការប្រាក់បានទទួល		៤.៤១៥.៣៤៧	១៤.៩២៩.០៣៤
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(៦០.១២៣.៨៨១)	(៧៤.៦៩៧.៥៩២)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ការបែងចែកភាគលាភ	៣២	(១៣.៩១៤.៨៣៦)	(១៣.២៦៩.៤៩០)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		២៤.៦៦៥.៥៦៦	៣៣.៧៧៤.៩៥៨
ការប្រាក់បានបង់		(៨.៧៤១.៤៩៥)	(១៧.៣១៩.៦៨៧)
ការបង់សងប្រាក់កម្ចី		(២៥.៦៦៣.០៨០)	(២៥.២២០.៨១០)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២៣.៦៥៣.៨៤៥)	(២២.០៣៥.០២៩)
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៣៩៤.៣២២)	៣.៨៣១.៤១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៦.៣៨៦.៨៤៩	១២.៥៥៥.៤៣៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ	១៤	១៥.៩៩២.៥២៧	១៦.៣៨៦.៨៤៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

ការផ្ទៀងផ្ទាត់នៃបំណុលដែលបានមកពីសកម្មភាពហិរញ្ញប្បទាន

	ប្រាក់កម្ចី (កំណត់សម្គាល់ ១៧) គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	២៨៦.៣១១.៩៧៧
លំហូរសាច់ប្រាក់	(៩៩៧.៥១៤)
លំហូរមិនមែនសាច់ប្រាក់	
- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់	២១.៨៨៦.១៩៩
- ការបង្កការប្រាក់	៤៣៦.៩២៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៣០៧.៦៣៧.៥៨៧



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រិយវត្ថុ រ.ទ.ស.ភ កំពុងប្រើប្រាស់ ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបត្រូវបានក្រុមប្រឹក្សាភិបាលអនុម័តឲ្យចេញផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹង តម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម
- ធ្វើអាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ តាមការ សម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅ ប្រទេសដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍ សង្គម។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានរៀបចំឡើងអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) ចេញផ្សាយដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋានគណនេយ្យ

គោលនយោបាយគណនេយ្យដែលបានអនុវត្តគឺ ស្របតាមឆ្នាំហិរញ្ញវត្ថុមុន លើកលែងតែផលប៉ះពាល់នៃការអនុវត្តវិសោធនកម្មថ្មីចំពោះ CIFRSs ក្នុងឆ្នាំហិរញ្ញវត្ថុ។ វិសោធនកម្មដែលត្រូវបានអនុវត្តក្នុងកំឡុងពេលនៃឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រសន្មតថ្លៃដើម លើកលែងនូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមទៅតាម ស.រ.ហ.អ.ក តម្រូវអោយក្រុមប្រឹក្សាភិបាល ធ្វើការប៉ាន់ស្មាន និងសន្មតដែលអាចប៉ះពាល់ទៅលើទ្រព្យសកម្មបំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ព្រមទាំងការលាតត្រដាងនៃទ្រព្យសកម្ម និងបំណុលជាហេតុ។ ជាងនេះទៅទៀត ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវអោយធ្វើការវិនិច្ឆ័យ និងអនុវត្តគោលការណ៍គណនេយ្យទាំងនេះ។ ចំណុចទាំងឡាយ ដែលទាក់ទងនឹង ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតខាងលើត្រូវបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៦។ ទោះបីជាការប៉ាន់ស្មាន និងការសន្មតខាងលើធ្វើឡើយដោយផ្អែកលើការយល់ដឹងច្រើនបំផុតរបស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែលទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនោះ។

៤.២ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ បានកត់ត្រាដំបូងតាមថ្លៃដើមដករំលស់បង្គរ និងឱនភាពបង្គរ។ តម្លៃដើមរាប់បញ្ចូលចំណាយទាំងអស់ដែលទាក់ទងផ្ទាល់នឹងការទិញទ្រព្យសកម្មទាំងនោះ។

ចំណាយបន្ទាប់ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃពិតរបស់ទ្រព្យសកម្មទាំងនោះ ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀតនៅពេលដែលទ្រព្យសកម្មនេះមានលទ្ធភាពផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគត ដល់ រ.ទ.ស.ភ ហើយតម្លៃនោះអាចវាស់វែងបានត្រឹមត្រូវ។ រាល់ការចំណាយបន្ទាប់ សម្រាប់ការផ្លាស់ប្តូរផ្នែក ណាមួយនៃទ្រព្យសកម្មត្រូវទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។ តម្លៃសេវាកម្ម ប្រចាំថ្ងៃរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល នៅពេលដែលចំណាយនោះបានកើតឡើង។ ថ្លៃដើមរាប់បញ្ចូលទាំងការវាយតម្លៃបឋមទៅលើការរុះរើ និង ការផ្លាស់ទីតាំងទ្រព្យសកម្ម និងការរៀបចំទីតាំងដែល រ.ទ.ស.ភ ត្រូវធ្វើឡើងនៅពេលទិញទ្រព្យសកម្មទាំងនោះ ប្រសិនបើចាំបាច់។

ផ្នែកនីមួយៗនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលមានតម្លៃដើមជាសារវន្តរៀបរយនឹងតម្លៃសរុបនៃទ្រព្យទាំងនោះ និងមានអាយុកាលប្រើប្រាស់ផ្សេងត្រូវបានរំលស់ដោយឡែក។

ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីឱនភាពផ្សេងៗ។

រំលស់ត្រូវបានគណនា ដើម្បីជម្រះថ្លៃដើមនៃទ្រព្យសម្បត្តិឲ្យនៅត្រឹមតម្លៃសំណល់របស់ខ្លួននៅលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដូចខាងក្រោម៖



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.២ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

អគារ	៥០ឆ្នាំ
គ្រឿងយន្ត	១០,១៥ និង ២០ឆ្នាំ
បំពង់បង្ហូរទឹក	១៥, ៣៥, ៤០ និង ៥០ឆ្នាំ
បរិក្ខារ មន្ទីរពិសោធន៍	៧ ឆ្នាំ
សង្ហារឹម និងបរិក្ខារការិយាល័យ	៧ ឆ្នាំ
បរិក្ខារអគ្គិសនី	៧ ឆ្នាំ
យានយន្ត	៧ ឆ្នាំ
វ៉ាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗ	៧ ឆ្នាំ
នាឡិកាទឹក	៥ ឆ្នាំ

ដីធ្លីមានអាយុកាលមិនកំណត់ និងមិនត្រូវបានគេធ្វើរំលស់តទេ។ ការសាងសង់កំពុងដំណើរការ បង្ហាញអំពីដំណើរការក្នុងការជួសជុល សាងសង់ និងបានកត់ត្រាតាមថ្លៃដើម។ ការសាងសង់កំពុងដំណើរការ មិនត្រូវបានដករំលស់រហូតដល់ពេលដែលសំណង់សាងសង់រួចរាល់សម្រាប់ប្រើប្រាស់។

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ តម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មទាំងអស់ត្រូវបាន ប៉ាន់ស្មានអំពីឱនភាពនៅពេលដែលមានព្រឹត្តិការណ៍ ឬប្រែប្រួលលក្ខខណ្ឌណាមួយកើតឡើងដែលធ្វើអោយ បាត់បង់តម្លៃពិតគណនេយ្យនៃទ្រព្យទាំងនោះ។ ការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់ នៅពេលដែលតម្លៃ ពិតគណនេយ្យលើសពីតម្លៃដែលអាចប្រមូលបាន (យោងកំណត់សម្គាល់លេខ ៤.៤ ស្តីពីឱនភាពនៃទ្រព្យ សកម្មមិនមែនហិរញ្ញវត្ថុ)។

តម្លៃកាកសំណល់នៃទ្រព្យសកម្ម រយៈពេលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ត្រូវបានពិនិត្យឡើងវិញនៅ រាល់ចុងការិយបរិច្ឆេទដើម្បីធានាថា ចំនួន វិធីសាស្ត្រ និងរយៈពេលរំលស់មិនប្រែប្រួល បើធៀបទៅនឹងការ ប៉ាន់ស្មានពីមុន និងទម្រង់នៃការប្រើប្រាស់ដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យ សកម្មទាំងនោះ។ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុន ការប្រែប្រួលបែបនេះត្រូវបានចាត់ទុកជាការ ផ្លាស់ប្តូរគណនេយ្យប៉ាន់ស្មាន។

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម ត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ ឬនៅពេលមិនមាន អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតបន្តទៀត។ ចំនួនខុសគ្នារវាងតម្លៃទទួលបានពីការលក់ប្រសិនបើមាន និងតម្លៃពិតគណនេយ្យត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.៣ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីត្រូវបានទទួលស្គាល់នៅពេលដែលលក្ខខណ្ឌដូចជា អត្តសញ្ញាណកម្មសិទ្ធិ និងមាន លទ្ធភាពផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត។ ទ្រព្យសកម្មអរូបីត្រូវបានវាយតម្លៃដំបូងជាថ្លៃដើម។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៣ ទ្រព្យសកម្មអរូបី (ត)

ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបានកត់ត្រាជាថ្លៃដើម ដករំលស់បង្ករ និងឱនភាពបង្ករប្រសិនបើមាន។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មអរូបីត្រូវបានកំណត់ ជាអចិន្ត្រៃយ៍ឬមានកាលកំណត់។ ទ្រព្យសកម្មអរូបីដែលអាយុកាលប្រើប្រាស់មានកាលកំណត់ត្រូវបានធ្វើការរំលស់ដោយប្រើវិធីសាស្ត្ររំលស់ចេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន ហើយនឹងធ្វើការវាយតម្លៃដើម្បីស្វែងរកកត្តាដែលនាំអោយមានឱនភាព។ ប្រសិនបើឃើញថាមានកត្តាទាំងនោះ រ.ទ.ស.ភ គួរតែធ្វើការប៉ាន់ស្មានទឹកប្រាក់ដែលអាចស្រង់មកវិញរបស់ទ្រព្យសកម្មនោះ។ វិធីសាស្ត្រ និងរយៈពេលនៃការធ្វើរំលស់របស់ទ្រព្យសកម្មអរូបី ដែលមានអាយុកាលជាក់លាក់ ឬមានកំណត់ត្រូវបានធ្វើការវាយតម្លៃតិចបំផុតម្តងនៅចុងការិយបរិច្ឆេទ។ ចំណាយរំលស់លើទ្រព្យសកម្មអរូបី ដែលមានអាយុកាលប្រើប្រាស់ជាក់លាក់ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងដាក់បញ្ចូលនៅក្នុងចំណាយប្រតិបត្តិការ។

ទ្រព្យសកម្មអរូបីមួយត្រូវបានចាត់ទុកថាមានអាយុកាលប្រើប្រាស់អចិន្ត្រៃយ៍ ឬ មិនមានកាលកំណត់នៅពេលដែលទ្រព្យសកម្មនោះ ត្រូវបានរំពឹងថានឹងបង្កើតលំហូរសាច់ប្រាក់ដល់ រ.ទ.ស.ភ ហើយពេលវេលានៃការបង្កើតលំហូរសាច់ប្រាក់នោះមិនអាចប៉ាន់ស្មានបាន។ ទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ត្រូវបានវាយតម្លៃជារៀងរាល់ឆ្នាំ ឬនៅពេលដែលមានកត្តាសង្ស័យចាត់ម្លៃនៃទ្រព្យសកម្មអរូបីនឹងត្រូវបានឱនភាព។ ទ្រព្យសកម្មអរូបីប្រភេទនេះ មិនត្រូវបានធ្វើរំលស់នោះទេ។ អាយុកាលប្រើប្រាស់របស់វា ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ចុងការិយបរិច្ឆេទនីមួយៗ ដើម្បីដឹងថាតើព្រឹត្តិការណ៍ និងបរិយាកាសនានារបស់ទ្រព្យសកម្មទាំងនោះ នៅតែអាចចាត់ទុកថាមានអាយុកាលប្រើប្រាស់មិនកំណត់។ ប្រសិនបើអត់នោះការផ្លាស់ប្តូរអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ពីអាយុកាលអចិន្ត្រៃយ៍ទៅជាអាយុកាលមានកំណត់ត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យដោយអនុលោមទៅតាម ស.គ.អ.ក ៨ *គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង។*

ចំណាយទៅលើទ្រព្យសកម្មអរូបី ដែលដំបូងត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ គឺមិនអាចធ្វើការកត់ត្រាជាថ្លៃដើមរបស់ទ្រព្យសកម្មវិញនៅពេលក្រោយបានទេ។

ទ្រព្យសកម្មអរូបីដែលត្រូវបានលុបចេញពីបញ្ជីនៅពេលដែលលក់ចេញ ឬរំពឹងថាមានអត្ថប្រយោជន៍សេដ្ឋកិច្ច។ ចំណេញ ឬ ខាតដែលកើតឡើងពីការលុបចេញពីបញ្ជីនេះ គឺជាភាពខុសគ្នារវាងតម្លៃសុទ្ធដែលបានមកពីការលក់ប្រសិនបើមាន និងតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនោះ។ ចំណេញ ឬខាតនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.៤ ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម លើកលែងទ្រព្យសកម្មហិរញ្ញវត្ថុ និងសន្និធិ ត្រូវពិនិត្យឡើងវិញនៅរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកំណត់ថាតើមានសញ្ញានៃឱនភាពដែលអាចកើតឡើងឬទេ។ ប្រសិនបើមាន តម្លៃដែលអាចស្តារបាននឹងត្រូវប៉ាន់ស្មាន។

ទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ត្រូវបានវាយតម្លៃជារៀងរាល់ឆ្នាំឬញឹកញាប់បើមានព្រឹត្តិការណ៍ ឬការប្រែប្រួលស្ថានភាពដែលជាកត្តាសង្ស័យ នឹងមានឱនភាពដល់ទ្រព្យសកម្មអរូបី។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៤ ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនីមួយៗ ត្រូវបានប៉ាន់ស្មានដោយឡែកពីគ្នា។ ករណីតម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មមួយមិនអាចប៉ាន់ស្មានដោយឡែក ការប៉ាន់ស្មានលើឱនភាពនឹងធ្វើឡើងជាក្រុម (Cash Generating Units "CGU") ដែលទ្រព្យសកម្មនោះស្ថិតនៅក្នុង។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្ម ឬ ក្រុមទ្រព្យសកម្ម គឺ តម្លៃដែលខ្ពស់ជាងរវាងតម្លៃទីផ្សារ ដកចំណាយការលក់ និងតម្លៃនៅបន្តប្រើប្រាស់។

ក្នុងការកំណត់តម្លៃនៅបន្តប្រើប្រាស់លំហូរសាច់ប្រាក់ចេញ និងចូលប៉ាន់ស្មានដែលបានមកពីការប្រើប្រាស់បន្ត និងពីការលក់ចុងក្រោយត្រូវបានធ្វើអប្បបរមាដោយប្រើអប្បបរមាអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវិភាគទីផ្សារបច្ចុប្បន្ននៃតម្លៃប្រាក់គិតតាមពេលវេលា និងហានិភ័យដែលពាក់ព័ន្ធជាក់លាក់ទៅនឹងទ្រព្យសកម្មដែលលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតមិនបានធ្វើអប្បបរមា។ ការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មមានតម្លៃខ្ពស់ជាងតម្លៃដែលអាចស្តារបាន។ ការខាតបង់ពីឱនភាពទាំងអស់របស់ក្រុមទ្រព្យសកម្ម ("CGU") ត្រូវបែងចែកតាមមូលដ្ឋានសមាមាត្រតាមតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនីមួយៗក្នុងក្រុម។ ការខាតបង់ពីឱនភាពត្រូវបានកត់ត្រាភ្លាមនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ការខាតបង់ពីឱនភាពនៃទ្រព្យសកម្មផ្សេងៗ អាចត្រូវបានកត់ត្រាឡើងវិញតែក្នុងករណីដែលមានការផ្លាស់ប្តូរវិធីសាស្ត្រប៉ាន់ស្មានក្នុងការកំណត់តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនោះ ចាប់តាំងពីការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់ចុងក្រោយតែប៉ុណ្ណោះ។

ការខាតបង់ពីឱនភាពអាចត្រូវបានកត់ត្រាឡើងវិញត្រឹមតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មមិនលើសពីតម្លៃពិតគណនេយ្យដែលបានកំណត់ ដករំលស់ ប្រសិនបើមិនមានការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់។ ការកត់ត្រាឡើងវិញបែបនេះត្រូវកត់ត្រាជាចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាតភ្លាមៗ។

៤.៥ សន្និធិ

សន្និធិ ត្រូវបានវាស់វែងតាមតម្លៃទាបជាងរវាងតម្លៃដើម និងតម្លៃលក់ពិត។

ថ្លៃដើមសន្និធិត្រូវបានកំណត់ដោយប្រើប្រាស់មូលដ្ឋានជាមធ្យម។ ថ្លៃដើមនៃសន្និធិជាវត្ថុធាតុដើមរួមបញ្ចូល ថ្លៃទិញ បូកបញ្ចូលនឹងចំណាយផ្សេងៗដែលកើតឡើងក្នុងការនាំសន្និធិមកកាន់ទីតាំង និងមានលក្ខខណ្ឌបច្ចុប្បន្ន។ សន្និធិរួមបញ្ចូលទាំងវត្ថុធាតុដើម វត្ថុប្រើប្រាស់ គ្រឿងបន្លាស់ និងស្តុកដទៃទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹក និងកំណត់តម្លៃទៅតាមថ្លៃដើមពិតប្រាកដក្នុងការនាំយកសន្និធិដកនឹងប្រាក់សម្រាប់ការខូចខាត ហួសសម័យ និងមានចលនាយឺត ដោយការប្រើមូលដ្ឋានជាមធ្យម ។ គ្រឿងបន្លាស់ និងសន្និធិដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកដែលមានអាយុកាលច្រើនជាងមួយឆ្នាំ ត្រូវបានទទួលស្គាល់ជាទ្រព្យសម្បត្តិរោងចក្រ និងបរិក្ខារ នៅពេលដាក់ចូលទៅក្នុងការប្រើប្រាស់ ។

តម្លៃលក់ពិត គឺជាតម្លៃលក់ប៉ាន់ស្មានតាមប្រតិបត្តិការអាជីវកម្មធម្មតាដកនឹងថ្លៃដើមប៉ាន់ស្មាននៃការសម្រេចអោយបានផលិតផល និងចំណាយប៉ាន់ស្មានចាំបាច់ក្នុងការលក់។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៦ ឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ គឺជាកិច្ចសន្យាដែលបង្កើនទ្រព្យសកម្មហិរញ្ញវត្ថុនៃសហគ្រាសមួយ និងបំណុលហិរញ្ញវត្ថុ ឬឧបករណ៍មូលធននៃសហគ្រាសមួយដទៃទៀត។

ទ្រព្យសកម្មហិរញ្ញវត្ថុរួមមាន សាច់ប្រាក់ ឧបករណ៍មូលធននៃសហគ្រាសមួយដទៃទៀត សិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតពីសហគ្រាសដទៃមួយទៀត ឬសិទ្ធិក្នុងការដោះដូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុក្រោមលក្ខខណ្ឌជាប្រយោជន៍ដល់ រ.ទ.ស.ភ ។

បំណុលហិរញ្ញវត្ថុរួមមាន កាតព្វកិច្ចកិច្ចសន្យាក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតទៅឲ្យសហគ្រាសមួយទៀត ឬកាតព្វកិច្ចកិច្ចសន្យាក្នុងការដោះដូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុក្រោមលក្ខខណ្ឌមិនជាប្រយោជន៍ដល់ រ.ទ.ស.ភ ។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល រ.ទ.ស.ភ បានក្លាយទៅជាភាគីមួយដែលមានកាតព្វកិច្ចកិច្ចសន្យាផ្តល់ ឬទទួលឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃទីផ្សារ រួមទាំងចំណាយប្រតិបត្តិការដែលទាក់ទងផ្ទាល់ទៅនឹងការទិញ ឬបង្កើតឧបករណ៍ហិរញ្ញវត្ថុទាំងនោះ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត។

ដេរីវេទីវដែលអែបជាប់ ត្រូវបានបែងចែកដោយឡែកពីកិច្ចសន្យាកម្មសិទ្ធិ និងត្រូវបានទទួលស្គាល់ជាដេរីវេទីវប្រសិនបើលក្ខណៈសេដ្ឋកិច្ច និងហានិភ័យនៃដេរីវេទីវនេះមិនពាក់ព័ន្ធជិតស្និទ្ធទៅនឹងលក្ខណៈសេដ្ឋកិច្ច និងហានិភ័យនៃកិច្ចសន្យាកម្មសិទ្ធិ ឧបករណ៍ដោយឡែកដែលមានលក្ខខណ្ឌដូចគ្នាទៅនឹងដេរីវេទីវនេះអាចចាត់ទុកជាដេរីវេទីវ ហើយដេរីវេទីវកូនកាត់នេះមិនត្រូវបានកត់ត្រាតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាតឡើយ។

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបែងចែកជាបួនថ្នាក់បន្ទាប់ពីការទទួលស្គាល់ដំបូងសម្រាប់ការវាស់វែងបន្តបន្ទាប់ដូចខាងក្រោម៖

(ក.១). ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត

ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ធ្វើពាណិជ្ជកម្ម (ឧទាហរណ៍៖ ទ្រព្យសកម្មហិរញ្ញវត្ថុដែលទិញសម្រាប់គោលបំណងលក់វិញក្នុងរយៈពេលខ្លី) ដេរីវេទីវ (ទាំងមិនពាក់ព័ន្ធ និងបានបង្កប់) និងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ក្នុងការបែងចែកនេះ អាស្រ័យលើការទទួលស្គាល់ដំបូង។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានបែងចែកជាតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត ត្រូវបានវាស់វែងតាមតម្លៃទីផ្សារ។ ចំណេញ ឬខាតដែលបានមកពីការផ្លាស់ប្តូរតម្លៃទីផ្សារ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ចំណេញ ឬខាតសុទ្ធ លើទ្រព្យសកម្មហិរញ្ញវត្ថុដែលបែងចែកជាតម្លៃទីផ្សារតាមរយៈការចំណេញ ឬខាត មិនរាប់បញ្ចូលចំណេញ ឬខាតលើអត្រាប្តូរប្រាក់បរទេស ការប្រាក់ និងចំណូលភាគលាភទេ។ ចំណូលទាំងនេះ ត្រូវបានទទួលស្គាល់ដាច់ពីគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាតជាសមាសភាគនៃចំណូលផ្សេងៗ ឬកំហាតប្រតិបត្តិការផ្សេងៗ។

ប៉ុន្តែដេរីវេទីវដែលត្រូវបានភ្ជាប់ ហើយត្រូវបានធ្វើការទូទាត់ដោយឧបករណ៍មូលធនដែលមិនមានការប្រៀបធៀបទៅនឹងតម្លៃទីផ្សារសកម្ម ត្រូវបានទទួលស្គាល់ជាចំណាយ។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ក.២). ការវិនិយោគ ដែលរក្សាទុកដល់កាលកំណត់

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបែងចែកជាការវិនិយោគដែលរក្សាទុកដល់កាលកំណត់រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនដេរីវេទីវដែលការបង់ប្រាក់មានលក្ខណៈថេរ ឬអាចកំណត់បាននិងកាលកំណត់ជាក់លាក់ដែល រ.ទ.ស.ភ មានបំណងវិជ្ជមាន និងលទ្ធភាពដើម្បីរក្សាទុករហូតដល់ថ្ងៃកំណត់។

បន្ទាប់ពីការទទួលស្គាល់ដំបូងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានចាត់ថ្នាក់ជាការវិនិយោគដែលរក្សាទុកដល់កាលកំណត់ ត្រូវបានវាស់វែងតាមថ្លៃដើមដែលបានរំលស់ដោយប្រើវិធីសាស្ត្រគណនាការប្រាក់ប្រសិទ្ធភាព។ ចំណេញ ឬខាតលើទ្រព្យសកម្មហិរញ្ញវត្ថុចាត់ថ្នាក់ជាការវិនិយោគ ដែលរក្សាទុកដល់កាលកំណត់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនោះ ត្រូវបានឈប់ទទួលស្គាល់ ឬមានឱនភាព និងតាមរយៈវិធីសាស្ត្ររំលស់។

(ក.៣). កម្ចី និងប្រាក់ត្រូវទទួល

ទ្រព្យសកម្មហិរញ្ញវត្ថុដែលចាត់ជាកម្ចី និងប្រាក់ត្រូវទទួល រួមមានទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនដេរីវេទីវដែលមានសំណងថេរ ឬអាចកំណត់បានហើយមិនត្រូវបានបោះផ្សាយនៅក្នុងទីផ្សារសកម្ម។

បន្ទាប់ពីការទទួលស្គាល់ដំបូងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្ចី និងប្រាក់ត្រូវទទួលត្រូវបានវាស់វែងតាមថ្លៃដើមដែលបានរំលស់ ដោយប្រើវិធីសាស្ត្រគណនាការប្រាក់ប្រសិទ្ធភាព។ ចំណេញ ឬខាតលើទ្រព្យសកម្មហិរញ្ញវត្ថុចាត់ថ្នាក់ជាកម្ចី និងប្រាក់ត្រូវទទួល ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនោះ ត្រូវបានឈប់ទទួលស្គាល់ ឬមានឱនភាព និងតាមរយៈវិធីសាស្ត្ររំលស់។

(ក.៤). ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់លក់

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចាត់ជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់លក់ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនដេរីវេទីវ ដែលចាត់ជាសម្រាប់លក់ ឬដែលមិនបែងចែកជាកម្ចី និងប្រាក់ត្រូវទទួលការវិនិយោគ ដែលរក្សាទុកដល់កាលកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃទីផ្សារ ក្នុងការចំណេញ ឬខាត។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុចាត់ជាទុកសម្រាប់លក់គឺត្រូវបានវាយតម្លៃជាតម្លៃទីផ្សារ។ ចំណេញឬខាតដែលបានមកពីការផ្លាស់ប្តូរតម្លៃទីផ្សារត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលផ្សេងៗ លើកលែងតែឱនភាពនិងចំណេញ ឬខាតអត្រាការប្រាក់បរទេស រហូតដល់ទ្រព្យសកម្មត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលចំណេញ ឬខាតបង្កដែលដំបូងទទួលស្គាល់ជាចំណូលផ្សេងៗហើយត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬខាត។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សាច់ប្រាក់ ឬសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើនៅធនាគារ និងការវិនិយោគរយៈពេលខ្លីផ្សេងៗដែលអាចបំប្លែងជាសាច់ប្រាក់យ៉ាងងាយជាមួយនឹងអាយុកាលកំណត់តិចជាង ឬស្មើនឹង ៣ខែ ត្រូវបានប្រើប្រាស់ដោយអ្នកគ្រប់គ្រង រ.ទ.ស.ភ សម្រាប់ចំណាយជាប់កិច្ចសន្យារយៈពេលខ្លី។ ចំពោះគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលគឺបង្ហាញ ចំនួនសុទ្ធនៅក្នុងឥណទានវិបារូប័រ និងប្រាក់បញ្ញើសន្យាក្នុងធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុមួយ ត្រូវបានលប់ទទួលស្គាល់នៅពេលដែលសិទ្ធិកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះហួសសុពលភាព។ នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលប់ទទួលស្គាល់ទាំងស្រុងចំនួនខុសគ្នារវាងតម្លៃពិតគណនេយ្យ និងតម្លៃដែលអាចទទួលបាន (បូករួមទាំងទ្រព្យសកម្មទទួលបានថ្មី ដកបំណុលឧបមាប្រសិនបើមាន) ហើយចំណេញ ឬខាតបង្គរ (ប្រសិនបើមាន) ដែលត្រូវបានទទួលស្គាល់ផ្ទាល់នៅក្នុងចំណូលផ្សេងៗ គួរតែទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

វិធីសាស្ត្រការទិញ ឬលក់ជាធម្មតា គឺការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមកិច្ចសន្យាដែលលក្ខខណ្ឌ តម្រូវអោយមានការផ្ទេរទ្រព្យសកម្មក្នុងថេរវេលាកំណត់មួយ ដែលកំណត់ដោយច្បាប់ ឬលក្ខខណ្ឌទីផ្សារឧបករណ៍ហិរញ្ញវត្ថុ។

ខ. បំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាបំណុល បើមូលធនយោងទៅតាមលក្ខណៈនៃកិច្ចសន្យា។ បំណុលហិរញ្ញវត្ថុត្រូវបានបែងចែកតាមប្រភេទដូចខាងក្រោម បន្ទាប់ពីការទទួលស្គាល់ដំបូង ក្នុងគោលបំណងកំណត់តម្លៃបន្ទាប់៖

(ខ.១) បំណុលហិរញ្ញវត្ថុតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត

បំណុលហិរញ្ញវត្ថុតាមតម្លៃទីផ្សារតាមរយៈ ចំណេញ ឬខាត រួមមានបំណុលហិរញ្ញវត្ថុទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដេរីវេទីវ (ទាំងមិនពាក់ព័ន្ធ និងបានបង្កប់) និងបំណុលហិរញ្ញវត្ថុ ដែលចាត់តាំងចូលទៅក្នុងការចាត់ថ្នាក់នេះ ដោយផ្អែកទៅលើការទទួលស្គាល់ដំបូង។

បន្ទាប់ពីការទទួលស្គាល់ដំបូង បំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមតម្លៃទីផ្សារតាមរយៈការចំណេញ ឬខាតត្រូវបានវាស់វែងតាមតម្លៃទីផ្សារ។ ចំណេញ ឬខាតដែលកើតចេញពីការផ្លាស់ប្តូរតម្លៃទីផ្សារនៃបំណុលហិរញ្ញវត្ថុ ដែលបានបែងចែកចាត់ថ្នាក់តាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ចំណេញ ឬខាតសុទ្ធលើបំណុលហិរញ្ញវត្ថុដែលបែងចែកជាតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត មិនរាប់បញ្ចូលចំណេញ ឬខាតលើអត្រាប្តូរប្រាក់បរទេស ការប្រាក់ និងចំណូលភាគលាភទេ។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់ដាច់ពីគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាតជាសមាសភាគនៃចំណូលផ្សេងៗ ឬកំហាតប្រតិបត្តិការផ្សេងៗ។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ខ. បំណុលហិរញ្ញវត្ថុ (ត)

(ខ.២) បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុដែលចាត់ជាបំណុលហិរញ្ញវត្ថុផ្សេងៗរួមមាន បំណុលហិរញ្ញវត្ថុមិនមែនជាដើរទឹក ដែលមិនមែនរក្សាទុកសម្រាប់ការជួញដូរ ឬក៏កំណត់ឡើងដំបូងតាមតម្លៃទីផ្សារតាមរយៈចំណេញ ឬខាត។

បន្ទាប់ពីការទទួលស្គាល់ដំបូងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវាស់វែងតាមតម្លៃដើមដែលបានរំលស់ ដោយប្រើវិធីសាស្ត្រគណនាការប្រាក់ប្រសិទ្ធភាព។ ចំណេញ ឬខាតពីបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬ ខាត នៅពេលបំណុលហិរញ្ញវត្ថុនោះត្រូវបានឈប់ទទួលស្គាល់ និងដោយប្រើវិធីសាស្ត្ររំលស់។

បំណុលហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលបំណុលត្រូវបានសង។ ឧទាហរណ៍ ៖ នៅពេលដែលកាតព្វកិច្ចដែលចែងក្នុងកិច្ចសន្យាត្រូវបានចប់ លុបចោល ឬផុតកំណត់។ ការដោះដូរវាងឥណទាយិក និងឥណទាយក នូវឧបករណ៍បំណុលដែលមានលក្ខខណ្ឌផ្សេងគ្នាជាសារវន្តត្រូវចាត់ទុកជាសំណងនៃបំណុលហិរញ្ញវត្ថុដើម ហើយបំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់។ ដូចគ្នាផងដែរការផ្លាស់ប្តូរជាសារវន្តនូវលក្ខខណ្ឌនៃបំណុលហិរញ្ញវត្ថុដើមចាត់ទុកជាសំណងនៃបំណុលហិរញ្ញវត្ថុដើម ហើយបំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់។ ភាពខុសគ្នារវាងតម្លៃពិតគណនេយ្យនៃបំណុលហិរញ្ញវត្ថុ ដែលបានសងឬផ្ទេរទៅភាគីផ្សេងមួយទៀត និងតម្លៃតបស្នងរួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ ដែលបានផ្ទេរឬបំណុលដែលបានកំណត់ត្រូវទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

ភាពខុសគ្នារវាងតម្លៃយោងនៃហិរញ្ញប្បទានដែលបានបញ្ចប់ ឬបានផ្ទេរទៅភាគីណាមួយ និងត្រូវបានទូទាត់ ដែលរួមបញ្ចូលទ្រព្យសកម្មមិនមែនសាច់ប្រាក់ ដែលបានផ្ទេរ ឬជាបំណុលដែលបានសន្មត ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

កិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាកិច្ចសន្យាដែលតម្រូវអោយអ្នកចេញកិច្ចសន្យាធ្វើការបង់សំណងអោយទៅម្ចាស់កម្មសិទ្ធិរាល់ការខាតបង់ ដែលកើតមានឡើងដោយសារឥណទាយិកណាមួយមិនអាចធ្វើការបង់ទៅតាមពេលកំណត់អនុលោមតាមលក្ខខណ្ឌនៃឧបករណ៍បំណុលដើមឬ លក្ខខណ្ឌនៃបំណុលដែលបានកែប្រែ។

គ. មូលធន

ឧបករណ៍មូលធន គឺជាកិច្ចសន្យាទាំងឡាយដែលបង្ហាញអោយឃើញនូវតម្លៃសំណល់នៃទ្រព្យសកម្មក្រោយពីដកនូវរាល់បំណុលរបស់ រ.ទ.ស.ភ ។ ភាគហ៊ុនធម្មតាត្រូវបានចាត់ចូលជាឧបករណ៍មូលធន។

ភាគហ៊ុនធម្មតាត្រូវបានកត់ត្រាតាមតម្លៃចារឹក ហើយប្រសិនបើមានបុព្វលាភដែលទទួលបានលើសពីតម្លៃចារឹក ត្រូវទទួលស្គាល់ជាបុព្វលាភភាគហ៊ុន។ ទាំងភាគហ៊ុនធម្មតា និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ចូលជាមូលធន។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

គ. មូលធន (ត)

ចំណាយនៃប្រតិបត្តិការត្រូវទទួលស្គាល់ជាតំហាយពីមូលធន ដករាល់អត្ថប្រយោជន៍ដែលបានអំពីពន្ធលើប្រាក់ចំណូលដែលពាក់ព័ន្ធ។ មិនដូច្នោះទេ ត្រូវកត់ចូល ក្នុងរបាយការណ៍ចំណេញ ឬខាត។

ភាគលាភប្រកាសមុនដំណាច់ឆ្នាំទៅអោយភាគហ៊ុនិក ត្រូវបានទទួលស្គាល់ក្នុងមូលធនក្នុងការិយបរិច្ឆេទដែលបានប្រកាស។ ភាគលាភចុងក្រោយ ត្រូវបានទទួលស្គាល់នៅពេលដែលមានការអនុម័តពីភាគហ៊ុនិក។

៤.៧ ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

រ.ទ.ស.ភ ធ្វើការវាយតម្លៃថាមានភស្តុតាងជាយថាវត្ថុដែលអាចធ្វើអោយមានឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទនីមួយៗ។

ក. កម្ចី និងគណនីត្រូវទទួល

រ.ទ.ស.ភ ពិចារណាទៅលើកត្តាទាំងឡាយ ដូចជាការវិនិយោគនៃភាពក្ស័យទុនឧបសគ្គហិរញ្ញវត្ថុសំខាន់ៗនៃគណនីត្រូវទទួល រួមទាំងភាពគ្មានលទ្ធភាពសងបំណុល ឬ ក៏ការពន្យារពេលសងបំណុលរយៈពេលយូរដើម្បីកំណត់ថាតើកត្តាទាំងនោះជាភស្តុតាងដែលបញ្ជាក់ថាមានឱនភាពលើកម្ចី និងគណនីត្រូវទទួលបានកើតឡើង។ ភស្តុតាងផ្សេងទៀត រួមមានអត្រាការប្រមូលកម្ចី និងគណនីត្រូវទទួលដែលមានពីមុននិងការពិនិត្យលើការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចតំបន់ និងជាតិដែលទាក់ទងដោយផ្ទាល់ទៅនឹងអត្រាគ្មានលទ្ធភាពសងបំណុលដែលមានពីមុន។

បើមានភស្តុតាងបែបនេះកើតឡើងតម្លៃ នៃការខាតបង់ត្រូវបានគណនាដោយកំណត់តម្លៃខុសគ្នារវាងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាអនាគតដែលបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដើម នៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការខាតបង់ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

តម្លៃពិតគណនេយ្យនៃកម្ចី និងគណនីត្រូវទទួលត្រូវកាត់បន្ថយដោយប្រើប្រាស់គណនីសំវិធានធន។ នៅការិយបរិច្ឆេទបន្ទាប់ ប្រសិនបើតម្លៃខាតបង់ពីឱនភាពថយចុះហើយទាក់ទងទៅនឹងព្រឹត្តិការណ៍ណាមួយដែលកើតឡើងក្រោយការខាតបង់ និងត្រូវបានទទួលស្គាល់ពីមុន ការខាតបង់នោះត្រូវបានកត់ត្រាឡប់មកវិញត្រឹមតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្មមិនលើសពីតម្លៃដែលបានរំលស់នៅថ្ងៃដែលកត់ត្រាឡប់មកវិញ។ ចំនួនដែលបានកត់ត្រាឡប់មកវិញត្រូវទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.៨. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញជាប់ពន្ធទាំងអស់។ ចំណាយលើពន្ធនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗរួមមាន ពន្ធក្នុងគ្រា និង ពន្ធពន្យា។

ក. ពន្ធក្នុងគ្រា

ចំណាយពន្ធក្នុងគ្រា ត្រូវបានកំណត់ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមបញ្ចូលទាំងមូលដ្ឋានពន្ធយោងតាមប្រាក់ចំណេញជាប់ពន្ធ ។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៨. ពន្ធលើប្រាក់ចំណេញ (ត)

ខ. ពន្ធពន្យា

ពន្ធពន្យាត្រូវបានទទួលស្គាល់ទាំងស្រុង ដោយប្រើវិធានបំណុលលើភាពខុសគ្នាបណ្តោះអាសន្នដែលកើតឡើងពីភាពខុសគ្នា រវាងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម ឬបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធរបស់វា។

ពន្ធពន្យាត្រូវបានទទួលស្គាល់សម្រាប់រាល់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ លើកលែងតែពន្ធពន្យា ដែលកើតចេញពីការទទួលស្គាល់បឋមនូវទ្រព្យសកម្មឬបំណុលក្នុងប្រតិបត្តិការដែលមិនមែនជាការទិញបង្រួមអាជីវកម្ម ហើយនៅពេលដែលប្រតិបត្តិការនោះកើតឡើងមិនមានផលប៉ះពាល់ណាមួយកើតឡើងចំពោះប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញតាមវិធីសាស្ត្រពន្ធដារឡើយ។

ទ្រព្យសកម្មពន្ធពន្យា ត្រូវបានទទួលស្គាល់តែនូវពេលដែលមានប្រាក់ចំណេញជាប់ពន្ធអាចកើតមានឡើង ដើម្បីទូទាត់ជាមួយនឹងចំនួនខុសគ្នាបណ្តោះអាសន្ន តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មពន្ធពន្យា ត្រូវពិនិត្យឡើងវិញនៅចុងការិយបរិច្ឆេទនៃតារាងតុល្យការនីមួយៗ។ តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មពន្ធពន្យាត្រូវបានកាត់បន្ថយ នៅពេលដែលដឹងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមិនមានគ្រប់គ្រាន់ដើម្បីប្រើប្រាស់មួយផ្នែក ឬ ទាំងស្រុងនៃទ្រព្យសកម្មពន្ធពន្យា។ ការកាត់បន្ថយបែបនេះត្រូវបានកត់ត្រាឡប់មកវិញនៅពេលដែល ប្រាក់ចំណេញជាប់ពន្ធអាចនឹងមានគ្រប់គ្រាន់។

ទ្រព្យសកម្មពន្ធពន្យា និងបំណុលពន្ធពន្យាអាចកាត់កងគ្នាបាននៅពេលដែលមានសិទ្ធិស្របច្បាប់ដើម្បីធ្វើការទូទាត់ពន្ធក្នុងគ្រាត្រូវទទួលទៅនឹងពន្ធក្នុងគ្រាត្រូវសង ហើយនៅពេលដែលបំណុលពន្ធពន្យាទាក់ទងទៅនឹងអាជ្ញាធរពន្ធដារដូចគ្នាលើ៖

- (១) គ្រឹះស្ថានជាប់ពន្ធដូចគ្នា ឬ
- (២) គ្រឹះស្ថានជាប់ពន្ធផ្សេងគ្នា ដែលមានបំណងនឹងទូទាត់ពន្ធក្នុងគ្រាត្រូវបង់ និងត្រូវទទួលសរុបឬទទួលស្គាល់ពន្ធត្រូវទទួល ហើយទូទាត់ពន្ធត្រូវបង់បន្តបន្ទាប់គ្នានៅក្នុងការិយបរិច្ឆេទនីមួយៗនាពេលអនាគតដែលពន្ធពន្យាត្រូវបង់ និងត្រូវទទួលរំពឹងថានឹងធ្វើការទូទាត់ ឬទទួលបានមកវិញ។

ពន្ធពន្យានឹងត្រូវទទួលស្គាល់ជាចំណូល ឬ ចំណាយ ហើយកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែក្នុងករណីពន្ធនោះទទួលស្គាល់ដោយផ្ទាល់ជាចំណាយ ឬចំណូលនៅក្នុងដើមទុននៅក្នុងការិយបរិច្ឆេទដូចគ្នា ឬខុសគ្នាក្នុងស្ថានភាពបែបនេះ ពន្ធពន្យា នឹងត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងដើមទុន។

ពន្ធពន្យាទ្រព្យសកម្ម និងបំណុលត្រូវបានគណនាតាមអត្រាពន្ធ ដែលរំពឹងទុកថានឹងប្រើប្រាស់នៅក្នុងគ្រានៅពេលដែលទ្រព្យសកម្មត្រូវបានទទួលស្គាល់ និងបំណុលត្រូវបានសងផ្នែកទៅលើអត្រា និងបទប្បញ្ញត្តិពន្ធដែលបានចូលជាធរមាននៅថ្ងៃចុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.៩ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលមានបំណុលនាពេលបច្ចុប្បន្នតាមផ្លូវច្បាប់ ឬប្រយោលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយនៅពេលដែលទំនងថាមានលំហូរចេញនូវធនធានតំណាងឲ្យផលប្រយោជន៍សេដ្ឋកិច្ចដែលតម្រូវអោយទូទាត់នៅបំណុលនោះ និងការប៉ាន់ស្មានអាចធ្វើទៅបានគួរអោយជឿជាក់ទៅលើចំនួនទឹកប្រាក់នៃបំណុលនោះ។

នៅពេលដែលផលប៉ះពាល់ នៃតម្លៃប្រាក់គិតតាមពេលវេលា មានលក្ខណៈជាសារវន្តចំនួននៃសំវិធានធនត្រូវធ្វើអប្បបរមាកតម្លៃបច្ចុប្បន្នតាមអត្រាមុនគិតពន្ធ ដែលអត្រានេះឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃតម្លៃប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ពាក់ព័ន្ធនឹងបំណុលនោះ។

សំវិធានធនត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញនៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និង កែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានបច្ចុប្បន្នដែលត្រឹមត្រូវបំផុត។ សំវិធានធននឹងត្រូវធ្វើការកត់ត្រាលប់មកវិញ ប្រសិនបើលំហូរចេញនៃធនធានដែលតំណាងអោយផលប្រយោជន៍សេដ្ឋកិច្ច ដែលតម្រូវដើម្បីទូទាត់នូវបំណុលនោះមិនអាចកើតមានឡើងបន្តទៀត។

សំវិធានធនគឺមិនត្រូវបានទទួលស្គាល់សម្រាប់ការខាតប្រតិបត្តិការនាពេលអនាគតឡើយ។ ប្រសិនបើ រ.ទ.ស.ភ មានកិច្ចសន្យារយៈពេលវែង កាតព្វកិច្ចបច្ចុប្បន្នរបស់កិច្ចសន្យាត្រូវបានទទួលស្គាល់ និងវាស់វែងទៅជាសំវិធានធន។

៤.១០ បំណុលយថាហេតុ

បំណុលយថាហេតុ ជាបំណុល ដែលអាចកើតមានឡើងចេញពីព្រឹត្តិការណ៍អតីតកាលដែលអត្ថិភាពរបស់វានឹងដែលត្រូវបានបញ្ជាក់ដោយការកើតមានឡើង ឬការមិនកើតមានឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់ច្រើន ហើយមិនមែនក្នុងការគ្រប់គ្រងដោយ រ.ទ.ស.ភ ឬកាតព្វកិច្ចបច្ចុប្បន្នដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាល ប៉ុន្តែមិនត្រូវបានទទួលស្គាល់ ពីព្រោះមិនប្រហែលថានឹងមានការហូរចេញនូវធនធានដែលមានអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានតម្រូវទូទាត់សងកាតព្វកិច្ច។ បំណុលយថាហេតុអាចកើតឡើងក្នុងករណីដឹកជញ្ជូន ដោយបំណុលនោះយើងមិនអាចទទួលស្គាល់វាថាជាចំណាយពីព្រោះតែមិនអាចវាស់វែងតាមស្ថានភាពពិតប្រាកដបាន។ រ.ទ.ស.ភ មិនបានទទួលស្គាល់បំណុលយថាហេតុទេ ប៉ុន្តែបានបង្ហាញពីភាពកើតឡើងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៤.១១ ការទទួលស្គាល់ប្រាក់ចំណូល

ប្រាក់ចំណូល ត្រូវបានវាស់វែងតាមតម្លៃទីផ្សារនៃតម្លៃតបស្នងដែលបានទទួល ឬតម្លៃដែលនឹងត្រូវទទួល។

ប្រាក់ចំណូល ត្រូវបានទទួលស្គាល់តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលទាក់ទងនឹងប្រតិបត្តិការនឹងហូរចូលមកក្នុង រ.ទ.ស.ភ ហើយចំណូល និងថ្លៃដើមដែលបានកើតឡើង ឬនឹងកើតឡើងទាក់ទងទៅនឹងប្រតិបត្តិការនោះ អាចត្រូវបានវាស់វែងគួរអោយទុកចិត្តបាន និងលក្ខខណ្ឌការទទួលស្គាល់ចំណូលជាក់លាក់សម្រាប់សកម្មភាពនីមួយៗរបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.១១ ការទទួលស្គាល់ប្រាក់ចំណូល (ត)

(ក) ការលក់ទឹកស្អាត

ប្រាក់ចំណូលបានមកពីការផ្គត់ផ្គង់ទឹក ត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធក្រោយ កាត់កងជាមួយនឹងអប្បបរមា វិភាជន៍ និងឥណទាន និងត្រូវបានទទួលស្គាល់តាមបរិមាណទឹក ដែល ផ្គត់ផ្គង់ទៅឲ្យអតិថិជនរបស់ រ.ទ.ស.ភ ។

(ខ) ប្រាក់ចំណូលបានមកពីការតភ្ជាប់បណ្តាញទឹកជូនអតិថិជនតាមផ្ទះ

ប្រាក់ចំណូលបានមកពីការតភ្ជាប់បណ្តាញទឹក ជូនអតិថិជនតាមផ្ទះ ត្រូវបានទទួលស្គាល់ នៅពេលដែលការតភ្ជាប់ឲ្យប្រជាជនបានបញ្ចប់។

(គ) ប្រាក់ចំណូលបានមកពីការប្តូរនាឡិកាទឹក

រ.ទ.ស.ភ គិតថ្លៃ ៥០រៀល ក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាពីអតិថិជនសម្រាប់ ការថែទាំនាឡិកាទឹកក្នុងអំឡុងរដូវនៃការគិតប្រាក់ហើយត្រូវបានកត់ត្រាជាប្រាក់ចំណូល។ ការគិត ប្រាក់នេះបានប្រើប្រាស់សម្រាប់ចំណាយក្នុងការផ្លាស់ប្តូរនាឡិកាទឹក នៅពេលប្រើប្រាស់លែងកើត។ តម្លៃជំនួសនេះត្រូវបានបញ្ជាក់នៅលើ របាយការណ៍ចំណេញ ឬខាត និងចំណេញផ្សេងៗ។

ឃ) កម្រៃពីថ្លៃសេវាសំណង់

ចំណូលនៃកម្រៃពីថ្លៃសេវាការសាងសង់ត្រូវបានទទួលស្គាល់ ដោយផ្អែកទៅតាមចំនួន ភាគ រយនៃការបញ្ចប់នៃសេវា ដែលបានផ្តល់ក្រោមកិច្ចសន្យាសាងសង់គម្រោងនេះសមស្របជាមួយ សេវា ដែលបានបកប្រែបាន។

៤.១២ អត្ថប្រយោជន៍និយោជិត

(ក) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្ស វិភាគទានសន្តិសុខសង្គម ថ្លៃសម្រាកប្រចាំឆ្នាំ ទទួលកម្រៃ ថ្លៃ សម្រាកឈឺ ទទួលកម្រៃបុព្វលាភ និងអត្ថប្រយោជន៍មិនជាសាច់ប្រាក់ត្រូវបានទទួលស្គាល់ជា ចំណាយនៅក្នុងការិយបរិច្ឆេទ ពេលដែល និយោជិតបានផ្តល់សេវាកម្មទៅឲ្យ រ.ទ.ស.ភ។

អវត្តមានដែលទទួលសំណងបង្ករយៈពេលខ្លី ដូចជាថ្លៃសម្រាកប្រចាំឆ្នាំទទួលកម្រៃត្រូវ ទទួលស្គាល់ជាចំណាយ នៅពេលដែលនិយោជិតផ្តល់សេវាកម្មដែលបង្កើនសិទ្ធិក្នុងការទទួលបាននូវ ចំនួនថ្ងៃអវត្តមានទទួលកម្រៃនាពេលអនាគត។ ចំនួនថ្ងៃអវត្តមានទទួលកម្រៃរយៈពេលខ្លីមិនបង្កដូច ជាថ្លៃសម្រាកឈឺ ត្រូវទទួលស្គាល់នៅពេលដែលការអវត្តមាននោះកើតឡើង។

បុព្វលាភ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានកាតព្វកិច្ចបច្ចុប្បន្នជាផ្លូវច្បាប់ ឬ ជាប្រយោលដើម្បីធ្វើការទូទាត់ចំណាយបែបនេះជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយការ ប៉ាន់ស្មានគួរអោយជឿជាក់មួយត្រូវបានធ្វើឡើងលើចំនួននៃកាតព្វកិច្ចនោះ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.១២ អត្ថប្រយោជន៍និយោជិត (ត)

ខ) អត្ថប្រយោជន៍សោធននិវត្តន៍

រ.ទ.ស.ភ ប្រតិបត្តិតម្រោងសោធននិវត្តន៍ដែលជាគម្រោងអត្ថប្រយោជន៍កំណត់ ដែលភាគីទាំងពីរ គឺភាគី រ.ទ.ស.ភ និងភាគីបុគ្គលិក ត្រូវបង់វិភាគទានថេរចូលទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុងក្រោមឈ្មោះរបស់ រ.ទ.ស.ភ ៖

- (i) វិភាគទានរបស់បុគ្គលិក៧%នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ (៦%មុនខែតុលាឆ្នាំ២០០៧)
- (ii) វិភាគទានរបស់ រ.ទ.ស.ភ ៥%ប្រាក់ប្រចាំខែរបស់បុគ្គលិក បូកបន្ថែម ២%នូវប្រាក់ចំណេញប្រចាំឆ្នាំ
- (iii) ចាប់ពីឆ្នាំ ២០១១ រ.ទ.ស.ភ បានផ្ទេរទឹកប្រាក់បន្ថែមចូលទៅក្នុងគណនី សាច់ប្រាក់ ផ្ទៃក្នុងដើម្បីឲ្យចំនួនទឹកប្រាក់ទាំងអស់ ដែលបានផ្ទេរទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុង ដែលបម្រុងទុកសម្រាប់ទូទាត់អត្ថប្រយោជន៍បុគ្គលិកសមាមាត្រទៅនឹង ចំណាយសរុបដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំនួនលម្អិតផ្សេងៗក្នុងឆ្នាំ។

ការបង់ជូនបុគ្គលិកដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍នេះ ផ្អែកតាមលក្ខខណ្ឌដូចខាងក្រោម៖

- (i) បុគ្គលិកដែលបានបម្រើការងារពី ១០ឆ្នាំ ទៅ ១៩ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍របស់ពួកគេនឹងត្រូវទទួលបានការ ទូទាត់កាតព្វកិច្ចសោធននិវត្តន៍មួយដងគឺស្មើនឹង ២០០% នៃចំណែកវិភាគទានសោធននិវត្តន៍បង្ករបស់ពួកគេ។
- (ii) បុគ្គលិកដែលបានបម្រើការងារលើសពី ២០ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍របស់ពួកគេនឹងត្រូវទទួលបានប្រាក់ សោធននិវត្តន៍ប្រចាំខែ ស្មើនឹង២៩% នៃប្រាក់បៀវត្សចុងក្រោយរបស់ពួកគេនិង ១% បន្ថែមទៀតក្នុងមួយឆ្នាំនៅពេលដែលពួកគេបានបំពេញការងារចាប់ពីឆ្នាំទី ២១ រហូតដល់ពួកគេទទួលបានមរណភាព។
- (iii) បុគ្គលិកដែលបានលាយបំប្លែងអាយុចូលនិវត្តន៍ នឹងត្រូវទទួលបានការទូទាត់មួយដងដូចខាងក្រោម៖
 - (ក) ១២០% នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ១០ឆ្នាំ និង១%រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេក្នុងចន្លោះពីឆ្នាំទី១១ រហូតដល់ឆ្នាំទី២០។
 - (ខ) ១៣៥% នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ២១ឆ្នាំ និង១%រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេក្នុងចន្លោះពីឆ្នាំទី២២ រហូតដល់ឆ្នាំទី៣០។
 - (គ) ១៥៥% នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ៣១ឆ្នាំ និង១% រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេបន្ទាប់ពីឆ្នាំទី៣១។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.១២ អត្ថប្រយោជន៍និយោជិត (ត)

ខ) អត្ថប្រយោជន៍សោធននិវត្តន៍ (ត)

បំណុលដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងអត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់គឺជាតម្លៃបច្ចុប្បន្ននៃតម្លៃអត្ថប្រយោជន៍កាតព្វកិច្ច ដែលបានកំណត់នៅត្រឹមដំណាច់ការិយបរិច្ឆេទរបាយការណ៍ ដកតម្លៃសមស្របនៃទ្រព្យតម្កល់។ អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ ចំណាយហានិភ័យឥណទាន (“Credit Actuarial Cost”)។ តម្លៃបច្ចុប្បន្នរបស់អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់ ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់តម្កល់រយៈពេលមធ្យម ទៅរយៈពេលវែងជាប្រាក់រៀលខ្មែរនៅធនាគារ ដោយសារមិនមានទីផ្សារសញ្ញាប័ត្រសាជីវកម្ម ឬមិនមានសញ្ញាប័ត្ររដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។

ចំណេញ ឬខាតពីការគណនាហានិភ័យដែលកើតពីនិយ័តកម្ម និងបម្រែបម្រួលក្នុងការសន្មតការគណនាហានិភ័យត្រូវបានកត់ត្រាជាបន្ទុក ឬ កត់ត្រាខាងខ្ទង់ឥណទានក្នុងគណនីចំណូលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទដែលវាកើតឡើង។

ថ្លៃដើមសេវាកម្មក្នុងអតីតត្រូវបានកត់ត្រាភ្លាមក្នុងរបាយការណ៍ចំណេញឬខាត និងចំណូលលម្អិតផ្សេងៗ។

គ) គម្រោងប្រាក់រង្វាន់

រ.ទ.ស.ភ កត់ត្រាបំណុល និងចំណាយប្រាក់រង្វាន់ដោយអាស្រ័យទៅតាមប្រាក់ចំណេញរបស់ខ្លួនប្រចាំឆ្នាំនីមួយៗតាមរូបមន្តដូចខាងក្រោម៖

- (i) ប្រាក់បៀវត្ស ១ខែ របស់បុគ្គលិកទាំងអស់ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ៥% ទៅ ១០%នៃចំណាយប្រតិបត្តិការ
- (ii) ប្រាក់បៀវត្ស ២ខែ របស់បុគ្គលិកទាំងអស់ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ១០% ទៅ ២០% នៃចំណាយប្រតិបត្តិការ
- (iii) ប្រាក់បៀវត្ស ៣ខែ របស់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ២០% នៃចំណាយប្រតិបត្តិការ

៤.១៣ រូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានវាស់វែងដោយប្រើប្រាស់ រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចំបងដែល រ.ទ.ស.ភ ធ្វើប្រតិបត្តិការ ហៅកាត់ថា (“រូបិយប័ណ្ណគោល”)។ យ៉ាងណាមិញដោយសារ រ.ទ.ស.ភ ធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សានូវកំណត់ត្រាគណនេយ្យចំបងជាប្រាក់រៀលខ្មែរ (“KHR”) ថ្នាក់ដឹកនាំ រ.ទ.ស.ភ កំណត់យកប្រាក់រៀលខ្មែរជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញដោយសារវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ រ.ទ.ស.ភ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.១៣ រូបិយប័ណ្ណបរទេស (ត)

(ខ) សមតុល្យ និងការបកប្រែរូបិយប័ណ្ណបរទេស (ត)

ប្រតិបត្តិការជាប្រតិបត្តិការផ្សេងៗទៀត ត្រូវបានប្តូរទៅជាប្រាក់ដោយប្រើប្រាស់អត្រាប្តូរ
ប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ទ្រព្យសកម្មជាប្រាក់ និងបំណុលជាប្រាក់ ជាប្រាក់ប័ណ្ណ
នៅការិយបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាប្រាក់ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃ
ប្រតិបត្តិការនោះ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ដែលកើតឡើងពីការទូទាត់ទ្រព្យសកម្មរូបិយវត្ថុ និង
បំណុលត្រូវកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត នៅក្នុងការិយបរិច្ឆេទដែលកើតឡើង។ ធាតុមិន
មែនជាប្រាក់ដែលកត់ត្រាដំបូង ជាប្រាក់ប័ណ្ណបរទេសហើយយោងជាតម្លៃដើមត្រូវបានប្រែសម្រួល
ដោយប្រើអត្រាដើមនៅថ្ងៃទិញ ហើយចំពោះទ្រព្យសកម្ម និងបំណុលមិនជាសាច់ប្រាក់ដែលយោងជា
តម្លៃទីផ្សារត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់ ដែលកើតឡើងនៅពេលដែលតម្លៃនៃទ្រព្យ
សកម្ម និងបំណុលទាំងនោះត្រូវបានកំណត់ក្នុងគោលបំណងសម្រាប់បង្ហាញ។

៤.១៤ បន្ទុកលើប្រាក់កម្ចី

បន្ទុកប្រាក់កម្ចីដែលទាក់ទងផ្ទាល់ នឹងការទិញឬសាងសង់ទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃថ្លៃដើមរបស់ទ្រព្យសកម្ម។ ការធ្វើមូលធនកម្មនេះបន្តរហូតដល់សកម្មភាព
ចាំបាច់ផ្សេងៗដើម្បីសាងសង់ ឬរៀបចំទ្រព្យសកម្ម ត្រូវបានបញ្ចប់សព្វគ្រប់សម្រាប់គោលបំណងប្រើប្រាស់ ឬ
លក់។ រាល់ការចំណាយបន្ទាប់នេះ ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ទ្រព្យសកម្មមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺជាទ្រព្យសកម្មមួយដែលត្រូវការរយៈពេលវែងមួយដើម្បីធ្វើអោយរួចរាល់ សម្រាប់
គោលបំណងប្រើប្រាស់ ឬលក់។ មូលធនកម្មនៃបន្ទុកលើប្រាក់កម្ចីត្រូវបានពន្យារនៅពេលដែលមានការផ្អាកការ
សាងសង់ទ្រព្យសកម្មនោះ។

តម្លៃនៃបន្ទុកលើប្រាក់កម្ចីដែលអាចធ្វើមូលធនកម្មបាន គឺជាបន្ទុកប្រាក់កម្ចីជាក់ស្តែងដែលបានកើត
ឡើងទៅលើកម្ចីនៅក្នុងការិយបរិច្ឆេទ ដកចំណូលវិនិយោគដែលបានមកពីការវិនិយោគនៃកម្ចីបណ្តោះអាសន្ន។

បន្ទុកលើប្រាក់កម្ចី ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត នៅការិយបរិច្ឆេទដែល
ប្រតិបត្តិការនោះកើតឡើង។

៤.១៥ ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុល លើកលែងប្រតិបត្តិការសម្រាប់ភតិសន្យា គឺត្រូវបានកំណត់
ទៅតាមតម្លៃដែលអាចទទួលបានពីការលក់នូវទ្រព្យសកម្មមួយ ឬការបង់ដើម្បីផ្ទេរនូវបំណុលមួយទៅតាម
លំដាប់លំដោយនៃប្រតិបត្តិការរវាងអ្នកចូលរួមក្នុងទីផ្សារនៅថ្ងៃ ដែលអាចវាស់វែងបាន។ ការវាស់វែងតម្លៃ
សមស្របសន្មតថាប្រតិបត្តិការពីការលក់នូវទ្រព្យសកម្មមួយ ឬការផ្ទេរនូវបំណុលទាំងនៅក្នុងទីផ្សារដំបូង ឬមិន
នៅក្នុងទីផ្សារដំបូង នៅក្នុងទីផ្សារដែលមានគុណសម្បត្តិបំផុត។



៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

៤.១៥ ការវាស់វែងនូវតម្លៃសមស្រប (ត)

រ.ទ.ស.ភ ធ្វើការវាស់វែងតម្លៃទីផ្សារសមស្របនៃទ្រព្យសកម្ម ឬបំណុលមួយដោយពិចារណាទៅលើ លក្ខណៈសម្បត្តិនៃទ្រព្យសកម្ម ឬបំណុល បើអ្នកចូលរួមក្នុងទីផ្សារពិចារណាទៅលើលក្ខណៈសម្បត្តិទាំងនេះ នៅពេលកំណត់តម្លៃទ្រព្យសកម្ម ឬបំណុល។ រ.ទ.ស.ភ បានគិតពិចារណាទៅលើលក្ខណៈសម្បត្តិនៅពេល កំណត់តម្លៃសមស្របដូចខាងក្រោម៖

- (ក) លក្ខខណ្ឌស្ថានភាព និងទីតាំងនៃទ្រព្យសកម្ម និង
- (ខ) ការដាក់កម្រិតនៅលើការលក់ ឬប្រើប្រាស់ទ្រព្យសកម្មប្រសិនបើមាន។

ការវាស់វែងនូវតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម ដែលមិនមែនជាហិរញ្ញវត្ថុត្រូវបានពិចារណាទៅលើ បំណុល នៃអ្នកចូលរួមក្នុងទីផ្សារដើម្បីបង្កើតជាអត្ថប្រយោជន៍សេដ្ឋកិច្ចដោយប្រើប្រាស់នូវទ្រព្យសកម្មបានអស់ ពីលទ្ធភាពឬដោយលក់វាឲ្យអ្នកចូលរួមក្នុងទីផ្សារដទៃទៀតដោយប្រើប្រាស់នូវទ្រព្យសកម្មបានអស់ពីលទ្ធភាព។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ឬឧបករណ៍មូលធនទ្រព្យម្ចាស់មួយត្រូវបាន សន្មតដោយ៖

- (ក) បំណុលមួយនៅសល់ និងអ្នកដែលចូលរួមក្នុងការផ្ទេរក្នុងទីផ្សារ ត្រូវបានទាមទារឲ្យបំពេញនូវ កាតព្វកិច្ចរបស់ខ្លួន។ បំណុលមិនត្រូវបានដោះស្រាយដោយដៃគូ ឬបើមិនដូច្នោះ នឹងត្រូវបញ្ចប់នៅថ្ងៃ វាស់វែង និង
- (ខ) ឧបករណ៍មូលធនទ្រព្យម្ចាស់របស់អង្គការនៅសល់ និងអ្នកចូលរួមក្នុងការផ្ទេរក្នុងទីផ្សារ ត្រូវបានប្រើ ប្រាស់សិទ្ធិ និងទំនួលខុសត្រូវដែលពាក់ព័ន្ធជាមួយនឹងឧបករណ៍។ ឧបករណ៍ទាំងនោះមិនត្រូវបាន លុបចោល ឬបើមិនដូច្នោះ នឹងត្រូវបញ្ចប់នៅថ្ងៃវាស់វែង។

៤.១៦ ជំនួយពន្យារ និងការរំលស់

ជំនួយដែលបានមកពីរដ្ឋាភិបាល និងពីទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃកំណត់ ដែលមានធានាសមហេតុផលថាជាជំនួយនឹងត្រូវបានទទួល ហើយ រ.ទ.ស.ភ នឹងអនុវត្តទៅតាមលក្ខខណ្ឌ ទាំងអស់ដែលមានភ្ជាប់នឹងជំនួយនោះ។ ជំនួយត្រូវបានពន្យារ និងកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ ចាំបាច់ដើម្បីធ្វើឲ្យមានសមមាត្រទៅនឹងថ្លៃដើមដែលត្រូវបាន ទូទាត់។

ជំនួយពន្យារដែលទាក់ទិននឹងថ្លៃដើមរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ផ្តល់ដោយម្ចាស់ជំនួយ ត្រូវបានកត់ត្រាតាមថ្លៃដើមដែលទទួលបាន។ ជំនួយពន្យារត្រូវបានចាត់ថ្នាក់នៅក្រោមបំណុលរយៈពេលវែង និងត្រូវកត់ត្រាខាងខ្ទង់ឥណទាននៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ តាមមូលដ្ឋាន ថេរ ដើម្បីផ្តល់នឹងអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មនោះ។

អត្ថប្រយោជន៍នៃឥណទានរបស់រដ្ឋាភិបាលតាមអត្រាប្តូររូបិយប័ណ្ណក្រោមតម្លៃទីផ្សារ ត្រូវបានចាត់ទុក ថាជាអំណោយរបស់រដ្ឋាភិបាល មានដូចជាបម្រែបម្រួលដែលមានអំណោយផលល្អ រវាងតម្លៃរូបិយប័ណ្ណរបស់ ឥណទាន (Special Drawing Right) និងរូបិយប័ណ្ណទូទាត់សងវិញរបស់ រ.ទ.ស.ភ (ខ្មែររៀល) ដែលត្រូវបាន ចាត់ទុកជាជំនួយពីរដ្ឋាភិបាល។

៤.១៧ ការវាយការណ៍តាមផ្នែក

ផ្នែកប្រតិបត្តិការត្រូវបានវាយការណ៍ ក្នុងបែបបទដែលស៊ីសង្វាក់គ្នាជាមួយនឹងរបាយការណ៍ផ្ទៃក្នុង ដែលបានផ្តល់ជូនប្រធានអ្នកសម្រេចតាមផ្នែកប្រតិបត្តិការ។ ប្រធានអ្នកសម្រេចចិត្តតាមផ្នែកប្រតិបត្តិការទទួល ខុសត្រូវក្នុងការបែងចែកធនធាន និងវាយតម្លៃពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ត្រូវបានកំណត់ថាជាក្រុម គណៈគ្រប់គ្រង (រាប់ទាំងអគ្គនាយក និងអគ្គនាយករងទាំងអស់) ដែលធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ។

**៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិដែលកម្ពុជា
("ស.រ.ហ.អ.ក") ថ្មី**

៥.១ ការអនុវត្តនូវ ស.រ.ហ.អ.ក ថ្មី ក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ បានអនុវត្តនូវស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកប្រែក្នុងការិយបរិច្ឆេទ ដូចខាងក្រោម៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ១២ <i>ការទទួលស្គាល់ពន្ធពន្យារ នៃការខាតមិនបានទទួលស្គាល់</i>	១ មករា ២០១៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ <i>ការគាំទ្របង្ហាញ</i>	១ មករា ២០១៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១២ <i>ការពង្រឹងប្រព័ន្ធនាំ (ឧប្ប២០១៤ ដល់ ២០១៦)</i>	១ មករា ២០១៧

ពុំមានការប៉ះពាល់ជាសារវន្តទៅលើការអនុវត្តនៃវិសោធនកម្ម និងបំណកស្រាយផ្សេងៗក្នុងកំឡុង
ការិយបរិច្ឆេទនៃគ្រាហិរញ្ញវត្ថុនេះទេ។

**៥.២ ស.រ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឫបន្ទាប់ពី ថ្ងៃទី១ ខែ
មករា ឆ្នាំ២០១៨**

ខាងក្រោមនេះគឺជាស្តង់ដារ វិសោធនកម្ម និងការបកស្រាយ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ
ពុំទាន់បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.រ.ហ.អ.ក ១ <i>ការពង្រឹងប្រព័ន្ធនាំ (ឧប្ប២០១៤ ដល់ ២០១៦)</i>	១ មករា ២០១៨
ស.រ.ហ.អ.ក ១៥ <i>ចំណូលពីកិច្ចសន្យាជាមួយអតិថិជន</i>	១ មករា ២០១៨
ការបញ្ជាក់ពី ស.រ.ហ.អ.ក ១៥	១ មករា ២០១៨
ស.រ.ហ.អ.ក ៩ <i>ឧបករណ៍ហិរញ្ញវត្ថុ (ចេញផ្សាយដោយ ក.ប.ស.គ.អ នៅខែកក្កដាឆ្នាំ ២០១៤)</i>	១ មករា ២០១៨
ស.រ.ហ.អ.ក ២ <i>ការបែងចែក និងការវាស់វែងតំលៃ នៃប្រតិបត្តិការទូទាត់ផ្នែកលើប័ណ្ណ ភាគហ៊ុន</i>	១ មករា ២០១៨
វិសោធនកម្មលើ ស.គ.អ.ក ២៨ <i>ការពង្រឹងប្រព័ន្ធនាំ (ឧប្ប២០១៤ ដល់ ២០១៦)</i>	១ មករា ២០១៨
ការបកស្រាយ ២២ <i>ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងបុរេប្រទាននៃតម្លៃតបស្នង</i>	១ មករា ២០១៨
វិសោធនកម្មលើ ស.គ.អ.ក ៤០ <i>ការផ្ទេរទ្រព្យសម្បត្តិវិនិយោគ</i>	១ មករា ២០១៨
វិសោធនកម្មលើ ស.រ.ហ.អ.ក ៤ <i>ដោយអនុវត្ត ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ ជាមួយ ស.រ.ហ.អ.ក ៤ កិច្ចសន្យាធានារ៉ាប់រង</i>	យោងតាម ស.រ.ហ.អ. .ក ៤ កថាខណ្ឌ៤៦ និង៤៨
ស.រ.ហ.អ.ក ១៦ <i>ការជួល</i>	១ មករា ២០១៩
ការបកស្រាយ ២៣ <i>ភាពមិនច្បាស់លាស់លើការវិនិច្ឆ័យពន្ធលើប្រាក់ចំណូល</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ២៨ <i>ការប្រាក់រយៈពេលវែងជាមួយញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុន រួមទុន</i>	១ មករា ២០១៩
សាធនកម្មលើ ស.រ.ហ.អ.ក ៩ <i>ការទូទាត់ជាមុន ជាមួយ សំណងដែលមានភាពអវិជ្ជមាន</i>	១ មករា ២០១៩
ស.រ.ហ.អ.ក ១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ <i>ការលក់ ឬការចែកចាយនៃទ្រព្យ រវាង ស.រ.ហ.អ.ក ៤ កិច្ចសន្យាធានារ៉ាប់រង</i>	ពន្យា



៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
("ស.វ.ហ.អ.ក") ថ្មី (ត)

៥.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែ មករា ឆ្នាំ២០១៨ (ត)

វ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការ បកស្រាយ ដោយហេតុថាផលប៉ះពាល់ទាំងនេះអាចប៉ាន់ស្មានបានសម្រាប់តែការិយបរិច្ឆេទនាពេលអនាគត ប៉ុណ្ណោះ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយមាន ដូចខាងក្រោម៖

វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការពង្រឹងប្រព័ន្ធគ្រប់គ្រង (ឧប្ប២០១៤ ដល់ ២០១៦)

វិសោធនកម្មដែលបានចេញផ្សាយនៅក្រោមដំណើរការកែប្រែប្រព័ន្ធគ្រប់គ្រង ធ្វើឱ្យស្តង់ដារគណនេយ្យមាន ការផ្លាស់ប្តូរតិចតួច និងមិនបន្ទាន់ ដែលបច្ចុប្បន្ននៅមិនទាន់ច្បាស់នូវឡើយ។ ពួកគេរួមបញ្ចូលការធ្វើ វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការប្រើលើកដំបូងនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ការ លុបចោលការលើកលែងការផ្តល់ជូនអន្តរកាលទាក់ទងនឹងរយៈពេលគណនេយ្យដែលបានកន្លងផុត ហើយ ដូច្នោះមិនអាចអនុវត្តបាន។

ស.វ.ហ.អ.ក ១៥ ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

ស្តង់ដារថ្មី បានបង្កើតក្របខ័ណ្ឌទទួលស្គាល់ប្រាក់ចំណូលតែមួយ។ គោលការណ៍ស្នូលនៃក្របខ័ណ្ឌ នេះគឺ អង្គភាព គួរទទួលស្គាល់ប្រាក់ចំណូល ដើម្បីបង្ហាញពីការផ្ទេរទំនិញ ឬសេវាកម្មដែលបានសន្យាដល់ អតិថិជនក្នុងចំនួន ដែលឆ្លុះបញ្ចាំងពីការពិចារណា ដែលអង្គភាពនេះរំពឹងថានឹងទទួលបានសិទ្ធិ ដើម្បីប្តូរទំនិញ និងសេវាកម្មទាំងនោះ។ ស.វ.ហ.អ.ក ១៥ ជំនួសសេចក្តីណែនាំអំពីការទទួលស្គាល់ប្រាក់ចំណូលដែលមាន ស្រាប់ រួមមានចំណូល ស.គ.អ.ក ១៨ ចំណូល ស.គ.អ.ក ១១ កិច្ចសន្យាសាងសង់ និងការបកស្រាយ ពាក់ព័ន្ធ។

ស.វ.ហ.អ.ក ១៥ តម្រូវឱ្យមានវិធីសាស្ត្រ ៥ ជំហានដើម្បីទទួលស្គាល់ប្រាក់ចំណូល៖

- ជំហានទី១៖ កំណត់កិច្ចសន្យាជាមួយអតិថិជន
- ជំហានទី២៖ កំណត់អត្តសញ្ញាណកាតព្វកិច្ចអនុវត្តនៅក្នុងកិច្ចសន្យា
- ជំហានទី៣៖ កំណត់ថ្លៃប្រតិបត្តិការ
- ជំហានទី៤៖ កំណត់តម្លៃប្រតិបត្តិការទៅនឹងកាតព្វកិច្ចអនុវត្តនីមួយៗ
- ជំហានទី៥៖ ទទួលស្គាល់ប្រាក់ចំណូលនៅពេលកាតព្វកិច្ចអនុវត្តនីមួយៗត្រូវបានបំពេញ

ស.វ.ហ.អ.ក ១៥ រួមបញ្ចូលការណែនាំជាក់លាក់ អំពីប្រាក់ចំណូលដែលទាក់ទិន ដែលអាចផ្លាស់ប្តូរ វិធីសាស្ត្របច្ចុប្បន្នដែលនៅក្រោម ស.វ.ហ.អ.ក។ ស្តង់ដារនេះបានអភិវឌ្ឍយ៉ាងខ្លាំងដោយផ្ដោតលើការបង្ហាញ គុណភាព និងបរិមាណដែលទាក់ទងនឹងប្រាក់ចំណូល។

ការបញ្ជាក់ពី ស.វ.ហ.អ.ក ១៥

ការធ្វើវិសោធនកម្មលើ ស.វ.ហ.អ.ក ១៥ រួមមានការបញ្ជាក់អំពីការកំណត់អត្តសញ្ញាណកាតព្វកិច្ច អនុវត្ត កម្មវិធីនៃគោលការ រៀបរយនឹងភ្នាក់ងារ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរតម្រូវការ។

៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)

៥.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែ
មករា ឆ្នាំ២០១៨ (ត)

ស.វ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ (ចេញផ្សាយដោយ ក.ប.ស.គ.អ នៅខែកក្កដាឆ្នាំ២០១៤)

ស.វ.ហ.អ.ក ៩ បង្ហាញតម្រូវការថ្មីសម្រាប់ការចាត់ថ្នាក់ និងការវាយតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ឧបករណ៍បំណុលដែលត្រូវបានរៀបចំឡើងនៅក្នុងគំរូអាជីវកម្ម ដែលមានគោលបំណង កាន់កាប់ទ្រព្យសកម្ម ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា (ការធ្វើតេស្តគំរូអាជីវកម្ម) និងមានលក្ខខណ្ឌកិច្ចសន្យា ដែលធ្វើ អោយលំហូរសាច់ប្រាក់កើនឡើង ដែលជាការទូទាត់សងតែមួយគត់នៃដើមទុន និងការប្រាក់ទៅលើចំនួនដើម ទុនដែលនៅសល់ (ការធ្វើតេស្តលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យា) ជាទូទៅត្រូវបានវាស់តាមតម្លៃ រំលស់។ ឧបករណ៍បំណុលដែលបំពេញតម្រូវការលំហូរសាច់ប្រាក់តាមកិច្ចសន្យា ត្រូវបានវាស់វែងតម្លៃទីផ្សារ តាមរយៈប្រាក់ចំណូលផ្សេងៗ (“FVTOCI”) ប្រសិនបើគោលដៅនៃគំរូអាជីវកម្មរបស់អង្គភាព គឺរៀបចំ និង ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ អង្គភាពអាចធ្វើការបោះឆ្នោតដែលមិន អាចកែប្រែបាន នៅពេលធ្វើការទទួលស្គាល់ដំបូង ដើម្បីវាស់ស្ទង់ឧបករណ៍មូលធន ដែលមិនត្រូវបានធ្វើឡើង សម្រាប់ការធ្វើពាណិជ្ជកម្មនៅ FVTOCI ។ បំណុល និងមូលធនបំណុលផ្សេងៗទាំងអស់ត្រូវបានវាស់វែងតាម តម្លៃទីផ្សារ តាមរយៈប្រាក់ចំណេញ ឬខាត (“FVTPL”) ។

ស.វ.ហ.អ.ក ៩ រួមមានគំរូឱនភាពដែលរំពឹងទុកថ្មីសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលមិនត្រូវ បានវាស់នៅ FVTPL ជំនួសគំរូខាត ដែលមាននៅក្នុង ស.គ.អ.ក ៣៩ និងតម្រូវការគណនេយ្យទូទៅ ដើម្បី អនុញ្ញាតឱ្យអង្គភាពនានាឆ្លុះបញ្ចាំងពីសកម្មភាពគ្រប់គ្រងហានិភ័យរបស់ពួកគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ស.វ.ហ.អ.ក ៩ អនុវត្តបន្តនូវការទទួលស្គាល់ ការចាត់ថ្នាក់ និងការវាស់វែងសម្រាប់បំណុលហិរញ្ញវត្ថុ ពី ស.គ.អ.ក ៣៩ លើកលែងតែបំណុលហិរញ្ញវត្ថុដែលបានកំណត់នៅ FVTPL ដែលចំនួនទឹកប្រាក់នៃការ ផ្លាស់ប្តូរតម្លៃទីផ្សារ ធ្វើអោយមានការផ្លាស់ប្តូរហានិភ័យតណទានបំណុល ត្រូវបានទទួលស្គាល់ក្នុងប្រាក់ ចំណូលផ្សេងៗ លុះត្រាតែវានឹងបង្កើត ឬពង្រីកភាពមិនស៊ីចង្វាក់នៃគណនេយ្យ។ លើសពីនេះទៀត ស.វ.ហ.អ.ក ៩ រក្សានូវតម្រូវការនៅក្នុង ស.គ.អ.ក ៣៩ សម្រាប់ការមិនទទួលស្គាល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។

ស.វ.ហ.អ.ក ២ ការវែងវែក និង ការវាស់វែងតម្លៃ នៃប្រតិបត្តិការទូទាត់ផ្អែកលើប័ណ្ណភាគហ៊ុន

វិសោធនកម្មនេះផ្តល់នូវតម្រូវការសម្រាប់គណនេយ្យ ចំពោះផលប៉ះពាល់នៃលក្ខខណ្ឌទទួលបាន និង មិនមែនជាការទូទាត់ ទៅលើការវាស់វែងនៃការទូទាត់ដែលមានមូលដ្ឋានលើភាគហ៊ុនទូទាត់ ប្រតិបត្តិការទូទាត់ ដែលមានមូលដ្ឋានលើភាគហ៊ុនដោយមានលក្ខណៈទូទាត់សុទ្ធសម្រាប់កាតព្វកិច្ចពន្ធកាត់ទុក និងការកែប្រែ លក្ខខណ្ឌនៃការទូទាត់ដែលមានមូលដ្ឋានលើភាគហ៊ុន ដែលផ្លាស់ប្តូរការធ្វើចំណាត់ថ្នាក់ នៃប្រតិបត្តិការពីការ ទូទាត់សាច់ប្រាក់ទៅទូទាត់ជាមូលធន។

វិសោធនកម្មលើ ស.គ.អ.ក ២៨ ការពង្រឹងប្រចាំឆ្នាំ (ឧប្ប២០១៤ ដល់ ២០១៦)

វិសោធនកម្មដែលបានចេញផ្សាយនៅក្រោមដំណើរការកែប្រែប្រចាំឆ្នាំ ធ្វើឱ្យស្តង់ដារគណនេយ្យ មាន ការផ្លាស់ប្តូរតិចតួច និងមិនបន្ទាន់ ដែលបច្ចុប្បន្ននៅមិនទាន់ច្បាស់នូវឡើយ។ ពួកគេរួមបញ្ចូលទាំងការធ្វើ វិសោធនកម្ម ស.គ.អ.ក ២៨ ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនរួមទុន បញ្ជាក់ថាការបោះឆ្នោត ដែលអនុញ្ញាតឱ្យអង្គភាពដែលវិនិយោគមូលធនលើក្រុមហ៊ុនដែលទើបបង្កើតថ្មី ដើម្បីវាស់វែងក្រុមហ៊ុនបុត្រ សម្ព័ន្ធ រឺក្រុមហ៊ុនរួមទុន ក្នុងតម្លៃទីផ្សារ ត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នាសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ រឺ ក្រុមហ៊ុនរួមទុននីមួយៗ។



**៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិដែលកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)**

**៥.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែ
មករា ឆ្នាំ២០១៨ (ត)**

ការបកស្រាយ ២២ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងបុរេប្រទាននៃតម្លៃតបស្កង

ការបកស្រាយផ្តល់ការណែនាំអំពីការកំណត់កាលបរិច្ឆេទ នៃប្រតិបត្តិការសម្រាប់កំណត់អត្រាតម្លៃ
ប្តូរប្រាក់ ដែលត្រូវប្រើសម្រាប់ប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងការពិចារណាជាមុនចំពោះចំណាយ ឬការទទួល
បានជាប្រតិបត្តិការរូបិយប័ណ្ណបរទេស និងការទទួលស្គាល់ទ្រព្យសកម្មមិនមែនរូបិយវត្ថុ ឬបំណុលមិនមែនរូបិយវត្ថុ។ ការ
បកស្រាយបញ្ជាក់ថាកាលបរិច្ឆេទ នៃប្រតិបត្តិការសម្រាប់គោលបំណងនៃការកំណត់អត្រាប្តូរប្រាក់ ដែលត្រូវប្រើ
នៅលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ការចំណាយ ឬចំណូល (ឬផ្នែកដែលពាក់ព័ន្ធ) គឺជា កាលបរិច្ឆេទ
ដែលអង្គការ ទទួលស្គាល់ទ្រព្យសកម្មមិនមែនរូបិយវត្ថុ ឬបំណុលមិនមែនរូបិយវត្ថុដំបូង ដែលកើតឡើងពី
ការទូទាត់ ឬការទទួលបានបុរេប្រទាន។

វិសោធនកម្មលើ ស.គ.អ.ក ៤០ ការផ្ទេរទ្រព្យសម្បត្តិវិនិយោគ

វិសោធនកម្មបញ្ជាក់ថា ដើម្បីផ្ទេរទ្រព្យសម្បត្តិវិនិយោគ ត្រូវតែមានការផ្លាស់ប្តូរក្នុងការប្រើ និងផ្តល់ការ
ណែនាំអំពីការសម្រេចចិត្តនេះ។ ការបញ្ជាក់បានបង្ហាញពី ការផ្លាស់ប្តូរនៃការប្រើប្រាស់នឹងកើតឡើងនៅពេល
ដែលទ្រព្យសម្បត្តិត្រូវទៅនឹងការកំណត់និយមន័យនៃទ្រព្យសម្បត្តិវិនិយោគ ហើយមានភស្តុតាងបញ្ជាក់ថាមាន
ការផ្លាស់ប្តូរបានកើតឡើង។

វិសោធនកម្មនេះក៏បញ្ជាក់ឡើងវិញនូវបញ្ជីភស្តុតាងនៅក្នុងស្តង់ដារ ជាបញ្ជីមិនពេញលេញ ដែល
អនុញ្ញាតឱ្យមានភស្តុតាងផ្សេងទៀត ដើម្បីគាំទ្រការផ្ទេរ។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៤ ដោយអនុវត្ត ស.វ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ ជាមួយ ស.វ.ហ.អ.ក ៤ កិច្ច
សន្យាធានារ៉ាប់រង

វិសោធនកម្មផ្តល់ដំណោះស្រាយពីរសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង៖ ការលើកលែងជាបណ្តោះអាសន្នពី
ស.វ.ហ.អ.ក ៩ សម្រាប់អង្គការដែលបំពេញបានតាមតម្រូវការជាក់លាក់ (អនុវត្តនៅកម្រិតស្ថាប័នរាយការណ៍)
និងវិធីសាស្ត្រគ្របដណ្តប់ (“overlay approach”)។ វិធីសាស្ត្រទាំងពីរ ជាជម្រើស។

ស.វ.ហ.អ.ក ១៦ ការជួល

ស.វ.ហ.អ.ក ១៦ នៅកាលបរិច្ឆេទដែលមានប្រសិទ្ធភាពនឹង ជំនួស ស.គ.អ.ក ១៧ ការជួល និងការ
បកស្រាយពាក់ព័ន្ធ ដែលបង្ហាញពីគំរូគណនេយ្យការជួលតែមួយ និងតម្រូវឱ្យអ្នកជួល ទទួលស្គាល់ទ្រព្យសកម្ម
និងបំណុលសម្រាប់ការជួលទាំងអស់ ដែលមានរយៈពេលលើសពី ១២ខែ លើកលែងតែទ្រព្យសម្បត្តិមូលដ្ឋាន
មានតម្លៃទាប។ ជាពិសេសនៅក្រោម ស.វ.ហ.អ.ក ១៦ អ្នកជួលត្រូវបានតម្រូវឱ្យទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុង
ការប្រើប្រាស់ទ្រព្យសកម្ម តំណាងឱ្យសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលមូលដ្ឋានដែលបានជួល
ដែលតំណាងឱ្យកាតព្វកិច្ចរបស់ខ្លួនក្នុងការទូទាត់ថ្លៃជួល។ ដូច្នេះហើយ អ្នកជួលត្រូវតែទទួលខុសត្រូវលើការ
រំលស់ទ្រព្យសម្បត្តិដែលមានការប្រើប្រាស់ និងការប្រាក់ទៅលើការទទួលខុសត្រូវលើការជួល និងបែងចែង
សាច់ប្រាក់ នៃបំណុលជួល ទៅជាចំណែកដើមទុន និងចំណែកការប្រាក់ និងបង្ហាញនៅក្នុងរបាយការណ៍លំហូរ
សាច់ប្រាក់។ ដូចគ្នានេះដែរ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលការជួល ត្រូវបានវាស់វែងដំបូងលើ
មូលដ្ឋានតម្លៃបច្ចុប្បន្ន។

**៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា
("ស.រ.ហ.អ.ក") ថ្មី (ត)**

**៥.២ ស.រ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែ
មករា ឆ្នាំ២០១៨ (ត)**

ស.រ.ហ.អ.ក ១៦ ការជួល (ត)

ការវាស់វែងរួមបញ្ចូលទាំងការទូទាត់ជួលដែលមិនអាចលុបចោលបាន ហើយក៏រួមបញ្ចូលទាំងការបង់
ប្រាក់ជាដំណាក់កាល ប្រសិនបើអ្នកជួលមានភាពសមហេតុផលជាក់លាក់ ក្នុងការប្រើប្រាស់ជម្រើសដើម្បី
ពន្យារការជួល ឬប្រើជម្រើស ដើម្បីបញ្ចប់ការជួល។ ការប្រើប្រាស់គណនេយ្យនេះ មានភាពខុសគ្នាយ៉ាងខ្លាំង
ទៅលើគណនេយ្យរបស់អ្នកជួល ចំពោះការជួលដែលត្រូវបានចាត់ថ្នាក់ជាប្រតិបត្តិការជួលតាមស្តង់ដារមុន
ស.គ.អ.ក ១៧ ។

ទាក់ទងទៅនឹងគណនេយ្យរបស់ភតិបតីនេះ ស.រ.ហ.អ.ក ១៦ អាចយោងទៅលើគណនេយ្យរបស់
ភតិបតីនៅក្នុង ស.គ.អ.ក ១៧។ ដូច្នេះអ្នកជួល ត្រូវបន្តចាត់ថ្នាក់ភតិសន្យារបស់ខ្លួនជាភតិសន្យាប្រតិបត្តិការ ឬ
ភតិសន្យាហិរញ្ញវត្ថុ និងបង្ហាញប្រភេទភតិសន្យាទាំងពីរនេះខុសគ្នា។

ការបកស្រាយ ២៣ ភាពមិនច្បាស់លាស់លើការវិនិច្ឆ័យពន្ធលើប្រាក់ចំណូល

ការបកស្រាយ គាំទ្រការនៃ ពន្ធលើប្រាក់ចំណូល ស.គ.អ.ក ១២ ដោយផ្តល់ការណែនាំអំពីវិធីក្នុង
ការឆ្លុះបញ្ចាំងពីតម្លៃពល នៃភាពមិនប្រាកដប្រជាភ្នាក់ងារគណនេយ្យសម្រាប់ពន្ធលើប្រាក់ចំណូល។

នៅក្រោមការបកស្រាយ អង្គភាពគួរកំណត់ថាតើត្រូវពិចារណាការបង់ពន្ធមិនច្បាស់លាស់នីមួយៗ
ដាច់ដោយឡែកពីគ្នា ឬរួមគ្នា ដោយផ្អែកលើវិធីសាស្ត្រណាមួយដែលអាចទស្សន៍ទាយបានពីភាពមិន
ច្បាស់លាស់។ អង្គភាពក៏ត្រូវសន្មតថាអាជ្ញាធរពន្ធដារ នឹងធ្វើការត្រួតពិនិត្យមើលលើបរិមាណ ដែលខ្លួនមាន
សិទ្ធិពិនិត្យ និងមានចំណេះដឹងពេញលេញអំពីព័ត៌មានពាក់ព័ន្ធទាំងអស់នៅពេលធ្វើការពិនិត្យ។ ប្រសិនបើ
អង្គភាពយល់ថាការកំណត់របស់ខ្លួន អាជ្ញាធរពន្ធនឹងទទួលយកការបង់ពន្ធមិនច្បាស់លាស់របស់ខ្លួន នោះបន្ទាប់
មកអង្គភាពគួរតែវាស់វែងពន្ធបច្ចុប្បន្ន និងពន្ធពន្យា ស្របតាមការកំណត់ពន្ធរបស់ខ្លួន។ ប្រសិនបើ
អង្គភាពបានកំណត់ថាវាមិនអាចទៅរួច នោះភាពមិនច្បាស់លាស់ក្នុងការកំណត់ពន្ធត្រូវបានឆ្លុះបញ្ចាំងដោយ
"វិធីដែលសមស្របបំផុត" ឬវិធីសាស្ត្រ "តម្លៃដែលរំពឹងទុក" មួយណាប្រសើរជាង ក្នុងការព្យាករណ៍ពី
ដំណោះស្រាយនៃភាពមិនច្បាស់លាស់។

វិសោធនកម្មលើ ស.គ.អ.ក ២៨ ការប្រាក់រយៈពេលវែងជាមួយញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន

វិសោធនកម្មនេះបានបញ្ជាក់ថាក្រុមហ៊ុនមានផលប្រយោជន៍រយៈពេលវែងនៅក្នុងការចូលរួម ឬការ
បណ្តាក់ទុនរួម ដែលវិធីសាស្ត្រមូលធនមិនត្រូវបានអនុវត្ត ប៉ុន្តែត្រូវប្រើប្រាស់ជំនួសដោយ ស.រ.ហ.អ ៩។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ការទូទាត់ជាមុន ជាមួយសំណងដែលមានភាពអវិជ្ជមាន

វិសោធនកម្មបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចទូទាត់សងដោយសំណងអវិជ្ជមានអាចត្រូវបាន
វាស់វែងតាមតម្លៃរំលស់ ឬតម្លៃទីផ្សារតាមរយៈប្រាក់ចំណូលផ្សេងទៀត ប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបាន
ចំពេញជំនួសឱ្យតម្លៃទីផ្សារតាមរយៈប្រាក់ចំណេញ ឬខាត។



**៥. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា
("ស.វ.ហ.អ.ក") និង (ត)**

**៥.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែ
មករា ឆ្នាំ២០១៨ (ត)**

ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.វ.ហ.អ.ក ១៧ ត្រូវបានជំនួសឲ្យ ស.វ.ហ.អ.ក ៤ និងតម្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការ
ប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលារបាយការណ៍នីមួយៗ។

កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖

- អប្បហាននៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
- និយ័តកម្មហានិភ័យជាក់លាក់ និង
- ចំណេញនៃសេវាកិច្ចសន្យា ("CSM") ដែលតំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់

បានទទួលស្គាល់ ដែលត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។

ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាង ការទទួលស្គាល់ ការផ្លាស់ប្តូរតាមអត្រាអប្បហាននៅក្នុង
របាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះ
បញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រង បកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.វ.ហ.អ.ក ៩ ។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានា
រ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា "វិធីសាស្ត្រតំលៃអថេរ" សម្រាប់កិច្ចសន្យាមួយ
ចំនួនដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបាន
មកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃអថេរ ការប្រែប្រួលតម្លៃទីផ្សារនៃភាគហ៊ុនក្រុមហ៊ុននៃ
តម្លៃមូលដ្ឋាន ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញកម្រិតនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រង
ដែលប្រើវិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងសូចនាករលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន
ទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងអ្នក
វិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

វិសោធនកម្មបញ្ជាក់ពីវិសាលភាពនៃប្រាក់ចំណេញឬខាត ដែលត្រូវបានទទួលស្គាល់នៅពេលដែល
ក្រុមហ៊ុនលក់ ឬរួមចំណែកទ្រព្យសកម្មទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុនរបស់ខ្លួន។ នៅពេល
ប្រតិបត្តិការពាក់ព័ន្ធនឹងអាជីវកម្មការចំណេញ ឬខាតត្រូវបានទទួលស្គាល់ពេញលេញ ផ្ទុយទៅវិញ នៅពេល
ដែលប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្ម ដែលមិនមែនជាអាជីវកម្មនោះការចំណេញឬខាតត្រូវបានទទួល
ស្គាល់តែទៅលើវិសាលភាពនៃផលប្រយោជន៍ វិនិយោគិនដែលមិនទាក់ទងគ្នានៅក្នុងក្រុមហ៊ុនរួមទុន ឬ
ក្រុមហ៊ុនបុត្រសម្ព័ន្ធ។

៦. ការប៉ាន់ស្មាន និង ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

៦.១ ការផ្លាស់ប្តូរការប៉ាន់ស្មាន

ការប៉ាន់ស្មាន ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ និងយោងតាមបទពិសោធន៍ ព្រមទាំងកត្តាផ្សេងៗ ទៀតរួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលត្រូវបានគេជឿជាក់ថាមានភាពសមស្របក្នុង កាលៈទេសៈមួយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានការផ្លាស់ប្តូរជាសារវន្តនូវការប៉ាន់ស្មាននៅក្នុងកំឡុង និងចុងការិយបរិច្ឆេទនោះទេ។

៦.២ ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗ ត្រូវបានធ្វើឡើងដោយផ្ទុកដឹកនាំក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យរបស់ រ.ទ.ស.ភ ដែលមានផលប៉ះពាល់ជាសារវន្តទៅលើចំនួន ដែលបានទទួលស្គាល់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះឡើយ ក្រៅពីចំនួនទាំងឡាយណាដែលទាក់ទងនឹងការប៉ាន់ស្មានដូចមានខាងក្រោម។

៦.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន

ខាងក្រោមនេះ គឺជាការសន្និដ្ឋានសំខាន់ៗទាក់ទងទៅនឹងពេលអនាគត និងប្រភពសំខាន់ៗដ៏ទៃទៀត នៃភាពមិនពិតប្រាកដនៃការប៉ាន់ស្មានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលមានហានិភ័យជាសារវន្ត ដែល បណ្តាលអោយមាននិយ័តកម្មជាសារវន្តទៅលើតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុង ការិយបរិច្ឆេទបន្ទាប់។

ក) រំលស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ថ្លៃដើមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានរំលស់ដោយប្រើប្រាស់ វិធីសាស្ត្រ រំលស់ថេរដោយផ្អែកលើអាយុកាលប្រើប្រាស់របស់ទ្រព្យទាំងនោះ។ ថ្នាក់ដឹកនាំបានធ្វើការប៉ាន់ស្មាន នូវអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មទាំងនេះ ដោយផ្អែកលើបទពិសោធន៍ ការប្រើប្រាស់រំពឹងទុក ការខូចខាត និងភាពហួសសម័យនៃបច្ចេកទេស ដែលកើតឡើងពីការផ្លាស់ប្តូរនៅក្នុងតម្រូវការទីផ្សារ ឬសេវាកម្មដែលផ្តល់ដោយទ្រព្យសកម្មទាំងនោះ។ ការផ្លាស់ប្តូរនូវកត្តាទាំងនេះអាចនឹងមានផលប៉ះ ពាល់ដល់អាយុកាលប្រើប្រាស់សេដ្ឋកិច្ច និងតម្លៃកាកសំណល់នៃទ្រព្យសកម្ម។ ដូច្នេះរំលស់នាពេល អនាគតអាចនឹងត្រូវបានកែប្រែ។

ខ) ការចំណាយលើប្រាក់ពន្ធ

ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានរួមបញ្ចូលក្នុងការកំណត់នូវសំវិធានធនពន្ធរបស់ រ.ទ.ស.ភ។ រ.ទ.ស.ភ នឹងទទួលស្គាល់បំណុលសម្រាប់រាល់ចំណាយលើពន្ធ ដែលរំពឹងទុកផ្អែកទៅលើការ ប៉ាន់ស្មានតាមរយៈការបកស្រាយបទប្បញ្ញត្តិពន្ធផ្សេងៗ ដោយផ្អែកលើការត្រួតពិនិត្យទាំងនោះត្រូវបង់ ឬ ទេ។ នៅពេលដែលលទ្ធផលពន្ធខុសត្នាពីការប៉ាន់ស្មាន ដែលត្រូវបានទទួលស្គាល់ពីមុនភាពខុសគ្នា ទាំងនោះ នឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធក្នុងការិយបរិច្ឆេទ ដែលការកំណត់នោះត្រូវបានធ្វើ ឡើង។



៦. ការប៉ាន់ស្មាន និង ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

៦.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន (ត)

គ) ឱនភាពនៃទឹកប្រាក់ត្រូវទទួល

រ.ទ.ស.ភ ធ្វើឱនភាពលើទឹកប្រាក់ត្រូវទទួល ដោយផ្អែកទៅលើការវិនិច្ឆ័យលើភាពដែលអាចស្រង់មកវិញបាន របស់ទឹកប្រាក់ដែលត្រូវទទួល។ ឱនភាពត្រូវបានធ្វើឡើង លើទឹកប្រាក់ត្រូវទទួលនៅពេលដែល ការផ្លាស់ប្តូរ បរិយាកាសណាមួយដែលអាចជាកត្តាជំរុញ ធ្វើអោយតម្លៃពិតគណនេយ្យអាចនឹងស្រង់មកវិញមិនបាន។ គណៈគ្រប់គ្រងបានធ្វើការវិភាគស៊ីជម្រៅលើបំណុល ដែលមានប្រវត្តិពិបាកទារ ការផ្តោតអារម្មណ៍របស់អតិថិជន ភាពគួរអោយជឿជាក់របស់អតិថិជន និងនិទ្ទាការសេដ្ឋកិច្ចបច្ចុប្បន្ន និងការផ្លាស់ប្តូរលក្ខខណ្ឌនៃការបង់ប្រាក់ នៅពេលដែលធ្វើការវិនិច្ឆ័យមួយ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃឱនភាពរបស់ទឹកប្រាក់ត្រូវទទួល។ នៅពេលដែលមានភាពខុសគ្នារវាងការវិធានទុក និងការប៉ាន់ស្មានដំបូង ភាពខុសគ្នានោះ នឹងប៉ះពាល់ដល់តម្លៃពិតគណនេយ្យនៃទឹកប្រាក់ត្រូវទទួល។

ឃ) ការបន្ថយតម្លៃលើសន្និធិហួសកំណត់

រ.ទ.ស.ភ ធ្វើការកាត់បន្ថយតម្លៃនៃសន្និធិដែលហួសកំណត់ ដោយផ្អែកទៅលើការវាយតម្លៃលើការប៉ាន់ស្មាននៃតម្លៃលក់សុទ្ធ។ សន្និធិត្រូវបានកាត់បន្ថយតម្លៃនៅពេលដែលមានព្រឹត្តិការណ៍ឬការផ្លាស់ប្តូរណាមួយដែលបង្ហាញថាតម្លៃពិតគណនេយ្យនឹងមិនអាចទទួលបានមកវិញ។ ថ្នាក់ដឹកនាំបានធ្វើវិភាគលើនិទ្ទាការ និងនិទ្ទាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្នយ៉ាងច្បាស់លាស់នៅពេលធ្វើការវិនិច្ឆ័យដើម្បីវាយតម្លៃទៅលើភាពគ្រប់គ្រាន់នៃការកាត់បន្ថយតម្លៃលើសន្និធិហួសកំណត់។ នៅពេលដែលការវិធានទុកខុសពីតម្លៃដើមប៉ាន់ស្មាន ភាពខុសគ្នានោះនឹងប៉ះពាល់ដល់តម្លៃពិតគណនេយ្យនៃសន្និធិនោះ។

ង) តម្លៃទីផ្សាររបស់កម្ចី

តម្លៃទីផ្សារកម្ចី ត្រូវបានប៉ាន់ស្មានដោយកាត់បន្ថយលំហូរសាច់ប្រាក់ជាប់កិច្ចសន្យានាពេលអនាគត ដោយផ្អែកលើអត្រាការប្រាក់ទីផ្សារបច្ចុប្បន្នដែលអាចរកបានសម្រាប់ រ.ទ.ស.ភ ចំពោះឧបករណ៍ហិរញ្ញវត្ថុស្រដៀងគ្នា។ ការវិភាគលើផលប៉ះពាល់នៃហានិភ័យការប្រាក់ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុលេខ៣៦។

ច) ទ្រព្យសកម្មពន្ធពន្យា

ទ្រព្យសកម្មពន្ធពន្យា ត្រូវបានទទួលស្គាល់សម្រាប់រាល់កំហុតពន្ធមិនបានប្រើប្រាស់ និងការធ្វើសំវិធានធនលើមូលធនដែលមិនបានស្រូបយក នៅពេលដែលប្រាក់ចំណេញជាប់ពន្ធទំនងជាមានដើម្បីឆ្លើយតបនឹងការខាតបង់ និងសំវិធានមូលធន អាចនឹងត្រូវបានប្រើប្រាស់។ ការវិនិច្ឆ័យសារវន្តរបស់គណៈគ្រប់គ្រង គឺតម្រូវអោយមានដើម្បីកំណត់ចំនួននៃទ្រព្យសកម្មពន្ធពន្យាដែលអាចទទួលស្គាល់ដោយផ្អែកលើពេលវេលា និងប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធដារនាពេលអនាគត។

៦. ការប៉ាន់ស្មាន និង ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

៦.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន (ត)

ឆ) កាតព្វកិច្ចសោធននិវត្ត

តម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចសោធននិវត្តអាស្រ័យលើកត្តាចំនួន ដែលត្រូវបានកំណត់នៅលើ មូលដ្ឋានសន្មតជាក់ស្តែងមួយចំនួន។ ការសន្មតសំខាន់ៗដែលត្រូវបានប្រើនៅក្នុងការកំណត់ កាតព្វកិច្ចសោធននិវត្ត រួមបញ្ចូលទាំងអត្រាចុះតម្លៃ អត្រាកំណើនប្រាក់បៀវត្សប្រាក់ អត្រាដកចេញពី ផែនការ និងអត្រានៃការស្លាប់។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះនឹងមានផលប៉ះពាល់ ដល់តម្លៃពិតគណនេយ្យនៃកាតព្វកិច្ចសោធននិវត្ត។

កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្ត ត្រូវបានកំណត់ដោយផ្អែកលើចំនួនសន្មតនៃ actuarial និងការគណនា ដែលមានឥទ្ធិពលទៅលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន។ ការផ្លាស់ប្តូរនៃ ការសន្មត អាចមានផលប៉ះពាល់ជាសារវន្តលើកម្រិតកាតព្វកិច្ចនៃការកត់ត្រានៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ។ ការប៉ាន់ស្មាន រួមបញ្ចូលអត្រាអប្បហារ អត្រាកំណើនប្រាក់បៀវត្ស អត្រាដក ប្រាក់ អត្រាមរណៈភាព និងអាយុចូលនិវត្ត។

ជ) បង្កប្រាក់ចំណូលទឹក

ប្រាក់ចំណូលទឹក ត្រូវបានទទួលស្គាល់ដោយផ្អែកលើការបរិមាណទឹកដែលផលិត ការ បាត់បង់ទឹកជាមធ្យមតាមប្រភេទរបស់អតិថិជន។ គ្រប់គ្រងការ ប្រើស្ថិតិ លើការខាតបង់ទឹកនិងអត្រា ជាមធ្យមដោយផ្អែកលើបទពិសោធន៍ពីអតីតកាលដែលមិនអាចឆ្លុះបញ្ចាំងពី អត្រាការប្រាក់ពិតប្រាកដ និងស្ថានភាពបច្ចុប្បន្នឱ្យបានត្រឹមត្រូវ។

ឈ) ការវាស់វែងតម្លៃទីផ្សារ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងបំណុលដែលត្រូវបានវាស់ជាបន្តបន្ទាប់ដើម្បី ការទទួលស្គាល់នៅតម្លៃដំបូងដែលត្រូវបានដាក់ជាក្រុមទៅក្នុង កម្រិត១ ដល់កម្រិតទី៣ ដែលផ្អែកលើ កម្រិតធាតុចូលនៃតម្លៃទីផ្សារដែលអាចធ្វើការអង្កេតបាន។

- (i) កម្រិត ១ ការវាស់តម្លៃទីផ្សារ បានចេញមកពីតម្លៃប្រៀបធៀប (មិនបានកែតម្រូវ) នៅក្នុងទីផ្សារ សកម្មសម្រាប់ទ្រព្យសម្បត្តិដូចគ្នា ឬបំណុល;
- (ii) ការវាស់តម្លៃទីផ្សារកម្រិត២ គឺបានចេញមកពីវត្ថុធាតុចូលជាជាងតម្លៃប្រៀបធៀបដែលមាននៅ ក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍៖ ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍៖ ចេញមកពីតម្លៃ); និង
- (iii) ការវាស់តម្លៃទីផ្សារកម្រិត៣ទាំងនោះបានចេញមកពីធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនត្រូវបានផ្អែកលើទិន្នន័យទីផ្សារដែលអាចធ្វើការអង្កេតបាន (ធាតុចូលដែលមិនអាច អង្កេតបាន) ។

ការចាត់ថ្នាក់ទៅក្នុងកម្រិតខាងលើនេះ ត្រូវបានផ្អែកលើកម្រិតទាបបំផុតនៃធាតុចូលដែល បានប្រើនៅក្នុងការវាស់វែងតម្លៃទីផ្សារ។ ការផ្ទេរនៅក្នុងកម្រិត គឺត្រូវបានទទួលស្គាល់នៅពេលបាន កើតមានឡើងនោះ។



៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	ដីធ្លី ពាន់រៀល	អាគារ ពាន់រៀល	គ្រឿងយន្ត ពាន់រៀល	បំពង់បង្ហូរទឹក ពាន់រៀល	បរិក្ខារមន្ទីរ ពិសោធន៍ ពាន់រៀល	សង្ហារឹម និង បរិក្ខារ ការិយាល័យ ពាន់រៀល	បរិក្ខារអគ្គិសនី ពាន់រៀល	យានយន្ត ពាន់រៀល	វ៉ាន និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ ពាន់រៀល	នាឡិកាទឹក ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
ថ្ងៃដើម												
សមតុល្យថ្ងៃទី១ ខែ												
មករា ឆ្នាំ២០១៦	៧៦.៣៥៦.៦៧៩	២៤០.៥៧១.៩៨៧	៧៥.៣២២.៥៥៤	៥២២.៦៩៨.៩៦៨	៨៥៦.២៩៧	១២.១២៧.៩៤៦	១២៦.៧៨៤.៦១០	៣១.៣៩០.៣២០	១៤.៩៣១.៩៩៦	៤.៥៤៣.៧៥១	១៣៤.១៧០.៨០៤	១.២៣៩.៧៥៥.៩៥២
ការទិញបន្ថែម	-	-	១.៦៤០.០៥៣	-	៤៨.៦៥៩	១.៩២៣.០៨៩	១៩.៦៣៦	៤.៦៩៧.០៩៩	៣.៤១៩.២៦២	៣៨.២៥២	១២៥.០៨៣.៨៨៧	១៣៦.៨៦៩.៩៣៧
ការផ្ទេរ	-	៣៦៣.៧០៧	-	១៩.០៦៦.៥៥៥	-	-	៣៣៨.៩២៣	-	២៣៥.១៧០	៤៥៦.២៦០	(២០.៤៦០.៦១៥)	-
ការផ្ទេរទៅទ្រព្យ អរូបី	-	-	-	-	-	-	-	-	-	-	(៤៤០.០៥៣)	(៤៤០.០៥៣)
លក់ចេញ	-	-	(៤៩២.៣០៣)	-	(៨៨.៥៥២)	(៩១៩.៤០៤)	-	(១.១៧០.៥៨៤)	(៧.៦៦៣)	(១.៥៥៧.៤០៣)	-	(៤.២៣៥.៩០៩)
ការជម្រះចេញពី បញ្ជី	-	-	-	-	-	-	-	-	-	-	(៩៤៥.៤៦៩)	(៩៤៥.៤៦៩)
សមតុល្យថ្ងៃទី៣១												
ខែធ្នូ ឆ្នាំ២០១៦	៧៦.៣៥៦.៦៧៩	២៤០.៩៣៥.៦៩៤	៧៦.៤៧០.៣៤៤	៥៤១.៧៦៥.៥២៣	៨១៦.៤០៤	១៣.១៣១.៦៣១	១២៧.១៤៣.១៦៩	៣៤.៩១៦.៨៣៥	១៤.៥៧៨.៧៦៥	៣.៤៨០.៨៦០	២៣៧.៤០៨.៥៥៥	១.៣៧១.០០៤.៤៥៨
ការទិញបន្ថែម	-	៥១.៦៥៨	១.៧៨៣.៣១៩	-	-	២.១២៥.៣៦២	៣៧៦.២៩២	៣.៤៥៥.៥៧៩	១.៤៦៤.៦៤០	៣៣.១២២	១១៩.១១១.១២០	១២៨.៤០១.០៩២
ការផ្ទេរ	៩៧.៨៨១.៧០២	២.៧៤៧.០៦៧	១.៤០០	១៣.៩៨៤.៨៥០	-	៥៩០.៣៤១	២៦៩.៥៩៨	-	១៥២.២៧៧	១.០៧៨.៤១១	(១១៦.៧០៥.៦៤៦)	-
ការផ្ទេរទៅទ្រព្យ អរូបី	-	-	-	-	-	-	-	-	-	-	(៤.១៦៣.០៤៣)	(៤.១៦៣.០៤៣)
ការជម្រះចេញពី បញ្ជី	-	-	-	-	-	-	-	-	-	-	(៤៥០.៨៧៥)	(៤៥០.៨៧៥)
សមតុល្យថ្ងៃទី៣១												
ខែធ្នូ ឆ្នាំ២០១៧	១៧៤.២៣៨.៣៨១	២៤៣.៧៣៤.៤១៩	៧៨.២៥៥.០៦៣	៥៥៥.៧៥០.៣៧៣	៨១៦.៤០៤	១៥.៨៤៧.៣៣៤	១២៧.៧៨៩.០៥៩	៣៨.៣៧២.៤១៤	២០.១៩៥.៦៨២	៤.៥៥២.៣៩៣	២៣៥.២០០.១១០	១.៤៩៤.៧៩១.៦៣២

៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	ដីធ្លី ពាន់រៀល	អាគារ ពាន់រៀល	គ្រឿងយន្ត ពាន់រៀល	បំពង់បង្ហូរទឹក ពាន់រៀល	បរិក្ខារមន្ទីរ ពិសោធន៍ ពាន់រៀល	សម្ភារៈ និង បរិក្ខារការិយាល័យ ពាន់រៀល	បរិក្ខារអគ្គិសនី ពាន់រៀល	យានយន្ត ពាន់រៀល	វ៉ាន និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ ពាន់រៀល	នាឡិកាទឹក ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
រំលស់បង្គរ												
សមតុល្យថ្ងៃទី១												
ខែមករា ឆ្នាំ												
២០១៦	- (៤៩.៤១៥.៨២៥)	(៣៨.៨៨៥.៥៤០)	(១១៨.១១៤.៣៤៥)	(៨៣៦.២២៨)	(៦.៤០២.៥២១)	(៦.៤០២.៥២១)	(១៤.៨៣០.៩៣៥)	(៥.៩០៥.៧០៣)	(៣.៩៩៨.២៥៣)	-	(៣០៣.០៤៤.០១៥)	
រំលស់ក្នុងឆ្នាំ	- (៦.៣០៦.៤៨២)	(៣.៨៧៨.៨៤១)	(១២.១១៨.៩០០)	(១៤.១០៩)	(១.៥១៤.៩៤១)	(៦.០៦១.៦៤៥)	(៣.៦៩២.៤៤៥)	(១.៤៥៩.០៤៤)	(២១៩.៦០៣)	-	(៣៥.២៦៦.០១០)	
ការលក់ចេញ	-	-	៤៨៨.២៩៤	-	៨៥.៥៥២	៨៩៩.៥៩៨	-	៦៨៨.១៦៥	៧.០២៤	១.៥៤៣.៤៧៣	-	៣.៧១៥.១០៦
សមតុល្យថ្ងៃទី៣១												
ខែធ្នូ ឆ្នាំ២០១៦												
រំលស់ក្នុងឆ្នាំ	- (៥៥.៧២២.៣០៧)	(៤២.២៧៦.០៨៧)	(១៣០.២៣៣.២៤៥)	(៧៦១.៧៨៥)	(៧.០១៧.៨៦៤)	(៧០.៧១៦.៣១០)	(១៧.៨៣៥.២១៥)	(៧.៣៥៧.៧២៣)	(២.៦៧៤.៣៨៣)	-	(៣៣៤.៥៩៤.៩១៩)	
រំលស់ក្នុងឆ្នាំ	- (៦.៣០២.០៦៣)	(៣.៨៨០.៨១៨)	(១២.០៩០.៨៨៤)	(៩.២៤០)	(១.៧៤៤.២៥៣)	(៥.៦៦៦.៦៦២)	(៤.៣០៦.៥៥៥)	(១.៧២៥.១៥៦)	(២៩៨.៨៩៩)	-	(៣៦.០២៤.៥៣០)	
សមតុល្យថ្ងៃទី៣១												
ខែធ្នូ ឆ្នាំ												
២០១៧	- (៦២.០២៤.៣៧០)	(៤៦.១៥៦.៩០៥)	(១៤២.៣២៤.១២៩)	(៧៧១.០២៥)	(៨.៧៦២.១១៧)	(៧៦.៣៨២.៩៧២)	(២២.១៤១.៧៧០)	(៩.០៨២.៨៧៩)	(២.៩៧៣.២៨២)	-	(៣៧០.៦១៩.៤៤៩)	
កម្រៃពិក												
គណនេយ្យ												
សមតុល្យថ្ងៃទី៣១												
ខែធ្នូ ឆ្នាំ												
២០១៧	១៧៤.២៣៨.៣៨១	១៨១.៧១០.០៤៩	៣២.០៩៨.១៥៨	៤១៣.៤២៦.២៤៤	៤៥.៣៧៩	៧.០៨៥.២១៧	៥១.៤០៦.០៨៧	១៦.២៣០.៦៤៤	១១.១១២.៨០៣	១.៦១៩.១១១	២៣៥.២០០.១១០	១.១២៤.១៧២.១៨៣
សមតុល្យថ្ងៃទី												
៣១ ខែធ្នូ ឆ្នាំ												
២០១៦	៧៦.៣៥៦.៦៧៩	១៨៥.២១៣.៣៨៧	៣៤.១៩៤.២៥៧	៤១១.៥៣២.២៧៨	៥៤.៦១៩	៦.១១៣.៧៦៧	៥៦.៤២៦.៨៥៩	១៧.០៨១.៦២០	១១.២២១.០៤២	៨០៦.៤៧៧	២៣៧.៤០៨.៥៥៤	១.០៣៦.៤០៩.៥៣៩

៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

នៅអំឡុងឆ្នាំនៃរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ បានទូទាត់ប្រាក់ក្នុងការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដូចខាងក្រោម៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ការទិញបន្ថែម	១២៨.៤០១.០៩២	១៣៥.៤៨៤.៤១៥
ការកើនឡើងក្នុងការសងទៅអ្នកផ្គត់ផ្គង់ និងធានា ការអនុវត្ត	(១២.១៩៨.៦៥៣)	-
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៧៥៥.០១៩)	(៣៨៣.៣៤៤)
	១១៥.៤៤៧.៤២០	១៣៥.១០១.០៧១

៨. ទ្រព្យសកម្មអរូបី

	គិតជាពាន់រៀល
ថ្លៃដើម	
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៥.៨៥៨.៥៧៩
ការទិញបន្ថែម	៤៤០.០៥៣
លក់ចេញ	(៦៤៤.០១៩)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៥.៦៥៤.៦១៣
ការទិញបន្ថែម	៤.១៩០.៦២៤
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៩.៨៤៥.២៣៧
រំលស់បង្ការ	
សមតុល្យថ្ងៃទី១ ខែមករាឆ្នាំ២០១៧	(៣.៥៩៥.០៨៦)
រំលស់ក្នុងឆ្នាំ	(៧២៩.៣៦២)
លក់ចេញ	៦៤៤.០១៩
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	(៣.៦៨០.៤២៩)
រំលស់ក្នុងឆ្នាំ	(៩៥៣.៤០២)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	(៤.៦៣៣.៨៣១)
តម្លៃពិតគណនេយ្យ	
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៥.២១១.៤០៦
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	១.៩៧៤.១៨៤

ទ្រព្យសកម្មអរូបី រួមមានកម្មវិធីគណនេយ្យ និងកម្មវិធីបណ្តាញ ត្រូវបានធ្វើរំលស់រយៈពេល ៧ឆ្នាំ។

៩. ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ឥណទានបច្ចុប្បន្ន		
ក្រោមជាង១ឆ្នាំ	១៤១.៨៤៩	១២៣.១១២
ឥណទានរយៈពេលវែង		
ពី១ឆ្នាំ ទៅ២ឆ្នាំ	១១២.៨៩៦	១៤១.៨៤៩
ពី២ឆ្នាំ ទៅ៥ឆ្នាំ	-	១១២.៨៩៦
	១១២.៨៩៦	២៥៤.៧៤៥
	២៥៤.៧៤៥	៣៧៧.៨៥៧

- (ក) ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដោយអនុលោមតាមកិច្ចព្រមព្រៀងឥណទានដែលបានចុះហត្ថលេខាដោយ រ.ទ.ស.ភ និង រដ្ឋាករទឹកខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៨ ក្នុងទឹកប្រាក់ចំនួន ១.១៥៦ លានរៀល (២៨៣.១៩២ ដុល្លារអាមេរិក)។ គោលបំណងនៃឥណទាននេះ គឺដើម្បីធ្វើហិរញ្ញប្បទានសម្រាប់ការស្ថាបនាបណ្តាញផ្គត់ផ្គង់ទឹកមេនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវស្ថាបនា និងបញ្ចប់ដោយ រ.ទ.ស.ភ ក្នុងខែមេសា ឆ្នាំ ២០០៩។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់ ៥% ក្នុង១ឆ្នាំ (២០១៦៖៥%)។
- (ខ) យោងតាមតារាងសងប្រាក់នៃកិច្ចសន្យាឥណទាន ឥណទាននឹងត្រូវសងរំលស់ដោយ រដ្ឋាករទឹកខេត្តពោធិ៍សាត់ក្នុងរយៈពេល ១២០ខែ។ ប៉ុន្តែយោងតាមលិខិតស្នើសុំរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់ លេខ០៥ IME.WS.PS ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ តារាងសងប្រាក់នេះត្រូវបានកែសម្រួលទៅជាសងរំលស់ចំនួន ១២៦ខែវិញ ដោយពន្យារការសងប្រាក់ដើមពីខែមករា ទៅខែមិថុនា ឆ្នាំ ២០១៣ (ចាប់ផ្តើមសងប្រាក់ឡើងវិញនៅខែកក្កដា ឆ្នាំ២០១៣) ។ ការសងប្រាក់នៅតែធ្វើឡើងតាមមូលដ្ឋានប្រចាំខែដដែល។ លិខិតស្នើសុំនេះ ត្រូវបានអនុម័តដោយ រ.ទ.ស.ភ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣។



១០. សន្និធិ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ថ្លៃដើម		
បំពង់ចែកចាយទឹក និងបរិក្ខារភ្ជាប់	២៩.៧២២.១១០	៣២.២៩៦.៥២៣
នាឡិកាទឹក	១០.២៥៧.៣០៨	៥.២៨៨.០៦១
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	២.៥១៦.៨៥១	២.២៨៥.៥៥៨
សារធាតុគីមី	៨៧៤.៩៧២	៨៤៧.៣២៣
ធុងស្តុកទឹក និងកញ្ចប់ផ្សេងៗ	១០០.២១៦	១០០.២១៦
សន្និធិកំពុងបញ្ជូនមក(*)	១៦.៥១៩.៧១៥	២.៩៥៨.៤២៦
វត្ថុធាតុដើមផ្សេងៗ	៤.៥៣៤.៩៥២	៤.៦១៨.២៩៦
	៦៤.៥២៦.១២៤	៤៨.៣៩៤.៤០៣

*សម្ភារៈកំពុងបញ្ជូនមកគឺបំពង់ទឹក ដែលបានមកដល់កំពង់ផែនៃប្រទេសកម្ពុជា។

ក្នុងអំឡុងឆ្នាំនៃរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ បានទទួលស្គាល់ចំណាយចំនួន ១៥.៨១១លាន រៀល (២០១៦៖ ១៦.២០៣ លានរៀល)។

១១. គណនីពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
គណនីពាណិជ្ជ (ក)		
គណនីត្រូវទទួលពីអ្នកប្រើប្រាស់តាមផ្ទះ	៥.៣៩០.៧៤៤	៤.៣៧៣.៣៧៨
គណនីត្រូវទទួលពីអ្នកប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្ម	៤.៥៤១.៩៨៧	៣.៥៣៨.០៩៧
គណនីត្រូវទទួលពីគ្រឹះស្ថានសាធារណៈ(ខ)	៣.១៥៧.៥៨០	២.១៦២.០៣១
គណនីត្រូវទទួលពីសេវាសាងសង់	១៩២.៧៥១	-
គណនីត្រូវទទួលពីអ្នកចែកចាយទឹកស្អាត	៤១២.០៨១	៤៤៥.៧៣០
	១៣.៦៩៥.១៤៣	១០.៥១៩.២៣៦
គណនីត្រូវទទួលផ្សេងៗ		
ចំណូលបង្កពីការលក់ទឹកស្អាត (គ)	២៥.២៣៣.៤៣៨	២០.៣០២.៨៩៩
ការប្រាក់ត្រូវទទួល	២.៥៩៨.៨៤៤	២.៦០៩.៣៨៥
បុរេប្រទានឲ្យអ្នកផ្គត់ផ្គង់	៦៥.៥៤៦	៣៥.៩៩៤
អាករលើតម្លៃបន្ថែមត្រូវទទួលសុទ្ធ	៧១៤.៦៨០	៣៣០.៣៧០
គណនីអតិថិជនផ្សេងៗ	២.៤៩៦.៥២១	១.១៩៦.៦៦១
	៣១.១០៩.០២៩	២៤.៤៧៥.៣០៩
កម្ចី និង គណនីអតិថិជន	៤៤.៨០៤.១៧២	៣៤.៩៩៤.៥៤៥

១១. គណនីពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ (ត)

- (ក) គណនីពាណិជ្ជកម្មត្រូវទទួល គឺជាគណនីមិនមានការប្រាក់ ហើយរយៈកំណត់សងដោយ រ.ទ.ស.ភ សម្រាប់អតិថិជនតាមផ្ទះ និងលក្ខណៈអាជីវកម្មមានរយៈពេលមួយខែ (២០១៦: រយៈពេលមួយខែ និងស្ថាប័នរដ្ឋាភិបាលរយៈពេលមួយឆ្នាំ (២០១៦: រយៈពេលមួយឆ្នាំ)។ គណៈគ្រប់គ្រងជឿជាក់ថា គណនីអតិថិជនទាំងអស់ នឹងត្រូវសងត្រលប់មកវិញ។

ហានិភ័យឥណទានអតិបរិមាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ គឺជាតម្លៃយោងនៃគណនីអតិថិជន នីមួយៗដែលបានព័ត៌មានខាងលើដកប្រាក់កក់របស់អតិថិជន ដែលទទួលបានមុនការតភ្ជាប់នាឡិកាទឹក។
- (ខ) គណនីអតិថិជនពីគ្រឹះស្ថានសាធារណៈ គឺមានការហួសកាលកំណត់សងប៉ុន្តែមិនចាត់ទុកជាថយចុះ តម្លៃទេ។ អាយុកាលរបស់គណនីអតិថិជនពីគ្រឹះស្ថានសាធារណៈមានអាយុកាល១ឆ្នាំ។ គណនី អតិថិជនពីស្ថាប័នរដ្ឋាភិបាលទាំងនេះពុំមានប្រវត្តិមិនសងប្រាក់ពេលថ្មីៗនេះទេ។
- (គ) ចំនួលបង្កពីការលក់ទឹកស្អាត គឺជាការផ្គត់ផ្គង់ទឹកជូនអតិថិជន ដែលមិនទាន់បានចេញវិក្កយបត្រនៅ ឡើយគិតត្រឹមដំណាច់ឆ្នាំ។
- (ឃ) គណនីពាណិជ្ជកម្មប្រាក់រៀល និងគណនីពាណិជ្ជផ្សេងៗក៏គិតជាប្រាក់រៀលដែរ។

១២. ឥណទានផ្តល់ឱ្យបុគ្គលិក

នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនដែលនឹងបោះផ្សាយលក់ ចំនួន១០%បម្រុងសម្រាប់បុគ្គលិករបស់ រ.ទ.ស.ភ។ កាលបរិច្ឆេទបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថាជាការបរិច្ឆេទផ្តល់គម្រោងភាគហ៊ុន របស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន៨.២១៨លានរៀលត្រូវបានផ្តល់ឱ្យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២។ រ.ទ.ស.ភ ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីទិញភាគហ៊ុនទាំងនេះក្នុងរយៈពេល បីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃកំណត់ ឥណទាននេះត្រូវសងវិញទាំងស្រុងជូន រ.ទ.ស.ភ។ យោងតាម កំណត់ហេតុកិច្ចប្រជុំរបស់ប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យ ជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងឥណទាននេះរួចរាល់។

តម្លៃសមស្របនៃឥណទានផ្តល់ឱ្យបុគ្គលិក គឺផ្អែកទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រា ការប្រាក់មធ្យមគឺ ១៤.៤០% ក្នុងមួយឆ្នាំ។ គណៈគ្រប់គ្រងបានវាយតម្លៃថាអត្រាការប្រាក់ ១៤.៤០% នេះ គឺ ជាអត្រាដ៏សមហេតុផល ពោលគឺវាសមមូលនឹងអត្រាដែលបុគ្គលិកអាចខ្ចីពីធនាគារពាណិជ្ជកម្មបានចំពោះរូបិយវត្ថុ ជាប្រាក់រៀលសម្រាប់រយៈពេល ៣ឆ្នាំ។ មិនមានការប្រែប្រួលក្នុងអត្រានេះនៅធនាគារពាណិជ្ជកម្មទេ។

នៅថ្ងៃប្រគល់ប្រាក់កម្ចី និយ័តកម្មលើតម្លៃទីផ្សារនៃសមតុល្យឥណទានចំនួន២.៧២៩លានរៀល ត្រូវ បានកត់ត្រានៅក្នុងគណនីប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ដោយសារតម្លៃសមស្របរបស់ ឥណទានត្រូវបានកាត់បន្ថយដោយអត្រាអនុគ្រោះ (មិនយកការប្រាក់) ហើយអត្ថប្រយោជន៍នេះត្រូវបានផ្តល់ជូន បុគ្គលិក។

ឥណទាននេះនឹងដកលើការកំណត់ក្នុងខែមេសា ឆ្នាំ២០១៥។ ទោះបីយ៉ាងណា ថ្នាក់គ្រប់គ្រងបាន សម្រេចចិត្តធ្វើសវិធានធនសម្រាប់ឱនភាពភាពលើចំនួន ៥៧៤លានរៀល ទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧ ទៅនឹងតម្លៃភាគហ៊ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយសារតែមានការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ផ្អែកតាមថ្នាក់គ្រប់គ្រង តម្លៃដែលត្រូវបានទទួលស្គាល់ ប្រសិនបើ និយោជិតលក់ភាគហ៊ុនចំនួននេះ។



១២. ឥណទានផ្តល់ឱ្យបុគ្គលិក (ត)

ក្រុមប្រឹក្សាភិបាល កំពុងពិភាក្សា និងដើម្បីទទួលបានការផ្តល់ពីគណៈកម្មការមូលបត្រកម្ពុជា អំពីបញ្ហាផែនការសិទ្ធិទិញហ៊ុនពិសេសរបស់និយោជិក។

១៣. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់ដែលបានធ្វើនៅគ្រឹះស្ថានហិរញ្ញវត្ថុ នានាក្នុងរយៈពេលពី ៤ខែ ទៅ១២ខែ ហើយទទួលបាននូវការប្រាក់នូវចន្លោះពី ៤.០០% និង ៥.៥០% (២០១៦៖ ៤.០០% និង ៦.០០% ក្នុងមួយឆ្នាំ)។

ការវិនិយោគរយៈពេលខ្លីនេះ រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៦ពាន់លានរៀល (២០១៦ ៖ ១៤៨ពាន់លានរៀល) ដែលបានរៀបចំជាពិសេសសម្រាប់បង់អត្ថប្រយោជន៍ ជូនបុគ្គលិកដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះពេលចូលនិវត្ត។ មិនមានលក្ខខណ្ឌដែលថា រ.ទ.ស.ភ មិនអាចប្រើប្រាស់ការវិនិយោគរយៈពេលខ្លី សម្រាប់គោលបំណងផ្សេងទៀតនោះទេ។

ការវិនិយោគរយៈពេលខ្លី គឺគិតជាប្រាក់ដុល្លារ។

១៤. សមតុល្យសាច់ប្រាក់ និងធនាគារ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤៤០.៧៥៤	៥៩៤.៤១៣
សាច់ប្រាក់នៅក្នុងធនាគារ	<u>១៥.៥៥១.៧៧៣</u>	<u>១៥.៧៩២.៤៣៦</u>
	<u>១៥.៩៩២.៥២៧</u>	<u>១៦.៣៨៦.៨៤៩</u>

(ក) ការបង្ហាញពីការប្រឈមនៃរូបិយប័ណ្ណរបស់សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ខ្មែររៀល	១៤.០៣៤.០៩២	១១.១៤៥.២៤០
ដុល្លារអាមេរិក	<u>១.៩៥៨.៤៣៥</u>	<u>៥.២៤១.៦០៩</u>
	<u>១៥.៩៩២.៥២៧</u>	<u>១៦.៣៨៦.៨៤៩</u>

(ខ) សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់នៅក្នុងដៃ និងសាច់ប្រាក់នៅធនាគារ។

១៥. ដើមទុន

	ភាគហ៊ុនធម្មតា		ភាគហ៊ុនប្រភេទ "ក"		បុព្វលាភភាគហ៊ុន	សរុប
	ចំនួន	គិតជាពាន់រៀល	ចំនួន	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៥៤១.២២៧.២៨២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៥៤១.២២៧.២៨២

(ក) នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបំបែកដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ ភាគហ៊ុននិងភាគហ៊ុនប្រភេទ (ក) ចំនួន ៣៩១.១០០.៩៤២ភាគហ៊ុន ដែលក្នុងមួយហ៊ុន មានតម្លៃចារិក ១.០០០រៀល។ ភាគហ៊ុនប្រភេទ (ក) មិនបានទទួលការប្រាក់ ឬភាគលាភទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ១២.២ នៃលក្ខន្តិកៈចុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

(ខ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ រ.ទ.ស.ភ គឺជាក្រុមហ៊ុនដំបូងគេក្នុងផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនធម្មតាសរុបចំនួន ៨៦.៩៧៣.១៦២ ភាគហ៊ុនដែលក្នុងមួយហ៊ុន មានតម្លៃចារិក ១.០០០រៀល ។ ថ្លៃដើមក្នុងការចេញផ្សាយភាគហ៊ុនថ្មី ចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគហ៊ុន។ រាល់ភាគហ៊ុនដែលបាន ចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុនធម្មតា មានដូចខាងក្រោម៖

ភាគហ៊ុនិក

	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	៧៣.៩២៧.១៨៧	៨៥%
ភាគហ៊ុនិកដទៃទៀត	១១.៧៤១.៦០៦	១៤%
គម្រោងភាគហ៊ុនរបស់បុគ្គលិក (ត្រូវរក្សាទុក៣ឆ្នាំ)*	១.៣០៤.៣៦៩	១%
	៨៦.៩៧៣.១៦២	១០០%

* យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសង ឥណទានរួចរាល់។

១៦. ទុនបម្រុង

	ទុនបម្រុង ដើមទុន	ទុនបម្រុង តាមច្បាប់	ទុនបម្រុង ទូទៅ	ទុនបម្រុង សម្រាប់ការអភិវឌ្ឍ	សរុប
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ថ្ងៃទី១១.១២០១៦	១.៦៤៨.៤៣៥	១៥.៣៩០.៩៣៣	១៥.៣៩០.៩៣៣	១៥៣.៣៦១.៤៧១	១៨៥.៧៥១.៧៧២
ការផ្ទេរពីចំណេញរក្សាទុក	-	២.៨៤៧.៤៥៥	២.៨៤៧.៤៥៥	៣៧.៩៨៤.៧២៨	៤៣.៥២៦.៦៣៣
ថ្ងៃទី៣១.១២.២០១៦/ ១.១២.២០១៧	១.៦៤៨.៤៣៥	១៨.២៣៨.៣៨៨	១៨.២៣៨.៣៨៨	១៩១.៣៤៦.១៩៩	២២៩.៤៧១.៤១០
ការផ្ទេរពីចំណេញរក្សាទុក	-	២.៤៦៣.៦៥៤	២.៤៦៣.៦៥៤	៣០.៤៣០.៩៦០	៣៥.៨២៨.២៦៨
ថ្ងៃទី៣១.១២.២០១៧	<u>១.៦៤៨.៤៣៥</u>	<u>២០.៧០២.០៤២</u>	<u>២០.៧០២.០៤២</u>	<u>២២១.៧៧៧.១៥៩</u>	<u>២៦៤.៨២៩.៦៧៨</u>

(ក) យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ ត្រង់មាត្រា២៩ បានចែងថា ប្រាក់ចំណេញ របស់ រ.ទ.ស.ភ បន្ទាប់ពីកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់អភិវឌ្ឍ

(ខ) ដោយចូលជាធរមានពីដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ តទៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានយល់ព្រមតាមសំណើពី រ.ទ.ស.ភ តាមរយៈលិខិតលេខ ២២៥៤ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៨ ដែលបានស្នើសុំបែងចែក ប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ១០% ជូនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១២ ទៅបន្ទាប់ពី រ.ទ.ស.ភ បានចុះបញ្ជីរួចហើយការបែងចែកភាគលាភនឹងត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ ការបែងចែកភាគលាភមានដូចខាងក្រោម៖

គោលការណ៍ក្នុងការបែងចែកភាគលាភបានកំណត់តាមលក្ខខណ្ឌនៃការបែងចែកប្រាក់ចំណេញដូចខាងក្រោម៖

១. ការទូទាត់ការខាតក្នុងឆ្នាំកន្លងទៅ
២. បន្ទាប់ពីបានទូទាត់ការបង់ប្រាក់ក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញ នោះប្រាក់ចំណេញនោះត្រូវបែងចែកដូចខាងក្រោម៖
 - i. ផ្តល់ជូនជូនគណៈគ្រប់គ្រង និងបុគ្គលិក តាមលក្ខខណ្ឌដូចខាងក្រោម៖
 - ផ្តល់ជូននូវប្រាក់បៀវត្ស ១ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ៥% ទៅ ១០%នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ២ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ១០% ទៅ ២០%នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ៣ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី ២០% នៃចំណាយប្រតិបត្តិការ។
 - ii. ២% សម្រាប់ប្រាក់សោធននិវត្តន៍ និងអសមតភាពវិជ្ជាជីវៈ
 - iii. ៥% សម្រាប់ទុនបម្រុងតាមច្បាប់
 - iv. ៥% សម្រាប់ទុនបម្រុងទូទៅ
 - v. ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកាត់ត្រាជាចំណាយក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង

១៦. ទុនបម្រុង (ត)

- iii. ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែកចែកខាងលើនេះត្រូវបន្តបែងចែកដូចខាងក្រោម៖
 - i. បម្រុងសម្រាប់ការវិនិយោគពេលអនាគត (ប្រាក់ចំណេញរក្សាទុក) ដែលទឹកប្រាក់នេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល
 - ii. ទឹកប្រាក់នៅសល់ ពីទុនបម្រុងសម្រាប់ការវិនិយោគ ត្រូវបែងចែកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៨៥% និង១៥%ទៀតជូនវិនិយោគិនសាធារណៈ។
- (គ) ការប្រើប្រាស់គណនីបម្រុងសម្រាប់បង់សកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ២៤៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមនេះទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្គង់ផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុមហ៊ុននៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពត្រូវបានបន្តរហូតដល់ឆ្នាំ ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ លេខ២២១០ សហវចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។

១៧. ប្រាក់កម្ចី

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S	២៤.១៩៩.១៤៣	៨០.៣២២.៥៩៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	៧០.៨៧២.៨៧៨	២៩.៩៧៣.៤៧៣
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ៦០០០ ០១ G	-	៥.៤២៨.៨៦០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	៣០.០២៨.៥៤៦	៣១.៣៣៤.១៣៤
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	១២៥.៨៧៤.៦៥៣	១០៤.៥៥៧.១៥៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៧.៣១១.៦៨៣	-
	២៥៨.២៨៦.៩០៣	២៥១.៦១៦.២១៩
ប្រាក់កម្ចីរយៈពេលខ្លី		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S	៩.៧០៥.៣៣០	១១.៣៣១.២៤៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	១១.១៣៣.១៩១	៨.៥៩៣.០៥៣
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ៦០០០ ០១ G	៦.១៣៦.២០១	៥.៤២៨.៨៦០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	២.២៣៩.០៨៥	២.២៧៧.៩៨១
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	១៩.៤៧៣.២៨៣	៧.០៦៤.៦១៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៦៦៣.៥៩៤	-
	៤៩.៣៥០.៦៨៤	៣៤.៦៩៥.៧៥៨
ប្រាក់កម្ចីសរុប		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S	៣៣.៩០៤.៤៧៣	៩១.៦៥៣.៨៤២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	៨២.០០៦.០៦៩	៣៨.៥៦៦.៥២៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ៦០០០ ០១ G	៦.១៣៦.២០១	១០.៨៥៧.៧២០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	៣២.២៦៧.៦៣១	៣៣.៦១២.១១៥
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	១៤៥.៣៤៧.៩៣៦	១១១.៦២១.៧៧៤
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៧.៩៧៥.២៧៧	-
	៣០៧.៦៣៧.៥៨៧	២៨៦.៣១១.៩៧៧



១៧. ប្រាក់កម្ចី (ត)

(ក) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S

យោងតាមកិច្ចព្រមព្រៀង ជំនួយឥណទានលេខ CKH ១០៧៥ ០៣ S ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានជាអតិបរមាចំនួន ១៦.០០០.០០០ អឺរូ ពី AFD។

គោលបំណងនៃឥណទាន នេះគឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់រោងចក្រផលិត ទឹកស្អាតថ្មីទី១នៅសង្កាត់និរោធ និងបន្ថែមប្រព័ន្ធបញ្ជូន និងបណ្តាញចែកចាយ អោយត្រូវទៅនឹងការ ផលិតទឹកស្អាតបន្ថែម (កញ្ចប់ថវិការង ក)។

ការប្រាក់ប្រចាំឆ្នាំ គឺ EURIBOR ដក ១.៣៥%។ អត្រាការប្រាក់ មិនត្រូវតិចជាង ០.២៥% ឬលើសពី ៥.២១%។ អត្រាអណ្តែតត្រូវបានប្តូរទៅជា អត្រាការប្រាក់ថេរ នៅដំណាច់ការិយបរិច្ឆេទ សងប្រាក់ ០.៨៨% ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ។

កម្ចីនេះនឹងត្រូវបានសងរំលស់១៦ដំណាក់កាល ប្រចាំឆមាសចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ អឺរូ ទាំងការដកការប្រាក់ និងការសងប្រាក់។

ឥណទាននេះត្រូវបានធានាដោយលិខិតធានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

(ខ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA

យោងតាមកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ រ.ទ.ស.ភ ត្រូវបានផ្តល់ប្រាក់កម្ចី ជាអតិបរមាចំនួន JPY ៣.៥១៣.០០០.០០០ ពី MoEF ។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរចនា និងការសាងសង់ រោងចក្រទឹកស្អាត និងការបញ្ជូនទឹកស្អាត នៅនិរោធ (អនុកញ្ចប់ ខ)។

ការប្រាក់ប្រចាំឆ្នាំគឺ ៧.៣៥% ក្នុងមួយឆ្នាំ។

កម្ចីនេះនឹងត្រូវបានសងរំលស់ ២៤ដំណាក់កាល ប្រចាំឆមាស ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ ដុល្លារអាមេរិក ទាំងការដកប្រាក់ និងការសងប្រាក់។

(គ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ៦០០០ ០១ G

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ៦០០០ ០១ G ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធ្វើវិសោធនកម្មនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ រ.ទ.ស.ភ ត្រូវបានផ្តល់ឥណទាន អតិបរមាចំនួន ៣០.០០០.០០០ អឺរូ ពី AFD។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងពង្រីករោងចក្រផលិតទឹកស្អាតជ្រោយចង្វារ (ជំហានទី២) និងគម្រោងពង្រីកបណ្តាញចែកចាយរបស់ រ.ទ.ស.ភ។

អត្រាការប្រាក់ប្រចាំឆ្នាំគឺ EURIBOR ដក ១.៣៥%។ អត្រាការប្រាក់មិនត្រូវតិចជាង ០.២៥% ឬលើសពី៥.២១% ទេ។ អត្រាការប្រាក់អណ្តែតត្រូវបានប្តូរទៅជាអត្រាថេរ១.៤៩% នៅដំណាច់ ការិយបរិច្ឆេទសងប្រាក់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១១។

កម្ចីនេះនឹងត្រូវបានសងរំលស់ ១៧ដំណាក់កាល ប្រចាំឆមាសចាប់ផ្តើមពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១០ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់អឺរូ ទាំង ការដកប្រាក់ និងការសងប្រាក់។

ឥណទាននេះត្រូវបានធានាដោយលិខិតធានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

១៧. ប្រាក់កម្ចី (ត)

(ឃ) ឥណទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី

យោងតាមកិច្ចព្រមព្រៀងឥណទាន ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៣៨.២៩៩.៩៣៧.៥០០រៀល (SDR៩.៦០៥.០០០) ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឥណទានដែលផ្តល់នេះក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាតនៅតាមខេត្ត និងជុំវិញទីក្រុង។

អត្រាការប្រាក់ ៦.៥% ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៃឆ្នាំនីមួយៗ ដោយចាប់ផ្តើមពីឆ្នាំ២០១២ តទៅ។ ហានិភ័យការប្តូររូបិយប័ណ្ណកើតពីការប្រែប្រួលរវាងតម្លៃរូបិយប័ណ្ណនៃឥណទាន និងរូបិយប័ណ្ណប្រើប្រាស់ចំពោះការសងប្រាក់របស់ រ.ទ.ស.ភ (ប្រាក់រៀល) នឹងត្រូវបានធានាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាប្តូរប្រាក់រៀល (រៀល/SDR) ត្រូវបានកំណត់នៅថ្ងៃចុះកិច្ចសន្យា។

(ង) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១២១ ០១ F ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទាន អតិបរមាចំនួន ៣០.០០០.០០០ អឺរូ ពី AfD។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីទី២ នៅសង្កាត់និរោធ និងបន្ថែមប្រព័ន្ធបញ្ជូន រួមទាំងធ្វើអោយប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់គឺ អត្រាEURIBOR ៦ខែ ដក ០.៥៩%ក្នុងមួយឆ្នាំ (កំណត់ត្រឹម ៥.១៩% ក្នុងមួយឆ្នាំ ហើយអត្រាការប្រាក់អប្បបរមា គឺ០.២៥% ក្នុងមួយឆ្នាំ)។

កម្ចីនេះត្រូវបានបង់រំលស់ ២៤ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៤ឆ្នាំ។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់អឺរូ ទាំងការដកការប្រាក់ និងការសងប្រាក់។

(ច) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១៧៤ ០១ P ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទាន អតិបរមាចំនួន ៤៧.១០០.០០០ដុល្លារ ដែលស្មើនឹង ៣០.០០០.០០០អឺរូ ពី AfD។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រផលិតទឹកចំការមន និងបន្ថែមប្រព័ន្ធបញ្ជូន រួមទាំងធ្វើអោយប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបានវាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ១,១៦% លើមូលដ្ឋាននៃ ៣៦៥ ថ្ងៃ និងការប្រាក់រយៈពេល ៦ខែ ដែលកំណត់ត្រឹម ១,១៤% ក្នុងមួយឆ្នាំបូក ០,៦៥% ដែលត្រូវបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាមួយអត្រាអប្បបរមា ០,២៥% ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារ ទាំងការដកការប្រាក់ និងការសងប្រាក់។



១៧. ប្រាក់កម្ចី (ត)

(ឆ) អាជ្ញាយុកាលនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ឥណទានបច្ចុប្បន្ន		
ក្រោមជាង១ឆ្នាំ	៤៩.៣៥០.៦៨៤	៣៤.៦៩៥.៧៥៨
ឥណទានរយៈពេលវែង		
ពី១ឆ្នាំ ទៅ២ឆ្នាំ	៣៩.៨០០.២៩៤	៣៨.៦៨៨.៩៧០
ពី២ឆ្នាំ ទៅ៥ឆ្នាំ	១០៤.៨៨១.៣៩៨	៩៥.៤៩៨.៤០៥
លើសពី៥ឆ្នាំ	១១៣.៦០៥.២១១	១១៧.៤២៨.៨៤៤
	<u>២៥៨.២៨៦.៩០៣</u>	<u>២៥១.៦១៦.២១៩</u>
	<u>៣០៧.៦៣៧.៥៨៧</u>	<u>២៨៦.៣១១.៩៧៧</u>

(ជ) ប្រាក់កម្ចីជារូបិយប័ណ្ណផ្សេងៗ មានដូចខាងក្រោម៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ប្រាក់រៀល	៣២.២៦៧.៦៣១	៣៣.៦១២.១១៥
ប្រាក់ដុល្លារអាមេរិក	៨៩.៩៨១.៣៤៦	៩១.៦៥៣.៨៤២
ប្រាក់អឺរ៉ូ	១៨៥.៣៨៨.៦១០	១៦១.០៤៦.០២០
	<u>៣០៧.៦៣៧.៥៨៧</u>	<u>២៨៦.៣១១.៩៧៧</u>

១៨. កាតព្វកិច្ចសោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៤០.១៣៣.៧១៧	៣៣.៩៨៣.៤៧៧
តម្លៃសមស្របនៃទ្រព្យតម្កល់	-	-
បំណុលសុទ្ធដែលបានកត់ត្រានៅក្នុងរបាយការណ៍	<u>៤០.១៣៣.៧១៧</u>	<u>៣៣.៩៨៣.៤៧៧</u>
ស្ថានភាពហិរញ្ញវត្ថុ		

១៨. ភាគព្រឹត្តិសោធននិវត្តន៍ (ត)

បម្រែបម្រួលនៅក្នុងភាគព្រឹត្តិសោធននិវត្តន៍ដែលបានកំណត់ក្នុងឆ្នាំនេះមានដូចខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
នៅថ្ងៃទី០១ ខែមករា	៣៣.៩៨៣.៤៧៧	២៩.៨៥២.៣៩១
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.៨០០.៦៥៧	១.៦០៣.៩៦៤
ចំណាយការប្រាក់	២.៦៧១.១៦៥	២.៤៣២.០៩៤
អត្ថប្រយោជន៍បានបង់	(១.១៨៧.៩៥៩)	(១.០៦៣.៩៨៧)
ខាតពាក់ព័ន្ធនឹងការគណនាហានិភ័យ	២.៨៦៦.៣៧៧	១.១៥៩.០១៥
	<u>៤០.១៣៣.៧១៧</u>	<u>៣៣.៩៨៣.៤៧៧</u>

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗមានដូចខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.៨០០.៦៥៧	១.៦០៣.៩៦៤
ចំណាយការប្រាក់	២.៦៧១.១៦៥	២.៤៣២.០៩៤
ចំនួនទឹកប្រាក់សរុបដែលបានកត់ត្រាក្នុងគណនីប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	<u>៤.៤៧១.៨២២</u>	<u>៤.០៣៦.០៥៨</u>

ទឹកប្រាក់ដែលរំពឹងថាត្រូវបង់ក្នុងរយៈពេល១២ខែមានចំនួន ១.១៨៨លានរៀល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង ១.០៩៨លានរៀល ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ការសន្មតការគណនាហានិភ័យសំខាន់ៗមានដូចខាងក្រោម៖

	២០១៧	២០១៦
អត្រាអប្បហារ	៨.០០%	៨.០០%
អត្រាកំណើននូវប្រាក់បៀវត្សរ៍ (ក)		
អត្រានៃការដកប្រាក់ (ខ)		
អត្រាមរណៈ (គ)		

(ក) អត្រាកំណើននូវប្រាក់បៀវត្សរ៍

វិធីសាស្ត្រ actuarial ចេញដោយ ស.គ.អ.ក ១៩ ស្តីពីអត្ថប្រយោជន៍បុគ្គលិក តម្រូវឲ្យមានការដំឡើងប្រាក់បៀវត្សនាពេលអនាគត នឹងត្រូវប៉ាន់ប្រមាណនិងបានអនុញ្ញាតឲ្យកំណត់ បំណុល actuarial និងការចំណាយ នៃគម្រោងសោធននិវត្តន៍ ("គម្រោង") ។ ផលប្រយោជន៍ នៅក្រោមគម្រោង នេះត្រូវបាន កំណត់នៅក្នុង ការទាក់ទងនឹងប្រាក់ខែ សរុបចុងក្រោយ គ្រាន់តែមុនពេលចូលនិវត្តន៍បន្ទាប់មកការវាយតម្លៃនេះ តម្រូវឲ្យមានការសន្មត់បានកំណត់ទាក់ទងទៅនឹងការកើនឡើងប្រាក់ខែបន្ថែមទៀត។



១៨. ភាគព្រឹត្តិសោធននិវត្តន៍ (ត)

(ក) អត្រាកំណើននូវប្រាក់បៀវត្សរ៍ (ត)

ដើម្បីកំណត់អត្រាការបង្កើនប្រាក់ខែរយៈពេលវែងនាពេលអនាគត វិធីសាស្ត្រមានពីរត្រូវបានលើកឡើងមួយ គឺត្រូវបានផ្អែកលើអតិផរណាបូកប្រាក់ខែគំរូពិតប្រាកដខណៈពេល ដែលការគណនាផ្សេងទៀតផ្អែកលើបទពិសោធន៍ចាស់ក្នុងកំណើនប្រាក់បៀវត្សរ៍។

ក្នុងវិធីសាស្ត្រទីមួយ ការបង្កើនប្រាក់បៀវត្សរ៍បានរួមបញ្ចូលសមាសសធាតុសំខាន់ពីរដូចដែលបានបង្ហាញក្នុងរូបមន្តខាងក្រោម៖

$$\text{កំណើនប្រាក់បៀវត្សរ៍} = \text{អតិផរណា} + \text{កំណើនប្រាក់បៀវត្សរ៍ពិតប្រាកដ}$$

ដោយផ្អែកលើវិធីសាស្ត្រនេះ អត្រាបង្កើនប្រាក់ខែសមហេតុសមផលចេញមកពីអតិផរណាពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ។

តាមវិធីសាស្ត្រទីពីរ ការវិភាគលើការបង្កើនប្រាក់បៀវត្សរ៍បានអនុវត្តនៅលើប្រាក់ខែទាំងពីរទាំងទិន្នន័យប្រាក់ខែចាស់ និងកំណើនប្រាក់ខែ។ លើសពីនេះទៅទៀតការបង្កើនប្រាក់ខែគឺផ្អែកជាមួយនឹងការឡើងតំណែង។ រួមជាមួយគ្នាផងដែរ ប្រាក់បៀវត្សរ៍នឹងធ្វើការពិនិត្យឡើងវិញ១០% រៀងរាល់ពីរឆ្នាំម្តង (ប្រមាណ ៥% ក្នុងមួយឆ្នាំ) អត្រានៃការដំឡើងប្រាក់ខែបានមកពីការបង្កើនការដំឡើងប្រាក់បៀវត្សរ៍ជាបទពិសោធន៍ចាស់ អាចមាន ពី ៧% ទៅ ៩ % ក្នុងមួយឆ្នាំ។

ដោយផ្អែកលើការបកស្រាយខាងលើ អត្រានៃការបង្កើនប្រាក់ខែរយៈពេលវែងសមហេតុផលអាចមានពី ៥% ទៅ ៩% ក្នុងមួយឆ្នាំ (ពោលគឺ ៥% ទៅ ៧% ចេញមកពីអតិផរណា បូកគំរូកំណើន ប្រាក់ខែពិតប្រាកដ ៧% ទៅ ៩% បានមកពីការដំឡើងប្រាក់បៀវត្សរ៍បទពិសោធន៍ចាស់)។ សម្រាប់ការវាយតម្លៃនាពេលបច្ចុប្បន្នមានអត្រាកំណើនប្រាក់បៀវត្សរ៍រយៈពេលវែង ៧% ក្នុងមួយឆ្នាំ។

(ខ) អត្រានៃការដកប្រាក់

អត្រានៃការដកប្រាក់ត្រូវបានប្រើក្នុងការវាយតម្លៃនេះ ដើម្បីប៉ាន់ប្រមាណចំនួនរបស់សមាជិកដែលនឹងចាកចេញពីរៀងរាល់ឆ្នាំនៅក្នុងពេលអនាគតមុនអាយុចូលនិវត្ត។ អត្រានៃការដកប្រាក់កាន់តែខ្ពស់ការដកកាន់តែតិចចំពោះចំនួនសមាជិកដែលមានស្រាប់ ដែលរំពឹងថានឹងរស់បានដល់អាយុចូលនិវត្តធម្មតា។ អត្រានៃការដកប្រាក់ ជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងអាយុ ឬប្រវែងនៃសេវា ឧទាហរណ៍ បុគ្គលិកដែលមានវ័យចំណាស់ គឺមិនសូវលាវែងពីតំណែងជាងសមាគមវ័យក្មេង។

អត្រាកំណើនបុគ្គលិកដែលត្រូវបានប្រើក្នុងការវាយតម្លៃ គឺទាក់ទងទៅនឹងអាយុដែលត្រូវគ្នាទៅនឹង អត្រាបុគ្គលិកជាមធ្យមប្រមាណ ១% ក្នុងមួយឆ្នាំ។

សម្រាប់ការវាយតម្លៃនាពេលបច្ចុប្បន្នអត្រានៃការដកដែលត្រូវបានប្រើមានដូចខាងក្រោម៖

អាយុទទួលបាន	អត្រានៃការដកប្រាក់
២០	២.៣
២៥	១.៨
៣០	១.២
៣៥	០.៨
៤០	០.៦
៤៥	០.៧
៥០	០.៥
៥៥	០.២

១៨. ភាគល្អិតសេវាសេវាសេវា (ត)
(គ) អត្រាមរណៈ:

ដោយសារមិនមានអត្រាមរណៈត្រូវបានផ្សព្វផ្សាយនៅប្រទេសកម្ពុជា រ.ទ.ស.ភ បានប្រើប្រាស់តារាងអាយុកាលរំពឹងទុកនៃមរណៈរបស់ប្រទេសថៃឆ្នាំ២០០៨ ហើយបានកែសម្រួលដើម្បីឱ្យសមស្របទៅនឹងអាយុកាលរំពឹងទុករបស់ប្រជាជនកម្ពុជា។ តារាងអត្រាមរណៈរបស់ប្រទេសថៃ ឆ្នាំ២០០៨ គឺជាតារាងមរណៈដែលបានចេញចុងក្រោយគេបំផុតនៅក្នុងប្រទេសថៃ។

តារាងខាងក្រោមនេះ បង្ហាញពីតារាងអត្រាមរណៈគំរូដែល រ.ទ.ស.ភ បានប្រើប្រាស់ ៖

អាយុ	អត្រាមរណៈ (%ប្រចាំឆ្នាំ)	
	បុរស	ស្ត្រី
២០	០.២២៨០	០.០៧៦៩
២៥	០.២៥៤៦	០.០៨៤៩
៣០	០.២៥៨៧	០.០៩៤៩
៣៥	០.២៩០៣	០.១១៩៤
៤០	០.៣៦៩០	០.១៥១៩
៤៥	០.៤៩៨៦	០.១៩៥៧
៥០	០.៦៨០៨	០.២៩៨៤
៥៥	១.០៣២២	០.៥៣៤៣

១៩. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយរបស់ JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រំលស់	៥.០៩១.៩៥៦ (២២៦.៨៩៧)	២៤.៣១៣.១០២ (២.១០៨.៦៨០)	៨០៥.៨៨៨ (២៤.៣៩៥)	៣០.២១០.៩៤៦ (២.៣៥៩.៩៧២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៤.៨៦៥.០៥៩	២២.២០៤.៤២២	៧៨១.៤៩៣	២៧.៨៥០.៩៧៤
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រំលស់	៤.៨៦៥.០៥៩ (២២៦.៨៩៧)	២២.២០៤.៤២២ (២.១០៨.៦៨១)	៧៨១.៤៩៣ (២៤.៣៩៥)	២៧.៨៥០.៩៧៤ (២.៣៥៩.៩៧២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៤.៦៣៨.១៦២	២០.០៩៥.៧៤១	៧៥៧.០៩៨	២៥.៤៩១.០០១

រំលស់លើជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ។

(ក) ជំនួយពីរដ្ឋាភិបាល

ជំនួយពីរដ្ឋាភិបាល កើតមកពីការចំណេញលើលម្អៀងនៃអត្រាថេរ ដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/SDR) ក្រោមកិច្ចព្រមព្រៀងឥណទានបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០SDR ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ភ បានសម្រេចរក្សាទុកចំណេញពីការប្តូរប្រាក់ នេះក្នុងបញ្ជីរបស់ រ.ទ.ស.ភ ថាជាជំនួយ (ដោយសារ មិនមានតម្រូវការអោយបង្វិលប្រាក់ចំណេញនេះទៅវិញទេ) ហើយប្រាក់ចំណេញនេះ នឹងត្រូវរំលស់ដោយផ្អែក លើគោលការណ៍ដូចគ្នានឹងជំនួយពន្យារផ្សេងៗដែរ។



១៩. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ (ត)

(ខ) ជំនួយពី JICA

ជំនួយពី JICA គឺជំនួយលើគម្រោងអនុវត្តថាមពលស្អាត ដោយប្រព័ន្ធប្រតិបត្តិការអគ្គិសនី តាមប្រព័ន្ធសូឡា។

(គ) ជំនួយផ្សេងៗ

ជំនួយផ្សេងៗគឺជាការឧបត្ថម្ភទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារពីទីស្នាក់ការសហប្រតិបត្តិការ អន្តរជាតិរបស់ Associate International des Maires Francophones (AIMF) និង ក្រុមហ៊ុន KUBOTA Construction Co.. Ltd។

២០. ចំណុលពន្ធពន្យារលើប្រាក់ចំណេញ

បម្រែបម្រួលគណនីពន្ធពន្យារ មានដូចខាងក្រោម៖

	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ គិតជាពាន់រៀល	កត់ត្រាជាបន្តក្នុង របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់៣០) គិតជាពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គិតជាពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(៣៦.០០១.០២០)	(១៤.១៧៨.១៦៥)	(៥០.១៧៩.១៨៥)
កាតព្វកិច្ចសោធននិវត្តន៍	៥.១៤៤.២៦១	២.៣០៩.២៣១	៧.៤៥៣.៤៩២
សំវិធានធនលើសន្តិធិ	(២២.៩៥៥)	៧៣.៦០០	៥០.៦៤៥
សំវិធានធនសម្រាប់ប្រាក់ត្រូវទទួល មិនអាចប្រមូលបាន	៥២២.៨៥៨	-	៥២២.៨៥៨
ប្រាក់រង្វាន់	៧៥.៤៥០	១.៤២៨.១៣៦	១.៥០៣.៥៨៦
ការប្តូររូបិយប័ណ្ណ ដែលមិនទាន់ ទទួលស្គាល់	(៨៤៩.៤៦៣)	៦.២៩០.៧០៨	៥.៤៤១.២៤៥
	(៣១.១៣០.៨៦៩)	(៤.០៧៦.៤៩០)	(៣៥.២០៧.៣៥៩)

២០. ចំណូលពន្ធពន្យារលើប្រាក់ចំណេញ (ត)

បម្រែបម្រួលគណនីពន្ធពន្យារ មានដូចខាងក្រោម៖ (ត)

	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ គិតជាពាន់រៀល	កត់ត្រាជាបន្តក្នុង របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ៣០) គិតជាពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គិតជាពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(៤០.៨៧១.៨៨២)	៤.៨៧០.៨៦២	(៣៦.០០១.០២០)
កាតព្វកិច្ចសោធននិវត្តន៍	៥.៩៧០.៤៧៨	(៨២៦.២១៧)	៥.១៤៤.២៦១
សំវិធានធនលើសារពើភ័ណ្ណ	១៣.៨៤៥	(៣៦.៨០០)	(២២.៩៥៥)
សំវិធានធនសម្រាប់ប្រាក់ត្រូវទទួល មិនអាចប្រមូលបាន	៥២២.៨៥៨	-	៥២២.៨៥៨
ប្រាក់រង្វាន់	២៦៨.១១៣	(១៩២.៦៦៣)	៧៥.៤៥០
ការប្តូររូបិយប័ណ្ណ ដែលមិនទាន់ ទទួលស្គាល់	១២១.៨៣៩	(៩៧១.៣០២)	(៨៤៩.៤៦៣)
	<u>(៣៣.៩៧៤.៧៤៩)</u>	<u>២.៨៤៣.៨៨០</u>	<u>(៣១.១៣០.៨៦៩)</u>

២១. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន (ក)	៤៩.៥៥៦.៦៨១	៤៥.៤៨៤.៩៧៨
ប្រាក់ធានាប្រតិបត្តិការ	១៤៣.២១៧	៩.៤៣៧.៣៣៨
	<u>៤៩.៦៩៩.៨៩៨</u>	<u>៥៤.៩២២.៣១៦</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	៣៤.២៣៥.៣២៦	១២.៧៤២.៧៤០
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៦.៧៣៩.៩៣៦	៥.៥៨៣.២០៨
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦.៨១៤.០៥៥	១១.១៤៤.១១៦
ចំណូលមិនទាន់សម្រេច (ខ)	៤៧៦.៩៨៧	១.៣៨៦.៣៤៦
ចំណូលពន្យារ (គ)	៥.២៧៨	៥.២៧៨
ពន្ធត្រូវបង់ផ្សេងៗ	២៥៣.៧៤៥	១៨២.៨៤៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២.៥៤២.៩៧៥	២.២៣២.៣៨៥
ប្រាក់ធានាប្រតិបត្តិការ	៧៦.៨៣២	១០៧.៣៥១
	<u>១៦.៩០៩.៨០៨</u>	<u>២០.៦៤១.៥៣០</u>
	<u>៥១.១៤៥.១៣៤</u>	<u>៣៣.៣៨៤.២៧០</u>
	<u>១០០.៨៤៥.០៣២</u>	<u>៨៨.៣០៦.៥៨៦</u>



២១. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ (ត)

- (ក) ប្រាក់ធានាប្រតិបត្តិការត្រូវបានប្រមូលពីអតិថិជនដែលមានមូលដ្ឋានលើទំហំនៃនាឡិកាទឹកមុនពេលតភ្ជាប់ ហើយ ត្រូវបាន កត់ត្រាទុកនៅក្នុងចំនួនទឹកប្រាក់ដែលទទួលបាននោះគឺប្រាក់ធានាប្រតិបត្តិការដែលស្ថិតនៅក្រោមបំណុលរយៈ ពេលវែង។
- (ខ) ចំណូលនេះ គឺជាសាច់ប្រាក់ដែលទទួលបានមុន សម្រាប់សេវាសាងសង់ ទាក់ទិននឹងការពង្រីកប្រព័ន្ធចែកចាយទឹកស្អាត ដែល រ.ទ.ស.ភ បានសាងសង់ជូនក្រុមហ៊ុនសំណង់ក្នុងខេត្តកំពត។
- (គ) ចំណូលពន្យានេះ គឺជាសាច់ប្រាក់ដែលទទួលបានជាមុនពីធនាគារពិភពលោក (“WB”) និង Maris de Paris សម្រាប់ការភ្ជាប់បណ្តាញថ្មីទៅតាមផ្ទះប្រជាពលរដ្ឋក្រីក្រ។
- (ឃ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងប្រាក់ធានាប្រតិបត្តិការត្រូវបានបង្ហាញជាដុល្លារអាមេរិក និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ ត្រូវបានបង្ហាញជាដុល្លារ។

២២. ចំណូលពីការលក់

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់តាមផ្ទះ	៨២.០៧១.៨៨៨	៧៦.៧១៨.២២៩
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៨៦.២៨៨.០៤០	៧៦.៣៣៦.០៩៨
- ស្ថាប័នគ្រឹះស្ថានសាធារណៈ	៥.២៥៦.៧០៤	៧.២១៦.៦៤១
- អាជ្ញាធររដ្ឋស្វ័យ័តនានា	៤១.១៦២	៤០០.៩៧៣
- អ្នកចែកចាយ	៩.១៦៦.៥១៥	៨.៣៩៤.៧៥៩
- បង្កត់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹកស្អាត	៥០.៩៣៨	៤៥.៨៣៤
- ដក៖ ការលុបចោលវិក្កយបត្រ	(២.២៧៣.៥៦៤)	(២.៣៤៨.៨៤៩)
	១៨០.៦០១.៦៨៣	១៦៦.៧៦៣.៦៨៥
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	៩.៣១៤.៧៩៦	៩.០៧៨.០០៣
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	៣.២៥៩.៣១៦	២.៧៩២.៦៥៨
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១៨០.៦៥០	៣៧២.១៥៥
	១៩៣.៣៥៦.៤៤៥	១៧៩.០០៦.៥០១

២៣. កម្រៃពីសេវាសាងសង់

កម្រៃនេះគឺជាកម្រៃបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការផ្លាស់ប្តូរ និងពង្រីកប្រព័ន្ធចែកចាយទឹកទៅកាន់ក្រុមហ៊ុនសំណង់។

២៤. ចំណូលផ្សេងៗ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
រាជរដ្ឋាភិបាល និងចំណូលផ្សេងៗ	២.៣៥៩.៩៧២	២.៣៥៩.៩៧២
គ្រឿងបន្លាស់ និងការលក់នាឡិកាទឹក	១១.០២៥.៧២៦	៨.៩៣៥.៦១៨
ចំណូលពីការផ្គត់ផ្គង់	២៧០.៨០២	៤២៥.៣៦១
ចំណូលផ្សេងៗ	១៥.១៣៨.៦០៨	២.០៣១.៥៦២
	២៨.៧៩៥.១០៨	១៣.៧៥២.៥១៣

២៥. ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធផ្សេងៗ

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ប្រាក់បៀវត្សបុគ្គលិក	១៩.៣៣៨.៦៣១	១៥.៩៥១.៤៧១
ប្រាក់លើកទឹកចិត្ត	៨.៧៤៩.៦៧៧	៨.៥១៨.៧១៧
ប្រាក់រង្វាន់	៥.២១៤.០៤៥	៤.៤៨៥.៩៦៦
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍	១.៨៣០.៨៧០	១.៩៧៨.៩៥២
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	៥៤២.១៥៥	៨៩៩.៣៤២
ចំណាយផ្សេងៗទាក់ទងនឹងបុគ្គលិក	៥.១០៥.១១៤	៤.៣០៨.២៤៦
	៤០.៧៨០.៤៩២	៣៦.១៤២.៦៩៤

២៦. ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ក្លរ (Chlorine)	២.៤០៥.២៩៨	២.៦៣៧.៧៨៤
ប៉ូលី អាឡុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride)	៣.៨០៩.២០៩	៣.៥៣៦.៥៤៣
អំបិល (Salt)	២៦៦.២១៦	១១០.១៧១
វត្ថុធាតុដើមផ្សេងទៀត	២៧៤.៩០០	២២៩.៩១៨
	៦.៧៥៥.៦២៣	៦.៥១៤.៤១៦

២៧. ចំណាយវត្ថុធាតុដើមសម្រាប់ការតភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ចំណាយវត្ថុធាតុដើមសម្រាប់ការតភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	៧.៧៩១.៩៥៧	៦.៩៩៩.៤៧១
ចំណាយលើការប្តូរនាឡិកាទឹក	៣៣៣.៦២៨	១.៨០០.៤៥៨
ថ្លៃដើមបំពង់	២២៤.៧៩៥	១៤៥.៦៦១
ថ្លៃដើមផ្សេងៗ	៧០៥.៣០២	៧៤៣.៤៧៤
	៩.០៥៥.៦៨២	៩.៦៨៩.០៦៤



២៨. (ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	៣.៣២៣.៣៣០	៦.៤៧៨.៥២៦
ខាតពីការប្តូររូបិយប័ណ្ណ	(៣.៥៨៦.៨០១)	(៥.៦០៣.៤៤២)
	<u>(២៦៣.៤៧១)</u>	<u>៨៧៥.០៨៤</u>

២៩. ចំណូល/(ចំណាយ) ការប្រាក់

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលការប្រាក់៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	៤.៣៨៩.១២៥	១៣.២៧៦.៣១១
- ចំណេញពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	១.៧៤០.១២០	៦.៨៩៥.៧៣០
- ចំណូលការប្រាក់ពីគណនីខេត្តពោធិ៍សាត់	១៥.៦៨១	២១.៥៥៨
	<u>៦.១៤៤.៩២៦</u>	<u>២០.១៩៣.៥៩៩</u>
ចំណាយការប្រាក់៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៩.២៦៩.៨៤៤)	(១០.២៦៨.៩៦៩)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(២៣.៦២៦.៣១៩)	(៧.១៨៦.១៥៨)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្ម លើទ្រព្យសកម្ម	៩១.៤២៤	៣៨៣.៣៤៤
	<u>(៣២.៨០៤.៧៣៩)</u>	<u>(១៧.០៧១.៧៨៣)</u>
(ចំណាយ)/ចំណូលការប្រាក់សុទ្ធ	<u>(២៦.៦៥៩.៨១៣)</u>	<u>៣.១២១.៨១៦</u>

(ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងឆ្នាំ។

(ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពី AfD និងប្រាក់កម្ចីដែលទទួលបានបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB និង JICA។

៣០. ចំណាយពន្ធលើប្រាក់ចំណេញ

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖		
ក្នុងការិយបរិច្ឆេទ	១២.៨១៦.០៩២	១៣.០០៣.០៥០
ពន្ធពន្យារលើប្រាក់ចំណេញ (សម្គាល់ ២០)៖		
ភាពខុសគ្នាបណ្តោះអាសន្ន	(១.៥១១.២៤៩)	(២.៨៤៣.៨៨០)
សំវិធានធនខ្លះលើពន្ធនៃប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុន	៥.៥៨៧.៧៣៩	-
	<u>៤.០៧៦.៤៩០</u>	<u>(២.៨៤៣.៨៨០)</u>
ចំណាយពន្ធសរុប	<u>១៦.៨៩២.៥៨២</u>	<u>១០.១៥៩.១៧០</u>

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានការត្រួតពិនិត្យក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០១៦: ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០១៦: ១%) នៃចំណូលសរុប ប្រសិនបើមួយណាមានតម្លៃច្រើនជាង។

តួលេខក្នុងការសម្របសម្រួលរវាងចំណាយពន្ធ និងផលគុណនៃប្រាក់ចំណេញគណនេយ្យនឹងអត្រាពន្ធដាររបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់ចំណេញមុនពេលបង់ពន្ធ	៥២.៨២៦.៧៨៦	៦០.៥៩១.២៨៩
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់ ២០% (២០១៦: ២០%)	១០.៥៦៥.៣៥៧	១២.១១៨.២៥៨
<i>ភស្តុតាងពន្ធដារទៅលើ៖</i>		
ចំណាយដែលមិនអាចកាត់កងបានសម្រាប់គណនាពន្ធ	៧៣៩.៤៨៦	៨៨៤.៧៩២
ផ្សេងៗ	-	(២.៨៤៣.៨៨០)
	<u>១១.៣០៤.៨៤៣</u>	<u>១០.១៥៩.១៧០</u>
សំវិធានធនខ្លះលើពន្ធនៃប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុន	៥.៥៨៧.៧៣៩	-
ចំណាយពន្ធសរុប	<u>១៦.៨៩២.៥៨២</u>	<u>១០.១៥៩.១៧០</u>



៣១. ចំណេញក្នុងមួយភាគហ៊ុន

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ចំណេញសម្រាប់ផ្តល់ដល់ភាគហ៊ុនិកធម្មតា	៣៣.០៦៧.៨២៦	៤៩.២៧៣.១០៤
ចំនួនភាគហ៊ុនធម្មតាដែលបានដាក់លក់គិតជាមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនគោល	៣៨០.២១	៥៦៦.៥៣
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៨០.២១	៥៦៦.៥៣

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

៣២. ភាគលាភ

	២០១៧		២០១៦	
	ភាគលាភ ក្នុងមួយភាគហ៊ុន គិតជាពាន់រៀល	ចំនួននៃ ភាគលាភ គិតជាពាន់រៀល	ភាគលាភ ក្នុងមួយភាគហ៊ុន គិតជាពាន់រៀល	ចំនួននៃ ភាគលាភ គិតជាពាន់រៀល
ការទូទាត់ភាគលាភលើកដំបូង និង លើកចុងក្រោយ	១៥៩,៩៩	១៣.៩១៤.៨៣៦	១៥២,៥៧	១៣.២៦៩.៤៩០

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានតម្លៃ១៥៩.៩៩៩រៀលក្នុងមួយភាគហ៊ុន និងមានភាគលាភសរុបចំនួន ១៣.៩១៥ លានរៀលជូនភាគហ៊ុនិក។ ភាគលាភត្រូវបានបង់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

៣៣. ការលាតត្រដាងពីភាគីពាក់ព័ន្ធ

(ក) ភាគីមួយត្រូវបានចាត់ទុកថាជាសម្ព័ន្ធហ្នាតិជាមួយ រ.ទ.ស.ភ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការ សម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបើក្រុមហ៊ុន និងភាគីនោះស្ថិតក្រោមការគ្រប់គ្រង ឬមានឥទ្ធិពលខ្លាំងរួម។ សម្ព័ន្ធហ្នាតិ អាចជារូបវន្ត ឬនីតិបុគ្គល។

ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុនរួមមានបុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងអគ្គនាយកក្រុមហ៊ុន រ.ទ.ស.ភ) ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រង សកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។

៣៣. ការលាតត្រដាងពីភាគីពាក់ព័ន្ធ (ត)

(ខ) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលកិច្ចការិយបរិច្ឆេទនេះដូចខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់លើប្រាក់កម្ចី	៩.០៥៩.២៤១	៩.២៤៤.០០៦
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់លើឥណទាន	<u>១៥.៦៨១</u>	<u>២១.៥៥៨</u>

(គ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទមានដូចខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	២.១៤៧.៧១៨	២.៥៤៦.៣០០
អត្ថប្រយោជន៍សោធននិវត្តន៍	<u>២៦.៩៨៩</u>	<u>២០.៦៤២</u>
	<u><u>២.១៧៤.៧០៧</u></u>	<u><u>២.៥៦៦.៩៤២</u></u>

សមតុល្យសំខាន់ៗដែលទាក់ទងនឹងសម្ព័ន្ធព្យាបាលកិច្ច នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៩ និង១៧។ ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាលកិច្ចដែលបង្ហាញខាងលើ ត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មធម្មតា។

៣៤. ចំណាយជាប់កិច្ចសន្យា

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៩៥.២៨៨.៦៦៤	១៤.០២២.៤៦៦
សេវាផ្តល់ការប្រឹក្សាយោបល់	៥.៦៦២.២៩៦	៦.៨១៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	<u>២៣.១២៣.៥៤០</u>	<u>៣៦៦.០៤៩</u>
	<u><u>១២៤.០៧៤.៥០០</u></u>	<u><u>១៤.៣៩៥.៣២៩</u></u>



៣៥. ឧបករណ៍ហិរញ្ញវត្ថុ

ក) ការគ្រប់គ្រងមូលធន

កម្មវត្ថុបឋមរបស់ រ.ទ.ស.ភ ក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាបានថា រ.ទ.ស.ភ អាចបន្តប្រតិបត្តិការរបស់ខ្លួន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយស្របពេលជាមួយគ្នានេះធ្វើអោយមានកំណើនផលលាភដល់ភាគហ៊ុនិក តាមរយៈការធ្វើអោយប្រសើរឡើងនូវអនុបាតបំណុល និងមូលធន។ ពុំមានការផ្លាស់ប្តូរយុទ្ធសាស្ត្រទូទៅរបស់ក្រុមហ៊ុនទេ។

រ.ទ.ស.ភបានរៀបចំវិធានសម្ព័ន្ធ និងធ្វើនិយ័តកម្មលើមូលធនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា និងធ្វើនិយ័តកម្មលើវិធានសម្ព័ន្ធមូលធន រ.ទ.ស.ភអាចធ្វើនិយ័តកម្មលើការចំណាយភាគលាភទៅលើភាគហ៊ុនិក បង្វិលភាគហ៊ុនអោយទៅភាគហ៊ុនិក ឬបោះផ្សាយភាគហ៊ុនថ្មី។ ពុំមានការប្រែប្រួលលើកម្មវត្ថុគោលនយោបាយ ឬដំណើរការផ្សេងៗទេនៅក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

រ.ទ.ស.ភ គ្រប់គ្រង និងថែរក្សា ដោយប្រុងប្រយ័ត្ននូវបំណុលសរុប និងធានាអោយបាននូវអនុលោមភាពនៃតម្រូវការមូលធនផ្ទៃក្រៅ។

ខ) ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

	កម្ចី និងគណនីត្រូវទទួល	
	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ		
ការវិនិយោគរយៈពេលខ្លី	៩៦.៧០៣.៧០៤	១៤៨.២៧១.៣៨៤
គណនីពាណិជ្ជ និងគណនីត្រូវទទួល ផ្សេងៗមិនបញ្ចូល		
ការទូទាត់មុន	៤៤.៨០៤.១៧២	៣៤.៩៩៤.៥៤៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៥.៩៩២.៥២៧	១៦.៣៨៦.៨៤៩
ឥណទានបុគ្គលិក	៥.០៣៤.៨៦៤	៥.៦០៨.៧៨៧
ឥណទានទៅខេត្តពោធិ៍សាត់	១៤១.៨៤៩	១២៣.១១២
	១៦២.៦៧៧.១១៦	២០៥.៣៨៤.៦៧៧
	បំណុលហិរញ្ញវត្ថុផ្សេងៗ	
	២០១៧	២០១៦
	គិតជាពាន់រៀល	គិតជាពាន់រៀល
បំណុលហិរញ្ញវត្ថុ		
កម្ចី	៣០៧.៦៣៧.៥៨៧	២៨៦.៣១១.៩៧៧
គណនីអ្នកផ្គត់ផ្គង់ និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១០០.៨៤៥.០៣២	៨៨.៣០៦.៥៨៦
	៤០៨.៤៨២.៦១៩	៣៧៤.៦១៨.៥៦៣

៣៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) វិធីសាស្ត្រ និងការសន្មតប្រើដើម្បីប៉ាន់ស្មានតម្លៃទីផ្សារសមស្រប

តម្លៃទីផ្សារសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកំណត់ ដូចខាងក្រោម៖

(១) ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានគិតតាមតម្លៃទីផ្សារ ហើយតម្លៃពិតគណនេយ្យមានភាពសមរម្យ ឬប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។

តម្លៃយោងពិតគណនេយ្យរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចជា គណនីពាណិជ្ជកម្មត្រូវទាញ និងប្រាក់ត្រូវទទួលផ្សេងទៀត បំណុលពាណិជ្ជកម្ម និងបំណុលផ្សេងទៀត និងកម្ចីតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ ដោយសារតែរយៈពេលខ្លី ឬភាពអចេរ នៃអត្រាការប្រាក់ដែលត្រូវបានដាក់តម្លៃជាថ្មីទៅតាមអត្រាទីផ្សារនៅចុងការិយបរិច្ឆេទ ឬនៅជិតថ្ងៃនៃចុងការិយបរិច្ឆេទ។

តម្លៃពិតគណនេយ្យរបស់កម្ចីរយៈពេលខ្លីនៃឥណទានទៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងកម្ចី គឺមានភាពសមហេតុផលទៅនឹងតម្លៃទីផ្សារ ដោយសារតែការប៉ះពាល់នៃអប្បហារជាសារវន្តមានសភាពតិច។

(២) កម្ចីអត្រាថេរ

តម្លៃទីផ្សាររបស់ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានធ្វើការប៉ាន់ស្មានតាមរយៈការធ្វើអប្បហារលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាកម្ចីកើនឡើងរបស់ទីផ្សារ សម្រាប់ប្រភេទកម្ចីស្រដៀងគ្នា និងការរៀបចំភតិសន្យានៅចុងការិយបរិច្ឆេទ។

(ឃ) ឋានានុក្រមនៃតម្លៃសមស្រប

កម្រិតទី១ នៃការវាស់វែងរបស់តម្លៃសមស្របទាំងនោះគឺ ចេញមកពីសម្រង់តម្លៃ (មិនទាន់ធ្វើនិយ័តកម្ម) នៅក្នុងទីផ្សារសម្រាប់កំណត់តម្លៃរបស់ទ្រព្យសកម្ម និងបំណុល។

កម្រិត ២៖ ការវាស់វែងតម្លៃទីផ្សារសមស្រប គឺជាការទទួលយកនូវធាតុចូល ជាជាងសម្រង់តម្លៃដែលមាននៅក្នុងកម្រិតទី ១ ដែលអង្កេតសម្រាប់ទ្រព្យសកម្ម ឬបំណុល ទាំងដោយផ្ទាល់និងប្រយោល។

កម្រិត ៣៖ ការវាស់វែងតម្លៃទីផ្សារសមស្រប គឺជាការទទួលយកនូវធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុលដែលមិនផ្អែកលើការអង្កេតលើទិន្នន័យទីផ្សារ (ការមិនអង្កេតលើធាតុចូល)។

តារាងខាងក្រោមផ្តល់នូវការវិភាគនៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានវាស់ជាបន្តបន្ទាប់ដើម្បីការទទួលស្គាល់តម្លៃដំបូងនៅតម្លៃទីផ្សារ ដែលបានដាក់ជាក្រុមទៅក្នុងកម្រិត ១ ទៅ ៣ ដែលមានមូលដ្ឋានលើកម្រិតតម្លៃទីផ្សារដែលបានធ្វើការអង្កេត។



៣៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឋានានុក្រមនៃតម្លៃសមស្រប (ត)

	តម្លៃទីផ្សារសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មិនយោងនៅតម្លៃទីផ្សារសមស្រប			តម្លៃទីផ្សារ សមស្របសរុប	តម្លៃយោង គិតជាពាន់រៀល
	កម្រិត ១	កម្រិត ២	កម្រិត ៣		
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល		
នាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០១៧					
ទ្រព្យសកម្ម					
ហិរញ្ញវត្ថុ					
ឥណទានផ្តល់ឱ្យ					
រដ្ឋាករទឹកខេត្ត					
ពោធិ៍សាត់	-	-	២៤៧.៩៦៦	២៤៧.៩៦៦	២៥៤.៧៤៥
បំណុលហិរញ្ញវត្ថុ					
អត្រាកម្ចីថេរ	-	-	២៥៤.១៨៨.៧៧៦	២៥៤.១៨៨.៧៧៦	៣០៤.២២៣.៤០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ					
២០១៦					
ទ្រព្យសកម្ម					
ហិរញ្ញវត្ថុ					
ឥណទានផ្តល់ឱ្យ					
រដ្ឋាករទឹកខេត្ត					
ពោធិ៍សាត់	-	-	៣៥២.៧២៩	៣៥២.៧២៩	៣៧៧.៨៥៧
បំណុលហិរញ្ញវត្ថុ					
អត្រាកម្ចីថេរ	-	-	២៤៦.៩០៦.០៩៨	២៤៦.៩០៦.០៩៨	២៨៣.៣៣៤.៧១៣

(ង) រ.ទ.ស.ភ បានបង្កើតនូវការណែនាំ ដើម្បីដោះស្រាយនូវការវាស់វែងនូវតម្លៃទីផ្សារសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ថ្នាក់គ្រប់គ្រងបានធ្វើការពិនិត្យនូវធាតុចូល និងការវាយតម្លៃនិយ័តកម្មដែលមិនបានអង្កេតសំខាន់ៗដែលប្រើនៅក្នុងការវាស់វែងតម្លៃទីផ្សារសមស្របជាទៀងទាត់។

៣៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

អគ្គនាយកមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាចត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយអគ្គនាយក។

៣៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទាន ភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីពាណិជ្ជកម្មទទួលបានពី អតិថិជនតែម្នាក់។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ៣ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់លើគណនីត្រូវទទួល ដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយ ទាបបំផុត។ សមតុល្យដែលហួសកំណត់ ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយ គណៈគ្រប់គ្រង ។

ដើម្បីគ្រប់គ្រងហានិភ័យលើគណនីពាណិជ្ជកម្មទទួល រ.ទ.ស.ភ តំរូវអោយមានប្រាក់បញ្ញើមុនពេល ការតភ្ជាប់ម៉ែត្រទឹកប្រើប្រាស់ត្រូវបានធ្វើឡើង។ គ្មានប្រាក់បញ្ញើណាដែលតំរូវអោយមានសម្រាប់ដេប៉ូតែម៉ង់ រដ្ឋាភិបាលទេ ដោយ រ.ទ.ស.ភ ជឿជាក់ថា វាអាចប្រមូលពីដេប៉ូតែម៉ង់ទាំងនេះតាមរយៈ MoEF (ប្រភពនៃ ហិរញ្ញវត្ថុសំរាប់ដេប៉ូតែម៉ង់ទាំងនេះ) ដែលជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងម្ចាស់ភាគហ៊ុននៃ រ.ទ.ស.ភ។

គោលនយោបាយនៃការដកប្រាក់បញ្ញើ គឺអនុវត្តទៅតាមអតិថិជនដែលមិនទាន់បានទូទាត់បំណុល របស់ពួកគេទៅតាមលក្ខខណ្ឌឥណទាន។

ដើម្បីកាត់បន្ថយហានិភ័យលើសាច់ប្រាក់នៅក្នុងធនាគារ និងការវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើ ធនាគារថេរ) រ.ទ.ស.ភ បានបែងចែកប្រាក់បញ្ញើរបស់វាទៅតាមធនាគារខុសៗគ្នាដោយប្រើប្រាស់ធនាគារក្នុង ស្រុកធំៗ និងមានឈ្មោះល្បីមួយចំនួនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ការប្រឈមមុខចំពោះហានិភ័យឥណទាន និងទម្រង់នៃការគិតគូរលើហានិភ័យឥណទាន

ការប្រឈមនឹងហានិភ័យឥណទានធំបំផុតរបស់ រ.ទ.ស.ភ តំណាងដោយតម្លៃពិតគណនេយ្យនៃទ្រព្យ សកម្មហិរញ្ញវត្ថុនីមួយៗ។

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍:

(១) ប្រមាណ៣៩% (២០១៦: ៤២%) គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ របស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាគ្រួសារ។

(២) ប្រមាណ៣៣% (២០១៦: ៣៤%) គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ របស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាពាណិជ្ជកម្ម។

(៣) ប្រមាណ២៣% (២០១៦: ២១%) គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ របស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនរដ្ឋបាលសាធារណៈ។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រង របស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ច ហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗ លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាព មានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ វិនិយោគ និង ហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ រក្សានូវកម្រិតសាច់ប្រាក់ និង សាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។



៣៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ (ត)

ការវិភាគលើកាលកំណត់របស់បំណុលហិរញ្ញវត្ថុ ដែលបង្ហាញពីរយៈពេលកំណត់ត្រូវសងនៅសល់ មានដូចខាងក្រោម៖

	តាមតម្រូវការ ឬ ក្នុងរយៈពេល ១ឆ្នាំ គិតជាពាន់រៀល	ពី ១ឆ្នាំទៅ ៥ឆ្នាំ គិតជាពាន់រៀល	លើសពី ៥ឆ្នាំ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧				
កម្ចី	៥៤.៥០៣.២៨៤	១៧៥.១៦១.៥៩០	១២៩.៦៤៣.១៨៥	៣៥៩.៣០៨.០៥៩
គណនីពាណិជ្ជ និង គណនីត្រូវសងផ្សេងៗ	៥១.១៤៥.១៣៤	១៤៣.២១៧	៤៩.៥៥៦.៦៨១	១០០.៨៤៥.០៣២
សរុប	១០៥.៦៤៨.៤១៨	១៧៥.៣០៤.៨០៧	១៧៩.១៩៩.៨៦៦	៤៦០.១៥៣.០៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦				
កម្ចី	៣៤.៦៩៥.៧៥៨	៣៥.៤០២.៣៣៣	២១៦.២១៣.៨៨៦	២៨៦.៣១១.៩៧៧
គណនីពាណិជ្ជ និង គណនីត្រូវសងផ្សេងៗ	៣៣.៣៨៤.២៧០	៩.៤៣៧.៣៣៨	៤៥.៤៨៤.៩៧៨	៨៨.៣០៦.៥៨៦
សរុប	៦៨.០៨០.០២៨	៤៤.៨៣៩.៦៧១	២៦១.៦៩៨.៨៦៤	៣៧៤.៦១៨.៥៦៣

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជា ហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងទៅនឹងកម្ចី។ រ.ទ.ស.ភ គ្រប់ គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួនដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀតគឺ រក្សាឲ្យបានការលាយគ្នារវាង កម្ចីមានអត្រាថេរ និងប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេ ឧបករណ៍ហិរញ្ញវត្ថុដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

ការវិភាគលើភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់

តារាងខាងក្រោមបង្ហាញពីការវិភាគលើភាពងាយរងផលប៉ះពាល់ នៃអត្រាការប្រាក់របស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទ ដោយឈរលើគោលការណ៍បម្រែបម្រួល ០.១% និងកត្តាអថេរផ្សេងទៀតមិនមានការ ប្រែប្រួល៖

	២០១៧ គិតជាពាន់រៀល	២០១៦ គិតជាពាន់រៀល
ផលចំណេញបន្ទាប់ពីកាត់ពន្ធ		
- កំណើន ០.១% (២០១៦:០.១%)	១២១.៣៣៧	១៣៧.៤៤៦
- តំហយ ០.១% (២០១៦:០.១%)	(១២១.៣៣៧)	(១៣៧.៤៤៦)

ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់ក្នុងឆ្នាំ២០១៧ គឺទាបជាងឆ្នាំ២០១៦ ដោយសារតែ កំណើននៃ កម្ចីមិនទាន់សងនៅក្នុងការិយបរិច្ឆេទ។ ការប៉ាន់ស្មាននៃបម្រែបម្រួលជាភាគរយលើការវិភាគ ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់គឺផ្អែកលើបរិស្ថានទីផ្សារបច្ចុប្បន្នដែលអាចធ្វើវិភាគបាន។

៣៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមបង្ហាញអំពីតម្លៃចុះបញ្ជីសុទ្ធនៅចុងឆ្នាំ និងពេលវេលាដែលនៅសល់រហូតដល់ថ្ងៃកំណត់ត្រូវសងនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលប្រឈមនឹងហានិភ័យអត្រាការប្រាក់៖

	អត្រាការប្រាក់		ក្នុងរយៈពេល ១ឆ្នាំ គិតជាពាន់រៀល	១ - ២ ឆ្នាំ គិតជាពាន់រៀល	២ - ៣ ឆ្នាំ គិតជាពាន់រៀល	៣ - ៤ ឆ្នាំ គិតជាពាន់រៀល	៤ - ៥ ឆ្នាំ គិតជាពាន់រៀល	លើសពី ៥ ឆ្នាំ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
	កំណត់ សម្គាល់	ប្រសិទ្ធផលជា មធ្យម %							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧									
អត្រាថេរ									
កម្ចីផ្តល់ទៅខេត្តពោធិ៍សាត់	៩	៥.០០%	២៥៤.៧៤៥	-	-	-	-	-	២៥៤.៧៤៥
កម្ចីរយៈពេលខ្លី	១៣	៥.០៨%	៩៦.៧០៣.៧០៤	-	-	-	-	-	៩៦.៧០៣.៧០៤
កម្ចី	១៧	១៨.១១%	៤៥.៩៣៦.៤៩៦	៣៩.៨០០.២៩៥	៣៩.៨០០.២៩៥	៣៤.៩៦០.៤៦៦	៣០.១២០.៦៣៧	១១៣.៦០៥.២១១	៣០៤.២២៣.៤០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦									
អត្រាថេរ									
កម្ចីផ្តល់ទៅខេត្តពោធិ៍សាត់	៩	៥.០០%	៣៧៧.៨៥៧	-	-	-	-	-	៣៧៧.៨៥៧
កម្ចីរយៈពេលខ្លី	១៣	៦.៧៨%	១៤៨.២៧១.៣៨៤	-	-	-	-	-	១៤៨.២៧១.៣៨៤
កម្ចី	១៧	២៤.៩៣%	៣៨.៦៨៨.៩៧០	៣៨.៦៨៨.៩៧០	៣៣.២៦០.១១០	៣៣.២៦០.១១០	២៨.៩៧៨.១៨៥	១១០.៤៥៨.៣៦៨	២៨៣.៣៣៤.៧១៣

៣៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺហានិភ័យដែលតម្លៃសមរម្យប្រាក់ប្រាក់នាពេលអនាគត ឧបករណ៍ហិរញ្ញវត្ថុមានការផ្លាស់ប្តូរនៅក្នុងអត្រាប្តូរប្រាក់បរទេស។

រ.ទ.ស.ភ គ្រប់គ្រងសាច់ប្រាក់និងសាច់ប្រាក់សមមូល រួមទាំងការវិនិយោគរយៈពេលខ្លីដែលជា រូបិយប័ណ្ណបរទេស។ នៅចុងការិយបរិច្ឆេទរបាយការណ៍សមតុល្យនៃរូបិយប័ណ្ណបរទេសជាដុល្លារមានសរុប ១.៩៥៨លានរៀល (២០១៦: ៥.២៤១លានរៀល) និង១៩៤.៤៥៧លានរៀល (២០១៦: ១៤៨.២៧១លាន រៀល) រៀងគ្នាសម្រាប់ រ.ទ.ស.ភ។

កម្ចីនៃ រ.ទ.ស.ភ ពី AfD និង JICA ដែលមានរូបិយប័ណ្ណជា អឺរ៉ូ និងដុល្លារអាមេរិក ដែលមានចំនួន សរុប១៨៥.៣៨៨លានរៀល (២០១៦: ១៦១.០៤៦លានរៀល) និង ៨៩.៩៨១លានរៀល (២០១៦: ៩១.៦៥៣លានរៀល)។

តារាងខាងក្រុមនេះបង្ហាញអំពីការវែកញែកនៃ រ.ទ.ស.ភ លើការប្រែប្រួលទៅលើអត្រាប្តូរប្រាក់ជា ដុល្លារអាមេរិក និងអឺរ៉ូ ទៅនឹងរូបិយប័ណ្ណជាតិនៃ រ.ទ.ស.ភ ជាមួយអថេរផ្សេងៗទៀត:

	២០១៧	២០១៦
ប្រាក់ចំណេញក្រោយដកពន្ធ	គិតជាពាន់រៀល	គិតជាពាន់រៀល
ដុល្លារ/រៀល - កើនឡើង ៣% (២០១៦: ៣%)	២០៨.៣៣៩	១.៥២៩.៧៧៦
- ចុះខ្សោយ ៣% (២០១៦: ៣%)	(២០៨.៣៣៩)	(១.៥២៩.៧៧៦)
អឺរ៉ូ/រៀល - កើនឡើង ៣% (២០១៦: ៣%)	(៤.៤៤៩.៣២៧)	(៣.៨៦២.១៤៤)
- ចុះខ្សោយ ៣% (២០១៦: ៣%)	៤.៤៤៩.៣២៧	៣.៨៦២.១៤៤

៣៧. បម្រៀកនៃព័ត៌មាន

រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ រ.ទ.ស.ភ ត្រូវតែផ្គត់ផ្គង់នូវបណ្តាញភ្ជាប់ម៉ែត្រទឹក ធ្វើជាសេវាកម្មទ្រទ្រង់។ ប្រាក់ចំណូលបានមកពីការតភ្ជាប់ម៉ែត្រទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ១០% នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការផ្គត់ផ្គង់ទឹកប្រើប្រាស់ មានចំនួន៨៥%នៃប្រាក់ចំណូលសរុបរបស់ រ.ទ.ស.ភ។

រ.ទ.ស.ភ មានផ្នែកនៃរបាយការណ៍មួយ ដែលមានឈ្មោះថាការផ្គត់ផ្គង់ទឹកប្រើប្រាស់។ អ្នកដែលធ្វើការ សម្រេចចិត្តសំខាន់នៃប្រតិបត្តិការណ៍ (ក្រុមខាងផ្នែកគ្រប់គ្រង) ពិនិត្យឡើងវិញនូវរបាយការណ៍គ្រប់គ្រងផ្នែក ខាងក្នុងដែលរាយការណ៍អំពីការបំពេញមុខងាររបស់បម្រៀកនៃការផ្គត់ផ្គង់ទឹកប្រើប្រាស់ជាទាំងមូល ដើម្បីវាយតម្លៃការ បំពេញមុខងារ និងបែងចែកធនធាន។ អ្នកធ្វើការសម្រេចចិត្តសំខាន់នៃប្រតិបត្តិការត្រួតពិនិត្យលើការបំពេញមុខងារលើ ផ្នែកនៃរបាយការណ៍ដោយវាស់វែងលើប្រាក់ចំណេញដុល ប្រាក់ចំណេញមុនពេលកាត់ពន្ធ និងប្រាក់ចំណេញក្រោយ ពេលកាត់ពន្ធដោយប្រៀបធៀបជាមួយកាលបរិច្ឆេទឆ្នាំមុន។

៣៨. យថាភាពនៃពន្ធ

ប្រព័ន្ធនៃពន្ធនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងការផ្លាស់ប្តូរជានិច្ចកាលនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកប្រែ។ ជានិច្ចកាល ការបកប្រែផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការជាច្រើនខុសៗគ្នា។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើន ដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការផាកពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ ការពិតទាំងនេះប្រហែលជាអាចបង្កើតហានិភ័យនៃពន្ធនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាវាបានផ្តល់យ៉ាងគ្រប់គ្រាន់សម្រាប់បំណុលពន្ធដោយផ្អែកលើការបកប្រែរបស់នៃបទបញ្ញត្តិនៃពន្ធ។ ប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកប្រែផ្សេងគ្នា ហើយឥទ្ធិពលរបស់វាអាចមានសារៈសំខាន់ខ្លាំង។



ផ្នែកទី៨:

ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

១- ប្រតិបត្តិការជាមួយភាគីហ៊ុន ដោយបញ្ជាក់ពីឈ្មោះភាគីហ៊ុន ប្រភេទប្រតិបត្តិការ និងកាលបរិច្ឆេទ

ក្នុងឆ្នាំ២០១៧ រ.ទ.ស.ភ. ពុំមានប្រតិបត្តិការណាមួយជាមួយភាគីហ៊ុនកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុនកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះទេ។

២- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬប្រតិបត្តិការសំខាន់ៗ

ជាមួយបុគ្គលដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់មានផលប្រយោជន៍

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើង ចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៣- ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៤- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ រ.ទ.ស.ភ.

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់បុគ្គលបោះផ្សាយ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះ កើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយដែលធ្វើឡើងដោយ រ.ទ.ស.ភ.

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៥- ប្រតិបត្តិការសំខាន់ៗជាមួយ បុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយអភិបាល

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៦- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ ឬកម្រៃវិជ្ជាជីវៈ សម្រាប់សេវា

ដែលខ្លួនបានផ្តល់តាមរយៈក្រុមហ៊ុនណាមួយ ដល់ រ.ទ.ស.ភ.

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៧- ប្រតិបត្តិការសំខាន់ៗជាមួយ ភាគីជាប់ពាក់ព័ន្ធផ្សេងទៀត

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

ផ្នែកទី៩:

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះ គឺជាការពិភាក្សាលើលទ្ធផលនៃប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ដោយគណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ. ហើយការពិភាក្សាខាងក្រោមនេះគួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុក្រោយត្រូវពិនិត្យសម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដូចមានបង្ហាញក្នុងផ្នែកទី៧ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ របាយការណ៍ហិរញ្ញវត្ថុ ទាំងនេះរបស់ រ.ទ.ស.ភ. ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

គណៈគ្រប់គ្រងធ្វើការពិភាក្សា និងវិភាគលើសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលបានជះឥទ្ធិពលទៅលើប្រាក់ចំណេញរបស់ រ.ទ.ស.ភ. តែប៉ុណ្ណោះ។


១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

រ.ទ.ស.ភ. គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ រ.ទ.ស.ភ. គឺផលិតទឹកផ្គត់ផ្គង់ និងចែកចាយទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ក្នុងនោះរួមមានប្រជាជនប្រើប្រាស់ទឹកស្អាតសម្រាប់ជីវភាព ពាណិជ្ជកម្ម ឧស្សាហកម្ម និងស្ថាប័នរដ្ឋ។ ដើម្បីបំពេញបេសកកម្មនេះ រ.ទ.ស.ភ. បានអនុវត្តសកម្មភាពប្រតិបត្តិការលើទ្រព្យរោងចក្រ និងហត្ថូបករណ៍របស់ខ្លួន ព្រមទាំងប្រតិបត្តិការរដ្ឋបាល ពាណិជ្ជកម្ម និងហិរញ្ញវត្ថុផ្សេងៗ ដូចជាការចែកចាយទឹកក្នុងក្រុងភ្នំពេញ ជាយក្រុង និងការពង្រីក និងការកែលម្អប្រព័ន្ធផលិតកម្ម និងបណ្តាញចែកចាយ។

ដោយមានការអនុញ្ញាតពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងឆ្នាំ២០០៤ ទ្រព្យសកម្ម និងប្រតិបត្តិការរបស់រដ្ឋាករទឹកតាខ្មៅ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ រ.ទ.ស.ភ.។ រ.ទ.ស.ភ. ប្រើទ្រព្យសម្បត្តិទាំងនេះ ដើម្បីផ្គត់ផ្គង់ និងបែងចែកទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

រ.ទ.ស.ភ. មានទីតាំងនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបួន អាងតម្កល់ទឹកបួនកន្លែង។ ដើម្បីបំពេញតម្រូវការកើនឡើង នៃការប្រើប្រាស់ទឹកស្អាត នាឆ្នាំ២០០៩ រ.ទ.ស.ភ. បានបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតរបស់រោងចក្រជ្រោយចង្វារ ទ្វេដង ពី៦៥.០០០ម៉ែត្រគូប/ថ្ងៃ ទៅ១៣០.០០០ម៉ែត្រគូប/ថ្ងៃ។ ក្នុងពេលនោះដែរ រ.ទ.ស.ភ. ក៏បានសាងសង់អាងតម្កល់ទឹកស្អាតមួយជំនួស អាងចាស់នៅទីក្រុងតាខ្មៅផងដែរ ដែលអាចផ្ទុកទឹកស្អាតបាន ១.៥០០ម៉ែត្រគូប។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មាននិយោជិតសរុបចំនួន ១.០៣៣នាក់ បណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតក្នុងគ្រាប្រមាណ ៣៧គីឡូម៉ែត្រ និងបានធ្វើប្រព្រឹត្តិកម្មទឹកស្អាតសរុបចំនួន ៥០.៧៦២.៦៤៣ម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញចំនួន ៣៣៣.២៨៨បណ្តាញ។ ឆ្នាំ២០១០ រ.ទ.ស.ភ. មានផ្ទៃសេវាគ្របដណ្តប់ប្រមាណជា៩០% លើខណ្ឌទាំង៨ របស់រាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ដោយមិនរាប់បញ្ចូល២០ឃុំ ដែលជាសង្កាត់ថ្មីរបស់ រាជធានីភ្នំពេញនោះទេ។ ខណ្ឌទាំង៨របស់រាជធានីភ្នំពេញរួមមាន ខណ្ឌដូនពេញ ៧មករា ចំការមន ទួលគោក ឫស្សីកែវ ដង្កោ មានជ័យ សែនសុខ។ តាមរយៈការពង្រីករាជធានីភ្នំពេញ ដោយបង្កើតជាសង្កាត់ថ្មីនេះ ក៏ជាសក្តានុពលមួយនៃការពង្រីកផ្ទៃសេវា និងការភ្ជាប់បណ្តាញទឹករបស់ រ.ទ.ស.ភ. នាពេលអនាគតផងដែរ។ ក្នុងឆ្នាំ២០១០ រ.ទ.ស.ភ បានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធដំហាន១ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ។ គម្រោងវិនិយោគនេះ បានបញ្ចប់ក្នុងឆ្នាំ២០១៣ ជាមួយគ្នានោះគម្រោងវិនិយោគលើរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតនិរោធដំហាន២ បានអនុវត្តចប់១០០% ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានទ្វេដង ពីសមត្ថភាពដើម១៣០.០០០ម៉ែត្រគូប/ថ្ងៃ ទៅ ២៦០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយរំពឹងថានឹងអាចបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។



១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

រ.ទ.ស.ភ. រក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀលដែលជាប្រតិបត្តិការរបស់ខ្លួន។ ចំពោះប្រតិបត្តិការ រូបិយប័ណ្ណអន្តរជាតិផ្សេងៗត្រូវបានបង្ហាញជាប្រាក់រៀល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។

ក- ការវិភាគចំណូល

រ.ទ.ស.ភ. មានចំណូល ៣ប្រភេទធំៗ គឺចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ។

- **ចំណូលបានមកពីការលក់ទឹករួមមាន:** ចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បហារវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹក ដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- **ចំណូលបានពីសេវាសាងសង់:** គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល រ.ទ.ស.ភ. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- **ចំណូលផ្សេងៗរួមមាន:** ចំណូលបានមកពីការថែទាំនាឡិកា លក់សម្ភារតបណ្តាញទឹក ការដាក់ពិន័យពីការប្រើប្រាស់ទឹក ពុំមានការអនុញ្ញាតពី រ.ទ.ស.ភ. និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា:** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកា ដោយគិតថ្លៃ៥០រៀលក្នុងទំហំនាឡិកា១៥មម ផ្អែកតាមទំហំនាឡិកាជារៀងរាល់ខែ។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក:** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹកបំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ:** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ.។
- **ចំណូលផ្សេងៗ:** គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងការវិនិយោគសម្រាប់ ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះគឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ឆ្នាំ២០១៧ (ពាន់រៀល)	ឆ្នាំ២០១៦ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	២៣២.៨៩៣.០៨៩	១៩៨.១៧៩.៨៧៤	៣៤.៧១៣.២១៥	១៧,៥២%

រ.ទ.ស.ភ. មានចំណូលសរុប២៣២.៨៩៣.០៨៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ២០១៧ និង ១៩៨.១៧៩.៨៧៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់កើនឡើងចំនួន ៣៤.៧១៣.២១៥.០០០រៀល ស្មើនឹង១៧,៥២%។ យើងឃើញថាកត្តាចម្បងនៃការកើនឡើងនេះគឺដោយសារចំណូលផ្សេងៗកើនឡើង ចំនួន១៥.០៤២.៥៩៥.០០០រៀល ស្មើនឹង១០៩,៣៨% និងចំណូលពីការលក់ទឹកស្អាតបានកើនឡើងចំនួន១៤.៣៤៩.៩៤៤.០០០រៀល ស្មើនឹង៨,០២% ចំណូលពីសេវាសាងសង់ក៏បានកើនឡើងចំនួន ៥.៣២០.៦៧៦.០០០រៀល ស្មើនឹង៩៨,១៥%។

១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

		ឆ្នាំ២០១៧ (ពាន់រៀល)		ឆ្នាំ២០១៦ (ពាន់រៀល)
ចំណូលថ្លៃលក់ទឹក	១៩៣.៣៥៦.៤៤៥	៨៣,០២%	១៧៩.០០៦.៥០១	៩០,៣៣%
ចំណូលពីសេវាសាងសង់	១០.៧៤១.៥៣៦	៤,៦១%	៥.៤២០.៨៦០	២,៧៤%
ចំណូលផ្សេងៗ	២៨.៧៩៥.១០៨	១២,៣៦%	១៣.៧៥២.៥១៣	៦,៩៤%

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➤ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ឆ្នាំ២០១៧		ឆ្នាំ២០១៦		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ទឹកប្រាក់
	ម ^៧ /បណ	ពាន់រៀល	ម ^៧ /បណ	ពាន់រៀល	ម ^៧ /បណ	ពាន់រៀល	ភាគរយ
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	៩០.៤៥៦.៨១៩	៨២.០៧១.៨៨៨	៨៣.៨៣៣.១៤៥	៧៦.៧១៨.២២៩	៦.៦២៣.៦៧១	៥.៣៥៣.៦៥៩	៦,៩៨%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៧៣.៣៩៣.៥៣១	៨៦.២៨៨.០៤០	៦៥.១៨២.៦៨៨	៧៦.៣៣៦.០៩៨	៨.២១០.៨៤៣	៩.៩៥១.៩៤២	១៣,០៤%
ការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ	៥.១០៣.៥៩៦	៥.២៥៦.៧០៤	៧.០០៦.៤៤៨	៧.២១៦.៦៤១	(១.៩០២.៨៥២)	(១.៩៥៩.៩៣៧)	(២៧,១៦%)
ការលក់ទឹកស្អាតជូនបន្ទប់ជួល	៨.០៣៧.៧៣៨	៦.៩៥៤.៦៥៣	៧.៧២៦.២០១	៨.៧៥៨.៨៦៩	៣១១.៥៣៧	(១.៨០៤.២១៦)	(២០,៦០%)
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	-	៩.៣១៤.៧៩៦	-	៩.០៧៨.០០៣	-	២៣៦.៧៩៣	២,៦១%
ចំណូលពីសេវាសាងសង់	-	១០.៧៤១.៥៣៦	-	៥.៤២០.៨៦០	-	៥.៣២០.៦៧៦	៩៨,១៥%
ចំណូលផ្សេងៗ	-	២៨.៧៩៥.១០៨	-	១៣.៧៥២.៥១៣	-	១៥.០៤២.៥៩៥	១០៩,៣៨%

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកជីវភាពចំនួន ៨២.០៧១.៨៨៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៧៦.៧១៨.២២៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥.៣៥៣.៦៥៩.០០០រៀល ស្មើនឹង៦,៩៨%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ២០.២៥០នាក់ ពី២៥១.០៦៧បណ្តាញ ទៅ២៧១.៣១៧បណ្តាញ។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្ម និងឧស្សាហកម្មចំនួន ៨៦.២៨៨.០៤០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៧៦.៣៣៦.០៩៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ កើនឡើងចំនួន៩.៩៥១.៩៤២.០០០រៀលស្មើនឹង១៣,០៤%។ យើងឃើញថាកំណើននេះ កើនឡើងដោយសារ ចំនួនអតិថិជនបានកើនឡើងចំនួន ១.៦៦៣ បណ្តាញ កើនពី ៥៤.២២៨បណ្តាញទៅ ៥៥.៨៩១បណ្តាញ។



១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.២- ការវិភាគចំណូលតាមផ្នែក (ត)

- ចំណូលពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអង្គការរដ្ឋចំនួន ៥.២៥៦.៧០៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង ៧.២១៦.៦៤១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ថយចុះចំនួន ១.៩៥៩.៩៣៧.០០០រៀល ស្មើនឹង២៧,១៦% ដោយសារចំនួនអតិថិជនមិនមានការកើនឡើង និងការប្រើប្រាស់ ទឹកក្នុងមួយបណ្តាញក្នុងមួយខែ បានថយចុះចំនួន ២៦,៧៨ម៉ែត្រគូប ថយពី ៦៥១ម៉ែត្រគូប មក ៦២៤,២២ម៉ែត្រគូប។

- ចំណូលបានពីការលក់ទឹកស្អាតជូនបន្ទប់ជួល

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនបន្ទប់ជួលចំនួន ៦.៩៥៤.៦៥៣.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង ៨.៧៥៨.៨៦៩.០០០រៀលសម្រាប់ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ថយចុះចំនួន ១.៨០៤.២១៦.០០០រៀលស្មើនឹង ២០,៦០%។ យើងឃើញថាការថយចុះនេះដោយសារ ការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែថយចុះចំនួន ២៤,១៦ម៉ែត្រគូប ថយពី១៤៩,៧៨ម៉ែត្រគូប មក ១២៥,៦២ម៉ែត្រគូប ជាពិសេសគឺថ្លៃលក់ទឹកមធ្យមបានថយចុះចំនួន ១៦២,១៨រៀល/ម៉ែត្រគូប ថយពីចំនួន១.០២៧,១៨រៀល/ម៉ែត្រគូប មកនៅត្រឹម ចំនួន៨៦៥រៀល/ម៉ែត្រគូប ទោះជាចំនួនបណ្តាញមានការកើនឡើងចំនួន៥៤៥បណ្តាញ ក៏ដោយ។

- ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ

រ.ទ.ស.ភ. មានចំណូលពីការភ្ជាប់បណ្តាញទៅតាមផ្ទះចំនួន ៩.៣១៤.៧៩៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៩.០៧៨.០០៣.០០០រៀលសម្រាប់ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមាន ទឹកប្រាក់កើនឡើងចំនួន ២៣៦.៧៩៣.០០០រៀលស្មើនឹង ២,៦១%។ យើងឃើញថាការកើនឡើងនេះដោយសារ ការតបណ្តាញ ចូលផ្ទះកើនឡើងចំនួន ១.៤៣២បណ្តាញ ពី២៣.៦០៨បណ្តាញ មក២៥.០៤០បណ្តាញ។

- កម្រៃពីសេវាសាងសង់

រ.ទ.ស.ភ. មានកម្រៃពីការសាងសង់ចំនួន ១០.៧៤១.៥៣៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៥.៤២០.៨៦០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់កើនឡើង ចំនួន៥.៣២០.៦៧៦.០០០រៀល ស្មើនឹង៩៨,១៥%។ ការកើនឡើងនេះដោយសារយើងទទួលបានគម្រោងនៅរួមខេត្តកំពត។

- ចំណូលផ្សេងៗ

រ.ទ.ស.ភ. មានចំណូលផ្សេងៗចំនួន ២៨.៧៩៥.១០៨.០០០រៀល សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង ១៣.៧៥២.៥១៣.០០០រៀល សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៥.០៤២.៥៩៥.០០០រៀល ស្មើនឹង១០៩,៣៨%។ យើងឃើញថាការកើនឡើងនេះជាចម្បងគឺដោយសារចំណូលថ្លៃថែរក្សា លូដែលគ្រោងលើស និងចំណូលដែលបានមកពីការលក់គ្រឿងបន្លាស់ និងការលក់នាឡិកាទឹក។

១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៣-ការវិភាគគំណត់ចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះ ពុំមានការបង្ហាញឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ក.៤- ការចំណេញមុនបង់ពន្ធខាងក្រោម។

ក.៤- ការចំណេញមុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយរំលស់ទ្រព្យសកម្មរូបិយ អរូបិយ ចំណាយលើការប្រើប្រាស់អគ្គិសនី និងចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលយកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ឆ្នាំ២០១៧ (ពាន់រៀល)	ឆ្នាំ២០១៦ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	២៣២.៨៩៣.០៨៩	១៩៨.១៧៩.៨៧៤	៣៤.៧១៣.២១៥	១៧,៥២%
ចំណាយ អគ្គិសនី	(៣៦.៦៩៤.១៨៧)	(៣២.៣០១.៩៧៤)	(៤.៣៩២.២១៣)	(១៣,៦០%)
ចំណាយប្រាក់បៀវត្សរ៍ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធ	(៤០.៧៨០.៤៩២)	(៣៦.១៤២.៦៩៤)	(៤.៦៣៧.៧៩៨)	(១២,៨៣%)
ចំណាយរំលស់លើ ទ្រព្យសកម្មរូបិយ និងអរូបិយ	(៣៦.៩៧៧.៩៣២)	(៣៥.៩៩៥.៣៧២)	(៩៨២.៥៦០)	(២,៧៣%)
ចំណូលការប្រាក់	៦.១៤៤.៩២៦	២០.១៩៣.៥៩៩	(១៤.០៤៨.៦៧៣)	(៦៩,៥៧%)
ចំណាយការប្រាក់	(៣២.៨០៤.៧៣៩)	(១៧.០៧១.៧៨៣)	(១៥.៧៣២.៩៥៦)	(៩២,១៦%)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៥២.៨២៦.៧៨៥	៦០.៥៩១.២៨៩	(៧.៧៦៤.៥០៤)	(១២,៨១%)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន៥២.៨២៦.៧៨៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៦០.៥៩១.២៨៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ថយចុះចំនួន ៧.៧៦៤.៥០៤.០០០រៀល ស្មើនឹង១២,៨១%។ យើងឃើញថាកត្តាចម្បងនៃការថយចុះនេះគឺដោយសារចំណូលការប្រាក់ មានការថយចុះរហូតដល់ ចំនួន ១៤.០៤៨.៦៧៣.០០០រៀល ស្មើនឹង៦៩,៥៧% និងចំណាយការប្រាក់មានការកើនឡើងចំនួន១៥.៧៣២.៩៥៦.០០០រៀល ស្មើនឹង៩២,១៦% មានន័យថានៅដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មានចំណូលការប្រាក់-សុទ្ធ ចំនួន ៣.១២១.៨១៦.០០០រៀល ប៉ុន្តែផ្ទុយទៅវិញនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មានចំណាយការប្រាក់-សុទ្ធ ចំនួន២៦.៦៥៩.៨១៣.០០០រៀល ទៅវិញ ដែលធ្វើឲ្យមានបម្រែបម្រួលរហូតដល់ ២៩.៧៨១.៦២៩.០០០រៀល ស្មើនឹង ៩៥៣,៩៨% ទោះបីជាចំណូលសរុបរបស់ រ.ទ.ស.ភ. មានការកើនឡើងចំនួន៣៤.៧១៣.២១៥.០០០រៀល ស្មើនឹង១៧,៥២% ក៏ដោយ។ ទៀតសោតយើងឃើញថាចំណូលសរុបនេះ ក៏ត្រូវទទួលបានការប៉ះពាល់ពីការកើនឡើងនៃចំណាយថ្លៃភ្លើងដែលមានការកើនឡើងចំនួន ៤.៣៩២.២១៣.០០០រៀល ស្មើនឹង ១៣,៦០% និងចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ ដែលមានការកើនឡើងចំនួន ៤.៦៣៧.៧៩៨.០០០រៀល ស្មើនឹង១២,៨៣%។



១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៥- ការចំណេញក្រោយបង់ពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនិងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញជាប់ពន្ធនូវអត្រា ២០%។ ដោយឡែកពន្ធលើប្រាក់ចំណេញដែលជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ឆ្នាំ២០១៧ (ពាន់រៀល)	ឆ្នាំ២០១៦ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	៥២.៨២៦.៧៨៥	៦០.៥៩១.២៨៩	(៧.៧៦៤.៥០៤)	(១២,៨១%)
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១៦.៨៩២.៥៨២)	(១០.១៥៩.១៧០)	(៦.៧៣៣.៤១២)	(៦៦,២៨%)
ចំណេញក្នុងគ្រា	៣៥.៩៣៤.២០៣	៥០.៤៣២.១១៩	(១៤.៤៩៧.៩១៦)	(២៨,៧៥%)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	៣១,៩៨%	១៦,៧៧%		

រ.ទ.ស.ភ. មានចំណេញក្នុងគ្រាចំនួន ៣៥.៩៣៤.២០៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង៥០.៤៣២.១១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ចំណេញចំនួន១៤.៤៩៧.៩១៦.០០០រៀល ស្មើនឹង២៨,៧៥%។ ការថយចុះនេះដោយសារ ចំណាយពន្ធលើប្រាក់ចំណេញមានការកើនឡើងចំនួន ៦.៧៣៣.៤១២.០០០រៀល ស្មើនឹង ៦៦,២៨% និងមូលហេតុចម្បងមួយទៀតដែលធ្វើឲ្យប្រាក់ចំណេញក្នុងគ្រាថយចុះគឺដោយសារ ចំណូល/(ចំណាយ)ការប្រាក់ ដែលបានកើនឡើង ឬថយចុះនៃចំណូល/(ចំណាយ)ការប្រាក់នេះ គឺដោយសារការចំណេញ/(ខាត) ពីអត្រាប្តូរប្រាក់ពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ និងលើប្រាក់កម្ចីពី AFD និងពីអត្រាប្តូរប្រាក់ លើប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ JICA ដែលនៅដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មានចំណូលការប្រាក់-សុទ្ធ ចំនួន ៣.១២១.៨១៦.០០០រៀល ប៉ុន្តែផ្ទុយទៅវិញនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ. មានចំណាយការប្រាក់-សុទ្ធ ចំនួន២៦.៦៥៩.៨១៣.០០០រៀល ទៅវិញ ដែលធ្វើឲ្យមានបម្រែបម្រួលរហូតដល់ ២៩.៧៨១.៦២៩.០០០រៀល ស្មើនឹង ៩៥៣,៩៨%។

ក.៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារ តែមានកត្តាគាំទ្រដូចខាងក្រោម៖

- **អត្រាថ្លៃទឹក៖** រ.ទ.ស.ភ. ជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងសង្គម។ ដោយហេតុនេះ ហើយបានជាការកំណត់ថ្លៃលក់ទឹក ត្រូវតែបានអនុម័តពីនាយករដ្ឋមន្ត្រី។ ចាប់តាំងពីឆ្នាំ២០០១ រ.ទ.ស.ភ. ពុំដែលធ្វើការសម្រួល ឬ ដំឡើងថ្លៃលើការប្រើប្រាស់ទឹកស្អាតទេ។
- **អត្រាទឹកបាត់បង់៖** រ.ទ.ស.ភ. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម ៨,៣០% ប៉ុណ្ណោះ នៅឆ្នាំ២០១៧នេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ភ. មានចេរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
- **ការបង្កើនចំនួនអតិថិជន៖** ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

-ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជន ដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ. កើនឡើង ដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

-ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ភ. ចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមក្នុង ការធ្វើប្រតិបត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាប ដូចជាការប្រើប្រាស់សារធាតុបណ្តុះកក (PAC) ជំនួសសាច់ដុំ។

-ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ សម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ភ. ទទួលបានការទិញនូវតម្លៃទាប តែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

-អត្រាទារប្រាក់៖ នាចុងឆ្នាំ២០១៧ រ.ទ.ស.ភ. មានអត្រាទារប្រាក់ ៩៩,៩០%។ អត្រានេះមិនត្រឹមតែធ្វើឲ្យ រ.ទ.ស.ភ. មានសន្ទនីយភាពខ្ពស់នោះទេ តែក៏ធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទុនបង្វិលរបស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ។

-ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ភ. បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ភ. បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់តែ រ.ទ.ស.ភ. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះដែរ។

-ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ភ. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូច ជាការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

-ស្ថានភាពសេដ្ឋកិច្ច៖ ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជះឥទ្ធិពលលើមធ្យមភាគនៃការប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែ ដែលធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។

២- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

ក- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សានៃតម្រូវការប្រើប្រាស់ទឹករៀបរាប់ទៅនឹងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. នឹងត្រូវធ្វើការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ដែលមានពីរជំហានបន្ថែមទៀតនៅនិរោធា។ គម្រោងវិនិយោគរោងចក្រប្រតិបត្តិកម្មទឹកស្អាតនិរោធាជំហាន១ ដែលមានសមត្ថភាពផលិតទឹកចំនួន ១៣០.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៣។ គម្រោងវិនិយោគរោងចក្រប្រតិបត្តិកម្មទឹកស្អាតនិរោធាជំហាន២ បានចាប់ផ្តើមសាងសង់បន្ទាប់ពីជំហាន១ត្រូវបានបញ្ចប់ ដែលមានសមត្ថភាពផលិតបន្ថែមចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតចាប់ពីឆ្នាំ២០១៥។



២- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ (ត)

ខ- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រតិបត្តិកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែង ដែលមានតម្លៃទាប។

គ- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធអាករ ទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

ឃ- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

៣- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៨០% នៃចំណូលសរុបនៅឆ្នាំ២០១៧នេះ ហើយ រ.ទ.ស.ភ. ក៏ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើនឡើងអាស្រ័យទៅ តាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមបណ្តាខេត្ត មករស់នៅក្នុងរាជធានីភ្នំពេញ។

៤- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

៤.១- ផលប៉ះពាល់នៃអត្រាការប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជារូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្មនិងបំណុលរូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

៤.២- ផលប៉ះពាល់នៃអត្រាការប្រាក់

៤.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

៤- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity) "ត"

៤.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅអត្រា ៦,៥០% ធនាគារពិភពលោក (WB) នៅអត្រា ៨,៥០% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា ៧,៣៥% ក្នុងមួយឆ្នាំ។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក ១,៣៥ ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង ០,២៥% និងមិនខ្ពស់ជាង ៥,២១% ក្នុងឆ្នាំនោះទេ។ ហិរញ្ញប្បទាននេះនឹងត្រូវប្តូរទៅហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរ ចាប់ពីខែកញ្ញា ឆ្នាំ២០១៣។

៤.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែង ឬតម្លៃចរចារួច។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការប្រព្រឹត្តកម្មទឹកមានចំណែកតូចបើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់ នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

៥- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពី ២០០១ រហូតដល់បច្ចុប្បន្ន ដោយមិនធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវចរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

៦- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ. ទទួលបានការជះឥទ្ធិពលពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ថ្លៃលក់ទឹកស្អាត៖** ដោយសារទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនទូទាំងរាជធានីភ្នំពេញដូច្នោះ តម្លៃនេះត្រូវបានកំណត់ដោយរដ្ឋាភិបាល។
- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវាបន្ថែម ដើម្បីផ្គត់ផ្គង់ទឹកស្អាតត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូល ២០ ឃុំបន្ថែមទៀតទៅក្នុងតំបន់រាជធានីភ្នំពេញ ដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែម ដែរ។
- **កាតព្វកិច្ចរបស់ រ.ទ.ស.ភ. ក្នុងការផ្តល់ហិរញ្ញប្បទានទៅស្ថាប័នដទៃទៀត៖** រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវផ្តល់ហិរញ្ញប្បទាន ទៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក៏ត្រូវជាគ្រូស្នងអាណាព្យាបាលរបស់ រ.ទ.ស.ភ. ផងដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យអនុវត្តនូវប្រកាសលេខ ៤៩ ៣ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ " ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០០៦ សហវ.អពជ. ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១១។

ទោះបីជាមានការរឹតត្បិតដោយគោលនយោបាយខាងលើក៏ដោយ ក៏គណៈគ្រប់គ្រងព្យាយាមរិះរកនូវគ្រប់មធ្យោបាយ ដើម្បីបង្កើនប្រាក់ចំណូលរបស់ រ.ទ.ស.ភ. ដើម្បីរក្សា និងធានាឲ្យបានចរភាពរបស់ រ.ទ.ស.ភ. ផងដែរ ដូចជាការបង្កើតនូវខ្សែសង្វាក់ធុរកិច្ចថ្មីសម្រាប់ រ.ទ.ស.ភ.។





๒๐๑๓



ផ្នែកទី១០:

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ របស់ រ.ទ.ស.ភ. ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៥ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ របៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានផែនការ និងគម្រោង។
២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ ដែលបានធ្វើការដេញថ្លៃ (២០ករណី) ពិគ្រោះថ្លៃ (២ករណី) និងចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមានទឹកប្រាក់ សរុបចំនួន ១០.៤១១.២៨៣.២៥៦,៨៨រៀល។
៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមដែលបានអនុវត្តក្នុងឆ្នាំ២០១៦ មានទឹកប្រាក់សរុបចំនួន ២.១៤៦.០២៧.៣២២រៀល និងចំណាយសរុបត្រីមាសទី១ ឆ្នាំ២០១៧ ចំនួន ២១១.៨៦១.៩៥០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត-ឯកភាពជាគោលការណ៍លើការជួសជុលផ្លូវក្រាលគ្រួស ក្រហមប្រវែង ២.០០០ម៉ែត្រ។
៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៥៧.០៨១.៦១៧.១០០ រៀល
 - ចំណេញមុនបង់ពន្ធ ១៦.២៩៥.២៨៩.៥០០ រៀល
 - ចំណេញពិត ១៣.០៣៦.២៣១.៦០០ រៀល
 ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី២ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៦០.៣៣៥.៩៣៦.០០០ រៀល
 - ចំណេញមុនបង់ពន្ធ ១៦.៩៦៤.០៨៨.០០០ រៀល
 - ចំណេញពិត ១៣.៥៧១.២៧០.៤០០ រៀល
៥. ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០១៦ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញចំនួន ៤៩.២៧៣.១០៤.០០០រៀល។

ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៦ ដូចខាងក្រោម៖

- បង្កើតភាគបំរុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- បង្កើតភាគបំរុងតាមសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៤៦៣.៦៥៥.២០០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣០.៤៣០.៩៥៧.៤១២រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ ប្រចាំឆ្នាំ២០១៦៖
 - អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៨,២៤%
 - ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.៩១៤.៨៣៦.១៨៨ រៀល
 - ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥៩,៩៩រៀល/ភាគហ៊ុន
 - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ: ២០ មេសា ២០១៧
 - កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ: ២៨ មេសា ២០១៧



- ៦. ក្រុមប្រឹក្សាភិបាលបានសម្រេចលើពិធីមហាសន្និបាតភាគហ៊ុនិក លើកទី៥៖
 - កាលបរិច្ឆេទកំណត់ទុក (Record Date): ២០ មេសា ២០១៧
 - កាលបរិច្ឆេទមហាសន្និបាតភាគហ៊ុនិក លើកទី៥:១១ ឧសភា ២០១៧
 - ពេលវេលា: ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
 - ទីកន្លែងមហាសន្និបាតភាគហ៊ុនិក លើកទី៥: សាលប្រជុំធំ (ស្នាក់ការកណ្តាលទឹកស្វយ័តក្រុងភ្នំពេញ)
 - របៀបវារៈ: សំខាន់ៗ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៦ និងទិសដៅអាជីវកម្មឆ្នាំ២០១៧
- ៧. ការកែសម្រួលរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ភ. នឹងលើកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ។
- ៨. ក្រុមប្រឹក្សាភិបាលទទួលបានជ្រាបនូវរបាយការណ៍សង្ខេបស្តីពីផែនការមេ ២០១៦-២០៣០ និងផែនការសកម្មភាពក្នុងក្របខណ្ឌរាជធានីភ្នំពេញ និងណែនាំឲ្យ រ.ទ.ស.ភ. ធ្វើការសិក្សាបន្ត ដើម្បីបញ្ចប់ការសិក្សានេះ នៅក្នុងពេលឆាប់ៗខាងមុខ។
- ៩. ក្រុមប្រឹក្សាភិបាលអនុម័ត-ឯកភាពជាគោលការណ៍ និងស្នើសុំឲ្យ រ.ទ.ស.ភ. អនុវត្តការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន ០៤ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមនីតិវិធី។
- ១០. នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានពិភាក្សា និងធ្វើការសម្រេចដូចខាងក្រោម៖
 - ក. អនុម័ត-ឯកភាពលើការកែសម្រួលសមាសភាពនៃគណៈកម្មាធិការសវនកម្ម ដោយតែងតាំង **លោក ឡុង ណារ៉ូ** អភិបាលតំណាងនិយោជិត រ.ទ.ស.ភ. អាណត្តិទី៦ ជាសមាជិក ជំនួស **លោកស្រី ឆិន ចន្រ្ទា** អភិបាលតំណាងនិយោជិត រ.ទ.ស.ភ. អាណត្តិទី៥។
 - ខ. ក្រុមប្រឹក្សាភិបាលបានឯកភាពទទួលបានជ្រាបជាព័ត៌មានលើការប្តូរទីតាំងភ្ជាប់ចរន្តអគ្គិសនីពីអគ្គិសនីកម្ពុជា។
 - គ. ឯកភាពជាគោលការណ៍តាមសំណើលើគម្រោងសាងសង់អគារអាជីវកម្មថ្មី។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ របស់ រ.ទ.ស.ភ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៧ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០នាទីរៀបរយ នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១. រ.ទ.ស.ភ. ត្រូវរៀបចំគណៈកម្មការ ដើម្បីដោះស្រាយការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ក្បាល-កោះ ព្រែកឯង ព្រែកថ្មី និងវាលស្បូវ ក្នុងខណ្ឌច្បារអំពៅ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- ២. អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ. ត្រូវរៀបចំសំណើសុំទៅក្រសួងអាណាព្យាបាល លើករណីកែប្រែតម្លៃលក់ទឹកស្អាតរបស់ រ.ទ.ស.ភ.។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យ រ.ទ.ស.ភ. ទូទាត់ជូនក្រុមហ៊ុន VINCI Construction Grands Projets នូវអាករលើតម្លៃបន្ថែម (VAT) ក្នុងគម្រោងសាងសង់រោងចក្រនិរោធ ជំហាន២។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១ អាណត្តិទី៦ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។
- ២. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ មានទឹកប្រាក់សរុបចំនួន ៤៩៥.៦៣១.៧០០រៀល។
- ៣. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ត្រីមាសទី២-ឆមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖
 - ចំណូលសរុប ៥៨.៥៩៦.២០៥.៦០០ រៀល

- ចំណេញមុនបង់ពន្ធ ១៤.៨១៤.០៦៤.៨០០ រៀល
 - ចំណេញពិត ១១.៨៥១.២៥២.៥០០ រៀល
- ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការ ត្រីមាសទី៣ ឆ្នាំ២០១៧ ដូចខាងក្រោម៖
- ចំណូលសរុប ៥៨.៩៩៩.០០៦.០០០ រៀល
 - ចំណេញមុនបង់ពន្ធ ១៤.៨៥២.២៧៩.០០០ រៀល
 - ចំណេញពិត ១១.៨៨១.៩២៥.០០០ រៀល

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តនៅក្នុង ត្រីមាសទី២ ឆ្នាំ២០១៧ ដែលបានធ្វើការដេញថ្លៃ (៧ករណី) ពិគ្រោះថ្លៃ (២ករណី) និងបានចុះកិច្ចសន្យាផ្ទាល់ (១ករណី) ដោយមានទឹកប្រាក់សរុបចំនួន ១១.២១៧.៥៧៥.៦៥១,៧៥រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័ត ទៅលើផែនការលទ្ធកម្មកែតម្រូវ ឆមាសទី២ ឆ្នាំ២០១៧ (១៩កញ្ចប់) ដែលគ្រោងទឹកប្រាក់សរុបប្រមាណជា ១៤.២៨០លានរៀល។

៥. ឯកភាពអនុវត្តតារាងថ្លៃទឹកថ្មី តាមប្រកាសលេខ ១៤៩ MIH / ២០១៧ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអនុម័តវិធានគណនាថ្លៃលក់ទឹក។

៦. អនុម័តលើ ការកែសម្រួលរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ក ដូចខាងក្រោម៖

- បន្ថែមការិយាល័យចំណូលខណ្ឌច្បារអំពៅ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានអាជីវកម្ម
- បន្ថែមការិយាល័យប្រព័ន្ធចែកចាយទឹក ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផែនការ និងគម្រោង
- តំឡើងមន្ទីរពិសោធន៍ទឹក មានឋានៈស្មើការិយាល័យ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក
- កែឈ្មោះ “មណ្ឌលកុំព្យូទ័រ” ទៅជា “មណ្ឌលព័ត៌មានវិទ្យា”
- បន្ថែមអង្គការនីតិកម្ម និងអធិការកិច្ច

៧. អនុម័តលើការទិញបំពង់ដែក និងបំពង់ជ័រ ដែលមានប្រវែងសរុប ៤៤.៩១៨ម៉ែត្រ ដោយផ្ទាល់ពីក្រុមហ៊ុន Powercode Enterprise ។

៨. ឯកភាពលើរបាយការណ៍ស្តីពី ផែនការមេ ឆ្នាំ២០១៧-២០៣០។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបអំពី ករណីសុំដាវចរន្តអគ្គីសនីផ្ទាល់ពីទ្វារចរន្តតង់ស្យុងមធ្យមនៃ អនុស្ថានីយ មកបម្រើឲ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំង៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការចំណាយទៅ លើអាករលើតម្លៃបន្ថែម (VAT) នូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុក សម្រាប់គម្រោងនិរោធ ជំហាន២ ដើម្បីបញ្ចប់ គម្រោង។

៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី២ អាណត្តិទី៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទីរសៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក. ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

ឯកភាពទទួលជ្រាបនូវរបាយការណ៍ស្តីពីការចេញវិក្កយបត្រថ្លៃទឹកនាពេលបច្ចុប្បន្ន និងសម្រេចឲ្យ រ.ទ.ស.ក ធ្វើការសិក្សាឡើងវិញ នូវសូចនាករមួយចំនួន ដើម្បីព្យាករណ៍ផែនការហិរញ្ញវត្ថុរយៈពេលវែង សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំលើកក្រោយ។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៣ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៣ អាណត្តិទី៦ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យនៅ មណ្ឌលកុំព្យូទ័រ។
២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ជាក់ស្តែង ៨ខែ + ប៉ាន់ស្មាន ៤ខែ) ដូចខាងក្រោម៖
 - ចំណូលសរុប ២៣២.១៣៨.២៨៧.៦០០ រៀល



- ចំណេញមុនបង់ពន្ធ ៥២.០០៩.៨៤២.៣០០ រៀល
- ចំណេញពិត ៤១.៦០៧.៨៧៣.៩០០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការ ឆ្នាំ២០១៨ ដូចខាងក្រោម៖

- ចំណូលសរុប ២៤៣.៥០៩.២៦៤.០០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៦៨៥.៧៦៦.០០០ រៀល
- ចំណេញពិត ៤៦.១៤៨.៦១៣.០០០ រៀល

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៥៨.០៩១.៦៥០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោង នៃការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម សម្រាប់ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៤០៣.៥៧៣.០០០រៀល។

៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ (១៣ករណី) និង ពិគ្រោះថ្លៃ (០១ករណី) មានទឹកប្រាក់សរុបចំនួន ២០.១០៦.៧១០.៥៦២,៩៨រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ គម្រោងផែនការកិច្ចលទ្ធកម្ម ឆ្នាំ២០១៨ (៦៣កញ្ចប់) ដែលមានទឹកប្រាក់ប៉ាន់ស្មានសរុបចំនួន ៨៤.៨៥១.៤៧៥.០៣៧រៀល។

៥. អនុម័តជ្រើសរើសក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត ជាសវនករឯករាជ្យ ដើម្បីធ្វើសវនកម្មលើ Project Account ទាក់ទងនឹងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងពង្រីកប្រព័ន្ធចែកចាយ។

៦. អនុម័តចូលរួមវិភាគទាននូវទឹកប្រាក់ចំនួន ១០.០០០.០០០រៀល សម្រាប់មូលនិធិអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តជាគោលការណ៍ក្នុងការកត់ត្រានូវសម្ភារតបណ្តាញចូលផ្ទះ ជូនអតិថិជន ចូលជាអចលនទ្រព្យរបស់ រ.ទ.ស.ក ដោយគិតលំអសរយៈពេល ១២ឆ្នាំ។

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ក ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រី ជំនាញ រ.ទ.ស.ក ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានចុះត្រួតពិនិត្យ នៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។

២. ឯកភាពលើរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០១៧ (ដាក់ស្តែង ១០ខែ + ប៉ាន់ស្មាន ២ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២៣៥.៤៣៦.៩៣១.៤៤៧ រៀល
- ចំណេញមុនបង់ពន្ធ ៤៨.៧៥០.០៤៩.៤៩១ រៀល
- ចំណេញពិត ៣៩.០០០.០៣៩.៦៣៣ រៀល

ក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ-ពិភាក្សា និងអនុម័តលើគម្រោងផែនការត្រីមាសទី១ ឆ្នាំ២០១៨ ដូចខាងក្រោម៖

- ចំណូលសរុប ៥៦.៧៨២.៦៤០.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១១.២៤៣.៩៨០.០០០ រៀល
- ចំណេញពិត ៨.៩៩៥.១៨៤.០០០ រៀល

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដោយមានទឹកប្រាក់សរុបចំនួន ៣៦៨.៥០២.៥០០រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការចំណាយថវិកាចំនួន ៤២លានរៀល/ឆ្នាំ (ចាប់ពីឆ្នាំ២០១៨) សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការជួយរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ។

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ភ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ : (ត)

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៦ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិ នៃ រ.ទ.ស.ភ ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រី ជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖ (ត)


- ៤. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ដែលបានដេញថ្លៃ(១៥ករណី) ពិគ្រោះថ្លៃ(១ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់ចំនួន ១៨.២៥៧.៦០៧.០៩៧,៥៣រៀល។
- ៥. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងពង្រីក ប្រព័ន្ធចែកចាយទឹក ដែលបានបញ្ចប់កិច្ចលទ្ធកម្ម ១០០% នៅខែតុលា ឆ្នាំ២០១៧។
- ៦. ឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មនៅភាគខាងលិចរាជធានីភ្នំពេញ និងអនុម័តជាគោលការណ៍ ដើម្បីធ្វើការសិក្សាលើគម្រោងនេះបន្តទៀត។
- ៧. ឯកភាពលើរបាយការណ៍ស្តីពី ផែនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលបានស្នើសុំកិច្ចអន្តរាគមន៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរកទុនវិនិយោគ ដើម្បីអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហាន១។
- ៨. ឯកភាពលើសំណើសុំបង្វែរគម្រោងកាត់បន្ថយ CO₂ (JCM) ទៅអនុវត្តក្នុងឆ្នាំ២០១៨។



ហត្ថលេខារបស់អភិបាល របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ


ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព




ហត្ថលេខា
សឹម ណារ៉ុន
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព



ហត្ថលេខា
ស៊ឹម ស៊ីថា
អភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព




ហត្ថលេខា
ម៉ឺ វ៉ាន់
អភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព




ហត្ថលេខា
ទួន ចារិត្ត
អភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព



ហត្ថលេខា
ឡុង ណារ៉ុន
អភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព



ហត្ថលេខា
ចាន់ យុនហ្វេង
អភិបាល

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
បានអាន និងឯកភាព



ហត្ថលេខា
សោម សេងម៉ុន
អភិបាល



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឧបសម្ព័ន្ធ ៣

ទិសដៅអាជីវកម្ម ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



ទិសដៅអាជីវកម្ម ឆ្នាំ២០១៨

ទេសភ
ខែកញ្ញា ឆ្នាំ២០១៧



មាតិកា

- សេចក្តីផ្តើម..... 2
- ក. ផែនការដំណើរការសហគ្រាស 3
 - ១. ផែនការផលិតកម្មទឹកស្អាត 3
 - ២. ផែនការសេវាអតិថិជន 5
 - ក ផែនការគបណ្ណាញចូលផ្ទះ..... 5
 - ខ ផែនការអាជីវកម្ម..... 7
- ខ. ផែនការហិរញ្ញវត្ថុ..... 8
- គ. ផែនការវិនិយោគ..... 14
 - ១. ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹក 14
 - ១.១. ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម..... 14
 - ១.២. ពង្រីកបណ្ណាញចែកចាយទឹក..... 15
 - ១.៣. គំរោងឧបករណ៍ប្រព័ន្ធចែកចាយទឹក..... 15
 - ២. កែលម្អប្រព័ន្ធផលិតកម្ម 16
 - ៣. ឧបករណ៍ទ្រទ្រង់គម្រោង 20
 - ៤. ផែនការសំណង់ស៊ីវិល 24
 - ៥. បំណែងចែកប្រកបវិភាគវិនិយោគ ឆ្នាំ២០១៨ 25





សេចក្តីផ្តើម

ផែនការឆ្នាំ 2018 របស់ **រ.ទ.ស.ភ** គឺកសាងឡើងក្នុងគោលបំណងកំណត់ទិសដៅចម្បងៗដែលត្រូវអនុវត្តសម្រាប់សកម្មភាពក្នុងកម្មវត្ថុអាជីវកម្ម ៖

- ក. វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹកស្អាត ព្រមទាំងគុណភាពទឹកស្អាត។
- ខ. ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនប្រព្រឹត្តកម្មទឹក-សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។
- គ. ធ្វើអាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេស តាមការសម្រេចរបស់ **ក្រុមប្រឹក្សាភិបាល** ឬ **ឯកឧត្តមអគ្គនាយក** និងដោយអនុលោមតាមច្បាប់។
- ឃ. សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ **រ.ទ.ស.ភ** ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ង. ធានាឱ្យបាននូវចរន្តដំណើរការប្រព្រឹត្តកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។





ក. ផែនការដំណើរការសហគ្រាស

គោលបំណងចម្បងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគឺ ធានាផ្គត់ផ្គង់ទឹកស្អាត 24ម៉ោង ក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍ (លើកលែងករណីជាប់ចរន្តអគ្គិសនី) មានសំពាធគ្រប់គ្រាន់ និងក្នុងតំលៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋដែលមានចំណូលទាប។ ដើម្បីសំរេចបាននូវគោលបំណងនេះ រ.ទ.ស.ភ បានកសាងផែនការដំណើរការសហគ្រាសសម្រាប់ឆ្នាំ 2018 ដោយផ្អែកទៅលើរបាយការណ៍លទ្ធផលជាក់ស្តែង 8ខែ បូកប៉ាន់ស្មាន 4ខែ ឆ្នាំ 2017 មានដូចខាងក្រោម៖

១. ផែនការផលិតកម្មទឹកស្អាត

នៅក្នុងឆ្នាំ 2018 រ.ទ.ស.ភ មានរោងចក្រផលិតទឹកចំនួនបី និងមានសមត្ថភាពផលិតសរុប 590,000ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដែលមានដូចខាងក្រោមនេះ៖

- រោងចក្រភូមិព្រែក 170,000 ម^៣/ថ្ងៃ
- រោងចក្រជ្រោយចង្វារ 160,000 ម^៣/ថ្ងៃ
- រោងចក្រចំការមន គ្រោងនឹងផ្អាកដំណើរការដើម្បីសាងសង់បង្កើនសមត្ថភាពផលិតរហូតដល់ 52,000 ម^៣/ថ្ងៃ
- រោងចក្រនិរោធដំហ៊ានទី ១+២ 260,000 ម^៣/ថ្ងៃ

នាឆ្នាំ 2018 ខាងមុខ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតំបន់សេវាមានស្រាប់ និងតំបន់សេវាថ្មី រ.ទ.ស.ភ បានគ្រោងផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រចាំឆ្នាំចំនួន 209,137,020ម^៣ ដែលជាមធ្យមគឺផលិតទឹកស្អាតប្រមាណ 572,962ម^៣/ថ្ងៃ។ បរិមាណទឹកផលិតនៅឆ្នាំ 2018 នេះមានកំណើនប្រមាណ 7% ធៀបនឹងបរិមាណទឹកផលិតប្រចាំឆ្នាំ2017។

ផែនការផលិតទឹកស្អាតក្នុងឆ្នាំ 2018 មានអត្រា 97.11% ធៀបនឹងសមត្ថភាពផលិតទឹកសរុប។ អត្រានេះយើងឃើញថាសមត្ថភាពផលិតរបស់រោងចក្រទាំងបួន បានខិតខំផលិតអស់ពីសមត្ថភាពរបស់ខ្លួន ដូច្នោះ រ.ទ.ស.ភ មានសមត្ថភាពធានាការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបាននៅក្នុងឆ្នាំ 2017 ។


ការចាត់ចែងដំណើរការរោងចក្រផលិតទឹកស្អាតដូចខាងក្រោម៖

រោងចក្រផលិតទឹកស្អាត	ផែនការផលិតកម្មទឹកស្អាតឆ្នាំ2018					
	ទឹកផលិតឆ្នាំ2017	ផែនការឆ្នាំ2018	កំណើនធៀប2017	ផែនការផលិតកម្មមធ្យមប្រចាំថ្ងៃ	សមត្ថភាពផលិតមធ្យមប្រចាំថ្ងៃ	ប្រសិទ្ធភាពដំណើរការរោងចក្រ
	(1)	(2)	2/1	(3)	(4)	(3/4)
ភូមិព្រែក	57,030,150	59,193,000	103.79%	162,167	170,000	95.39%
ជ្រោយចង្វារ	52,987,799	55,329,000	104.41%	151,583	160,000	94.73%
ចំការមន	2,818,822	-	-	-	-	-
និរោធដំហ៊ាន	80,930,069	94,615,000	116.90%	259,219	260,000	99.70%
សរុប	193,766,840	209,137,000	107.93%	572,961	590,000	97.11%





បំណែងចែកគ្រោងដំណើរការសហគ្រាស



ចំពោះការគ្រោងវត្ថុធាតុដើមសម្រាប់ផលិតកម្មទឹកស្អាត គឺផ្អែកលើកត្តាប្រើប្រាស់ជាក់ស្តែងក្នុងឆ្នាំ 2015 ឆ្នាំ 2016 និង ឆ្នាំ 2017 ដោយគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងបទដ្ឋានដំណើរការផលិតកម្មទឹក និងគុណភាពទឹក ដើម្បីធានាបានគុណភាពទឹកស្អាតគ្មានមេរោគ ស្របតាមស្តង់ដារទឹកផឹកថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹករបស់អង្គការសុខភាពពិភពលោក។

ការគ្រោងវត្ថុធាតុដើម និងថាមពលអគ្គីសនី សម្រាប់ផលិតកម្មទឹកស្អាតឆ្នាំ 2018 មានដូចខាងក្រោម៖

បរិយាយ	ផែនការប្រើប្រាស់វត្ថុធាតុដើម សម្រាប់ឆ្នាំ 2018				
	ឯកតា	ភូមិព្រែក	ជ្រោយចង្វារ	និរោធ	សរុប
		1	2	3	(1+2+3)
PAC	គ.ក្រ	479,175	274,489	689,550	1,443,214
	ក្រ./ម ³	8.10	4.96	7.28	6.90
ភ្លើងទឹក	គ.ក្រ	133,132	66,0461	38,746	237,924
	ក្រ./ម ³	2.25	1.18	0.41	1.13
ភ្លើងឧស្ម័ន	គ.ក្រ	-	58,510	256,768	315,278
	ក្រ./ម ³	-	1.07	2.72	1.51
អគ្គីសនី	គ.វ៉.ម៉	16,349,349	15,258,085	26,790,318	58,397,752
	វ៉.ម៉./ម ³	276	276	283	279





ឯកតាប្រើប្រាស់វត្ថុធាតុដើម គ្រោងពីឆ្នាំ 2017 ដល់ 2018:

បរិយាយ	ឯកតាប្រើប្រាស់វត្ថុធាតុដើម		
	អនុវត្តឆ្នាំ2017	គ្រោងឆ្នាំ2018	អត្រា
	(1)	(1)	(2)/(1)
PAC (ក្រ./ម ³)	9.49	6.90	73%
ក្លរីទឹក (ក្រ./ម ³)	1.51	1.13	75%
ក្លរីឧស្ម័ន (ក្រ./ម ³)	1.62	1.51	93%
អគ្គីសនី វ៉.ម៉./ម ³	281	279	99%

ការប្រើប្រាស់ PAC គ្រោងការថយចុះ 2.59 ក្រាម/ម³ បើធៀបទៅនឹងការប្រើប្រាស់ឆ្នាំ 2017 ដោយសារនៅឆ្នាំ 2017 យើងគ្រោងផ្អាកដំណើរការរោងចក្រចំការមនហើយពុំបានគ្រោងក្នុងផែនការ និងរោងចក្រនិរោធស្ថិតក្នុងដំណាក់កាលសាកល្បង ដែលជាហេតុធ្វើឲ្យការប្រើប្រាស់ PAC មានការកើនឡើងនៅក្នុងឆ្នាំ2017។

ការប្រើប្រាស់ឧស្ម័នក្លរី និងក្លរីទឹក ទាបជាងការអនុវត្តឆ្នាំ2017 ដោយសារនៅក្នុងឆ្នាំ2018 រ.ទ.ស.ភ បានយកអំបិលមកផលិតជាក្លរីទឹកប្រើប្រាស់ជំនួសឧស្ម័នក្លរីបច្ចុប្បន្ននៅក្នុងរោងចក្រជ្រោយចង្វារ ។

ការប្រើប្រាស់ថាមពលអគ្គីសនីទាបជាង 2w/m³ ធៀបនឹងឆ្នាំ2017 ដោយសារនៅក្នុងឆ្នាំ2018 យើងបានផ្អាកដំណើរការរោងចក្រចំការមន ដែលជារោងចក្រប្រើប្រាស់ថាមពលអគ្គីសនីច្រើនជាងគេក្នុងដំណើរការប្រព្រឹត្តកម្ម ។

២. ផែនការសេវាអតិថិជន

នៅក្នុងឆ្នាំ 2018 រោងចក្រផលិតទឹកស្អាតនិរោធដំហានទី2 ត្រូវបានដាក់អោយដំណើរការដែលផ្តល់លទ្ធភាពដល់ រ.ទ.ស.ភ ធ្វើការពង្រីកសេវាផ្គត់ផ្គង់ទឹកបន្ថែមនៅតំបន់ជាយក្រុង។ ការពង្រីកផ្ទៃសេវានេះត្រូវបានផ្តល់អាទិភាពទៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច និងផលសេដ្ឋកិច្ចលើការវិនិយោគបណ្តាញចែកចាយជាគោលការណ៍សំខាន់។

ក ផែនការតបណ្តាញចូលផ្ទះ:

យោងតាមលទ្ធផលនៃការធ្វើអង្កេតតម្រូវការប្រើប្រាស់ទឹកស្អាតលើទីតាំងដែលគ្រោងពង្រីកតំបន់សេវា សម្រាប់ឆ្នាំ 2018 រ.ទ.ស.ភ បានគ្រោងតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន 22,000 គ្រួសារ ដែលក្នុងនោះមានមូលដ្ឋានអាជីវកម្មចំនួន 1,020 បណ្តាញ, សំណង់ផ្ទះល្វែងប្រមាណ 6,200 ល្វែង ។ លទ្ធផលនៃការធ្វើអង្កេតមានលំអិតជូនក្នុងតារាងខាងក្រោម៖





ល.រ	ឈ្មោះទីតាំង	ចំនួនអតិថិជន	អតិថិជន			អតិថិជនចំណូលទាប	
			ជីវភាព	អាជីវកម្ម	ភាគរយ	ចំនួន	ភាគរយ
I. គំរោងដាក់បំពង់ថ្មីជាយក្រុង ឆ្នាំ២០១៨		15,800	14,181	519	-	1,100	-
ក/ខណ្ឌពោធិ៍សែនជ័យ							
1	សង្កាត់ សំរោងក្រោម(ភូមិពពែល) (ភូមិ ត្រពាំងមាន+ ភូមិស្រែអំពិល)	2,000	1,485	165	82%	350	18%
2	សង្កាត់កំបូល(ភូមិកំបូល)	200	149	16	82%	35	18%
3	សង្កាត់កន្ទោក(ភូមិកន្ទោកត្បូង)	350	260	29	82%	61	18%
ខ/ខណ្ឌ សែន សុខ							
4	សង្កាត់ ឃ្នួញ(ភូមិត្រពាំងរាំង)	250	186	20	82%	44	18%
គ/ខណ្ឌ ដង្កោ							
5	សង្កាត់ពងទឹក (ភូមិព្រៃកី)	350	260	30	82%	60	18%
6	សង្កាត់ជើងឯក(ភូមិរលួស)	300	223	25	82%	52	18%
ឃ/ខណ្ឌ មានជ័យ							
7	សង្កាត់ ចាក់អង្រែលើ (ភូមិចាក់អង្រែលើ)	300	223	25	82%	52	18%
ង/ខណ្ឌ ច្បារអំពៅ							
8	០៤ សង្កាត់ ថ្មី (ព្រែកឯង,ព្រែកថ្មី,ក្បាលកោះ,វាលស្បូវ)	1,000	743	82	82%	175	18%
ច/ខណ្ឌ ឫស្សីកែវ							
9	សង្កាត់ ស្វាយប៉ាក(ភូមិឡកំបោរ)	300	223	25	82%	52	18%
ឆ/ខណ្ឌ ប្រៀលចង្វារ							
10	សង្កាត់ ព្រែកលាប (ភូមិ ខ្នុរ)	1,000	743	82	82%	175	18%
ជ/ក្រុងតាខ្មៅ							
12	សង្កាត់ព្រែកហូរ(ភូមិព្រែកហូរលិច)	250	186	20	82%	44	18%
ឈ/បុរីសំរោងផ្ទះអំបូង		9,500	9,500	0	100%	0	0%
II. គំរោងបំពង់ផ្លូវសាវ័រឆ្នាំ២០១៨		6,200	4,599	501	-	1,100	-
13	០៤ខណ្ឌក្នុងក្រុង(D1,D2,D3,D4)	800	595	65	82%	140	18%
14	ខណ្ឌ ពោធិ៍សែនជ័យ	700	510	50	80%	140	20%
15	ខណ្ឌ សែន សុខ	700	520	58	82%	122	18%
16	ខណ្ឌ ដង្កោ	600	445	50	82%	105	18%
17	ខណ្ឌ មាន ជ័យ	600	445	50	82%	105	18%
18	ខណ្ឌ ច្បារអំពៅ	700	521	57	82%	122	18%
19	ខណ្ឌ ឫស្សីកែវ	700	521	57	82%	122	18%
20	ខណ្ឌ ប្រៀលចង្វារ	700	521	57	82%	122	18%
21	ក្រុងតាខ្មៅ	700	521	57	82%	122	18%
សរុប		22,000	18,780	1,020	-	2,200	10%



ខ ផែនការអាជីវកម្ម

នៅក្នុងឆ្នាំ 2018 រ.ទ.ស.ភ គ្រោងនឹងបង្កើនអតិថិជនថ្មីចំនួន 22,000 បណ្តាញ នៅទូទាំងផ្ទៃសេវា និងតំបន់ ដែលគ្រោងនឹងពង្រីកបណ្តាញចែកចាយទឹកក្នុងឆ្នាំ2018 តាមកម្មវិធីដាក់បំពង់ ។

តាមការធ្វើអង្កេតអតិថិជន ពិសេសនៅក្នុងតំបន់ដែលគ្រោងពង្រីកបណ្តាញចែកចាយ ឃើញថាមានបណ្តាញអតិថិជន ប្រភេទអាជីវកម្ម ដែលប្រើប្រាស់ទឹកបរិមាណច្រើនមានចំនួន 1,020ទីតាំង និងភាគច្រើនជាប្រភេទដីវិភាគធម្មតា និងសំណង់ផ្ទះល្វែង ។ តាមរយៈលទ្ធផលអង្កេតនេះ និងសន្ទស្សន៍តាមបណ្តាញកន្លងមក រ.ទ.ស.ភ សន្និដ្ឋានថានៅក្នុងឆ្នាំ 2018 ខាងមុខអតិថិជនសរុបនឹងកើនដល់ 362,300 បណ្តាញ, ដែលមានបរិមាណប្រើប្រាស់ទឹកជាមធ្យមក្នុងមួយបណ្តាញ 44.90 ម³/បណ្តាញ/ខែ, និងថ្លៃលក់ទឹកមធ្យម 995.00រៀល/ម³ ។

ដូចនេះបរិមាណទឹកលក់សរុបមានចំនួន 191,360,364 ម³ ធ្វើឱ្យចំណូលថ្លៃលក់ទឹកសរុបមានចំនួន 190,403,561,848 រៀល។ អត្រាទឹកគ្មានចំណូលសម្រាប់ ឆ្នាំ2018 កំណត់ 8.50% តម្រូវឱ្យដំណើរការផលិតកម្មទឹកស្អាតចំនួន 209,137,000 ម³។

សន្ទស្សន៍អាជីវកម្មសំខាន់ៗ៖

បរិយាយ	2013	2014	2015	2016	2017	2018
បរិមាណទឹក/បណ្តាញ/ខែ (ម ³)	42.05	42.78	43.87	45.50	44.82	44.90
ថ្លៃទឹកលក់ជាមធ្យម (រ/ ម ³)	1,017.25	1,020.00	1,026.00	1,029.38	1,013.22	995
អត្រាទឹកបាត់បង់ (%)	9.01	9.99	9.33	8.58	8.83	8.50

តារាងផែនការអាជីវកម្មសម្រាប់ឆ្នាំ 2018 មានដូចខាងក្រោម៖

បរិយាយ	ឯកតា	អនុវត្តឆ្នាំ 2017 (1)	ផែនការឆ្នាំ 2018 (2)	អត្រា % (2/1)
១- តបណ្តាញចូលផ្ទះ	បណ្តាញ	22,000	22,000	100%
២- ចំណូលតបណ្តាញ	រៀល	8,183,061,000	8,041,000,000	98%
៣- ចំនួនអតិថិជនចុងគ្រា	អតិថិជន	340,300	362,300	106%
៤- ទឹកប្រើប្រាស់/ប.ណ/ខែ	ម ³	44.82	44.90	100%
៥- បរិមាណទឹកលក់	-	176,664,765	191,360,364	108%
៦- បរិមាណទឹកផលិត	-	193,766,840	209,137,000	108%
៧- អត្រាធ្វើវិក្កយបត្រ	%	91.17	91.50	-
៨- ថ្លៃទឹកប្រកាសលក់	រៀល	179,000,295,678	190,403,550,000	106%
៩- អត្រាទារប្រាក់ថ្លៃទឹក	%	99.91%	99.90	100%
១០- ថ្លៃទឹកលក់ជាមធ្យម/ម ³	រៀល	1,013.22	995.00	98%



ខ. ផែនការហិរញ្ញវត្ថុ

ដើម្បីសំរេចបាននូវគោលបំណងនេះ រ.ទ.ស.ភ បានកសាងផែនការដំណើរការសហគ្រាសសម្រាប់ឆ្នាំ 2018 ដោយផ្អែកទៅលើរបាយការណ៍លទ្ធផលជាក់ស្តែង៨ខែ បូកប៉ាន់ស្មាន៤ខែ ឆ្នាំ2017 មានដូចខាងក្រោម៖

តារាងផែនការគណនីលទ្ធផល សម្រាប់ឆ្នាំ 2018

បរិយាយ	អនុវត្តឆ្នាំ 2017	ផែនការឆ្នាំ 2018	អត្រា %
	(1)	(2)	(2)/(1)
ចំណូល			
១-ចំណូលថ្លៃទឹក	179,000,294,000	190,403,550,000	106%
២-ចំណូលសិទ្ធិជាវទឹក	8,648,342,000	8,041,000,000	93%
៣-ចំណូលពីសេវាកម្ម	11,040,503,000	9,148,560,000	83%
៤-ចំណេញលើអត្រាប្តូរប្រាក់	10,925,140,800	18,130,989,000	166%
៥-ចំណូលផ្សេងៗ	22,524,007,800	17,785,165,000	79%
សរុបចំណូលរួម	232,138,287,600	243,509,264,000	105%
ចំណាយដំណើរការសហគ្រាស			
៦-ប្រាក់បៀវត្សន៍សុទ្ធ	19,687,719,000	24,187,040,000	123%
៧-ប្រាក់បំណាច់	9,881,062,000	11,687,530,000	118%
៨-ប្រាក់ឧបត្ថម្ភ	10,165,507,000	14,863,134,000	146%
៩-ជួសជុលបរិក្ខារផលិតកម្ម,ប្រព័ន្ធផ្ត.ផ្គ.	5,065,738,800	5,190,292,000	102%
១០-ជួសជុលយានយន្ត និងប្រេងឥន្ធនៈ	1,812,156,500	1,868,369,000	103%
១១-វត្ថុធាតុដើមសំរាប់ប្រព្រឹត្តកម្មទឹកស្អាត	6,759,139,000	6,978,725,000	103%
១២-អគ្គីសនី	35,651,983,400	39,496,077,000	111%
១៣-បោះពុម្ពវិក្កយបត្រថ្លៃទឹក	451,963,800	664,525,000	147%
១៤-រដ្ឋបាល	3,675,783,700	3,961,754,000	108%
១៥-សេវាកម្ម	7,878,158,000	7,318,861,000	93%
១៦-ខាតបង់ក្រៅអាជីវកម្ម	820,077,000	872,772,000	106%
សរុបចំណាយដំណើរការសហគ្រាស	101,849,288,200	117,089,079,000	115%
១៧-សំភារៈតបណ្តាញចូលផ្ទះ	8,393,395,000	-	-
១៨-ចំណាយក្រៅដំណើរការសហគ្រាស	3,145,065,900	2,673,983,000	85%
១៩-ខាតលើអត្រាប្តូរប្រាក់	19,875,840,000	11,345,724,000	57%
សរុបចំណាយរង	133,263,589,100	131,108,786,000	98%
ចំណេញ (ខាត) មុនពន្ធដារ	98,874,698,500	112,400,478,000	114%
២០-វិលស័	37,341,694,500	45,505,623,000	122%
២១-ការប្រាក់	9,523,161,700	9,209,089,000	97%
សរុបចំណាយរួម	180,128,455,300	185,823,498,000	103%
ចំណេញ (ខាត) មុនបង់ពន្ធ	52,009,842,300	57,685,766,000	111%
២២-ពន្ធលើប្រាក់ចំណេញ	10,401,968,400	11,537,153,000	111%
ចំណេញ (ខាត) ពិត	41,607,873,900	46,148,613,000	111%





I- ចំណូល

I.I- ចំណូល

១-ចំណូលថ្លៃលក់ទឹក៖ គ្រោងផែនការ 90,403,550,000៛ ធៀបការអនុវត្តជាក់ស្តែងឆ្នាំ2017 179,000,294,000៛ ស្មើនឹង 106% នៃផែនការ។ ការគ្រោងផែនការលើសការអនុវត្តឆ្នាំ2017 ដោយសារ៖

- គ្រោងបរិមាណទឹកលក់ 209,137,010m³ ធៀបការអនុវត្តឆ្នាំ2017 176,664,765m³ ស្មើនឹង 118.37% នៃឆ្នាំ2017 ។
- ថ្លៃលក់ទឹកមធ្យម 995៛/ម³ ធៀបការអនុវត្តឆ្នាំ2017 1,013៛/ម³
- បរិមាណទឹកប្រើប្រាស់/បណ្តាញ/ខែ អនុវត្តជាក់ស្តែង44.90ម³ លើផែនការ 44.82ម³

២-ចំណូលសិទ្ធិជាវទឹក៖ គ្រោងផែនការ 8,041,000,000៛ ធៀបការអនុវត្តជាក់ស្តែងឆ្នាំ2017 8,648,342,000៛ ស្មើនឹង 93% នៃផែនការ។ ការគ្រោងទាបជាងការអនុវត្តឆ្នាំ2017 ដោយសារ៖

- ចំនួនបណ្តាញតថ្មីគ្រោង 22,000បណ្តាញ លើការអនុវត្តជាក់ស្តែងឆ្នាំ2017 23,273បណ្តាញ ស្មើនឹង 94.53% ។

៣-ចំណូលពីសេវាកម្ម៖ គ្រោងផែនការ 9,148,560,000៛ លើការអនុវត្តជាក់ស្តែងឆ្នាំ2017 11,040,503,000៛ ស្មើនឹង 83% នៃផែនការ ។ ការគ្រោងផែនការទាបជាងការអនុវត្តឆ្នាំ2017 ដោយសារគម្រោងសេវាកម្មនៅខេត្តកំពត គ្រោងអនុវត្តចប់នៅ ចុងត្រីមាសទី 2/18 នាំអោយចំណូលទាបជាងឆ្នាំ2017។

៤-ចំណេញពីអត្រាប្តូរប្រាក់៖ គ្រោងផែនការ 18,130,989,000៛ ធៀបការអនុវត្តជាក់ស្តែងឆ្នាំ2017 10,925,140,800៛ ស្មើនឹង 166% នៃផែនការ ។ ការគ្រោងផែនការលើសការអនុវត្តឆ្នាំ2017 ដោយសារ៖

- គ្រោងអត្រាប្តូរប្រាក់ដុល្លារចុងត្រីមាសទី1/18: 4,040៛/\$ ធៀបអត្រាចុងឆ្នាំ2017 4,500៛/\$ នាំអោយចំណេញពីអត្រាប្តូរប្រាក់ដុល្លារឥណទាន JICA ទឹកប្រាក់ 187,262,000៛។
- គ្រោងអត្រាប្តូរប្រាក់ដុល្លារចុងត្រីមាសទី2/18: 4,080៛/\$ ធៀបអត្រាចុងត្រីមាសទី1/18 4,040៛/\$ នាំអោយចំណេញពីអត្រាប្តូរប្រាក់ដុល្លារឥណទានសន្សំទឹកប្រាក់ 405,900,000៛។
- គ្រោងអត្រាប្តូរប្រាក់យូរ៉ូចុងត្រីមាសទី3/18: 4,650៛/យូរ៉ូ ធៀបអត្រាត្រីមាសទី2ឆ្នាំ2018 4,700៛/យូរ៉ូ និងអត្រាប្តូរប្រាក់ដុល្លារ 4,070៛/\$ ធៀបអត្រាត្រីមាសទី2/18 4,080៛/\$ ដែលនាំអោយចំណេញពីអត្រាប្តូរប្រាក់យូរ៉ូ និងដុល្លារ ពីឥណទាន AFD & JICA មានទឹកប្រាក់ 3,512,753,000៛។
- គ្រោងអត្រាប្តូរប្រាក់យូរ៉ូចុងត្រីមាសទី4/18: 4,450៛/យូរ៉ូ ធៀបអត្រាត្រីមាសទី3 ឆ្នាំ2018 4,650៛/យូរ៉ូ និងអត្រាប្តូរប្រាក់ដុល្លារ 4,040៛/\$ ធៀបអត្រាត្រីមាសទី3/18 4,070៛/\$ ដែលនាំអោយចំណេញពីអត្រាប្តូរប្រាក់យូរ៉ូ និងដុល្លារ ពីឥណទាន AFD & JICA មានទឹកប្រាក់ 14,025,074,000៛ ។

៥-ចំណូលផ្សេងៗ៖ គ្រោងផែនការ 17,785,165,000៛ លើការអនុវត្តជាក់ស្តែងឆ្នាំ2017 22,524,007,800 ស្មើនឹង 79% នៃការអនុវត្តឆ្នាំ2017។ ការគ្រោងផែនការទាបជាងការអនុវត្ត ឆ្នាំ2017 ដោយសារ៖

- គ្រោងចំណូលវិនិយោគតបណ្តាញមេ 8,000,000,000៛ លើការអនុវត្តជាក់ស្តែង 20178,979,570,000៛ ស្មើនឹង 89% នៃឆ្នាំ2017 ។ ការគ្រោងផែនការទាបដោយសារ ប៉ាន់ស្មានគម្រោងវិនិយោគតបណ្តាញមេនាំទឹករបស់អ្នកវិនិយោគសាងសង់បូរី ផ្ទះល្វែងនិង ខុនដូ ទាបជាងឆ្នាំ 2017 ផ្អែកស្ថានភាពឆ្នាំ2018 ជាឆ្នាំបោះឆ្នោតសកល ដែលអ្នកវិនិយោគភាគច្រើនបន្ថយការសាងសង់ ។
- គ្រោងចំណូលការប្រាក់ 1,960,032,000៛ លើការអនុវត្តជាក់ស្តែង 5,903,381,000៛ ស្មើនឹង 33% ។ ការគ្រោងផែនការទាបជាងការអនុវត្តឆ្នាំ2017 ប្រាក់បញ្ញើនៅឥណទានសន្សំរបស់អង្គការបានថយចុះបន្ទាប់ពីអង្គការបានដកសាច់ប្រាក់ទូទាត់ថ្លៃទិញដីសាងសង់រោងចក្រថ្មី និងទិញអាជ្ញាបណ្ណផ្គត់ផ្គង់ទឹក 4សង្កាត់ ពីក្រុមហ៊ុន កុក អាន ដែលធ្វើអោយចំណូលការប្រាក់ធ្លាក់ចុះ ។





I.II- ចំណាយ

១-ប្រាក់បៀវត្សរ៍សុទ្ធ៖ គ្រោងផែនការ 24,187,040,000៛ ធៀបការអនុវត្តជាក់ស្តែងឆ្នាំ2017ចំនួន 19,687,719,000៛ ស្មើនឹង 123% នៃការអនុវត្តឆ្នាំ2017 ។ ការគ្រោងផែនការលើសការអនុវត្តឆ្នាំ2017 ដោយអង្គភាពគ្រោងតំឡើងប្រាក់បៀវត្សរ៍សុទ្ធជារួម 15% ដើម្បីអនុវត្តអោយបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតំឡើងប្រាក់បៀវត្សរ៍ បុគ្គលិក កម្មករ អោយមានប្រាក់បៀវត្សរ៍យ៉ាងតិចបំផុត 1,000,000៛ ត្រឹមឆ្នាំ 2018។

២-ប្រាក់បំណាច់៖គ្រោងផែនការ 11,687,530,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន 9,881,062,000៛ ស្មើនឹង 118% ។ ការគ្រោងផែនការលើសការអនុវត្តឆ្នាំ2017 ដោយសារ :

- គ្រោងតំឡើងឋានៈមន្ត្រីនិយោជិត 55នាក់ និងដំឡើងប្រាក់បំណាច់មុខងារ 5% ដែលគ្រោងផែនការមានទឹកប្រាក់ 7,350,647,000៛ លើការអនុវត្តឆ្នាំ2017 6,581,535,000៛ ស្មើនឹង 112% នៃការអនុវត្តឆ្នាំ2017។
- គ្រោងប្រាក់បៀវត្សរ៍បុគ្គលិកជាប់កិច្ចសន្យា 818,260,000៛ លើការអនុវត្តឆ្នាំ2017 585,744,000៛ ស្មើនឹង 140% នៃការអនុវត្តឆ្នាំ2017 ។ ការគ្រោងផែនការលើសការអនុវត្តឆ្នាំ2017 ដោយសារ គ្រោងជ្រើសរើសនិយោជិតថ្មី ចំនួន 55នាក់ ជាក់ស្តែងអនុវត្ត ឆ្នាំ2017 ជ្រើសរើសតែ 14រូប។
- គ្រោងប្រាក់លើសម៉ោង 2,261,819,000៛ លើការអនុវត្តឆ្នាំ2017 1,559,138,000៛ ស្មើនឹង 145% នៃផែនការ។ ការគ្រោងផែនការលើសឆ្នាំ2017 ដោយសារ៖
 - + ប្រាក់បៀវត្សនិយោជិត កម្មករ ថ្នាក់ក្រោមដែលត្រូវបំពេញការងារលើសម៉ោងកើនឡើង ដោយសារកការតំឡើងប្រាក់បៀវត្សសុទ្ធទាបបំផុត 1,000,000៛។
 - + តម្រូវការបំពេញការងារលើសម៉ោងរបស់អង្គភាពនានាកើនលើសឆ្នាំ 2017។
- គ្រោងប្រាក់លាភការក្រុមប្រឹក្សាភិបាល 915,685,000៛ លើការអនុវត្តឆ្នាំ2017 ដោយសារ 863,373,000៛ ស្មើនឹង 106%។ ការគ្រោងលើសឆ្នាំ2017 ដោយសារគ្រោងតំឡើងប្រាក់លាភការក្រុមប្រឹក្សាភិបាល 5%។

៣-ប្រាក់ឧបត្ថម្ភ ៖ គ្រោងផែនការ 14,863,134,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន 10,165,597,000៛ ស្មើនឹង 146% នៃផែនការ ។ ការគ្រោងផែនការលើសឆ្នាំ2107 ដោយសារ:

- គ្រោងផែនការប្រាក់ឧបត្ថម្ភសង្គមកិច្ច 422,142,000៛ លើការអនុវត្តឆ្នាំ2017 251,039,000៛ ស្មើនឹង 168% នៃឆ្នាំ 2017។ ការគ្រោងផែនការលើសឆ្នាំ2017 ដោយសារឆ្នាំ 2017គ្រោង ដាក់មន្ត្រី និយោជិត អោយចូលនិវត្តចំនួន 9រូប ធៀបឆ្នាំ2017 4រូប។
- គ្រោងប្រាក់ឧបត្ថម្ភភ្នាក់ងារទាបប្រាក់ 1,431,000,000៛ ធៀបការអនុវត្តឆ្នាំ2017 1,149,373,000៛ ស្មើនឹង 112% ។ ដោយឆ្នាំ2018 អង្គភាពនឹងគ្រប់គ្រងតំបន់ច្បារអំពៅ ដែលមាន ៤សង្កាត់ បន្ទាប់ពីអង្គភាពបានទិញ License ពីក្រុមហ៊ុន ឧកញ៉ា កុក អាន ដែលមានអតិថិជនប្រមាណ 10,000អតិថិជន បុគ្គលិកអតិថិជនដែលអង្គភាព តបណ្តាញថ្មីក្នុងឆ្នាំ 2018 ប្រមាណ 22,000បណ្តាញ នាំអោយប្រាក់រង្វាន់សំរាប់ភ្នាក់ងារទាបប្រាក់កើនឡើង។
- គ្រោងប្រាក់កាតព្វកិច្ចធានាបំណុលសោធននិវត្តនាពេលអនាគត 3,776,582,000៛ ធៀបការអនុវត្តឆ្នាំ2017: 1,032,632,000៛ ស្មើនឹង 366% ។ ការគ្រោងលើសឆ្នាំ2017 ដោយសារអង្គភាពបានគ្រោងតំឡើងប្រាក់បៀវត្សសុទ្ធ 15% ដែលនាំអោយការចំណាយលើកាតព្វកិច្ចធានាបំណុលប្រាក់សោធននិវត្តឆ្នាំ2018 កើនឡើង។

៤-ចំណាយជួសជុលបរិក្ខារផលិតកម្ម និងប្រព័ន្ធចែកចាយ៖ គ្រោងផែនការ 5,190,292,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន 5,065,738,800៛ ស្មើនឹង 102% នៃឆ្នាំ2017។ ការគ្រោងលើសឆ្នាំ2017ដោយសារ៖

- គ្រោងចំណាយជួសជុល និងរៀបចំបំពង់មេនាំទឹក ដែលមានទឹកប្រាក់ 853,000,000៛ លើការអនុវត្តឆ្នាំ2017 683,007,000៛ ស្មើនឹង 125% នៃផែនការ។ ការគ្រោងផែនការលើសឆ្នាំ2017 ដោយសារគ្រោងចំណាយលើការរៀបចំបំពង់ដែលកំពុងអនុវត្តក្នុងឆ្នាំ2017 ច្រើន អនុវត្តទូទាត់បញ្ចប់ឆ្នាំ2018 ព្រមទាំងគ្រោងចំណាយលើការងាររៀប ក៏ដូចជាការជួសជុលថែទាំបំពង់មេនាំទឹកក្នុងឆ្នាំ2018។





- គ្រោងចំណាយជួសជុលទឹកឆ្នាយ 877,846,000៛ លើការអនុវត្តឆ្នាំ2017 652,266,000៛ស្មើនឹង 135% ។ ការគ្រោង លើសឆ្នាំ2017 ដោយសារស្ថានភាពបណ្តាញចូលផ្ទះភាគច្រើនមានអាយុកាលប្រើប្រាស់ច្រើន នាំអោយគុណភាពបំពង់ អង់ ដែលនាំអោយការឆ្លាយលើបណ្តាញចូលផ្ទះមានការកើនឡើង ។

៥-ជួសជុលថយន្ត និងប្រេងឥន្ធនៈ អនុវត្តជាក់ស្តែង 1,868,369,000៛ លើផែនការ1,812,156,500៛ ស្មើនឹង 103% នៃផែនការ។ ការគ្រោងលើសឆ្នាំ2017 ដោយសារ៖

- គ្រោងចំណាយជួសជុលថយន្តការដ្ឋាន 885,414,000៛ លើការអនុវត្តឆ្នាំ 2017 771,064,600៛ ស្មើនឹង 115% នៃឆ្នាំ2017។ ការគ្រោងលើស ដោយសារតម្រូវការជួសជុលថយន្ត គ្រឿងចក្រការដ្ឋានឆ្នាំ2018 ច្រើនជាងឆ្នាំ2017 ។

៦-វត្តធាតុដើមសំរាប់ប្រព្រឹត្តិកម្មទឹកស្អាត៖ គ្រោងផែនការ 6,978,725,000៛ លើការអនុវត្តជាក់ស្តែង ឆ្នាំ2017 6,759,139,000៛ ស្មើនឹង 103% នៃផែនការ ។ ការគ្រោងលើសឆ្នាំ2017 ដោយសារ៖

- បរិមាណទឹកផលិតឆ្នាំ2018 គ្រោង 209,137,020ម^៣ ធៀបការអនុវត្តឆ្នាំ2017 193,766,840ម^៣ ស្មើនឹង108% នៃឆ្នាំ2017 ។ ដែលបរិមាណផលិតកើននេះ បានធ្វើអោយមានការចំណាយប្រើប្រាស់វត្តធាតុដើមដូចខាងក្រោម៖

- + សាច់ដូរ គ្រោងផែនការ 2,452,785,000៛ លើការអនុវត្ត 2017 2,338,462,000៛ ស្មើនឹង 105% នៃឆ្នាំ2017។
- + PAC គ្រោងផែនការ 3,735,596,000៛ លើការអនុវត្តឆ្នាំ 2017 4,021,440,500៛ ស្មើនឹង 93% នៃឆ្នាំ2017។ ការគ្រោង PAC ទាបជាងឆ្នាំ2017 ដោយគ្រោងឯកតាប្រើប្រាស់ PAC ឆ្នាំ2018 6.9ក្រ/ម³ លើការអនុវត្តឆ្នាំ2017 8.05ក្រ/ម³ (ប៉ាន់ស្មានគុណភាពទឹកដើមល្អប្រសើរជាងឆ្នាំ2017)។
- + អំបិលសំរាប់ផលិតក្លរីនទឹក គ្រោង 467,830,000៛ លើការអនុវត្តឆ្នាំ2017 305,409,700៛ ស្មើនឹង 153% នៃឆ្នាំ2017។ ការគ្រោងលើសឆ្នាំ2017 ដោយសារឆ្នាំ2018 គ្រោងផលិតក្លរីនទឹកចេញពីអំបិលសំរាប់រោងចក្រ ជ្រោយចង្វារ និងនិរោធជាបំពង់មាសទី ២ ជាក់ស្តែងឆ្នាំ2017 ផលិតប្រើប្រាស់តែរោងចក្រភូមិព្រែកតែប៉ុណ្ណោះ។

៧-អគ្គិសនី៖ គ្រោងផែនការ 39,496,077,000៛ លើការអនុវត្តឆ្នាំ 2017 35, 651,983,400៛ ស្មើនឹង 111% នៃឆ្នាំ2017 ។ ការគ្រោងលើសឆ្នាំ2017 ដោយសារ៖

- បរិមាណទឹកផលិតឆ្នាំ2018 គ្រោង 209,137,020ម³ ធៀបការអនុវត្តឆ្នាំ2017 193,766,840ម³ ស្មើនឹង108% នៃឆ្នាំ 2017 ។
- តម្លៃអគ្គិសនីមធ្យមគ្រោង 675៛/KWh លើការអនុវត្តឆ្នាំ2017 690៛/KWh
- គ្រោងឯកតាប្រើប្រាស់អគ្គិសនី 279w/m³ ធៀបការអនុវត្តឆ្នាំ2017: 281w/m³

៨-ចំណាយបោះពុម្ពវិក្កយបត្រថ្លៃទឹក៖ គ្រោងផែនការ 664,525,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន451,963,800៛ ស្មើនឹង 147% នៃឆ្នាំ2017 ។ការគ្រោងផែនការលើសឆ្នាំ2017ដោយសារអង្គភាព បានប្តូរមកប្រើប្រាស់ការបោះពុម្ពវិក្កយបត្រតាមរយៈ ឧបករណ៍ Hand Held ពេញរយៈពេល 1ឆ្នាំ 2018 ជាក់ស្តែងឆ្នាំ2017 អនុវត្ត 1ខណ្ឌ ពេញ1ឆ្នាំ រីឯខណ្ឌផ្សេងៗទៀតអនុវត្ត ចាប់ពីឆមាសទី ២ ឆ្នាំ2017 ដែលធ្វើអោយបរិមាណក្រដាសបោះពុម្ពទាបជាងផែនការ 2018។

៨-ចំណាយរដ្ឋបាល៖ គ្រោងផែនការ 3,961,754,000៛ លើការអនុវត្តឆ្នាំ2017 3,675,783,700៛ ស្មើនឹង 108% នៃឆ្នាំ2017។ ការគ្រោងលើសឆ្នាំ2017 ដោយសារ៖

- ចំណាយសំភារៈកុំព្យូទ័រគ្រោង 401,294,000៛ លើការអនុវត្តឆ្នាំ2017 319,420,000៛ ស្មើនឹង 126% នៃឆ្នាំ2017 ។ ការគ្រោងលើសឆ្នាំ2017 ដោយសារមានតម្រូវការប្រើប្រាស់ទឹកថ្នាំម៉ាស៊ីនថតចម្លង និងបោះពុម្ព បំរើការងាររដ្ឋបាលច្រើន ជាងឆ្នាំ2017។
- ចំណាយរៀបចំបុណ្យជាតិ និងអន្តរជាតិ គ្រោង 389,692,000៛ លើការអនុវត្តឆ្នាំ2017 571,899,000៛ ស្មើនឹង 68% ។ ការគ្រោងផែនការទាបជាងឆ្នាំ2017 ដោយក្នុងឆ្នាំ2017 អង្គភាពមានបន្ទុកចំណាយរៀបចំសម្ពោធរោងចក្រនិរោធជំហាន ២ តែឆ្នាំ2018ពុំមានបន្ទុកចំណាយនេះទេ។





- ចំណាយថ្លៃសំលៀកបំពាក់ឯកសណ្ឋាន គ្រោងផែនការ 701,137,000៛ លើការអនុវត្តជាក់ស្តែង ឆ្នាំ2017 620,635,000៛ ស្មើនឹង 113% នៃឆ្នាំ2017។ ការគ្រោងផែនការលើស ដោយសារចំនួននិយោជិតគ្រោងឆ្នាំ2018 កើនឡើងច្រើនជាងឆ្នាំ2017។

- គ្រោងចំណាយបណ្តុះបណ្តាល 490,132,000៛ លើការអនុវត្តឆ្នាំ2017 240,534,000៛ ស្មើនឹង204% នៃឆ្នាំ2017។ ការគ្រោងលើសឆ្នាំ2017 ដោយសារតម្រូវការបណ្តុះបណ្តាលជំនាញផ្សេងៗគ្រប់នាយកដ្ឋាន និងអង្គភាពកើនច្រើនជាងអនុវត្ត 2017 ។

៩-ចំណាយលើការងារសេវាកម្ម៖ គ្រោងផែនការ 7,318,861,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន 7,878,158,000៛ ស្មើនឹង 93% នៃឆ្នាំ2017។ ការគ្រោងទាបជាងឆ្នាំ2017 ដោយសារការចំណាយអនុវត្តគម្រោងនៅខេត្តកំពតគ្រោងបញ្ចប់ចុងត្រីមាសទី 2/18 ដែលនាំអោយការចំណាយទាបជាងឆ្នាំ2017។

១០-បាត់បង់ក្រៅអាជីវកម្ម៖ គ្រោងផែនការ 872,772,000៛ លើការអនុវត្ត 2017 ចំនួន 820,077,000៛ ស្មើនឹង 106% នៃឆ្នាំ2017។ ការគ្រោងលើសឆ្នាំ2017 ដោយសារ៖

- គ្រោងចំណាយថ្លៃឈ្នួលធ្វើសវនកម្មឆ្នាំ2018 185,000,000៛ លើការអនុវត្ត 2017 129,475,000៛ ស្មើនឹង 143% ។
- គ្រោងថ្លៃជួលសេវាទូទៅ៖ 350,050,000៛ លើការអនុវត្ត2017 163,092,000៛ ស្មើនឹង 215% នៃឆ្នាំ2017។ ការគ្រោងលើសដោយសារ ចំណាយសេវាដំណើរការ ISO គ្រោង 240,000,000៛ ដែលឆ្នាំ2017 អនុវត្ត 82,052,000៛ ។

១១-ចំណាយក្រៅដំណើរការសហគ្រាស គ្រោង 2,673,983,000 ចំណាយជាក់ស្តែង 3,145,065,900៛ លើផែនការ 2,997,509,000 ស្មើនឹង 105% ។ ការអនុវត្តលើផែនការដោយសារ ចំណាយបំណុលទាមទារបានជាក់ស្តែង 573,922,000៛ លើផែនការ 19,418,000៛ ស្មើនឹង 2956% នៃផែនការ។

១២-ខាតលើអត្រាប្តូរប្រាក់៖ គ្រោងផែនការ 11,345,724,000៛ លើការអនុវត្តឆ្នាំ2017 ចំនួន 19,875,840,000៛ ស្មើនឹង 57% នៃឆ្នាំ2017 ។ ការគ្រោងទាបជាងអនុវត្តឆ្នាំ2017 ដោយសារ៖

- គ្រោងអត្រាប្តូរប្រាក់យូទ្វីចុងត្រីមាសទី1/18: 4,600៛/\$ ធៀបអត្រាចុងឆ្នាំ2017 4,550៛/\$ នាំអោយខាតពីអត្រាប្តូរប្រាក់យូទ្វីឥណទាន AFDទឹកប្រាក់ 3,412,951,000៛ និងខាតលើអត្រាប្តូរប្រាក់ដុល្លាគណនីសន្សំ ទឹកប្រាក់ 103,975,000៛។
- គ្រោងអត្រាប្តូរប្រាក់ដុល្លាចុងត្រីមាសទី2/18: 4,080៛/\$ ធៀបអត្រាចុងត្រីមាសទី 1/18 4,040៛/\$ និងអត្រាប្តូរប្រាក់យូទ្វី 4,700៛/យូទ្វី ធៀបអត្រាចុងត្រីមាសទី1/18 4,600៛/យូទ្វី នាំអោយខាតពីអត្រាប្តូរប្រាក់ដុល្លា និងយូទ្វី ឥណទាន AFD & JICA ទឹកប្រាក់ 7,411,733,000៛។
- គ្រោងអត្រាប្តូរប្រាក់ដុល្លា ចុងត្រីមាសទី3/18: 4,070៛/\$ ធៀបអត្រាត្រីមាសទី2ឆ្នាំ2018 4,080៛/\$ ដែលនាំអោយខាត អត្រាប្តូរដុល្លា គណនីសន្សំមានទឹកប្រាក់ 102,950,000៛
- គ្រោងអត្រាប្តូរប្រាក់ដុល្លា ចុងត្រីមាសទី4/18: 4,040៛/\$ ធៀបអត្រាត្រីមាសទី3ឆ្នាំ2018 4,070៛/\$ ដែលនាំអោយខាត អត្រាប្តូរដុល្លា គណនីសន្សំមានទឹកប្រាក់ 314,115,000៛

១៣-រលោះ៖ គ្រោងផែនការ 45,505,623,000៛ លើការអនុវត្ត 2017 ចំនួន 35,995,370,000៛ ស្មើនឹង 122% នៃឆ្នាំ2017 ។ ការគ្រោងផែនការលើសឆ្នាំ2017 ដោយសារ៖

- គ្រោងគិតរលោះរោងចក្រនិរោធដំហ៊ាន2 ចាប់ពីដើមត្រីមាសទី2ឆ្នាំ2018 តទៅបន្ទាប់ពី ទទួលបាន Final Certificate Acceptant ចុងក្រោយ។
- គ្រោងរលោះបណ្តាញចូលផ្ទះរយៈពេល 12 ឆ្នាំ ទឹកប្រាក់ 609,776,000៛ ដែលឆ្នាំ2017 កត់ត្រាចំណាយថ្លៃដើមបណ្តាញចូលផ្ទះ 100%។

១៤-ចំណាយការប្រាក់ គ្រោងផែនការ 9,209,089,000៛ លើការអនុវត្ត 2017 9,523,161,700៛ ស្មើនឹង 97% នៃឆ្នាំ2017 ។ ការគ្រោងផែនការទាបជាងឆ្នាំ2017 ដោយប្រាក់ដើមឥណទាន JICA ADB និង AFD ថយចុះបន្ទាប់ពីអង្គភាពបានសងប្រាក់ដើមរៀងរាល់ឆ្នាំ ដែលធ្វើអោយចំណាយការប្រាក់ទាបជាងឆ្នាំ2017។





៣. ផែនការធនធានមនុស្ស

អនុវត្តការងារឲ្យមានប្រសិទ្ធភាពជាមូលដ្ឋាន ដោយបន្តអនុវត្តវិធានការណ៍ផ្តល់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ដើម្បីជំរុញការងារអង្គការឲ្យដំណើរការបានប្រសើរ លើការងារធនធានមនុស្សដោយ៖

- រៀបចំតំឡើងបៀវត្សរ៍មូលដ្ឋានជាមធ្យម 15% និងកាំបៀវត្សរ៍ចំនួន 1 កាំ ជូនដល់មន្ត្រី-និយោជិត ក្នុងក្របខណ្ឌទាំងបួន
- គ្រោងជ្រើសរើសនិយោជិតចំនួន 55 នាក់
- រៀបចំតំឡើងតួនាទី មន្ត្រី និយោជិត ចំនួន 55 រូប
- រៀបចំជ្រើសរើសមន្ត្រី និយោជិត ឈានមុខប្រចាំឆ្នាំ ចំនួន 100 រូប
- ស្នើសុំផ្តល់ប្រាក់បុព្វលាភប្រចាំឆ្នាំ ជូន មន្ត្រី និយោជិត



គ. ផែនការវិនិយោគ

១. ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម

១.១. ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម

១.១.ស.ក បានអនុម័តអនុវត្តគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតចំការមន ដែលមានសមត្ថភាព ផលិត ៥២,០០០ម^៣/ថ្ងៃ ដែលជាផ្នែកមួយនៃការចង្អុលបង្ហាញ លើកឡើងក្នុងផែនការមេ ឆ្នាំ ២០១៦-២០៣០។

១.១.ស.ក គ្រោងនឹងចុះកិច្ចសន្យាកម្ចីតណាទានពីទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ AFD ក្នុងការសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតចំការមនដែលមានទឹកប្រាក់កម្ចីសរុប **32លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់ ១.១.ស.ក ចំនួន 8.9លានដុល្លារអាមេរិក** ។

ផែនការថវិកាសម្រាប់គម្រោងសាងសង់រោងចក្រចំការមន សម្រាប់ឆ្នាំ២០១៨

ល.រ	បរិយាយ	ឯកតា	សរុប
ក	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		<u>152,388,827,414</u>
I	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		<u>80,917,600,000</u>
1	សាងសង់រោងចក្រផលិតទឹកស្អាត ចំការមនសមត្ថភាព 52.000ម ³ /ថ្ងៃ	52,000ម ³ /ថ្ងៃ	55,473,000,000
2	ទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យការងារសាងសង់ រោងចក្រចំការមន	52,000ម ³ /ថ្ងៃ	2,484,600,000
3	ទូទាត់បញ្ចប់អាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជន(ឧកញ៉ា កុក អាន)	-	22,960,000,000
II	ការងារ GIS និង Sense Water		<u>914,100,000</u>
4	ការងារថែទាំ និង update កម្មវិធី KISS (ប្រព័ន្ធ GIS)	-	102,500,000
5	ធ្វើបច្ចុប្បន្នភាពរូបភាពផ្កាយរណប (Saellite Image) (ក្រុងភ្នំពេញ និងតាខ្មៅ)(ប្រព័ន្ធ GIS)	-	209,100,000
6	ប្រព័ន្ធ Sense Water និង FastTool (ថែទាំ និង update ប្រព័ន្ធ Sense Water និង FastTool)	-	102,500,000
7	ការងារគូសបណ្តាញនាឡិកាស្ទង់អតិថិជន 300,000បណ្តាញ	-	500,000,000
III	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		<u>70,557,127,414</u>
8	ដាក់បំពង់មេ និងបំពង់ចែកចាយទឹក	250 គ.ម	66,416,945,414
9	តំលើងវ៉ែនទូសទំហំ៦៥មម-១០០មម	14 កន្លែង	411,840,000
10	តំលើងវ៉ែនទូស២០០មម	8 កន្លែង	277,920,000
11	តំលើងប្រអប់វ៉ានធំៗ	6 កន្លែង	1,410,480,000
12	តំលើង Chamber Wash Out	8 កន្លែង	568,640,000
13	តំលើង បង្គោលអគ្គីភ័យ	30 កន្លែង	397,302,000
14	តំលើងទូរ Data Log	60 កន្លែង	1,074,000,000



១.២. ពង្រីកបណ្តាញចែកចាយទឹក

នៅក្នុងផែនការឆ្នាំ ២០១៨ រ.ទ.ស.ភ គ្រោងដាក់បំពង់ចែកចាយទឹកប្រវែង ២៥០,០០០ ម៉ែត្រ ទូទាំង រាជធានីភ្នំពេញ ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖

ល.រ	ឈ្មោះគម្រោង	ឯកតា	ផែនការសរុបក្នុងឆ្នាំ	
			សមត្ថភាព	ថវិកាសរុប(៛)
ប្រព័ន្ធផ្គត់ផ្គង់ទឹក				
១	បំពេញផ្ទៃសេវាក្នុងខណ្ឌទាំង១២និងក្រុងតាខ្មៅ	ម៉ែត្រ	130,000	14,442,904,920
២	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌសែនសុខ	ម៉ែត្រ	8,500	4,496,052,921
៣	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌឫស្សីកែវ	ម៉ែត្រ	5,500	3,478,882,553
៤	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌជ្រោយចង្វារ	ម៉ែត្រ	8,000	1,484,333,768
៥	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌដង្កោ	ម៉ែត្រ	18,000	4,752,439,007
៦	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌច្បារអំពៅ	ម៉ែត្រ	30,000	11,073,922,411
៧	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌពោធិ៍សែនជ័យ	ម៉ែត្រ	34,000	18,404,298,720
៨	ដាក់បំពង់ទឹកថ្មីក្នុងខ័ណ្ឌមានជ័យ	ម៉ែត្រ	6,000	5,259,823,395
៩	ដាក់បំពង់ទឹកថ្មីក្នុងក្រុងតាខ្មៅ	ម៉ែត្រ	10,000	3,024,287,720
សរុបលេខរៀងពី១ដល់៩			250,000	66,416,945,414

១.៣. តំលើងឧបករណ៍ប្រព័ន្ធចែកចាយទឹក

ល.រ	ទីតាំងដាក់បំពង់ទឹក	ឯកតា	បរិមាណ	តម្លៃសរុប (៛)
១	តំលើងវង់ទូសទំហំ៦៥មម-១០០មម	កន្លែង	14	411,840,000
២	តំលើងវង់ទូស២០០មម	កន្លែង	8	277,920,000
៣	តំលើងប្រអប់វ៉ានធំៗ	កន្លែង	6	1,410,480,000
៤	តំលើងChamber Wash Out	កន្លែង	8	568,640,000
៥	តំលើងបង្គោលអគ្គិភ័យ	កន្លែង	30	397,302,000
៦	តំលើងទូរData Log	កន្លែង	60	1,074,000,000
សរុបលេខរៀងពី១ដល់៥				4,140,182,000



២. កែលម្អរបៀបព័ន្ធនៃបំពង់ទឹក

ខ	កែលម្អរបៀបព័ន្ធនៃបំពង់ទឹក	ឯកតា	បរិមាណ	តម្លៃសរុប
				10,257,814,600
I	រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក			406,080,000
ក	ប្រព័ន្ធរត្នធាតុដើម			10,800,000
1	Double Flange Ball Valve uPVC, DN 80	វាយ	4	10,800,000
ខ	ប្រព័ន្ធបូមទឹកស្អាត			60,240,000
2	Cashing Ring (បូមទឹកស្អាត180KW)	កំប្លេ	1	12,000,000
3	Cashing Ring (បូមទឹកស្អាត320KW)	កំប្លេ	1	14,000,000
4	Vacuum Pump,380VAC, 2.2KW	កំប្លេ	1	16,000,000
5	Gland Packing(19x19)mm	ម៉ែត្រ	30	10,440,000
6	Gland Packing(16x16)mm	ម៉ែត្រ	30	7,800,000
គ	ឧបករណ៍អគ្គិសនី			335,040,000
7	Motor Protection Relay (3E Relay)	-	2	14,000,000
8	Capacitor សម្រាប់បូមទឹកស្អាត	-	1	18,000,000
9	Capacitor សម្រាប់បូមទឹកល្អក់	-	1	18,000,000
10	Reactor សម្រាប់បូមទឹកស្អាត	-	1	15,000,000
11	Reactor សម្រាប់បូមទឹកល្អក់	-	1	15,000,000
12	Water Detect Sensor Transmitter	-	1	3,000,000
13	Differential Pressure Transmitter	-	2	164,000,000
14	VSD for Air Blower	-	1	22,000,000
15	Relay(ទូH72,H75,HA22,HA21)	-	4	2,400,000
16	Relay(ទូH72,H75,HA22,HA21)	-	2	1,200,000
17	Relay(ទូH72,H75,HA22,HA21)	-	2	1,600,000
18	Relay(ទូH16)	-	2	1,200,000
19	Relay(ទូH16)	-	1	600,000
20	Relay(ទូH 8 x 2)	-	2	1,600,000
21	Relay(ទូH 8 x 2)	-	2	1,600,000
22	Solenoid Valve for Distribution Pump	-	1	520,000
23	Solenoid Valve for Vacuum Pump	-	1	520,000
24	PLC សម្រាប់ប្រព័ន្ធលាងអាងចម្រោះថ្មី(19-20)	-	1	40,000,000
25	Card for Flow Meter,EE PROM	-	1	14,000,000
26	ឧបករណ៍វាស់រំញ័រ	-	1	800,000
II	រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រោយចង្វារ			822,639,760
ក	គ្រឿងបន្លាស់បូមទឹកទន្លេ			94,519,760
1	Shaft Sleeve Part Code: 139930240	វាយ	2	16,800,000
2	Shaft Sleeve Part Code: 139896240	វាយ	5	10,080,000
3	Shaft Sleeve Part Code: 139892240	វាយ	2	12,600,000
4	Bearing Spider for Pump, Order No 7C-0964	វាយ	2	14,850,400
5	Intermediate Enclosing Tube for Pump	វាយ	2	9,600,000
6	Intermediate shaft for Pump	វាយ	2	17,200,000



7	Bearing Spider for Pump, Part Code:139886106	រាយ	2	13,389,360
២	ប្រព័ន្ធបូមទឹកស្អាត			32,000,000
8	Vacuum Pump,400V, 2.2KW. 2850L/min	កំប្លេ	1	32,000,000
គ	ប្រព័ន្ធរត្នុធាតុដើម			28,120,000
9	Measuring Glass 12.5118-403	រាយ	1	7,120,000
10	Connection Valve 547-6812	រាយ	2	21,000,000
ឃ	ឧបករណ៍អគ្គិសនី			668,000,000
11	VSD, ACS 600 (បូមទឹកល្អក់)	កំប្លេ	1	48,000,000
12	Auma Electro Magnetic Flow Water forORV	កំប្លេ	2	64,000,000
13	Amplifier PMAG 53(ទឹកល្អក់)	កំប្លេ	1	6,000,000
14	Ampligier PROMAG 33 (ទឹកស្អាត)	កំប្លេ	1	12,000,000
15	Ultrasonic Level transmitter +Sensor	កំប្លេ	1	14,000,000
16	VSD, ACS 800 - 01 (ទឹកល្អក់)	កំប្លេ	1	120,000,000
17	VSD, ACS 800 - 02 (ទឹកស្អាត)	កំប្លេ	1	200,000,000
18	VCB 22KV ទូរមេ	កំប្លេ	1	48,000,000
19	Power block BV,WV	កំប្លេ	1	13,000,000
20	Transformer 250kVA/22KV/0.4kV	កំប្លេ	1	123,000,000
21	Soft starter (បូមទឹកស្អាត)	កំប្លេ	1	20,000,000
III	រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធន			8,205,600,000
ក	ប្រព័ន្ធបូមទឹកល្អក់			188,000,000
1	Gasket for Penstock in Intake Well	កំប្លេ	2	4,000,000
2	Gland Packing Lattyflon4789,15mm(TRES0905)	ម៉ែត្រ	20	4,000,000
3	Ball Bearing(FAG,SKF,SNR3x7319BDT)	រាយ	6	27,000,000
4	Wearing Ring(PEME GOURDIN)	រាយ	2	32,000,000
5	AR1 Bearing (PEME GOURDIN)	រាយ	26	83,000,000
6	Shaft Sleeve (PEME GOURDIN)	រាយ	10	22,000,000
7	Shaft Sleeve Under Packing (PEME GOURDIN)	រាយ	4	9,000,000
8	Bolt & Joint Kit for flexacier size9004(G110675)	កំប្លេ	2	1,000,000
9	Spring Coupling for Flexacier size9004(SPRINGG9004)	កំប្លេ	2	6,000,000
២	ប្រព័ន្ធរត្នុធាតុដើម			7,380,000,000
10	ម៉ាស៊ីនផលិតក្លរីនី	កំប្លេ	5	7,380,000,000
ឃ	ឧបករណ៍អគ្គិសនី			637,600,000
11	VSD (ទឹកល្អក់)	កំប្លេ	1	200,000,000
12	Flow Plant T	កំប្លេ	4	8,000,000
13	3 Phase Monitoring Relay	កំប្លេ	1	6,000,000
14	Level Transmitter+Sensor+wifi transmitter	កំប្លេ	1	16,000,000
15	Thermal Relay	កំប្លេ	1	1,200,000
16	Thermistor Relay	កំប្លេ	5	10,000,000
17	VSD (ទឹកស្អាត)	កំប្លេ	1	280,000,000
18	SCREW FUSE(VFD)	កំប្លេ	3	4,800,000
19	Auma Controller (24V)	កំប្លេ	1	10,000,000
20	Auma Controller (4-20 MA)(ORV)	កំប្លេ	1	10,000,000
21	Line/Drop Repeater Phase I	កំប្លេ	1	16,000,000





22	VARMECA 33T 550	កំប្លោ	2	24,000,000
23	Soleniod Valve 10 Bar	កំប្លោ	10	4,000,000
24	Level Trasmmitter+Sensor	កំប្លោ	1	17,000,000
25	Screen Wall display	កំប្លោ	1	12,000,000
26	Amplifier for wall display	កំប្លោ	1	6,000,000
27	Display PIC 101	កំប្លោ	2	1,200,000
28	Load Cell Trasmmitter	កំប្លោ	1	8,000,000
29	Load Cell Sensor	កំប្លោ	1	3,400,000
IV	ប្រព័ន្ធ SCADA			62,100,000
1	CPU Module	កំប្លោ	1	6,000,000
2	Amplifier Card	កំប្លោ	1	8,000,000
3	Level Transmitter	កំប្លោ	1	10,000,000
4	Pressur Transmitter	កំប្លោ	1	5,000,000
5	Digital Input	កំប្លោ	1	3,000,000
6	Tranceiver (Icom)	កំប្លោ	1	12,000,000
7	Power Card	កំប្លោ	1	3,000,000
8	Presure Transmitter	កំប្លោ	1	3,000,000
9	Tube Printer	កំប្លោ	1	4,000,000
10	Digital Display	កំប្លោ	1	2,100,000
11	PLC Modul For Comminunication	កំប្លោ	1	6,000,000
V	ប្រព័ន្ធផលិតក្លឹវ			567,000,000
1	Water Softeners	រាយ	1	5,000,000
2	Sentry Pulsation Surge Control	រាយ	1	6,000,000
3	Schmearsel Protect (ភាត)	រាយ	1	15,000,000
4	Allen-Bradly (Control PLC)	រាយ	1	20,000,000
5	Fuse 3P A-B 100-D140	រាយ	1	1,000,000
6	PLAST_O_MATIC	រាយ	1	2,000,000
7	TIME MARK CORPORATION	រាយ	1	20,000,000
8	PULS	រាយ	1	8,000,000
9	MCCB For OSG	រាយ	1	20,000,000
10	PHONENIX CONTACT VALVETRAB (ភាត)	រាយ	1	24,000,000
11	PLAST_O_MATIC VALVES INC	រាយ	1	22,000,000
12	Cell of OSG	រាយ	1	400,000,000
13	Sensor for Chlorine	គ្រឿង	1	12,000,000
14	Cell of OSG	គ្រឿង	1	12,000,000
VI	ឧបករណ៍ Glassware			194,394,840
1	Dr 3900™ Spectrophotometer	កំប្លោ	1	18,450,000
2	Conductivity	កំប្លោ	1	3,696,000
3	Pocket Colorimeter II, Chlorine	កំប្លោ	2	6,400,000
4	5cm Rectangular Quartz,50mm Pathlength Cell	រាយ	1	2,331,000
5	Square Glass,25ml mathched pair	pk/2	3	2,520,000
6	Micropipette research (1ml to 10ml) Eppendorf	កំប្លោ	2	4,704,000
7	Filters,Glass Microfiber GF/F(47mm diameter circles)	100/Pk	16	6,422,240



8	Incubator, Water Bath	វាយ	1	22,960,000
9	Filtration Assemblies, Graduated Glass	វាយ	1	4,120,000
10	Pump, Vacuum Pressure, Large, No oil	វាយ	1	6,150,000
11	Furnace, Muffle	វាយ	1	11,890,000
12	Turbidity Sensor	កំប្លែ	2	29,400,000
13	pH Sensor	កំប្លែ	4	10,920,000
14	Residual Chlorine Sensor	កំប្លែ	2	21,000,000
15	Conductivity Sensor	កំប្លែ	2	7,560,000
16	Dissolved Oxygen Sensor	កំប្លែ	2	9,240,000
17	Transmitter	កំប្លែ	2	12,000,000
18	Beaker,Squat Form, Polypropylene (250ml)	6/PK	3	984,000
19	Square Glass,10ml mathched pair	pk/2	4	4,317,600
20	Press regulating valve	-	2	4,000,000
21	Platinum Series pH Electrode with Temperature Probe (for use with sension pH meters)	វាយ	2	5,330,000





៣. ឧបករណ៍ទ្រទ្រង់គម្រោង

បរិយាយ		ឯកតា	បរិមាណ	តំលៃសរុបរួម
				11,977,356,346
I	កុំព្យូទ័រ និងសម្ភារបរិក្ខារ			361,415,000
1	កុំព្យូទ័រ Desktop	គ្រឿង	15	98,400,000
2	កុំព្យូទ័រ Laptop	គ្រឿង	11	90,200,000
3	ម៉ាស៊ីនបោះពុម្ព	គ្រឿង	31	164,615,000
4	ម៉ាស៊ីនថតចម្លង	គ្រឿង	1	8,200,000
II	បរិក្ខារ Server			300,940,000
1	Core Switch (Server Room)	-	2	143,500,000
2	Switch Cisco	-	4	157,440,000
III	អជ្ញាប័ណ្ណ			562,520,000
1	Microsoft Licence (Windows, Office)	-	0	492,000,000
2	Anti virus	-	430	70,520,000
IV	ប្រព័ន្ធ SUM និង SPOT BILLING			1,599,000,000
A	SUMS			1,158,250,000
1	SUMs 2018 Version Upgrade and System Extension -Monthly Billing -Restructure Posting of Spot Billing -Improvise Webservice -GIS Intergration -Project Management	-	1	1,035,250,000
2	អាជ្ញាប័ណ្ណបន្ថែម	-	6	123,000,000
B	Spot Billing			440,750,000
1	-Upgrade and System Enhancement	-	1	328,000,000
2	-Android Device	-	50	82,000,000
3	-Handheld Spot Billing	-	5	10,250,000
4	-Mobile Printer	-	5	20,500,000
V	គ្រឿងសង្ហារឹមការិយាល័យ			171,802,937
1	កៅអីពូករិលមានភ្នាក់ដៃ បង្អែកខ្ពស់	រាយ	1	1,650,000
2	កៅអីពូករិលមានភ្នាក់ដៃ បង្អែកខ្ពស់	រាយ	5	6,000,000
3	កៅអីពូករិលមានភ្នាក់ដៃ បង្អែកខ្ពស់	រាយ	8	6,000,000
4	កៅអីពូករិលមានភ្នាក់ដៃ បង្អែកខ្ពស់	រាយ	12	9,600,000
5	កៅអីពូករិលដៃដៃកម្ពុជានាមានភ្នាក់ដៃ	រាយ	42	25,200,000
6	កៅអីសំរាប់ទទួលភ្ញៀវ រឹងចាំ	ឈុត	5	1,089,000
7	កៅអីទទួលភ្ញៀវ បន្ទប់អគ្គនាយករង	រាយ	2	2,160,000



8	កៅអីបន្ទប់ប្រជុំនាយកដ្ឋាន	រាយ	22	17,600,000
9	កៅអីបេឡា	រាយ	5	800,000
10	តុការិយាល័យមានកែងថត 02ជួរ	រាយ	4	6,600,000
11	តុប្រជុំវែងជើងដែកបត់បាន	រាយ	12	8,400,000
12	តុប្រជុំវែងរាងពងក្រពើ	រាយ	1	2,000,000
13	ទូដាក់ឯកសារដែកបញ្ជូរ (1,8mX0,92mX0,40m)	លុត	7	11,480,000
14	ទូដាក់ឯកសារផ្នែកដែក(0.90mx1.2mx0.4m)	លុត	1	1,250,000
15	ទូដែកសម្រាប់ដាក់សម្ភារជាងជួសជុល	លុត	1	1,400,000
16	ទូឈើដាក់ឯកសារ (4mX2.5mX0,40m)	លុត	2	10,000,000
17	សាឡុងទទួលភ្ញៀវ	លុត	1	10,000,000
18	ទូទឹកកកតូច(100លីត្រ)	គ្រឿង	2	1,700,000
19	ទូចុចទឹកក្តៅ-ត្រជាក់	គ្រឿង	2	1,300,000
20	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 1.00 HP	គ្រឿង	1	1,886,000
21	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 1.50 HP	គ្រឿង	3	18,501,000
22	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 2 HP	គ្រឿង	1	3,993,000
23	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 2.50 HP	គ្រឿង	1	4,773,937
24	ម៉ាស៊ីនរាប់លុយ	រាយ	1	600,000
25	ឧបករណ៍វាស់ប្រវែង (Laser)	រាយ	1	1,200,000
26	ឧបករណ៍វាស់សំពាធ (Laser)	រាយ	1	8,000,000
27	ឧបករណ៍វាស់ស្ទង់លោហៈក្នុងបេតុង D-Tect 150 CNT (Bosch) Concrete detection machine wall finding wall Scanners.	រាយ	1	3,600,000
28	ឧបករណ៍ធ្វើសៀវភៅ IBIVO AG Seestrasse 346 Type A4-PB	រាយ	1	1,200,000
29	ម៉ាស៊ីនគិតលេខ (ប្រភេទ ALGEBRA FX 2.0 PLUS)	រាយ	1	320,000
30	ទូទស្សន៍ (Smart TV 42អ៊ុញ)	គ្រឿង	1	2,900,000
31	កង្ហាបិតខ្យល់	រាយ	1	600,000
VI	សម្ភារសំរាប់តភ្ជាប់សម្រាប់ការងារថែទាំជួសជុលប្រព័ន្ធផលិតកម្ម			1,321,897,689
1	សំបុកថែទាំ និងជួសបណ្តាញមេ	-		1,249,011,447
2	សំបុកថែទាំ និងជួសបណ្តាញចូលផ្ទះ	-		55,501,323
3	សម្ភារជួសជុលនាឡិកា	-		17,384,919
VII	មធ្យោបាយការដ្ឋាន			2,255,015,400
1	ម៉ាស៊ីនអ៊ុត Electro Fusion	គ្រឿង	6	148,092,000
2	ម៉ាស៊ីនអ៊ុត Butt Welding (63-315)	គ្រឿង	4	277,258,400



3	ម៉ាស៊ីនភ្លើង (25KA)	គ្រឿង	1	69,000,000
4	ម៉ាស៊ីនកាត់បេតុង និងថ្នល់កៅស៊ូ	គ្រឿង	4	68,000,000
5	ម៉ាស៊ីនភ្លើងហ្វាដ	កំប្លោ	2	24,000,000
6	ឧបករណ៍រកបំពង់	គ្រឿង	1	28,000,000
7	ឧបករណ៍រករ៉ាន	គ្រឿង	3	23,370,000
8	ប៉ូស្ត្រីផ្សាធំ (ផ្សា និងកាត់) MODEL DY250	គ្រឿង	1	4,000,000
9	Rammer Compact ម៉ាស៊ីនបុកបង្ហាប់ (MT65)	គ្រឿង	20	254,000,000
10	Vibrator ម៉ាស៊ីនពង្រាបខ្សាច់	គ្រឿង	5	60,000,000
11	ឧបករណ៍រកខ្សែភ្លើងនៅក្រោមដី	រាយ	5	297,275,000
12	ម៉ាស៊ីនបាញ់លាងសម្អាតការដ្ឋាន និងទុយេក្លាប់	កំប្លោ	2	47,140,000
13	ខ្សែសម្គាល់សុវត្ថិភាពបំពង់ (Warning Tape) (1ជុំ = 1,200ម)	ជុំ	170	170,000,000
14	កាំបិតកាត់បំពង់ PE ទំហំ 90mm ដល់ 225mm	រាយ	10	130,790,000
15	នាឡិកាវាស់បរិមាណទឹកបង្ហូរ (Water Flow) (20mm-500mm)	រាយ	1	60,000,000
16	ម៉ាស៊ីនភ្លើង SH700DX, 5KWA	គ្រឿង	7	88,970,000
17	ម៉ូទ័របុកបេតុង	គ្រឿង	5	17,425,000
18	ម៉ូទ័របូមទឹក 220v/2kw ប្រភេទ submersible	គ្រឿង	5	6,970,000
19	ម៉ាស៊ីនកាត់បំពង់ដែកប្រើឌីសស្នូតធំ(350មម)	គ្រឿង	7	22,960,000
20	ម៉ូទ័រកាត់បំពង់ដែកប្រើឌីសស្នូតតូច(180មម)	គ្រឿង	10	11,480,000
21	ម៉ាស៊ីនសំលៀងបំពង់ដែកប្រើខ្យល់	គ្រឿង	1	7,790,000
22	របារដែកស្តាប់ទឹកឆ្ងាយ(Listening Bar)	គ្រឿង	10	12,710,000
23	ម៉ូទ័រស្វ័យបេតុងស្រាវជ្រាវទឹកឆ្ងាយ	គ្រឿង	6	13,284,000
24	ម៉ាស៊ីនកាត់បំពង់ដែកប្រើច្រវ៉ាក់	គ្រឿង	1	73,800,000
25	ម៉ាស៊ីនកាត់បេតុង(ផ្នែកកាត់៣៥០មម)	គ្រឿង	1	24,600,000
26	កៅឡាក់យោងទំនង ៣តោន (ជប៉ុន)	គ្រឿង	7	7,175,000
27	ម៉ូទ័របូមទឹក380V, Submersible Pump	គ្រឿង	2	7,790,000
28	កាំបិតកាត់បំពង់(ទំហំ ៦៣មម- ២២៥មម)	គ្រឿង	4	45,920,000



29	ម៉ាស៊ីនបុកបង្ហាប់ដី (Compactor)	ត្រៀម	2	24,600,000
30	ម៉ាស៊ីនពង្រាបដី (Rammer)	ត្រៀម	2	32,800,000
31	ម៉ាស៊ីនផ្សារដែក	ត្រៀម	1	1,845,000
32	ម៉ូទ័រចាញ់ខ្យល់ចូលក្នុងប្រអប់ (ភ្ជាប់ទុយោសំពត់)	ត្រៀម	4	13,120,000
33	ម៉ាស៊ីនចាញ់ទឹកសំអាតការដ្ឋាន និងទុយោភ្ជាប់	ត្រៀម	1	3,690,000
34	ឧបករណ៍ចោះបំពង់ដែក	ត្រៀម	2	2,870,000
35	GPS	ត្រៀម	12	8,856,000
36	ម៉ាស៊ីនបុកបេតុង	ត្រៀម	1	1,435,000
37	អេឡិចត្រូទ័រ	ត្រៀម	1	164,000,000
VIII	រថយន្ត និងត្រៀមចក្រការដ្ឋាន			5,405,820,000
1	រថយន្តបំរើការដ្ឋាន Pick up Double Cabin, 6seat, 4door	ត្រៀម	11	1,488,300,000
2	រថយន្តបែន 7ម3	ត្រៀម	3	1,110,000,000
3	អេស្តារ៉ាទ័រកង់ច្រវាក់ដែក(0.7ម3)	ត្រៀម	2	1,407,120,000
4	ប៊ុលឌូស័រ(D2 សារ៉ាង5)	ត្រៀម	1	344,400,000
5	រថយន្តដឹកសម្ភារ (3.5តោន)	ត្រៀម	1	216,000,000
6	វ៉ែនឡូ 2m3	ត្រៀម	1	590,000,000
7	រ៉ូឡូ ទម្ងន់ 4តោន	ត្រៀម	1	250,000,000





៤. ថែទាំការសំណង់ស៊ីវិល

ល.រ	មរិយាយ	ឯកតា	មរិមាណ	សរុបរួម
				3,059,670,900
1	គម្រោងសាងសង់ឃ្នាំងដាក់សម្ភារនៅរោងចក្រនិរោធន៍ទំហំ (20មx30ម)	កន្លែង	1	393,600,000
2	គម្រោងសាងសង់អគារអាជីវកម្មថ្មីចំនួន០៣ជាន់(ទំហំ១២ម x១៨.៥ម)	កន្លែង	1	1,377,600,000
3	គម្រោងសាងសង់អគារបង់ប្រាក់នៅក្រុងតាខ្មៅ(ជាន់ផ្ទាល់ដី)(ផ្ទៃសរុប=140m ²)	កន្លែង	1	200,900,000
4	គម្រោងសាងសង់ឡៅត្រឡប់ត្រឡាតនៅក្នុងឃ្នាំង-A ក្នុងរោងចក្រភូមិព្រែក(ទំហំ5mx23m) និងធ្វើទូចំនួន32គ្រឿង។	កន្លែង	1	184,582,000
5	សិក្សាស្ថានភាពដីបាតទន្លេមុខស្ថានីយ៍បូមទឹកក្តីតាកុយ	កន្លែង	1	200,000,000
6	ចាក់ថ្មការពារបំពង់នាំទឹកចូលអណ្តូងស្ថានីយ៍បូមទឹកក្តីតាកុយ	កន្លែង	1	320,000,000
7	គម្រោងសាងសង់ឃ្នាំងD សម្រាប់ដាក់បំពង់ PE (ទំហំ13.3ម x60ម)នៅទល់មុខឃ្នាំងដាក់វត្ថុធាតុដើម	កន្លែង	1	157,046,400
8	កែសម្រួលបន្ទប់ពិសោធន៍(រ.ច ភូមិព្រែក)	កន្លែង	1	40,000,000
9	កែសម្រួលបន្ទប់មន្ទីពិសោធន៍(រ.ច និរោធន៍)	កន្លែង	1	60,000,000
10	កែសម្រួល និងធ្វើរូបសំណាក់តាងបន្ថែមនិរោធន៍ជំហានទី២	កន្លែង	1	35,000,000
11	កែសម្រួលបន្ទប់ម៉ាស៊ីនផលិតក្លរីន	កន្លែង	1	40,000,000
12	គម្រោងធ្វើរបងបន្ទារលូសជុំវិញដីស្ថានីយ៍បូមទឹកល្អក់បាក់ខែង(ប្រវែង355ម)	កន្លែង	1	50,942,500



៥. បំណែងចែកប្រភពថវិកាវិនិយោគ ឆ្នាំ២០១៨

ល.រ	បរិយាយ	ឯកតា	ឆមាសទី១		ឆមាសទី២		សរុប
			តម្លៃសរុប (រៀល)		តម្លៃសរុប (រៀល)		
			AFD	រ.ទ.ស.ភ	AFD	រ.ទ.ស.ភ	
ក	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		43,752,882,600	43,587,959,055	40,829,980,800	33,218,004,959	<u>152,388,827,414</u>
I	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		21,316,720,000	19,142,080,000	21,316,720,000	19,142,080,000	<u>80,917,600,000</u>
1	សាងសង់រោងចក្រផលិតទឹកស្អាត ចំការមនសមត្ថភាព 52.000ម ^៣ /ថ្ងៃ	52,000 ម ^៣ /ថ្ងៃ	20,074,420,000	7,662,080,000	20,074,420,000	7,662,080,000	55,473,000,000
2	ទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យការងារ សាងសង់ រោងចក្រចំការមន	52,000 ម ^៣ /ថ្ងៃ	1,242,300,000	-	1,242,300,000	-	2,484,600,000
3	ទូទាត់បញ្ចប់អាជ្ញាប័ណ្ណពីក្រុមហ៊ុនឯក ជន (ឧកញ៉ា កុក អាន)	-	-	11,480,000,000	-	11,480,000,000	22,960,000,000
II	ការងារ GIS និង Sense Water			457,050,000		457,050,000	<u>914,100,000</u>
4	ការងារថែទាំ និង update កម្មវិធី KISS (ប្រព័ន្ធ GIS)	-	-	51,250,000	-	51,250,000	102,500,000
5	ធ្វើបច្ចុប្បន្នភាពរូបភាពផ្កាយរណប (Saellite Image) (ក្រុងភ្នំពេញ និងតាខ្មៅ) (ប្រព័ន្ធ GIS)	-	-	104,550,000	-	104,550,000	209,100,000
6	ប្រព័ន្ធ Sense Water និង FastTool (ថែទាំ និង update ប្រព័ន្ធ Sense Water និង FastTool)	-	-	51,250,000	-	51,250,000	102,500,000
7	ការងារគូសបណ្តាញនាឡិកាស្ទង់អតិថិ ជន 300,000ប.ណ	-	-	250,000,000	-	250,000,000	500,000,000
III	ពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម		22,436,162,600	14,988,829,055	19,513,260,800	13,618,874,959	<u>70,557,127,414</u>
8	ដាក់បំពង់មេ និងបំពង់ចែកចាយទឹក	250 គ.ម	21,729,762,600	13,625,138,055	18,806,860,800	12,255,183,959	66,416,945,414
9	តំលើងរឹងទូសទំហំ៦៥មម-១០០មម	14 កន្លែង	25,600,000	180,320,000	25,600,000	180,320,000	411,840,000
10	តំលើងរឹងទូស២០០មម	8 កន្លែង	28,800,000	110,160,000	28,800,000	110,160,000	277,920,000
11	តំលើងប្រអប់វ៉ានធំៗ	6 កន្លែង	450,000,000	255,240,000	450,000,000	255,240,000	1,410,480,000
12	តំលើង Chamber Wash Out	8 កន្លែង	64,000,000	220,320,000	64,000,000	220,320,000	568,640,000
13	តំលើង បង្គោលអគ្គីភ័យ	30 កន្លែង	138,000,000	60,651,000	138,000,000	60,651,000	397,302,000
14	តំលើងទូរ Data Log	60 កន្លែង	-	537,000,000	-	537,000,000	1,074,000,000
ខ	ផែនការប្រព័ន្ធផ្គត់ផ្គង់ទឹក			10,257,814,600			<u>10,257,814,600</u>
I	រោងចក្រប្រព្រឹត្តកម្មទឹកស្អាតកម្រិត			406,080,000			<u>406,080,000</u>
ក	ប្រព័ន្ធរត្តនាគុណ			10,800,000			10,800,000
1	Double Flange Ball Valve uPVC, DN 80	រាយ	-	10,800,000	-	-	10,800,000



ខ	ប្រព័ន្ធបូមទឹកស្អាត			60,240,000			60,240,000
2	Cashing Ring (បូមទឹកស្អាត180KW)	កំប្លេ	-	12,000,000	-	-	12,000,000
3	Cashing Ring (បូមទឹកស្អាត320KW)	កំប្លេ	-	14,000,000	-	-	14,000,000
4	Vacuum Pump,380VAC, 2.2KW	កំប្លេ	-	16,000,000	-	-	16,000,000
5	Gland Packing(19x19)mm	ម៉ែត្រ	-	10,440,000	-	-	10,440,000
6	Gland Packing(16x16)mm	ម៉ែត្រ	-	7,800,000	-	-	7,800,000
គ	ឧបករណ៍អគ្គិសនី			335,040,000			335,040,000
7	Motor Protection Relay (3E Relay)	-	-	14,000,000	-	-	14,000,000
8	Capacitor សម្រាប់បូមទឹកស្អាត	-	-	18,000,000	-	-	18,000,000
9	Capacitor សម្រាប់បូមទឹកល្អក់	-	-	18,000,000	-	-	18,000,000
10	Reactor សម្រាប់បូមទឹកស្អាត	-	-	15,000,000	-	-	15,000,000
11	Reactor សម្រាប់បូមទឹកល្អក់	-	-	15,000,000	-	-	15,000,000
12	Water Detect Sensor Transmitter	-	-	3,000,000	-	-	3,000,000
13	Differential Pressure Transmitter	-	-	164,000,000	-	-	164,000,000
14	VSD for Air Blower	-	-	22,000,000	-	-	22,000,000
15	Relay(ទូH72,H75,HA22,HA21)	-	-	2,400,000	-	-	2,400,000
16	Relay(ទូH72,H75,HA22,HA21)	-	-	1,200,000	-	-	1,200,000
17	Relay(ទូH72,H75,HA22,HA21)	-	-	1,600,000	-	-	1,600,000
18	Relay(ទូH16)	-	-	1,200,000	-	-	1,200,000
19	Relay(ទូH16)	-	-	600,000	-	-	600,000
20	Relay(ទូH 8 x 2)	-	-	1,600,000	-	-	1,600,000
21	Relay(ទូH 8 x 2)	-	-	1,600,000	-	-	1,600,000
22	Solenoid Valve for Distribution Pump	-	-	520,000	-	-	520,000
23	Solenoid Valve for Vacuum Pump	-	-	520,000	-	-	520,000
24	PLC សម្រាប់ប្រព័ន្ធលាងអាង ច្រោះថ្មី(19-20)	-	-	40,000,000	-	-	40,000,000
25	Card for Flow Meter,EE PROM	-	-	14,000,000	-	-	14,000,000
26	ឧបករណ៍វាស់រំញ័រ	-	-	800,000	-	-	800,000
II	រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រោយចង្វារ			822,639,760			822,639,760
ក	គ្រឿងបន្លាស់បូមទឹកទន្លេ			94,519,760			94,519,760
1	Shaft Sleeve Part Code: 139930240	វាយ	-	16,800,000	-	-	16,800,000
2	Shaft Sleeve Part Code: 139896240	វាយ	-	10,080,000	-	-	10,080,000
3	Shaft Sleeve Part Code: 139892240	វាយ	-	12,600,000	-	-	12,600,000
4	Bearing Spider for Pump, Order No 7C-0964	វាយ	-	14,850,400	-	-	14,850,400
5	Intermediate Enclosing Tube for	វាយ	-	9,600,000	-	-	9,600,000



	Pump						
6	Intermediate shaft for Pump	វាយ	-	17,200,000	-	-	17,200,000
7	Bearing Spider for Pump, Part Code:139886106	វាយ	-	13,389,360	-	-	13,389,360
ខ	ប្រព័ន្ធបូមទឹកស្អាត			32,000,000			32,000,000
8	Vacuum Pump,400V, 2.2KW. 2850L/min	កំប្លេ	-	32,000,000	-	-	32,000,000
គ	ប្រព័ន្ធរត្នាតុរដឹម			28,120,000			28,120,000
9	Measuring Glass 12.5118-403	វាយ	-	7,120,000	-	-	7,120,000
10	Connection Valve 547-6812	វាយ	-	21,000,000	-	-	21,000,000
ឃ	ឧបករណ៍អគ្គិសនី			668,000,000			668,000,000
11	VSD, ACS 600 (បូមទឹកល្អក់)	កំប្លេ	-	48,000,000	-	-	48,000,000
12	Auma Electro Magnetic Flow Water forORV	កំប្លេ	-	64,000,000	-	-	64,000,000
13	Amplifier PMAG 53 (ទឹកល្អក់)	កំប្លេ	-	6,000,000	-	-	6,000,000
14	Amplifier PROMAG 33 (ទឹកស្អាត)	កំប្លេ	-	12,000,000	-	-	12,000,000
15	Ultrasonic Level transmitter +Sensor	កំប្លេ	-	14,000,000	-	-	14,000,000
16	VSD, ACS 800 - 01 (ទឹកល្អក់)	កំប្លេ	-	120,000,000	-	-	120,000,000
17	VSD, ACS 800 - 02 (ទឹកស្អាត)	កំប្លេ	-	200,000,000	-	-	200,000,000
18	VCB 22KV ទូរមេ	កំប្លេ	-	48,000,000	-	-	48,000,000
19	Power block BV,WV	កំប្លេ	-	13,000,000	-	-	13,000,000
20	Transformer 250kVA/22KV/0.4kV	កំប្លេ	-	123,000,000	-	-	123,000,000
21	Soft starter (បូមទឹកស្អាត)	កំប្លេ	-	20,000,000	-	-	20,000,000
III	រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ			8,205,600,000			8,205,600,000
ក	ប្រព័ន្ធបូមទឹកល្អក់			188,000,000			188,000,000
1	Gasket for Penstock in Intake Well	កំប្លេ	-	4,000,000	-	-	4,000,000
	Gland Parking Lattyflon4789,15mm(TRES0905)	ម៉ែត្រ	-	4,000,000	-	-	4,000,000
3	Ball Bearing(FAG,SKF,SNR3 x7319BDT)	វាយ	-	27,000,000	-	-	27,000,000
4	Wearing Ring(PEME GOURDIN)	វាយ	-	32,000,000	-	-	32,000,000
5	AR1 Bearing (PEME GOURDIN)	វាយ	-	83,000,000	-	-	83,000,000
6	Shaft Sleeve (PEME GOURDIN)	វាយ	-	22,000,000	-	-	22,000,000
7	Shaft Sleeve Under Packing (PEME GOURDIN)	វាយ	-	9,000,000	-	-	9,000,000
8	Bolt & Joint Kit for flexacier size9004(G110675)	កំប្លេ	-	1,000,000	-	-	1,000,000
9	Spring Coupling for Flexacier size9004(SPRINGG9004)	កំប្លេ	-	6,000,000	-	-	6,000,000
ខ	ប្រព័ន្ធរត្នាតុរដឹម			7,380,000,000			7,380,000,000
10	ម៉ាស៊ីនផលិតក្លរីនី	កំប្លេ	-	7,380,000,000	-	-	7,380,000,000
ឃ	ឧបករណ៍អគ្គិសនី			637,600,000			637,600,000





11	VSD (ទឹកល្អក់)	កំប្លោ	-	200,000,000	-	-	200,000,000
12	Flow Plant T	កំប្លោ	-	8,000,000	-	-	8,000,000
13	3 Phase Monitoring Relay	កំប្លោ	-	6,000,000	-	-	6,000,000
14	Level Transmitter+Sensor+wifi transmitter	កំប្លោ	-	16,000,000	-	-	16,000,000
15	Thermal Relay	កំប្លោ	-	1,200,000	-	-	1,200,000
16	Thermistor Relay	កំប្លោ	-	10,000,000	-	-	10,000,000
17	VSD (ទឹកស្អាត)	កំប្លោ	-	280,000,000	-	-	280,000,000
18	SCREW FUSE(VFD)	កំប្លោ	-	4,800,000	-	-	4,800,000
19	Auma Controller (24V)	កំប្លោ	-	10,000,000	-	-	10,000,000
20	Auma Controller (4-20 MA) (ORV)	កំប្លោ	-	10,000,000	-	-	10,000,000
21	Line/Drop Repeater Phase I	កំប្លោ	-	16,000,000	-	-	16,000,000
22	VARMECA 33T 550	កំប្លោ	-	24,000,000	-	-	24,000,000
23	Solenoid Valve 10 Bar	កំប្លោ	-	4,000,000	-	-	4,000,000
24	Level Trasmmitter+Sensor	កំប្លោ	-	17,000,000	-	-	17,000,000
25	Screen Wall display	កំប្លោ	-	12,000,000	-	-	12,000,000
26	Amplifier for wall display	កំប្លោ	-	6,000,000	-	-	6,000,000
27	Display PIC 101	កំប្លោ	-	1,200,000	-	-	1,200,000
28	Load Cell Trasmmitter	កំប្លោ	-	8,000,000	-	-	8,000,000
29	Load Cell Sensor	កំប្លោ	-	3,400,000	-	-	3,400,000
IV	ប្រព័ន្ធ SCADA			62,100,000			62,100,000
1	CPU Module	កំប្លោ	-	6,000,000	-	-	6,000,000
2	Amplifier Card	កំប្លោ	-	8,000,000	-	-	8,000,000
3	Level Transmitter	កំប្លោ	-	10,000,000	-	-	10,000,000
4	Pressur Transmitter	កំប្លោ	-	5,000,000	-	-	5,000,000
5	Digital Input	កំប្លោ	-	3,000,000	-	-	3,000,000
6	Tranceiver (Icom)	កំប្លោ	-	12,000,000	-	-	12,000,000
7	Power Card	កំប្លោ	-	3,000,000	-	-	3,000,000
8	Presure Transmitter	កំប្លោ	-	3,000,000	-	-	3,000,000
9	Tube Printer	កំប្លោ	-	4,000,000	-	-	4,000,000
10	Digital Display	កំប្លោ	-	2,100,000	-	-	2,100,000
11	PLC Modul For Comminunication	កំប្លោ	-	6,000,000	-	-	6,000,000
V	ប្រព័ន្ធផលិតក្តី			567,000,000			567,000,000
1	Water Softeners	វាយ	-	5,000,000	-	-	5,000,000
2	Sentry Pulsation Surge Control	វាយ	-	6,000,000	-	-	6,000,000
3	Schmearsel Protect (ភាតិ)	វាយ	-	15,000,000	-	-	15,000,000
4	Allen-Bradly (Control PLC)	វាយ	-	20,000,000	-	-	20,000,000
5	Fuse 3P A-B 100-D140	វាយ	-	1,000,000	-	-	1,000,000
6	PLAST_O_MATIC	វាយ	-	2,000,000	-	-	2,000,000
7	TIME MARK CORPORATION	វាយ	-	20,000,000	-	-	20,000,000
8	PULS	វាយ	-	8,000,000	-	-	8,000,000





9	MCCB For OSG	រាយ	-	20,000,000	-	-	20,000,000
10	PHONENIX CONTACT VALVETRAB (ភាតិ)	រាយ	-	24,000,000	-	-	24,000,000
11	PLAST_O_MATIC VALVES INC	រាយ	-	22,000,000	-	-	22,000,000
12	Cell of OSG	រាយ	-	400,000,000	-	-	400,000,000
13	Sensor for Chlorine	គ្រឿង	-	12,000,000	-	-	12,000,000
14	Cell of OSG	គ្រឿង	-	12,000,000	-	-	12,000,000
VI	ឧបករណ៍ Glassware			194,394,840			194,394,840
1	Dr 3900™ Spectrophotometer	កំប្លោក	-	18,450,000	-	-	18,450,000
2	Conductivity	កំប្លោក	-	3,696,000	-	-	3,696,000
3	Pocket Colorimeter II, Chlorine	កំប្លោក	-	6,400,000	-	-	6,400,000
4	5cm Rectangular Quartz,50mm Pathlength Cell	រាយ	-	2,331,000	-	-	2,331,000
5	Square Glass,25ml mathched pair	pk/2	-	2,520,000	-	-	2,520,000
6	Micropipette research (1ml to 10ml) Eppendorf	កំប្លោក	-	4,704,000	-	-	4,704,000
7	Filters,Glass Microfiber GF/F(47mm diameter circles)	100/PK	-	6,422,240	-	-	6,422,240
8	Incubator, Water Bath	រាយ	-	22,960,000	-	-	22,960,000
9	Filtration Assemblies, Graduated Glass	រាយ	-	4,120,000	-	-	4,120,000
10	Pump, Vacuum Pressure, Large, No oil	រាយ	-	6,150,000	-	-	6,150,000
11	Furnace, Mufle	រាយ	-	11,890,000	-	-	11,890,000
12	Turbidity Sensor	កំប្លោក	-	29,400,000	-	-	29,400,000
13	pH Sensor	កំប្លោក	-	10,920,000	-	-	10,920,000
14	Residual Chlorine Sensor	កំប្លោក	-	21,000,000	-	-	21,000,000
15	Conductivity Sensor	កំប្លោក	-	7,560,000	-	-	7,560,000
16	Dissolved Oxygen Sensor	កំប្លោក	-	9,240,000	-	-	9,240,000
17	Transmitter	កំប្លោក	-	12,000,000	-	-	12,000,000
18	Beaker,Squat Form, Polypropylene (250ml)	6/PK	-	984,000	-	-	984,000
19	Square Glass,10ml mathched pair	pk/2	-	4,317,600	-	-	4,317,600
20	Press regulating valve	-	-	4,000,000	-	-	4,000,000
21	Platinum Series pH Electrode with Temperature Probe (for use with sension pH meters)	រាយ	-	5,330,000	-	-	5,330,000
គ	ឧបករណ៍ទ្រទ្រង់គំរោង			11,977,356,346			11,977,356,346
I	កុំព្យូទ័រ និងសម្ភារបរិក្ខារ			361,415,000			361,415,000
1	កុំព្យូទ័រ Desktop	គ្រឿង	-	98,400,000	-	-	98,400,000
2	កុំព្យូទ័រ Laptop	គ្រឿង	-	90,200,000	-	-	90,200,000
3	ម៉ាស៊ីនបោះពុម្ព	គ្រឿង	-	164,615,000	-	-	164,615,000



4	ម៉ាស៊ីនថតចម្លង	គ្រឿង	-	8,200,000	-	-	8,200,000
II	បរិក្ខារ Server			300,940,000			300,940,000
1	Core Switch (Server Room)	-	-	143,500,000	-	-	143,500,000
2	Switch Cisco	-	-	157,440,000	-	-	157,440,000
III	អជ្ញាប័ណ្ណ			562,520,000			562,520,000
1	Microsoft Licence (Windows, Office)	-	-	492,000,000	-	-	492,000,000
2	Anti virus	-	-	70,520,000	-	-	70,520,000
IV	ប្រព័ន្ធ SUM និង SPOT BILLING			1,599,000,000			1,599,000,000
A	SUMS		-	1,158,250,000	-	-	1,158,250,000
1	SUMs 2018 Version Upgrade and System Extension -Monthly Billing -Restructure Posting of Spot Billing -Improvise Webservice -GIS Intergration -Project Management	-	-	1,035,250,000	-	-	1,035,250,000
2	អាជ្ញាប័ណ្ណបន្ថែម	-	-	123,000,000	-	-	123,000,000
B	Spot Billing			440,750,000			440,750,000
1	-Upgrade and System Enhancement	-	-	328,000,000	-	-	328,000,000
2	-Android Device	-	-	82,000,000	-	-	82,000,000
3	-Handheld Spot Billing	-	-	10,250,000	-	-	10,250,000
4	-Mobile Printer	-	-	20,500,000	-	-	20,500,000
V	គ្រឿងសង្ហារឹមការិយាល័យ			171,802,937			171,802,937
1	កៅស៊ូកិលមានភ្នាក់ដៃ បង្អែកខ្ពស់	វាយ	-	1,650,000	-	-	1,650,000
2	កៅស៊ូកិលមានភ្នាក់ដៃ បង្អែកខ្ពស់	វាយ	-	6,000,000	-	-	6,000,000
3	កៅស៊ូកិលមានភ្នាក់ដៃ បង្អែកខ្ពស់	វាយ	-	6,000,000	-	-	6,000,000
4	កៅស៊ូកិលមានភ្នាក់ដៃ បង្អែកខ្ពស់	វាយ	-	9,600,000	-	-	9,600,000
5	កៅស៊ូកិលដើមដៃកម្ពុជាក្រហមភ្នាក់ដៃ	វាយ	-	25,200,000	-	-	25,200,000
6	កៅស៊ូសំរាប់ទទួលភ្ញៀវរង់ចាំ	ឈុត	-	1,089,000	-	-	1,089,000
7	កៅស៊ូទទួលភ្ញៀវ បន្ទប់អគ្គនាយករង	វាយ	-	2,160,000	-	-	2,160,000
8	កៅស៊ូបន្ទប់ប្រជុំនាយកដ្ឋាន	វាយ	-	17,600,000	-	-	17,600,000
9	កៅស៊ូបេឡា	វាយ	-	800,000	-	-	800,000
10	តុការិយាល័យមានកែងមិត 02ជួរ	វាយ	-	6,600,000	-	-	6,600,000
11	តុប្រជុំវែងដើមដៃកែងបត់បាន	វាយ	-	8,400,000	-	-	8,400,000
12	តុប្រជុំវែងរាងពងក្រពើ	វាយ	-	2,000,000	-	-	2,000,000
13	ទូដាក់ឯកសារដែកបញ្ជូរ (1,8mX0,92mX0,40m)	ឈុត	-	11,480,000	-	-	11,480,000
14	ទូដាក់ឯកសារដែកដែក(0.90mx1.2	ឈុត	-	1,250,000	-	-	1,250,000



	mx0.4m)						
15	ទូដៃកសម្រាប់ដាក់សម្ភារជាងជួសជុល	ឈុត	-	1,400,000	-	-	1,400,000
16	ទូឈើដាក់ឯកសារ (4mX2.5mX0,40m)	ឈុត	-	10,000,000	-	-	10,000,000
17	សាឡុងទទួលភ្ញៀវ	ឈុត	-	10,000,000	-	-	10,000,000
18	ទូទឹកកកតូច (100លីត្រ)	គ្រឿង	-	1,700,000	-	-	1,700,000
19	ទូចុចទឹកក្តៅ-ត្រជាក់	គ្រឿង	-	1,300,000	-	-	1,300,000
20	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 1.00 HP	គ្រឿង	-	1,886,000	-	-	1,886,000
21	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 1.50 HP	គ្រឿង	-	18,501,000	-	-	18,501,000
22	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 2 HP	គ្រឿង	-	3,993,000	-	-	3,993,000
23	ម៉ាស៊ីនត្រជាក់សន្សំអគ្គិសនី 2.50 HP	គ្រឿង	-	4,773,937	-	-	4,773,937
24	ម៉ាស៊ីនរាប់លុយ	រាយ	-	600,000	-	-	600,000
25	ឧបករណ៍វាស់ប្រវែង (Laser)	រាយ	-	1,200,000	-	-	1,200,000
26	ឧបករណ៍វាស់សំពាធ (Laser)	រាយ	-	8,000,000	-	-	8,000,000
27	ឧបករណ៍វាស់ស្ទង់លោហៈក្នុងបេតុង D-Tect 150 CNT (Bosch) Concrete detection machine wall finding wall Scanners.	រាយ	-	3,600,000	-	-	3,600,000
28	ឧបករណ៍ធ្វើសៀវភៅ IBIVO AG Seestrasse 346 Type A4-PB	រាយ	-	1,200,000	-	-	1,200,000
29	ម៉ាស៊ីនតិចលេខ (ប្រភេទ ALGEBRA FX 2.0 PLUS)	រាយ	-	320,000	-	-	320,000
30	ទូទស្សន៍ (Smart TV 42អ៊ុញ)	គ្រឿង	-	2,900,000	-	-	2,900,000
31	កង្ហារប៊ីតខ្យល់	រាយ	-	600,000	-	-	600,000
VI	សម្ភារសំរាប់តភ្ជាប់សម្រាប់ការងារថែទាំ ជួសជុលប្រព័ន្ធចែកចាយទឹក			1,320,843,009			1,321,897,689
1	សំបុកថែទាំ និងជួសជុលបណ្តាញមេ	-	-	1,247,956,767	-	-	1,249,011,447
2	សំបុកថែទាំ និងជួសជុលបណ្តាញចូលផ្ទះ	-	-	55,501,323	-	-	55,501,323
3	សម្ភារជួសជុលនាឡិកា	-	-	17,384,919	-	-	17,384,919
VII	មធ្យោបាយការដ្ឋាន			2,255,015,400			2,255,015,400
1	ម៉ាស៊ីនអ៊ុត Electro Fusion	គ្រឿង	-	148,092,000	-	-	148,092,000
2	ម៉ាស៊ីនអ៊ុត Butt Welding (63-315)	គ្រឿង	-	277,258,400	-	-	277,258,400
3	ម៉ាស៊ីនភ្លើង (25KA)	គ្រឿង	-	69,000,000	-	-	69,000,000
4	ម៉ាស៊ីនកាត់បេតុង និងថ្នល់កៅស៊ូ	គ្រឿង	-	68,000,000	-	-	68,000,000
5	ម៉ាស៊ីនភ្លើងហ្វាដ	កំប្លោ	-	24,000,000	-	-	24,000,000
6	ឧបករណ៍វាស់កំបាំង	គ្រឿង	-	28,000,000	-	-	28,000,000
7	ឧបករណ៍វាស់កំបាំង	គ្រឿង	-	23,370,000	-	-	23,370,000
8	ប៉ូស្តិ៍ផ្សាធំ (ផ្សា និងកាត់) MODEL DY250	គ្រឿង	-	4,000,000	-	-	4,000,000
9	Rammer Compact ម៉ាស៊ីនបុកបង្ហាប់ (MT65)	គ្រឿង	-	254,000,000	-	-	254,000,000
10	Vibrator ម៉ាស៊ីនពង្រាបខ្យាប់	គ្រឿង	-	60,000,000	-	-	60,000,000
11	ឧបករណ៍រកខ្សែភ្លើងនៅក្រោមដី	រាយ	-	297,275,000	-	-	297,275,000
12	ម៉ាស៊ីនបាញ់លាងសម្អាតការដ្ឋាន	កំប្លោ	-	47,140,000	-	-	47,140,000



	និងទុយេក្លាប់					
13	ខ្សែសម្គាល់សុវត្ថិភាពបំពង់ (Warning Tape) (1ជុំ = 1,200ម)	ជុំ	-	170,000,000	-	170,000,000
14	កាំបិតកាត់បំពង់ PE ទំហំ 90mm ដល់ 225mm	រាយ	-	130,790,000	-	130,790,000
15	នាឡិកាវាស់បរិមាណទឹកបង្ហូរ (Water Flow) (20mm-500mm)	រាយ	-	60,000,000	-	60,000,000
16	ម៉ាស៊ីនភ្លើង SH700DX, 5KWA	គ្រឿង	-	88,970,000	-	88,970,000
17	ម៉ូទ័របុកបេតុង	គ្រឿង	-	17,425,000	-	17,425,000
18	ម៉ូទ័របូមទឹក 220v/2kw ប្រភេទ submersible	គ្រឿង	-	6,970,000	-	6,970,000
19	ម៉ាស៊ីនកាត់បំពង់ដែកប្រើឌីស្កូតូម (3 50មម)	គ្រឿង	-	22,960,000	-	22,960,000
20	ម៉ូទ័រកាត់បំពង់ដែកប្រើឌីស្កូតូម (1 80មម)	គ្រឿង	-	11,480,000	-	11,480,000
21	ម៉ាស៊ីនសំលៀងបំពង់ដែកប្រើខ្យល់	គ្រឿង	-	7,790,000	-	7,790,000
22	របារដែកស្តាប់ទឹកឆ្ងាយ (Listening Bar)	គ្រឿង	-	12,710,000	-	12,710,000
23	ម៉ូទ័រស្វ័យប្រតិបត្តិស្រាវជ្រាវទឹកឆ្ងាយ	គ្រឿង	-	13,284,000	-	13,284,000
24	ម៉ាស៊ីនកាត់បំពង់ដែកប្រើច្រវ៉ាក់	គ្រឿង	-	73,800,000	-	73,800,000
25	ម៉ាស៊ីនកាត់បេតុង (ផ្នែកកាត់៣៥០មម)	គ្រឿង	-	24,600,000	-	24,600,000
26	កៅឡាក់យោងទំនង ៣តោន (ជប៉ុន)	គ្រឿង	-	7,175,000	-	7,175,000
27	ម៉ូទ័របូមទឹក380V, Submersible Pump	គ្រឿង	-	7,790,000	-	7,790,000
28	កាំបិតកាត់បំពង់(ទំហំ ៦៣មម- ២២៥មម)	គ្រឿង	-	45,920,000	-	45,920,000
29	ម៉ាស៊ីនបុកបង្គាប់ដី (Compactor)	គ្រឿង	-	24,600,000	-	24,600,000
30	ម៉ាស៊ីនពង្រាបដី (Rammer)	គ្រឿង	-	32,800,000	-	32,800,000
31	ម៉ាស៊ីនផ្សារដែក	គ្រឿង	-	1,845,000	-	1,845,000
32	ម៉ូទ័រចាញ់ខ្យល់ចូលក្នុងប្រអប់ (ភ្ជាប់ទុយេសំពត់)	គ្រឿង	-	13,120,000	-	13,120,000
33	ម៉ាស៊ីនចាញ់ទឹកសំអាតការដ្ឋាន និងទុយេក្លាប់	គ្រឿង	-	3,690,000	-	3,690,000
34	ឧបករណ៍ចោះបំពង់ដែក	គ្រឿង	-	2,870,000	-	2,870,000
35	GPS	គ្រឿង	-	8,856,000	-	8,856,000
36	ម៉ាស៊ីនបុកបេតុង	គ្រឿង	-	1,435,000	-	1,435,000
37	អេឡិចត្រូទិរ	គ្រឿង	-	164,000,000	-	164,000,000
VIII	រថយន្ត និងគ្រឿងចក្រការដ្ឋាន			5,405,820,000		5,405,820,000
1	រថយន្តបំរើការដ្ឋាន Pick up Double Cabin, 6seat, 4door	គ្រឿង		1,488,300,000		1,488,300,000
2	រថយន្តបែន 7ម3	គ្រឿង		1,110,000,000		1,110,000,000
3	អេស្តារ៉ាទ័រកង់ច្រវ៉ាក់ដែក(0.7ម3)	គ្រឿង		1,407,120,000		1,407,120,000
4	ប៊ូលឌូស័រ(D2 សាកាំង5)	គ្រឿង		344,400,000		344,400,000
5	រថយន្តដឹកសម្ភារ (3.5តោន)	គ្រឿង		216,000,000		216,000,000
6	វេឡូឌ័រ 2m3	គ្រឿង		590,000,000		590,000,000



7	រ៉ូឡូ ១ម៉ូន 4តោន	គ្រឿង		250,000,000			250,000,000
៥៥	សំណង់ស៊ីវិល			3,059,670,900			<u>3,059,670,900</u>
1	គម្រោងសាងសង់ឃ្នាំងដាក់សម្ភារនៅរោងចក្រនិរោធនៃទំហំ(20មx30ម)	កន្លែង	-	393,600,000	-	-	393,600,000
2	គម្រោងសាងសង់អគារអាជីវកម្មថ្មីចំនួន០៣ជាន់(ទំហំ១២ម x១៨.៥ម)	កន្លែង	-	1,377,600,000	-	-	1,377,600,000
3	គម្រោងសាងសង់អាគារបង់ប្រាក់នៅក្រុងតាខ្មៅ(ជាន់ផ្ទាល់ដី)(ផ្ទៃសរុប=140m ²)	កន្លែង	-	200,900,000	-	-	200,900,000
4	គម្រោងសាងសង់ឡៅត្រឡប់នៅក្នុងឃ្នាំង- Aក្នុងរោងចក្រកូមីព្រែក(ទំហំ5m x 23 m) និងធ្វើទូចំនួន32គ្រឿង។	កន្លែង	-	184,582,000	-	-	184,582,000
5	សិក្សាស្ថានភាពដីបាតទន្លេមុខស្ថានីយ៍បូមទឹកក្តីតាកុយ	កន្លែង	-	200,000,000	-	-	200,000,000
6	ចាក់ថ្មការពារបំពង់នាំទឹកចូលអណ្តូងស្ថានីយ៍បូមទឹកក្តីតាកុយ	កន្លែង	-	320,000,000	-	-	320,000,000
7	គម្រោងសាងសង់ឃ្នាំងD សម្រាប់ដាក់បំពង់ PE (ទំហំ13.3មx60ម) នៅទល់មុខឃ្នាំងដាក់វត្តធាតុដើម	កន្លែង	-	157,046,400	-	-	157,046,400
8	កែសម្រួលបន្ទប់ពិសោធន៍ (រ.ចកូមព្រែក)	កន្លែង	-	40,000,000	-	-	40,000,000
9	កែសម្រួលបន្ទប់មន្ទីពិសោធន៍ (រ.ចនិរោធនៃ)	កន្លែង	-	60,000,000	-	-	60,000,000
10	កែសម្រួលនិងធ្វើរូបសំណាកតាងបន្ថែមនិរោធនៃជំហានទី២	កន្លែង	-	35,000,000	-	-	35,000,000
11	កែសម្រួលបន្ទប់ម៉ាស៊ីនផលិតក្តីរទឹក	កន្លែង	-	40,000,000	-	-	40,000,000
12	គម្រោងធ្វើរបងបន្ទារលូសជុំវិញដីស្ថានីយ៍បូមទឹកលាក់បាក់ខែង(ប្រវែង355ម)	កន្លែង	-	50,942,500	-	-	50,942,500
	សរុបរួម (ក+ខ+គ+ឃ)		43,752,882,600	59,883,855,581	40,829,980,800	33,218,004,959	<u>177,684,723,940</u>

សង្ខេបផែនការវិនិយោគសម្រាប់ឆ្នាំ២០១៨

ថវិកា AFD

ថវិកា រ.ទ.ស.ក

សរុបប្រចាំឆ្នាំ

ក-ផែនការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹក	84,582,863,400	67,805,964,014	152,388,827,414
ខ-ផែនការកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹក	-	10,257,814,600	10,257,814,600
គ-ផែនការឧបករណ៍ទ្រទ្រង់គម្រោង	-	11,978,411,026	11,978,411,026
ឃ-ផែនការសំណង់ស៊ីវិល	-	3,059,670,900	3,059,670,900
	<u>84,582,863,400</u>	<u>93,101,860,540</u>	<u>177,684,723,940</u>

ឧបសម្ព័ន្ធ ៤

សេចក្តីសម្រេចស្តីពី

**ការផ្ទេរសិទ្ធិលើការរៀបចំ និងដំណើរការ
មហាសន្និបាតភាគហ៊ុនិក លើកទី៦**

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

លេខ.....០០១/គ.ប្រ.ស.ស.ក

សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិលើការរៀបចំ និង ដំណើរការមហាសន្និបាតភាគហ៊ុនិកលើកទី៦

ប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៦ នៃ រ.ទ.ស.ក

- បានឃើញព្រះរាជក្រមលេខជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧-០៦-៩៦ ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩-១២-១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ក
- បានឃើញប្រកាសលេខ០១៣/១០ គ.ម.ក ប្រ.ក ចុះថ្ងៃទី១៥-១២-២០១០ ស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់សហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រជាសាធារណៈ
- កំណត់ហេតុប្រជុំណែនាំការធ្វើមហាសន្និបាតភាគហ៊ុនិក របស់ គ.ម.ក ចុះថ្ងៃទី១៩-០៩-២០១២
- បានឃើញអនុក្រឹត្យលេខ១១២២អនក្រ.តត ចុះថ្ងៃទី១៦-១១-២០១៦ ស្តីពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៦
- បានឃើញអនុក្រឹត្យលេខ១១៣អនក្រ.តតចុះថ្ងៃទី១៤-០២-២០១៨ស្តីពីការបន្តអាណត្តិមុខតំណែងអគ្គនាយក រ.ទ.ស.ក សម្រាប់អាណត្តិថ្មី (អាណត្តិទី៧)។

សម្រេច

- ប្រការ ១ :** ផ្ទេរសិទ្ធិជូន **ឯកឧត្តម សឹម ស៊ីថា** អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យទទួលបំពេញភារកិច្ចរៀបចំនិងដំណើរការមហាសន្និបាតភាគហ៊ុនិកលើកទី៦។ ដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពសាមីខ្លួនអាចបង្កើតគណៈកម្មការនិងអនុគណៈកម្មការ តាមការចាំបាច់ និងតម្រូវការជាក់ស្តែងនៃការងារ។
- ប្រការ ២ :** គ្រប់សមាជិកក្រុមប្រឹក្សាភិបាល, សាមីខ្លួនដូចមានក្នុងប្រការ១, គ្រប់អគ្គនាយករងនិងអគ្គនាយិកា, ប្រធាននាយកដ្ឋាន រ.ទ.ស.ក ត្រូវទទួលបន្ទុកអនុវត្ត នូវសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨

ប្រធានក្រុមប្រឹក្សាភិបាល

សឹម ណារ៉ា

- ចម្លងជូន:**
- ក្រសួងឧស្សាហកម្ម និងសំបូកម្ម
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - គណៈកម្មការមូលបត្រកម្ពុជា
 - គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
 - មន្ត្រីត្រួតពិនិត្យរដ្ឋមម រ.ទ.ស.ក
 - "មេត្តាជ្រាប"
 - ដូចក្នុងប្រការ២ "ដើម្បីអនុវត្ត-មុខការ"
 - ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធ ៥

សេចក្តីសម្រេច

ចាត់តាំងគណៈកម្មការរៀបចំ និង
ដំណើរការបហាសន្តិបាតតាមវិធាន
លើកទី៦

២- សំណួរឆ្លើយសង្ខេបសំណួរ៖ កត្តាករណ៍

២១- ឧទុក្ខនៈត្រូវបានបង្កើតឡើង ដោយសារតែអ្វីខុសគ្នា?

- | | | |
|----------------------|---|-----------|
| ១- លោក ឡុង ណាវ៉ូ | អត្តនាមករា | ប្រធាន |
| ២- លោកស្រី ឌីន ណាវ៉ូ | ប្រធានការងារផ្ទះក្នុងគ្រួសារ និងជនបរិស្ថាន | អនុប្រធាន |
| ៣- លោក ម៉ា លុវ៉ែន | ប្រធានការងារផ្ទះនៅជិតស្នាក់នៅនឹងផ្ទះផ្ទះទឹក | សមាជិក |
| ៤- លោក មឿ ឌុច | ប្រធានការងារជើងផ្លូវថ្នល់ | សមាជិក |

ឧទុក្ខនៈកត្តាករណ៍នេះមានការកើនឡើងបំផុតនៅក្នុងស្ថានភាពមហាសន្តិបាត ក្រៅពីសម័យ ពាក់ព័ន្ធនឹងបុព្វបុរសខ្មែរ, ជំងឺ, ការវិនិច្ឆ័យសេដ្ឋកិច្ច, ជំងឺរាងកាយ, អ្នកបរិស្សាស្រាវជ្រាវ-អង្គការ, អាការៈសម្រាប់ជំងឺកើតឡើង, អ្នកសារព័ត៌មាន និងបុគ្គលិក, ជនសកម្មភាពនានានៃមហាសន្តិបាតទុកជាងគេ។

២២- ឧទុក្ខនៈត្រូវបានបង្កើតឡើង ដោយ តើ ត្រូវបានដាក់?

- | | | |
|---------------------|--------------------------|-----------|
| ១- លោក លេ កែវពាន | អត្តនាមករា | ប្រធាន |
| ២- លោក សិរី ឌុវ៉ា | អត្តនាមករា | អនុប្រធាន |
| ៣- លោកស្រី លេង កាណា | ប្រធានការងារក្រុមគ្រួសារ | សមាជិក |
| ៤- លោក លេង ប៊ុនវ៉ែន | ប្រធានការងារសិបករណ៍ឈ្មួញ | សមាជិក |

ឧទុក្ខនៈកត្តាករណ៍នេះកើនឡើងបំផុតនៅក្នុងស្ថានភាពមហាសន្តិបាត និងជំងឺកើតឡើងក្នុងស្ថានភាពមហាសន្តិបាត ក្រៅពីសម័យ power point សម្រាប់បង្កើតការប្រយុទ្ធនៃមហាសន្តិបាត។

២៣- ឧទុក្ខនៈត្រូវបានបង្កើតឡើង ដោយអ្វីខុសគ្នា?

- | | | |
|---------------------|----------------------------------|-----------|
| ១- លោកស្រី ជិន ច្បា | អត្តនាមករា | ប្រធាន |
| ២- លោក កែវ ឌុវ៉ា | អត្តនាមករា | អនុប្រធាន |
| ៣- កញ្ញា ឌី ឌីន | ឧទ្ធរណ៍ក្នុងគ្រួសារនិងជនបរិស្ថាន | សមាជិក |
| ៤- លោក ឌុច ណាវ៉ូ | ប្រធានការងារសិបករណ៍ឈ្មួញ | សមាជិក |

ឧទុក្ខនៈកត្តាករណ៍នេះមានការកើនឡើងបំផុតនៅក្នុងស្ថានភាពមហាសន្តិបាត ក្រៅពីសម័យ, ជំងឺកើតឡើង, ជំងឺប្រកួតប្រជែងអស់នៃស្ថានីយ៍មហាសន្តិបាតទុកជាងគេ។

២៤- ឧទុក្ខនៈត្រូវបានបង្កើតឡើង ដោយ តើ ត្រូវបានដាក់?

- | | | |
|---------------------|---|-----------|
| ១- លោក ចាន់ ជិន | អត្តនាមករា | ប្រធាន |
| ២- លោក សាវ៉ា វឌ្ឍនា | ប្រធានការងារក្រុមគ្រួសារ | អនុប្រធាន |
| ៣- កញ្ញា លីម កញ្ញា | ប្រធានការងារកំណែទម្រង់សម្រាប់ជំងឺកើតឡើង | សមាជិក |
| ៤- លោក ឌី ជិន | ឧទ្ធរណ៍ក្នុងគ្រួសារ | សមាជិក |

ឧទុក្ខនៈកត្តាករណ៍នេះមានការកើនឡើងបំផុតនៅក្នុងស្ថានភាពមហាសន្តិបាត និងអង្គការក្រុមគ្រួសារមហាសន្តិបាត ក្រៅពីសម័យ, ជំងឺកើតឡើង, ជំងឺប្រកួតប្រជែងអស់នៃស្ថានីយ៍មហាសន្តិបាត, ទុកបុគ្គលិក និងជំងឺកើតឡើងក្នុងស្ថានភាពមហាសន្តិបាត, បង្កើតឡើងការកើនឡើងនៃជំងឺកើតឡើងនិងជំងឺកើតឡើងនៃជំងឺកើតឡើងនៃមហាសន្តិបាត។

ឧបសម្ព័ន្ធ ៦

សម្រាប់ឧបសម្ព័ន្ធនៃលក្ខន្តិកៈ រ.ទ.ស.ក

ជំពូកទី ២- ដើមទុន ភាគហ៊ុន ការកាន់កាប់ភាគហ៊ុន

ប្រការ ១២ សិទ្ធិ បុព្វសិទ្ធិ និងលក្ខខណ្ឌរបស់ភាគហ៊ុន

១២.១. សិទ្ធិ និងលក្ខខណ្ឌរបស់ភាគហ៊ុនធម្មតា

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតាទទួលខុសត្រូវត្រឹមតែតម្លៃនៃភាគហ៊ុនដែលខ្លួនបានទិញ និងមានសិទ្ធិដូចខាងក្រោម៖

- ក) សិទ្ធិក្នុងការបោះឆ្នោតនៅគ្រប់មហាសន្និបាតនៃភាគហ៊ុនិករបស់ រ.ទ.ស.ភ ។
- ខ) សិទ្ធិក្នុងការទទួលភាគលាភដែលបានប្រកាសដោយ រ.ទ.ស.ភ ។
- គ) សិទ្ធិក្នុងការទទួលនូវទ្រព្យដែលនៅសេសសល់របស់ រ.ទ.ស.ភ នៅពេលមានការរំលាយ តាមសមាមាត្រភាគហ៊ុន។
- ឃ) សិទ្ធិផ្សេងទៀតដែលកំណត់ដោយច្បាប់។

ជំពូកទី ៣ - មហាសន្និបាតភាគហ៊ុនិក

ប្រការ ២១ មហាសន្និបាតភាគហ៊ុនិក

- ១. សេចក្តីសម្រេចរបស់ភាគហ៊ុនិកនៅក្នុងមហាសន្និបាតភាគហ៊ុនិកអាចត្រូវបានអនុម័តទៅលើបញ្ហាទាំងឡាយ ដែលមានកំណត់នៅក្នុងលក្ខន្តិកៈនេះ ឬច្បាប់។
- ២. មហាសន្និបាតភាគហ៊ុនិករួមមានមហាសន្និបាតសាមញ្ញ និងមហាសន្និបាតវិសាមញ្ញ។

ប្រការ ២២ ទឹកនៃមហាសន្និបាតភាគហ៊ុនិក

មហាសន្និបាតភាគហ៊ុនិកត្រូវប្រារព្ធនៅទីស្នាក់ការ ឬទីកន្លែងណាមួយ ដែលមានកំណត់នៅក្នុងលិខិតកោះប្រជុំ ដែលទីកន្លែងនោះស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ២៣ ការកោះប្រជុំ និងអធិបតីភាពនៃមហាសន្និបាតភាគហ៊ុនិក

- ១. មហាសន្និបាតសាមញ្ញភាគហ៊ុនិកត្រូវប្រារព្ធក្នុងរយៈពេលមិនលើសពី បីខែ(៣ខែ) ដោយគិតចាប់ពីថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំសារពើពន្ធមុន។ មហាសន្និបាតវិសាមញ្ញភាគហ៊ុនិកអាចត្រូវបានកោះប្រជុំគ្រប់ពេលដោយអគ្គនាយក ដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
- ២. មហាសន្និបាតវិសាមញ្ញភាគហ៊ុនិកអាចត្រូវប្រារព្ធនៅពេលចាំបាច់ ប្រសិនបើក្រុមដែលមានចែងក្នុងប្រការ២៤ មានគ្រប់គ្រាន់។ មហាសន្និបាតភាគហ៊ុនិកត្រូវប្រជុំក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬអគ្គនាយក ប្រសិនបើប្រធានក្រុមប្រឹក្សាភិបាលអវត្តមាន។
- ៣. អគ្គនាយក រ.ទ.ស.ភ ត្រូវកោះប្រជុំ និងរៀបចំឱ្យមានមហាសន្និបាតភាគហ៊ុនិកតាមសំណើរបស់ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនធម្មតាយ៉ាងតិច ៥១%។ សំណើសុំកោះប្រជុំមហាសន្និបាតភាគហ៊ុនិកត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅអគ្គនាយកដោយមានបញ្ជាក់នូវរបៀបវារៈ និងត្រូវចុះហត្ថលេខាដោយភាគហ៊ុនិកដែលស្នើសុំនោះ។ ប្រសិនបើអគ្គនាយកមិនបានចេញលិខិតជូនដំណឹងកោះប្រជុំមហាសន្និបាតក្នុងរយៈពេល ម្ភៃមួយថ្ងៃ(២១ថ្ងៃ)បន្ទាប់ពីបានទទួលសំណើនេះ ភាគហ៊ុនិកដែលបាន

ដាក់សំណើអាចកោះប្រជុំមហាសន្និបាត ដោយអនុលោមតាមនីតិវិធីនៃការកោះប្រជុំមហាសន្និបាត ភាគហ៊ុនិកដែលមានចែងក្នុងលក្ខន្តិកៈនេះ។

- ៤. លិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរស្តីពី ការកោះប្រជុំមហាសន្និបាតភាគហ៊ុនិកត្រូវផ្តល់ទៅឱ្យ ភាគហ៊ុនិកទាំងអស់ យ៉ាងតិចដប់ថ្ងៃ(១០ថ្ងៃ) មុនថ្ងៃបើកមហាសន្និបាតភាគហ៊ុនិកដោយអនុលោម តាមប្រការ៩^២។ លិខិតជូនដំណឹងនោះត្រូវបញ្ជាក់ពីកាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងរបៀបវារៈ នៃមហាសន្និបាតភាគហ៊ុនិក។

ប្រការ ២៤ កូរ៉ុម

- ១. មហាសន្និបាតភាគហ៊ុនិកត្រូវបានប្រារព្ធឡើងដោយត្រឹមត្រូវ ប្រសិនបើនៅពេលចាប់ផ្តើមមហាសន្និ- បាតភាគហ៊ុនិកមានវត្តមានភាគហ៊ុនិកដែលតំណាងឱ្យភាគហ៊ុន ដែលមានសិទ្ធិបោះឆ្នោតភាគច្រើន ចូលរួមដោយផ្ទាល់ ឬតាមរយៈអ្នកតំណាង។
- ២. ក្នុងករណីមហាសន្និបាតភាគហ៊ុនិកលើកទីមួយ មិនគ្រប់កូរ៉ុម មហាសន្និបាតភាគហ៊ុនិកលើកទីពីរ ត្រូវតែកោះអញ្ជើញក្នុងរយៈពេលមិនលើសពី ១សប្តាហ៍(៥ថ្ងៃ) បន្ទាប់ពីកាលបរិច្ឆេទមហាសន្និ- បាតភាគហ៊ុនិកលើកទីមួយ។ កូរ៉ុមសម្រាប់មហាសន្និបាតភាគហ៊ុនិកលើកទីពីរនេះ គឺចំនួនភាគហ៊ុនិក ដែលមានវត្តមានក្នុងមហាសន្និបាតភាគហ៊ុនិកនោះ។

ប្រការ ២៥ ការតែងតាំងអាណត្តិគាហកៈ

ភាគហ៊ុនិកម្នាក់អាចតែងតាំងភាគហ៊ុនិកម្នាក់ទៀត ឬតិយជនណាម្នាក់ ដើម្បីធ្វើជាតំណាង និង ដើម្បីបោះឆ្នោតក្នុងនាមជាអាណត្តិគាហកៈជំនួសខ្លួនក្នុងមហាសន្និបាតភាគហ៊ុនិក។ ក្នុងករណីនេះ អាណត្តិគាហកៈត្រូវដាក់ជូននូវឯកសារ ដែលបញ្ជាក់ពីសិទ្ធិតំណាងរបស់ខ្លួននៅក្នុងមហាសន្និបាត ភាគហ៊ុនិកនោះ។

ប្រការ ២៦ សេចក្តីសម្រេចរបស់មហាសន្និបាតភាគហ៊ុនិក

- ១. សេចក្តីសម្រេចរបស់មហាសន្និបាតភាគហ៊ុនិកអាចធ្វើឡើងតាមរយៈ
 - ក. ការលើកដៃ៖ ភាគហ៊ុនិកម្នាក់មានមួយសំលេង។
 - ខ. ការបោះឆ្នោត៖ ភាគហ៊ុនិកម្នាក់ៗមានមួយសំលេងក្នុងមួយភាគហ៊ុន។
- ២. រាល់សេចក្តីសម្រេចនៅក្នុងមហាសន្និបាតភាគហ៊ុនិកត្រូវសម្រេចដោយការលើកដៃ លើកលែងមាន ការស្នើសុំណាមួយឱ្យមានការបោះឆ្នោតដោយបុគ្គលដូចខាងក្រោម៖
 - ក. ភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ៥នាក់
 - ខ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនយ៉ាងតិច ៥% នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោត
 - គ. តាមការណែនាំពីប្រធានគណៈអធិបតីនៃអង្គមហាសន្និបាតភាគហ៊ុនិក

² ប្រការ ៩ មធ្យោបាយក្នុងការជូនដំណឹងជាសាធារណៈ

- ១. មធ្យោបាយក្នុងការជូនដំណឹងជាសាធារណៈរបស់ រ.ទ.ស.ភ គឺធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិចលើកលែងតែច្បាប់ ឬលក្ខន្តិកៈចែងផ្សេងពីនេះ។ ក្នុងករណីដែល រ.ទ.ស.ភ មិនអាចជូនដំណឹងតាមរយៈប្រព័ន្ធអេឡិចត្រូនិចបានដោយប្រកាសណាមួយការជូនដំណឹងនេះនឹងត្រូវចុះផ្សាយក្នុងសារព័ត៌មាន ជាភាសាខ្មែរ ឬភាសាអង់គ្លេស។
- ២. ក្នុងករណី រ.ទ.ស.ភ បោះផ្សាយលក់មូលបត្រជាសាធារណៈ ការជូនដំណឹងជាសាធារណៈត្រូវចុះផ្សាយក្នុងសារព័ត៌មានជាភាសាខ្មែរ ឬភាសា អង់គ្លេស ដែលទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក”) ។

៣. លើកលែងតែបញ្ហាទាំងឡាយណា ដែលតម្រូវឱ្យមានការយល់ព្រមដោយសេចក្តីសម្រេចពិសេសរបស់ភាគហ៊ុនិក សេចក្តីសម្រេចសាមញ្ញរបស់មហាសន្និបាតភាគហ៊ុនិកត្រូវអនុម័តដោយសម្លេងគាំទ្រភាគច្រើនរបស់ភាគហ៊ុនិកដែលចូលរួមបោះឆ្នោតដោយផ្ទាល់ ឬតាមរយៈអាណត្តិគាហកៈ។ ចំពោះសេចក្តីសម្រេចពិសេសរបស់មហាសន្និបាតភាគហ៊ុនិកត្រូវអនុម័តដោយសម្លេងយ៉ាងតិច ពីភាគបី (២/៣) របស់ភាគហ៊ុនិកដែលចូលរួមបោះឆ្នោតដោយផ្ទាល់ ឬតាមរយៈអាណត្តិគាហកៈ។

ប្រការ ២៧ កំណត់ហេតុមហាសន្និបាតភាគហ៊ុន

កំណត់ហេតុមហាសន្និបាតភាគហ៊ុនិកត្រូវធ្វើឡើងដោយកត់ត្រាសង្ខេបពីដំណើរការ និងបញ្ហាដែលបានពិភាក្សានៅក្នុងមហាសន្និបាតភាគហ៊ុនិក និងត្រូវចុះហត្ថលេខាដោយប្រធានគណៈអធិបតីមហាសន្និបាតភាគហ៊ុនិក។